



សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និង វិទ្យាសាស្ត្រសេដ្ឋកិច្ច

របាយការណ៍កម្មសិក្សាបញ្ចប់ការសិក្សា

កាតព្វកិច្ចសារពើពន្ធ

កម្មសិក្សាថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧

ឈ្មោះស្ថាប័ន៖ ក្រុមហ៊ុនធានារ៉ាប់រងប្រេម័រ (កម្ពុជា) ម៉ាយក្រូឡាយអ៊ីនស្ត្រូនេ ភីអិលស៊ី

តាក់តែងឡើងដោយ

សាស្ត្រាចារ្យណែនាំ

និស្សិតឈ្មោះ កញ្ញា វ៉ែត សំណាងកណ៌ការ

លោក ទួន ហេង

ថ្នាក់បរិញ្ញាបត្រ ធនាគារ និងហិរញ្ញវត្ថុ

ឆ្នាំចូលសិក្សា

២០១៣

ជំនាន់ទី ១០

ឆ្នាំសរសេររបាយការណ៍

២០១៧

លិខិតថ្លែងអំណរគុណ

នាងខ្ញុំឈ្មោះ រីត្ន សំណាងកណ៌ការ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ធនាគារ និងហិរញ្ញវត្ថុ ឆ្នាំទី ៤ ជំនាន់ទី១០ ក្រុម B4C6 ឆ្នាំសិក្សា ២០១៦ - ២០១៧ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ៖

លោកឪពុក អ្នកម្តាយរបស់នាងខ្ញុំដែលបានបង្កើត បីបាច់ថែរក្សា ទំនុកបម្រុងនាងខ្ញុំក្នុងការសិក្សាមួយនេះ។ អគុណចំពោះទឹកចិត្តលោកទាំងពីរដែលតែងតែចង់អោយកូនល្អ តែងប្រៀនប្រដៅ និងអប់រំទូន្មានកូនអោយដើរតាមកន្លងធម៌។

ឯកឧត្តមសាកលវិទ្យាធិការ សាកលវិទ្យាធិការរង និងលោកសាស្ត្រាចារ្យ ព្រមទាំងបុគ្គលិកមន្ត្រីរាជការនៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចទាំងអស់ ដែលបានបង្ហាត់បង្រៀននាងខ្ញុំ ព្យាយាមផ្តល់ចំនេះដឹងដល់នាងខ្ញុំ អោយមានការចេះដឹងដើម្បីក្លាយជាទំពាំងស្នងឬស្សីជំនាន់ក្រោយតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់បញ្ចប់។

លោកសាស្ត្រាចារ្យ ងួន ហេង ដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់លោកក្នុងការ ផ្តល់ជាអនុសាសន៍ល្អៗ ការកែតម្រូវ និងផ្តល់គន្លឹះ និង ឯកសារនានាដែលទាក់ទងនឹងការសរសេររបាយការណ៍បញ្ចប់ការសិក្សាមួយនេះអោយមានភាពល្អប្រសើរ និង ជោគជ័យ។

អគ្គនាយិការប្រតិបត្តិរបស់ក្រុមហ៊ុន ប្រេវែ (កម្ពុជា) ម៉ាយក្រូឡាយអ៊ិនស្ទូរ៉េន ភីអិលស៊ី ហៅកាត់ថា ភី ខេ អឹម អាយ លោកប្រធាននាយកដ្ឋានហិរញ្ញវត្ថុ លោកស្រីប្រធានគណនេយ្យ និងបងៗដែលជាបុគ្គលិក បានផ្តល់ឱកាសអោយនាងខ្ញុំបានចុះកម្មសិក្សា និង ផ្តល់ជាឯកសារ, អនុសាសន៍ និងមតិល្អៗដែលជាគន្លឹះក្នុងការសរសេររបាយការណ៍បញ្ចប់ការសិក្សា។

ជាទីបញ្ចប់នេះនាងខ្ញុំពិតជាថ្លែងអំណរអគុណ និងជូនពរអោយ លោកអ្នកមានគុណឯកឧត្តម លោក លោកស្រី អ្នកនាង កញ្ញា និងមិត្តរួមថ្នាក់ទាំងអស់គ្នាអោយជួបប្រទះសេចក្តីសុខរកស៊ីទទួលបានមានបាន និងទទួលបានពុទ្ធិការទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

អារម្ភកថា

ឆ្លងតាមរយៈការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក ធនាគារនិងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចអស់រយៈពេល៤ឆ្នាំកន្លងមក បានធ្វើអោយខ្ញុំទទួលបាននូវ ចំនេះដឹងថ្មីៗ និងល្អៗជាច្រើនៗ។ លើសពីនេះទៅទៀតនៅចុងឆ្នាំទី៤ នេះសាកលវិទ្យាល័យក៏បាន ផ្តល់ឱកាសដល់នាងខ្ញុំក្នុងការធ្វើការសិក្សាស្រាវជ្រាវនូវ របាយការណ៍កម្មសិក្សាសំរាប់បញ្ចប់ថ្នាក់ បរិញ្ញាបត្រផងដែរ។ ប្រទេសនីមួយៗតែងតែមានច្បាប់ប្រទេស ក៏ដូចជាប្រទេសកម្ពុជាក៏មានច្បាប់ សំរាប់ប្រទេសរបស់ខ្លួនដែរ។ ចំពោះស្ថាប័ន អង្គការ សហគ្រាស ក្រុមហ៊ុន ទាំងឡាយណាបើធ្វើ អាជីវកម្មនៅក្នុងប្រទេសកម្ពុជាគឺមានកាតព្វកិច្ចមួយគឺត្រូវធ្វើការបង់ពន្ធជូនរដ្ឋ។ ពន្ធដារមានសារៈ សំខាន់ណាស់ចំពោះខ្សែសេដ្ឋកិច្ចជាតិ ព្រោះថាពន្ធដារបានជួយបង្កើតថវិការជាតិ ដើម្បីធ្វើជាទុន សំរាប់ចំណាយរបស់រដ្ឋដូចជាប្រាក់បៀវត្សមន្ត្រីរាជការ ការកសាងហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាល អប់រំ ជាដើម។

ដោយសង្កេតឃើញថាវិស័យធានារ៉ាប់រង កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្នុងសម័យ បច្ចុប្បន្ន ហើយក៏បានជួយជំរុញសេដ្ឋកិច្ចប្រទេសអោយមានការរីកចំរើនមួយចំណែកដែរ។

អាស្រ័យហេតុនេះទើបនាងខ្ញុំបានធ្វើការសំរេចចិត្តជ្រើសយក **កាតព្វកិច្ចសារពើពន្ធ** មក ដាក់ជាប្រធានបទសំរាប់ការសរសេររបាយការណ៍កម្មសិក្សា ដើម្បីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ របស់នាងខ្ញុំ។

ដោយសារវាជាលើកទីមួយសំរាប់នាងខ្ញុំក្នុងការសរសេររបាយការណ៍កម្មសិក្សានេះ ខ្ញុំជឿ ថាវាប្រាកដជាកើតមានកំហុសខុសឆ្គងដោយអចេតនា ឬ មានចំនុចខ្វះខាតមួយចំនួនជៀសពុំរួច។ ដូចនេះហើយសូម លោក លោកស្រី សាស្ត្រាចារ្យ និងមិត្តនិស្សិត អ្នកអានទាំងអស់ជួយផ្តល់មតិ យោបល់ និងធ្វើការកែលម្អទៅលើឯកសារស្រាវជ្រាវមួយនេះដោយក្តីអនុគ្រោះ។

មាតិកា

សេចក្តីផ្តើម

១. លំនាំបញ្ជាក់នៃការស្រាវជ្រាវ	១
២. ចំណេញបញ្ជាក់	២
៣. គោលបំណងនៃការស្រាវជ្រាវ	២
៤. សារៈសំខាន់នៃការស្រាវជ្រាវ	២
៥. ដែនកំណត់និងវិសាលភាពនៃការស្រាវជ្រាវ	៣
៥. វិធីសាស្ត្រនៃការស្រាវជ្រាវ	៣
៧. រចនាសម្ព័ន្ធនៃការស្រាវជ្រាវ	៤

ជំពូកទី១

រំលឹកទ្រឹស្តីធានារ៉ាប់រង និង ពន្ធដារប្រទេសកម្ពុជា

១.១ រំលឹកទ្រឹស្តីធានារ៉ាប់រង	៥
១.១.១ និយមន័យធានារ៉ាប់រង	៥
១.១.២ សារៈសំខាន់នៃការធានារ៉ាប់រង	៦
១.១.១.១ ផ្តល់នូវសន្តិភាពនិងសន្តិសុខ	៦
១.១.១.២ លើកទឹកចិត្តក្នុងការសន្សំ	៦
១.១.១.៣ ជំរុញកំណើនសេដ្ឋកិច្ច	៧
១.១.១.៤ ប្រភពនៃការប្រមូលមូលធន	៧
១.២ ពន្ធដារនៃប្រទេសកម្ពុជា	៧
១.២.១ និយមន័យពន្ធ	៧
១.២.២ គោលបំណងនៃការប្រមូលពន្ធ	៨
១.២.២.១ ពន្ធដារជាប្រភពចំណូលថវិការដ្ឋ	៨

១.២.២.២ ពន្ធដាបង្កើនល្បឿនសេដ្ឋកិច្ច	៨
១.២.២.៣ ពន្ធដាសម្របសម្រួលចំណូលរបស់ប្រជាពលរដ្ឋ	៩
១.៣ របបកំណត់ពន្ធ	៩
១.៣.១ អ្នកជាប់ពន្ធតូច	៩
១.៣.២ អ្នកជាប់ពន្ធមធ្យម	៩
១.៣.៣ អ្នកជាប់ពន្ធធំ	៩
១.៤ ប្រព័ន្ធពន្ធដារ	១០
១.៤.១ ពន្ធជ្នាល់	១០
១.៤.២ ពន្ធប្រយោល	១០
១.៥ សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ	១១
១.៥.១ សិទ្ធិរបស់អ្នកជាប់ពន្ធ	១១
១.៦ ប្រភេទពន្ធ	២៥
១.៦.១ ពន្ធលើប្រាក់បៀវត្ស	២៥
១.៦.២ ពន្ធកាត់ទុក	២៨
១.៦.៣ ពន្ធប្រាក់រំដោះពន្ធលើប្រាក់ចំណេញ	៣១
១.៦.៤ អាករលើតំលៃបន្ថែម	៣៣

ជំពូកទី២

ស្ថានភាពទូទៅរបស់ក្រុមហ៊ុនកី ខេ អឹម អេយ

២.១ ប្រវត្តិការកើតក្រុមហ៊ុន	៤១
២.២ ទីតាំង និងភូមិសាស្ត្រ	៤១
២.៣ ផ្លាកសញ្ញា	៤១
២.៤ បេសកកម្ម	៤១
២.៥ ផលិតផល	៤៣

២.៥.១ Credit Life(ធានារ៉ាប់រងលើអាយុជីវិតលើប្រាក់កម្ចី)	៤៣
២.៥.២ Personal Accident (ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល)	៣៦
២.៥.២.១ និយមន័យ	៤៧
២.៥.៣ Term Life (ធានាលើអាយុជីវិតមានកាលកំណត់).....	៥០
២.៥.៤ Health Insurance (ធានារ៉ាប់រងសុខភាព).....	៥៣
២.៦ រចនាសម្ព័ន្ធ	៥៨

ជំពូកទី៣

កាតព្វកិច្ចសារពើពន្ធរបស់ក្រុមហ៊ុន ភី ខេ អ៊ីម អេយ

៣.១ ការពិភាក្សាទៅលើប្រភេទពន្ធដែលក្រុមហ៊ុនត្រូវបង់(ចាប់ពីខែមករាដល់ធ្នូឆ្នាំ២០១៦)	៦០
៣.១.១ ពន្ធលើប្រាក់បៀវត្ស.....	៦០
៣.១.២ ពន្ធប្រាក់រំដោះពន្ធលើប្រាក់ចំណេញ	៦១
៣.១.៣ ពន្ធកាត់ទុក.....	៦២
៣.១.៤ អាករលើតំលៃបន្ថែម.....	៦៣
៣.២ ឯកសារភ្ជាប់នៅពេលធ្វើការប្រកាសពន្ធ	៦៣
៣.២.១ ពន្ធលើប្រាក់បៀវត្ស.....	៦៣
៣.២.២ ពន្ធប្រាក់រំដោះពន្ធលើប្រាក់ចំណេញ	៦៤
៣.២.៣ ពន្ធកាត់ទុក.....	៦៥
៣.២.៤ ពន្ធអាករលើតំលៃបន្ថែម	៦៥
៣.៣ ដំណើរការបង់ពន្ធ	៦៦

ជំពូកទី៤

វិភាគទិន្នន័យពន្ធពីខែ មករា ដល់ ធ្នូ ឆ្នាំ២០១៦

៤.១ ពន្ធលើប្រាក់បៀវត្ស	៦៧
៤.១.១ តារាងទិន្នន័យពីខែ មករា ដល់ ធ្នូ ឆ្នាំ២០១៦	៦៧

៤.១.២ ក្រាហ្វិច	៦៧
៤.១.៣ ការវិភាគនិងបកស្រាយតាមក្រាហ្វិច	៦៨
៤.២ ពន្ធប្រាក់រំដោះពន្ធលើប្រាក់ចំណេញ	៦៨
៤.២.១ តារាងទិន្នន័យពីខែ មករា ដល់ ធ្នូ ឆ្នាំ២០១៦	៦៨
៤.២.២ ក្រាហ្វិច.....	៦៩
៤.២.៣ ការវិភាគនិងបកស្រាយតាមក្រាហ្វិច	៦៩
៤.៣ ពន្ធកាត់ទុក	៦៩
៤.៣.១ តារាងទិន្នន័យពីខែ មករា ដល់ ធ្នូ ឆ្នាំ២០១៦.....	៦៩
៤.៣.២ ក្រាហ្វិច	៧០
៤.៣.៣ ការវិភាគនិងបកស្រាយតាមក្រាហ្វិច.....	៧០

ចំណុចខ្លាំង និង ចំណុចខ្សោយ

១ ចំណុចខ្លាំង.....	៧១
២ ចំណុចខ្សោយ	៧១

សេចក្តីសន្និដ្ឋាន និងផ្តល់អនុសាសន៍

១. សេចក្តីសន្និដ្ឋាន	៧៣
២. ការផ្តល់អនុសាសន៍.....	៧៤

ឯកសារយោង

ឧបសម្ព័ន្ធ

សេចក្តីផ្តើម

១.លំនាំបញ្ជាក់នៃការស្រាវជ្រាវ

យើងសង្កេតឃើញថាសតវត្សន៍ចុងក្រោយនេះ ប្រទេសយើងមានការអភិវឌ្ឍន៍គួរអោយកត់សំគាល់ទៅលើវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម ជាពិសេសវិស័យហិរញ្ញវត្ថុ មានដូចជា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធានារ៉ាប់រង ជាដើម។ នេះបញ្ជាក់អោយឃើញពីភាពជោគជ័យដ៏ត្រចះត្រចង់ ដែលប្រទេសកម្ពុជាអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី វាមានភាពងាយស្រួលដល់អ្នកវិនិយោគទុនទាំងក្នុង និងក្រៅស្រុក បណ្តាអង្គភាពនានា ដូចជាក្រុមហ៊ុនរដ្ឋ រីឯកជន បានចូលរួមវិនិយោគនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងនោះសង្កេត ឃើញថា វិស័យពាណិជ្ជកម្មមានលក្ខណៈរីកលូតលាស់គួរអោយកត់សម្គាល់ ទើបបណ្តាលអោយរោចក្រ សហគ្រាស រដ្ឋ និងឯកជន រីកលូតលាស់ដូចផ្សិត នៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងទៀតប្រទេសកម្ពុជាមានអាកាសធាតុអំណោយផលនៅក្នុងការរស់នៅ ក៏ដូចជាការធ្វើអាជីវកម្ម ហើយប្រទេសយើងក៏ពុំដែលជួបវិបត្តិធ្ងន់ធ្ងរពីគ្រោះធម្មជាតិដូចជា រញ្ជួយដី បន្ទុះភ្នំភ្លើង ទឹកជំនន់ គ្រោះរាំងស្ងួត ដូចជាប្រទេសនានានៅពិភពលោកនោះឡើយ។ រីឯស្ថានភាពនយោបាយ នៅក្នុង ប្រទេសមានស្ថេរភាពពេញលេញទើបបណ្តាលអោយមានទំនុកចិត្តពីសំណាក់អ្នកវិនិយោគទុន។ នៅក្នុងប្រទេសមានភាពរីកចម្រើនបែបនេះ ក្រុមហ៊ុនរដ្ឋក៏ដូចជាក្រុមហ៊ុនឯកជននានាបានចូលរួមប្រគូតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីទទួលបានជោគជ័យរៀងៗខ្លួននៅក្នុងអាជីវកម្ម។

ដោយសារការរីកចម្រើនទាំងនេះហើយបានធ្វើអោយសេដ្ឋកិច្ចប្រទេសកម្ពុជាមាន ការរីកចម្រើនប្រាក់ចំណូលរបស់ប្រជាជនក៏មានការកើនឡើង ជីវភាពធូរធារ។ នៅក្នុងការប្រកបអាជីវកម្មក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃតែងតែជួបប្រទះនឹងហានិភ័យដែលអាចកើតមាន ឡើងខុសគ្នាៗ អាស្រ័យ តាមពេលវេលា ទីកន្លែង អាយុ ភេទ និងទៅតាមប្រភេទអាជីវកម្ម។ ដូចនេះហើយទើបពួកគេត្រូវការកាត់បន្ថយនិងផ្ទេរហានិភ័យទៅអោយក្រុមហ៊ុនធានារ៉ាប់រងជំនួសវិញទើប ធ្វើអោយវិស័យនេះមានការរីកចម្រើនយ៉ាងខ្លាំង។ ក្រុមហ៊ុន ប្រេវី (កម្ពុជា) មីក្រូឡាយអ៊ិនស្វរិន ហៅកាត់ ភីខេ អឹម អាយ ជាក្រុមហ៊ុនធានារ៉ាប់រងរបស់បារាំងហើយបានចូលមកធ្វើអាជីវកម្មនៅប្រទេសកម្ពុជាមួយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់របស់ប្រទេស។

ដូចនេះហើយការរីកចម្រើនដ៏ត្រចះត្រចង់នេះ មិនត្រឹមតែផ្តល់ចំណូលដល់ក្រុមហ៊ុននោះទេថែមទាំងផ្តល់ចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធ វិភាគផ្សេងៗដែលជាចំណែកមួយ ក្នុងការជំរុញអោយសេដ្ឋកិច្ចនៅក្នុងប្រទេសមានភាពរីកចម្រើនឥតឈប់ឈរ។

២. បំណងបញ្ជាក់

ដោយសារមើលឃើញពីភាពរីកចម្រើនរបស់វិស័យមួយនេះ ទើបនាងខ្ញុំសំរេចចិត្តធ្វើការស្រាវជ្រាវអំពីប្រធានបទទាក់ទងនឹងដំណើរការបង់ពន្ធរបស់ក្រុមហ៊ុនធានារ៉ាប់រង ដោយធ្វើការចុះកម្មសិក្សាស្រាវជ្រាវនៅ ក្រុមហ៊ុន ភី ខេ អឹម អាយ ។

តើក្រុមហ៊ុន ភី ខេ អឹម អាយ មានកាតព្វកិច្ចបង់ពន្ធវិជ្ជមានជាទៀងរាល់ខែ ទៅអោយពន្ធដារ ?

៣. គោលបំណងនៃការស្រាវជ្រាវ

ការសិក្សាស្រាវជ្រាវលើប្រធានបទ ដំណើរការបង់ពន្ធរបស់ក្រុមហ៊ុនធានារ៉ាប់រង មានគោលបំណងសំខាន់ៗដូចជា:

- ប្រវត្តិ និង ស្ថានភាពទូទៅរបស់ក្រុមហ៊ុន ភី ខេ អឹម អាយ
- ផលិតផល និង អត្ថប្រយោជន៍របស់ធានារ៉ាប់រង
- បង្កើនការយល់ដឹងអំពីពន្ធដារនៃប្រទេសកម្ពុជា
- បង្កើនការយល់ដឹងទាក់ទងអំពីការបង់ពន្ធរបស់ក្រុមហ៊ុនធានារ៉ាប់រង
- ស្វែងយល់ពីដំណើរការនៃការបង់ពន្ធ
- បង្កើតជាឯកសារសំរាប់សិស្សនិស្សិតជំនាន់ក្រោយដែលមានបំណងចង់សិក្សាទាក់ទងប្រធានបទនេះបន្ថែម។

៤. សារៈសំខាន់នៃការស្រាវជ្រាវ

ការសិក្សាស្រាវជ្រាវទៅលើប្រធានបទនេះ គឺបានផ្តល់អត្ថប្រយោជន៍ជាច្រើនទៅដល់ ៖

ចំពោះនាងខ្ញុំ

- បង្កើនការយល់ដឹង ទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ
- បន្ថែមការយល់ដឹងពីភាពខុសគ្នារវាង ទ្រឹស្តី និង ការអនុវត្តជាក់ស្តែង
- ដឹងកាន់តែច្បាស់អំពីកាតព្វកិច្ច និងសារៈសំខាន់នៃពន្ធដារ
- អាចវាស់វែងពីសមត្ថភាពរបស់ខ្លួនដែលបានសិក្សានៅសាកលវិទ្យាល័យអស់រយៈពេល ៤ឆ្នាំ

ចំពោះក្រុមហ៊ុន

- អាចផ្សព្វផ្សាយអំពីផលិតផល និងអត្ថប្រយោជន៍ផលិតផលរបស់ខ្លួន
- បង្ហាញដល់សាធារណៈជនថាក្រុមហ៊ុនគឺធ្វើអាជីវកម្មស្របទៅតាមច្បាប់

- ជួយអោយក្រុមហ៊ុនដឹងពីចំណុចខ្វះខាត និងអាចរៀបចំនូវយុទ្ធសាស្ត្រថ្មីៗ នៅក្នុងការគណនាប្រាក់ពន្ធអោយបានត្រឹមត្រូវតាមច្បាប់សារពើពន្ធ

សំរាប់សាធារណៈជន

- ជាឯកសារសំរាប់អ្នកដែលមានចំណាប់អារម្មណ៍ធ្វើការស្រាវជ្រាវបន្ត និងអាចពង្រីកនូវគំនិតថ្មីៗ
- ឯកសារសំរាប់អោយអ្នកជំនាន់ក្រោយបានអាន និងស្វែងយល់អំពីពន្ធដារ។

៥. ផែនការណ៍គំនិតវិសាលភាពនៃការស្រាវជ្រាវ

ការសិក្សាស្រាវជ្រាវនេះគឺនាងខ្ញុំសិក្សាកំណត់លើប្រភេទ និង ដំណើរការនៃការបង់ពន្ធប្រចាំខែរបស់ក្រុមហ៊ុន ភី ខេ អឹម អាយ។ ការសិក្សានេះផ្ដោតសំខាន់ទៅលើការប្រកាសពន្ធប្រចាំខែក្នុងឆ្នាំ ២០១៦ គឺក្នុងកំឡុងពេលចាប់ពីខែ មករា ដល់ ធ្នូ ២០១៦។

វិសាលភាពគឺ ផ្ដោតទៅលើកាតព្វកិច្ចត្រូវបង់ពន្ធប្រចាំខែចំនួន ៤ គឺ ពន្ធលើប្រាក់បៀវត្ស ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ ពន្ធកាត់ទុក និងអាករលើតំលៃបន្ថែម ។ តែចំពោះអាករលើតំលៃបន្ថែម ចំពោះក្រុមហ៊ុនធានារ៉ាប់រងគឺស្មើ ០ ។

៥. វិធីសាស្ត្រនៃការស្រាវជ្រាវ

ការប្រមូលព័ត៌មាននានា និងទិន្នន័យដែលទទួលបានដើម្បីជាឯកសារសំរាប់ចងក្រងជា របាយការណ៍កម្មសិក្សានេះត្រូវបានអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម ៖

ទិន្នន័យចំបង

ទិន្នន័យចំបងជាប្រភេទទិន្នន័យដែលប្រមូលបានមកពីប្រភពដើមតាមរយៈការបង្កើតកំរងសំនួរ ដើម្បីធ្វើបទសំភាសន៍ទៅនឹងអ្នកពាក់ព័ន្ធក្នុងគោលបំណងប្រមូលព័ត៌មាន, ទាញយកបទពិសោធន៍ និងបកស្រាយចម្ងល់ខ្លះៗទាក់ទងនឹងពន្ធដើម្បីយកមកធ្វើការវិភាគ ។ ចំពោះទិន្នន័យចំបងរបស់នាងខ្ញុំគឺនាងខ្ញុំប្រមូលតាមរយៈ ៖

- ការធ្វើបទសំភាសន៍ផ្ទាល់ជាមួយនឹងលោកប្រធានហិរញ្ញវត្ថុ និង បងស្រីប្រធានគណនេយ្យរបស់ក្រុមហ៊ុន ភី ខេ អឹម អាយ
- ដកស្រង់ទិន្នន័យតាមរយៈរបាយការណ៍ពន្ធ និង ធានារ៉ាប់រងរបស់ក្រុមហ៊ុន ភី ខេ អឹម អាយដែលបានចងក្រងតែពុំទាន់បានធ្វើការវិភាគនៅឡើយ។

ទិន្នន័យបន្ទាប់បន្សំ

ទិន្នន័យបន្ទាប់បន្សំគឺជាប្រភេទទិន្នន័យដែលប្រមូលបានតាមរយៈឯកសារ មេរៀន ឬ ទ្រឹស្តី នានាដែលត្រូវបានគេវិភាគរួចចងក្រងជាឯកសារ។ ចំពោះទិន្នន័យបន្ទាប់បន្សំរបស់នាងខ្ញុំគឺនាងខ្ញុំ ប្រមូលតាមរយៈ ៖

- ឯកសារពន្ធ និងធានារ៉ាប់រងដែលបានមកពីក្រុមហ៊ុន ភី ខេ អឹម អាយ
- ឯកសារច្បាប់ អនុក្រឹត្យ បទប្បញ្ញត្តិ និងសេចក្តីប្រកាសណែនាំនានាតាមបណ្តាញអ៊ីនធឺណែត
- សៀវភៅសារពើពន្ធរបស់ប្រទេសកម្ពុជា
- សៀវភៅ សិទ្ធិ និង កាតព្វកិច្ចរបស់អ្នកជាប់ពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- សៀវភៅណែនាំស្តីពីពន្ធលើប្រាក់បៀវត្សរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- សៀវភៅស្តីពីពន្ធលើប្រាក់ចំណេញរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- សៀវភៅណែនាំស្តីពីពន្ធកាត់ទុកលើនិវាសនជន និង អនិវាសនជនរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

៧. វេនសម្ព័ន្ធនៃការស្រាវជ្រាវ

ការស្រាវជ្រាវនេះត្រូវបានរៀបចំឡើងជា ៤ ជំពូកគឺ៖

- សេចក្តីផ្តើម
- ជំពូកទី១: រំលឹកទ្រឹស្តីធានារ៉ាប់រងនិងពន្ធ
- ជំពូកទី២: ស្ថានភាពទូទៅរបស់ក្រុមហ៊ុន
- ជំពូកទី៣: កាតព្វកិច្ចសារពើពន្ធ
- ជំពូកទី៤: ការវិភាគទិន្នន័យពីប្រភេទពន្ធរបស់ក្រុមហ៊ុនដែលត្រូវបង់ក្នុងឆ្នាំ២០១៦
- ការពិភាក្សាពីចំណុចខ្លាំងនិងចំណុចខ្សោយ
- សេចក្តីសន្និដ្ឋាននិងអនុសាសន៍
- ឯកសារយោង
- ឧបសម្ព័ន្ធ

ជំពូកទី១

វិស័យធានារ៉ាប់រង និង ពន្ធដារប្រទេសកម្ពុជា

១.១ វិស័យធានារ៉ាប់រង

វិស័យធានារ៉ាប់រង ត្រូវបានបង្កើតឡើងរបស់ក្រុមហ៊ុនដែលផ្តល់ជូននូវការគ្រប់គ្រង ហានិភ័យនៅក្នុងសំណុំបែបបទនៃកិច្ចសន្យាធានារ៉ាប់រង។ ក្រុមហ៊ុនធានារ៉ាប់រងធានានូវការទូទាត់សម្រាប់ព្រឹត្តិការណ៍នាពេលអនាគតមិនប្រាកដប្រជា។ ក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ ការអភិវឌ្ឍន៍នៅក្នុងឧស្សាហកម្មធានារ៉ាប់រងបានឈានឡើងខ្ពស់គួរឱ្យកត់សំគាល់ ដោយចាប់ពីចំណុចដែលស្ទើរតែគ្មានគេស្គាល់សោះឈានទៅរកមានការទទួលស្គាល់ច្រើន ព្រមជាមួយនេះដែរ តម្រូវការអ្នកអាជីពដែលមានជំនាញឯកទេសផ្នែកធានារ៉ាប់រងចេះតែកើនឡើងជានិច្ច។ វិស័យធានារ៉ាប់រង មានទៅលើ ជីវិត សុខភាព គេហដ្ឋាន យានយន្ត ជាដើម។ ទោះបីជាប្រភេទធានារ៉ាប់រង មានលក្ខណៈពិសេសផ្សេងៗគ្នា តែមានខ្នាតគំរូតែមួយ ជាក់ស្តែងដូចជា ប័ណ្ណសន្យារ៉ាប់រង (Policy) ដែលវិសាលភាព បុព្វលាភ (Premium) និងកំរិតមិនធ្វើសំណង (Exclusion) ជាដើម។ ធានារ៉ាប់រង ត្រូវបានបែងចែកចេញជា ២ ផ្នែកធំៗ គឺ ធានារ៉ាប់រងទូទៅ និង ធានារ៉ាប់រងជីវិត តាំងតែដើមកំណើតនៃការធានារ៉ាប់រងជីវិត ត្រូវបានចាប់ផ្តើមបង្កើតឡើង។ ការរីកចម្រើននៃវិស័យធានារ៉ាប់រងនៅ កម្ពុជា ឆ្លុះបញ្ចាំងឲ្យឃើញពីអនាគតដ៏ប្រសើរសម្រាប់សេដ្ឋកិច្ចជាតិ ដោយហេតុថា ហានិភ័យ ដែលពាក់ព័ន្ធនឹងហានិភ័យហិរញ្ញវត្ថុដែលអាចនឹងកើតឡើងលើក្រុមគ្រួសារកម្ពុជាត្រូវបាន ផ្ទេរទៅអោយក្រុមហ៊ុនធានារ៉ាប់រងរួចអស់ទៅហើយ។

១.១.១ និយមន័យធានារ៉ាប់រង

ធានារ៉ាប់រងគឺជា កិច្ចព្រមព្រៀង(កិច្ចសន្យា)ដែលភាគីមួយធ្វើការទូទាត់ដោយបានទទួលមកវិញនូវការសងត្រឡប់ពីភាគីម្ខាងទៀតនៅពេលមានការខាតបង់កើតឡើង។

ធានារ៉ាប់រងគឺជា គឺជាកិច្ចសន្យាដែលក្រុមហ៊ុនទទួលហានិភ័យធានារ៉ាប់រងជាសារវន្តពីភាគីម្ខាងទៀត (ម្ចាស់ប័ណ្ណសន្យារ៉ាប់រង) ដោយយល់ព្រមសងជូនម្ចាស់ប័ណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលប្រយោជន៍ ប្រសិនបើមានហេតុការណ៍អនាគតដែលមិនអាចគ្រោងទុកហើយដែលបានកំណត់ទុកជាមុនណាមួយ (ហេតុការណ៍ដែលបានធានា) បានកើតឡើង។¹ ការធានារ៉ាប់រងគឺជាកិច្ចសន្យារវាងបុគ្គលមួយ និងក្រុមហ៊ុនធានារ៉ាប់រង (ប័ណ្ណកិច្ចសន្យា)។ កិច្ចសន្យានេះបានផ្តល់នូវថា ក្រុមហ៊ុន

¹ <http://www.investopedia.com/university/insurance/insurance1.asp>

ធានារ៉ាប់រងនឹងគ្របដណ្តប់ផ្នែកខ្លះនៃការខាតបង់របស់ ប័ណ្ណធានារ៉ាប់រងមួយដែលរងដូចប័ណ្ណ ធានារ៉ាប់រងបានជួបលក្ខខណ្ឌមួយចំនួនដែលមានចែងក្នុង កិច្ចសន្យាធានារ៉ាប់រង។ ប័ណ្ណធានា រ៉ាប់រងបង់ បុព្វលាភ ដើម្បីទទួលបានគ្របដណ្តប់ធានារ៉ាប់រង ។

១.១.២ សារៈសំខាន់នៃការធានារ៉ាប់រង

ការធានារ៉ាប់រងមានការវិវត្តន៍ដែលជាដំណើរការ នៃការការពារមានការចាប់អារម្មណ៍របស់ មនុស្សពីការបាត់បង់និងភាពមិនប្រាកដប្រជាមួយ។ វាអាចត្រូវបានចាត់ទុកថាជាឧបករណ៍សង្គម ដើម្បីកាត់បន្ថយឬលុបបំបាត់ហានិភ័យនៃការបាត់បង់ជីវិតនិងទ្រព្យសម្បត្តិ។ ការធានារ៉ាប់រងរួម ចំណែកយ៉ាងច្រើនដល់កំណើនសេដ្ឋកិច្ចទូទៅ នៃសង្គមដោយផ្តល់នូវស្ថេរភាពទៅនឹងការប្រព្រឹត្តិ ទៅនៃដំណើរការនេះ។ ធានារ៉ាប់រងលើការអភិវឌ្ឍឧស្សាហកម្ម និងកាត់បន្ថយការស្ថាប័នហិរញ្ញវត្ថុ ដោយបង្កើនភាពមិនប្រាកដប្រជាធនធានហិរញ្ញវត្ថុ។

១.១.១.១ ផ្តល់នូវសុវត្ថិភាពនិងសន្តិសុខ

ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុធានារ៉ាប់រងការកាត់បន្ថយភាព មិនប្រាកដប្រជាមួយក្នុងមុខជំនួញ និងជីវិតមនុស្ស។ វាផ្តល់នូវសុវត្ថិភាពនិងសន្តិសុខប្រឆាំងនឹងព្រឹត្តិការណ៍ពិសេស^(២)ហានិភ័យដែល ធ្វើអោយមានការភ័យខ្លាចនៃការបាត់បង់មួយរំពេច។ ប្រឆាំងនឹងការគ្របដណ្តប់បានផ្តល់នូវការ ធានារ៉ាប់រងការបាត់បង់មួយរំពេចណាមួយ។ ឧទាហរណ៍៖ នៅក្នុងករណីនៃការផ្តល់ជំនួយហិរញ្ញវត្ថុ ត្រូវបានផ្តល់សេវាធានារ៉ាប់រងជីវិតដល់ក្រុមគ្រួសារនៃការធានារ៉ាប់រងលើការស្លាប់របស់គាត់ ឬក៏ គាត់អាចផ្តោតលើមុខជំនួញរបស់គាត់ជាមួយនឹងអារម្មណ៍មានសុវត្ថិភាពដែលមាននៅ ក្នុងករណី នៃការខាតបង់កើតឡើងពីហានិភ័យនៃការធានារ៉ាប់រងការខាតបង់របស់គាត់នឹងត្រូវផ្តល់សំណង។

១.១.១.២ លើកទឹកចិត្តក្នុងការសន្សំ

វាបានបណ្តុះគំនិតទម្លាប់សន្សំទៀងទាត់ដូចនៅក្នុងករណីនៃការធានារ៉ាប់រងជីវិត។ ការ ធានារ៉ាប់រងមិនត្រឹមតែការពារប្រឆាំងនឹងហានិភ័យនិងភាពមិនប្រាកដប្រជាទេថែមទាំង ជំរុញការ វិនិយោគមួយផងដែរ។ ធានារ៉ាប់រងជីវិតអាចឱ្យដោយសារការសន្សំប្រព័ន្ធធានារ៉ាប់រង ការទូទាត់ជា ទៀងទាត់។ ធានារ៉ាប់រងជីវិតបានផ្តល់នូវរបៀបនៃការវិនិយោគមួយ។ វាមានការរីកចម្រើនទំលាប់នៃ ការសន្សំប្រាក់ដោយការបង់ប្រាក់ធានារ៉ាប់រងមួយ។ ធានារ៉ាប់រងទទួលបានចំនួនទឹកប្រាក់សរុបនៅ កាលកំណត់នៃកិច្ចសន្យានេះ។ ដូច្នេះធានារ៉ាប់រងអាយុជីវិតបានលើកទឹកចិត្តសន្សំ។

² ហានិភ័យគឺជាស្ថានភាពមួយដែលធ្វើអោយមានការខាតបង់កើតឡើង។

១.១.១.៣ ជំរុញកំណើនសេដ្ឋកិច្ច

ការសិក្សាជាច្រើនបានបញ្ជាក់ថាហានិភ័យសុខភាពគឺជាកត្តាសំខាន់មួយក្នុងភាព ក្រីក្រនៃ គ្រួសារក្នុងប្រទេសកម្ពុជា។ យើងដឹងថាប្រហែលពាក់កណ្តាលនៃមនុស្សដែលនៅពីលើបន្ទាត់ភាព ក្រីក្រប្រើការសន្សំលក់ទ្រព្យសម្បត្តិឬចូលទៅក្នុងបំណុលដើម្បីបង់ចំណាយសុខភាពនៅ ពេលពួក គេជួបបញ្ហាសុខភាព។ ការអនុវត្តបែបនេះអាចធ្វើឱ្យពួកគេធ្លាក់ពីខ្សែបន្ទាត់នៃភាពក្រីក្រ។ ដូច្នេះ មានភាពអាសន្នមួយដើម្បីគ្របដណ្តប់អ្នកដែលមានប្រាក់ចំណូលទាបទាំងនេះនិងគ្រួសាររបស់ពួក គេជាមួយនឹងការធានារ៉ាប់រងខ្នាតតូចផ្នែកសុខភាពនិងជីវិត។ ដូច្នេះការអភិវឌ្ឍការធានារ៉ាប់រងសុខ ភាពនិងជីវិតដើម្បីកាត់បន្ថយផលប៉ះពាល់នៃបញ្ហាសុខភាពលើគ្រួសារគឺចាំបាច់ណាស់ក្នុងការទប់ ស្កាត់ភាពក្រីក្រ។

ធានារ៉ាប់រងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើការបង្កើតដោយការបំផុសចលនា សេដ្ឋកិច្ច សន្សំក្នុងស្រុក។ ការធានារ៉ាប់រងអាចឱ្យកាត់បន្ថយការបាត់បង់ស្ថិរភាពហិរញ្ញវត្ថុនិងជំរុញ សកម្មភាពពាណិជ្ជកម្មនិងពាណិជ្ជកម្ម លទ្ធផលទាំងនោះទៅក្នុងកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ ។ដូច្នេះការធានារ៉ាប់រងបានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនប្រកបដោយនិរន្តរភាពនៃសេដ្ឋកិច្ច។

១.១.១.៤ ប្រភពនៃការប្រមូលមូលធន

មូលនិធិដែលមានទំហំធំត្រូវបានប្រមូលដោយវិធីនៃការធានារ៉ាប់រងនេះ។ ថវិកាទាំងនេះ ត្រូវបានប្រើនៅក្នុងការអភិវឌ្ឍឧស្សាហកម្មនៃប្រទេសមួយដែលអាចពន្លឿន កំណើនសេដ្ឋកិច្ច។ ឱកាសការងារត្រូវបានកើនឡើងដោយការវិនិយោគធំបែបនេះ។ ដូច្នេះការធានារ៉ាប់រងបានក្លាយជា ប្រភពសំខាន់នៃការបង្កើតមូលធន។

១.២ ពន្ធដារនៃប្រទេសកម្ពុជា

ក្នុងការគ្រប់គ្រងរចនាសម្ព័ន្ធនៃប្រទេសមួយរដ្ឋាភិបាលចាំបាច់ត្រូវការថវិកា ដើម្បីជាខ្ទង់ ចំណាយទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ប្រភពហិរញ្ញវត្ថុដែលរដ្ឋ ទទួលបានតាមរយៈប្រភពជាច្រើនផ្សេងៗពីគ្នាដូចជា៖ ការនាំទំនិញទៅក្រៅប្រទេស ជំនួយពី បរទេស កម្ចី និងពិសេសប្រភពចំណូលដែលធំបំផុតសំរាប់ប្រទេសកម្ពុជាគឺការប្រមូលពន្ធ។

១.២.១ និយមន័យពន្ធ

តាមរយៈការស្រាវជ្រាវទៅលើឯកសារ និងអត្ថបទដែលទាក់ទងនឹងពន្ធដារ មានសេដ្ឋកិច្ច វិទូ និងអ្នកជំនាញជាច្រើនបានអោយនិយមន័យផ្សេងៗពីគ្នា។

- ពន្ធគឺជាបន្ទុករបស់អ្នកជាប់ពន្ធចំពោះរដ្ឋ និងជាកាតព្វកិច្ចរបស់គ្រប់សមត្ថភាពដែលកំណត់ដោយច្បាប់។
- ³ បើតាមទស្សនៈលោក យល់ថាពន្ធ គឺជាផ្ទេរចំណែកមួយនៃផលិតផលជាតិពី ដៃបុគ្គលនីមួយៗទៅរដ្ឋាភិបាលក្នុងគោលបំណងដើម្បីប្រើប្រាស់ជាចំណាយសាធារណៈ។ ពន្ធគឺជាបន្ទុកដែលបានដាក់ទៅលើបុគ្គលម្នាក់ៗទោះបុគ្គលនោះជារូបវន្តបុគ្គល ឬ នីតិបុគ្គលក្តី។

១.២.២ គោលបំណងនៃការប្រមូលពន្ធ

ក្នុងការអនុវត្តន៍ជាក់ស្តែង គ្រប់ប្រភេទពន្ធទាំងអស់អាចត្រូវបានគេប្រមូលពីគ្រប់ទីផ្សាររបស់ទំនិញ ឬពីរាល់កត្តាផលិតកម្ម ពីសេដ្ឋកិច្ចគ្រួសារ ឬលើគ្រប់ក្រុមហ៊ុនពីគ្រប់ប្រភពនៃចំណូលចំណាយរបស់អង្គភាព។ រដ្ឋាភិបាលធ្វើការប្រមូលពន្ធមានសារៈសំខាន់ព្រោះដើម្បីទូទាត់ជាចំណាយផ្សេងៗ និងសងបំណុលជាតិជាដើម។

១.២.២.១ ពន្ធជារជាប្រភពចំណូលថវិការដ្ឋាភិបាល

ប្រភពចំណូលថវិកាជាតិនៃប្រទេសកម្ពុជាមួយផ្នែកធំ បានមកពីការប្រមូលពន្ធតាមរយៈការបង្កើតច្បាប់សារពើពន្ធ ច្បាប់ស្តីពីហិរញ្ញវត្ថុ។ ច្បាប់ទាំងនេះបានកំណត់អត្រាពន្ធ សំរាប់ក្រុមហ៊ុនពាណិជ្ជកម្ម សេវាកម្ម និងពលរដ្ឋដែលជាប់ពន្ធតម្រូវអោយបង់ចូលក្នុងបេឡារដ្ឋ។ រដ្ឋាភិបាលអាចប្រមូលពន្ធបានល្អប្រសើរប្រសិនបើគោលការណ៍នៃការគិតពន្ធ និងសិទ្ធិអំណាចរបស់ភ្នាក់ងារគិតពន្ធ និងភ្នាក់ងារប្រមូលពន្ធមានការគោរពដល់បុគ្គលជាប់ពន្ធដូចជានីតិវិធីនៃការបង់ពន្ធជាដើម។

១.២.២.២ ពន្ធជាបង្កើនល្បឿនសេដ្ឋកិច្ច

សេដ្ឋកិច្ចជាតិអាចអភិវឌ្ឍន៍កាន់តែប្រសើរឡើងប្រសិនបើប្រព័ន្ធពន្ធជារត្រូវបាន កសាងឡើងដោយមានលក្ខណៈសមស្រប និងមានសភាពទន់ភ្លន់ក្នុងរយៈពេលវែង។ ចំណូលពន្ធជារត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាល ដើម្បីចំណាយទៅលើមុខចំណាយសំខាន់ៗមួយចំនួនដូចជា៖

- ការផ្គត់ផ្គង់សេវាសាធារណៈ និងផ្តល់នូវសុខុមាលភាពសង្គមជូនទៅដល់ប្រជាពលរដ្ឋតាមរយៈការផ្តល់ការអប់រំ សេវាថែទាំសុខភាព សេវាការពារបរិស្ថាន សន្តិសង្គម ។ល។
- ការទូទាត់សងប្រាក់កម្ចីដែលរាជរដ្ឋាភិបាលបានខ្ចីពីប្រទេសក្រៅ
- ការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស

³ Hoppe, H.H.(2066,February 24).The Economic of Taxation. Retrieved June 2015, from MISES INSTITUTE:
<https://mises.org/library/econimics-taxation>

- ការផ្តល់ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភលើកទឹកចិត្តនានាទៅដល់មន្ត្រីរាជការដែលបានកំពុងបំពេញការងារ និងបើកប្រាក់សោធនវត្ថុន៍ដល់បុគ្គលិកដែលបានចូលនិវត្តន៍។

១.២.២.៣ ពន្ធដារសម្របសម្រួលចំណូលរបស់ប្រជាពលរដ្ឋ

ពន្ធដារពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសមាមាត្ររវាងអ្នកមាន និងអ្នកក្រ ពេលគឺពន្ធដារធ្វើយ៉ាងណាកុំអោយមានគំលាតឆ្ងាយនៃជីវភាព និងគុណភាពជីវិតក្នុងសង្គម។ ពន្ធដារបានកាត់បន្ថយចំណូលអ្នកដែលមានចំណូលច្រើនតាមរយៈការកាត់ពន្ធ ដើម្បីបង្កើនចំណូលថវិការដ្ឋយកទៅធ្វើការបែងចែកឡើងវិញអោយទៅអ្នកក្រិតតាមរយៈគោលនយោបាយរដ្ឋ។

១.៣ របបកំណត់ពន្ធ

របបកំណត់ពន្ធបានបែងចែកជា ៣ ចំណាត់ថ្នាក់គឺ របបពិត របបមេការ និង របបបំព្រួញ។⁴ តែនៅឆ្នាំ ២០១៦ រដ្ឋាភិបាលក៏បានកែប្រែរបបពន្ធអោយនៅសល់តែ របបពិត។ ប៉ុន្តែ របបពិត (ឬរបបស្វ័យប្រកាស) បានបែងចែកអ្នកជាប់ពន្ធជា ៣ ប្រភេទ៖ ពន្ធតូច ពន្ធមធ្យម និងពន្ធធំ។

១.៣.១ អ្នកជាប់ពន្ធតូច

អ្នកជាប់ពន្ធតូចត្រូវបង់ពន្ធប៉ាតង់ ៥០០ ០០០ រៀល។ អ្នកជាប់ពន្ធតូចគឺជាសហគ្រាសឯកបុគ្គល សហគ្រាសសហកម្មសិទ្ធិ ឬ អ្នកជាប់ពន្ធដែលមានក្នុងបញ្ជីពន្ធដារតាមរបបមេការបច្ចុប្បន្នដែល៖

- មានផលរបរប្រចាំឆ្នាំចាប់ពី ២៥០ ០០០ ០០០ រៀល ដល់ ៧០០ ០០០ ០០០ រៀល ឬ
- មានផលរបរក្នុងរយៈពេល ៣ ខែជាប់គ្នាខ្ពង់មកចាប់ពី ៦០ ០០០ ០០០ រៀលឡើងទៅ ឬ
- រំពឹងថានឹងមានផលរបរក្នុងរយៈពេល ៣ ខែជាប់គ្នាខាងមុខចាប់ពី ៦០ ០០០ ០០០ រៀលឡើងទៅ
- ចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬស្ទង់ថ្លៃក្នុងការផ្គត់ផ្គង់ទំនិញនិងសេវារួមទាំងកាស៊ី ចំនួនផលរបរខាងលើនេះសំដៅដល់ផលរបរជាក់ស្តែងដែលបានមកពីការប្រកបអាជីវកម្ម មិនមែនជាផលរបរដែលបានកំណត់ក្នុងបញ្ជីពន្ធរបបមេការឡើយ។

១.៣.២ អ្នកជាប់ពន្ធមធ្យម

អ្នកជាប់ពន្ធមធ្យមដែលមានក្នុងបញ្ជីពន្ធដារបច្ចុប្បន្នត្រូវបង់ពន្ធប៉ាតង់ចំនួន ១ ២០០ ០០០ រៀល ។

១.៣.៣ អ្នកជាប់ពន្ធធំ

អ្នកជាប់ពន្ធធំមានក្នុងបញ្ជីពន្ធដារបច្ចុប្បន្នដែលមាន៖

⁴ ធ្វើវិសោធនកម្មមាត្រា៥ នៃច្បាប់សារពើពន្ធ

- ផលរបរ ១០ ០០០ ០០០ ០០០ រៀលឬតិចជាងត្រូវបង់ពន្ធប៉ាតង់ចំនួន ៣ ០០០ ០០០ រៀល
- ផលរបរលើសពី ១០ ០០០ ០០០ ០០០ រៀលត្រូវបង់ពន្ធប៉ាតង់ចំនួន ៥ ០០០ ០០០ រៀល។ អ្នកជាប់ពន្ធដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សំរាប់សកម្មភាពអាជីវកម្មតែមួយ ដែលស្ថិតនៅតាមរាជធានី ខេត្តផ្សេងគ្នាត្រូវបង់ប៉ាតង់ចំនួន ៣ ០០០ ០០០ រៀល។

១.៤ ប្រព័ន្ធពន្ធដារ

ពន្ធដារនៅកម្ពុជាត្រូវបានចាត់ជា ២ គឺ ពន្ធផ្ទាល់ និងពន្ធប្រយោល។

១.៤.១ ពន្ធផ្ទាល់

១.៤.១.១ និយមន័យ

ពន្ធផ្ទាល់គឺជាពន្ធដែលអ្នកជាប់ពន្ធត្រូវបង់ដោយខ្លួនឯងទៅអោយរដ្ឋាបាលសារពើពន្ធ ដូចជាពន្ធលើចំណូលបុគ្គល ពន្ធលើប្រាក់ចំណេញ ពន្ធលើការផ្ទេរកម្មសិទ្ធិ (ពន្ធប្រថាប់ត្រា) ពន្ធលើធនធាន (ដី ផ្ទះ រថយន្ត) និង ពន្ធប៉ាតង់ជាដើម។

ពន្ធផ្ទាល់អាចធានាបាននូវលក្ខណៈសមភាពអំពីកាតព្វកិច្ចបង់ពន្ធជូនរដ្ឋរវាង ប្រជាពលរដ្ឋទាំងអស់នៅពេលដែលពួកគេមានលទ្ធភាពបង់ពន្ធដូចគ្នាគឺអ្នកមានចំណូលខ្ពស់បង់ច្រើន រីឯអ្នកមានចំណូលទាបបង់តិច។ លទ្ធភាពបង់ពន្ធអាចយល់ដឹងបានដោយឆ្លងកាត់តាមសន្ទស្សន៍ចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗ។ មូលដ្ឋានគិតពន្ធនៃពន្ធផ្ទាល់គឺជាចំណូលជាក់ស្តែងរបស់បុគ្គលជាប់ពន្ធដូចជា រូបវន្តបុគ្គល ឬ នីតិបុគ្គល។ ការបង់ពន្ធផ្ទាល់មិនអាចផ្ទេរបន្ទុកទៅបុគ្គល ឬអង្គភាពផ្សេងទៀតបានឡើយ។ បុគ្គលជាប់ពន្ធត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះការបំពេញកាតព្វកិច្ចមួយនេះ។

១.៤.១.២ តួនាទីរបស់ពន្ធផ្ទាល់

- ជាឧបករណ៍បែងចែកចំណូលប្រកបដោយសមភាព និងសមស្របជាទីបំផុត
- ជាការធានាបាននូវប្រភពចំណូលយ៉ាងធំអោយថវិការដ្ឋ
- ជាការបង្កអោយមានការចូលរួមចំណែកសម្របសម្រួលដំណាក់កាលវិនិយោគទៅតាមទិសដៅដែលបង្កើនទិន្នផលផលិតកម្មរបស់បណ្តាលអង្គភាពអាជីវកម្ម។

១.៤.២ ពន្ធប្រយោល

១.៤.២.១ និយមន័យ

ពន្ធប្រយោលគឺជាពន្ធដែលកំណត់យកលើទំនិញឬសេវាហើយត្រូវបង់ដោយអ្នក ប្រើប្រាស់ទំនិញឬសេវានោះទៅអោយរដ្ឋាភិបាល ដូចជា អាករលើតំលៃបន្ថែម អាករលើតំនិញពិសេសនិង

សេវាមួយចំនួន អាករបំភ្លឺសាធារណៈ ជាដើម។ ពន្ធប្រយោលនេះជាផ្នែកមួយដែលបង្កើនថ្លៃទំនិញ មានន័យថាវាបានបង្កប់នៅក្នុងថ្លៃទំនិញ ឬសេវាដែលអ្នកប្រើប្រាស់ជាអ្នកទទួលរងពន្ធ។

១.៤.២.២ គុណវិបស័ពន្ធប្រយោល

- ជាឧបករណ៍ប្រមូលផ្តុំប្រភពចំណូលយ៉ាងសំខាន់របស់ថវិការដ្ឋ ពន្ធប្រយោលស្ថិតនៅក្នុង ថ្លៃទំនិញ ឬសេវាកម្ម
- ជាឧបករណ៍សម្របសម្រួលជំរុញផលិតកម្ម អាជីវកម្ម សេវាកម្ម និង ការប្រើប្រាស់ក្នុងប្រទេស ឆ្លងកាត់តាមកំរិតកំណត់ពន្ធប្រយោលទៅតាមមុខទំនិញនីមួយៗ អាជីវកម្មនីមួយៗដែលជះ ឥទ្ធិពលពីការណែនាំដល់ផលិតកម្មនិងសេវាកម្ម និងសេវាកម្មដើម្បីជំរុញផលិតកម្មរបស់ខ្លួន
- ជាឧបករណ៍បែងចែកចំណូលប្រកបដោយប្រសិទ្ធភាពនៅ ក្នុងខ្សែសេដ្ឋកិច្ច ទីផ្សារ គុណ សម្បត្តិ និងគុណវិបត្តិតែងកើតមាន។

១.៥ សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ

១.៥.១ សិទ្ធិរបស់អ្នកជាប់ពន្ធ

១.៥.១.១ ទទួលបានការរក្សាទុកជាការសំខាន់នូវរាល់ព័ត៌មានដែលអ្នកជាប់ពន្ធ បានផ្តល់ជូនរដ្ឋា បាលសារពើពន្ធ

ផ្អែកលើមាត្រា ៩៩ នៃចសព អនុញ្ញាតិអោយរដ្ឋបាលសារពើពន្ធប្រមូលព័ត៌មានពីអ្នកជាប់ ពន្ធ។ រដ្ឋបាលសារពើពន្ធនិង បុគ្គលគ្រប់រូបដែលជាមន្ត្រី និង ភ្នាក់ងារនៃរដ្ឋបាលសារពើពន្ធត្រូវរក្សា ការសំងាត់នូវព័ត៌មានដែលទាក់ទងនឹងអ្នកជាប់ពន្ធដែលបានទទួលពេលបំពេញភារៈកិច្ចជា ផ្លូវការ ហើយអាចផ្តល់អោយតែបុគ្គលដែលមានក្នុងមាត្រា ៩៦ នៃ ចសព បានអនុញ្ញាតប៉ុណ្ណោះ។

ក្នុងកាលៈទេសៈខ្លះច្បាប់បានអនុញ្ញាតអោយរដ្ឋបាលសារពើពន្ធបង្ហាញព័ត៌មានរបស់ អ្នកជាប់ពន្ធ ទៅបុគ្គលម្នាក់ទៀតក្នុងគោលបំណងជាក់លាក់ណាមួយ។ មន្ត្រី និង ភ្នាក់ងារនៃរដ្ឋបាលសារពើពន្ធ អាចផ្តល់ព័ត៌មានទាក់ទងនឹងអ្នកជាប់ពន្ធអោយតែចំពោះ ៖

- មន្ត្រី និង ភ្នាក់ងារផ្សេងៗទៀតរបស់រដ្ឋបាលសារពើពន្ធក្នុងពេល និង ក្នុងគោលដៅបំពេញ ភារៈកិច្ច និង បទបញ្ញត្តិស្តីពីពន្ធដារ
- អាជ្ញាធរព្រហ្មទណ្ឌសំរាប់គោលដៅប្តឹងចោទប្រកាន់អំពីបទល្មើសពន្ធដារ
- តុលាការនៅក្នុងដំណាក់កាលជំរះក្តី ដើម្បីការកំណត់ពន្ធត្រូវបង់របស់អ្នកជាប់ពន្ធ ឬក៏ការ ទទួលខុសត្រូវចំពោះការរំលោភបទបញ្ញត្តិស្តីពីពន្ធដារ

- អាជ្ញាធរពន្ធដាររបស់ប្រទេសណាមួយទៀតស្របតាមកិច្ចព្រមព្រៀងអន្តរជាតិ

បុគ្គលដែលទទួលបានព័ត៌មានពីបុគ្គលម្នាក់ទៀត ដែលបានអនុញ្ញាត្តិអោយផ្តល់ព័ត៌មាន ដូចមានចែងក្នុងខាងលើនេះត្រូវរក្សាការសម្ងាត់លើព័ត៌មាននោះ លើកលែងតែកំរិតអប្បបរមាណាមួយដែលអនុញ្ញាត្តិអោយផ្តល់ព័ត៌មាន។

ព័ត៌មានទាក់ទងនឹងអ្នកជាប់ពន្ធ អាចផ្តល់ទៅម្នាក់ទៀតបាន បើសិនមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអ្នកជាប់ពន្ធ។ ប្រសិនបើអ្នកជាប់ពន្ធ យល់ថាការសម្ងាត់ស្តីពីកិច្ចការសារពើពន្ធរបស់ខ្លួនត្រូវបានបំពានដោយសកម្មភាពរបស់រដ្ឋបាលសារពើពន្ធ អ្នកជាប់ពន្ធត្រូវដោះស្រាយតាមនីតិវិធីដូចខាងក្រោម៖

- ជាបឋមអ្នកជាប់ពន្ធត្រូវដោះស្រាយជាមួយមន្ត្រីពន្ធដារ ដែលអ្នកជាប់ពន្ធប្រាស្រ័យទាក់ទងជាមួយ
- ប្រសិនបើអ្នកជាប់ពន្ធនៅតែមិនពេញចិត្តចំពោះការដោះស្រាយ អ្នកជាប់ពន្ធត្រូវពិភាក្សាជាមួយប្រធានសាខាពន្ធដារ ខណ្ឌ ខេត្ត ឬប្រធាននាយកដ្ឋានដែលពាក់ព័ន្ធ
- ប្រសិនបើអ្នកជាប់ពន្ធនៅតែមិនពេញចិត្តចំពោះការដោះស្រាយ អ្នកជាប់ពន្ធអាចសុំតវ៉ាទៅអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ

**១.៥.១.២ ទទួលបានការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ និងមានការជួយពន្យល់
ណែនាំ អោយបានយល់ពីកិច្ចដំណើរការនៃប្រព័ន្ធពន្ធដារ និងនីតិវិធី
សារពើពន្ធ**

ដូចមានចែងក្នុងមាត្រា ៩៦ នៃ ចសព រដ្ឋបាលសារពើពន្ធត្រូវពន្យល់ខ្លីៗ ស្តីពីខ្លឹមសារសំខាន់ៗនៃប្រភេទពន្ធ នីមួយៗ។ ចំពោះប្រភេទពន្ធនាមួយដែលរដ្ឋបាលសារពើពន្ធកំណត់ថាគួរធ្វើការចុះពន្យល់ណែនាំមន្ត្រីពន្ធដារនៅតាមមូលដ្ឋាន ត្រូវចុះអប់រំដែលអ្នកជាប់ពន្ធ អោយបានយល់ពីកាតព្វកិច្ចនិង សិទ្ធិរបស់អ្នកជាប់ពន្ធទាំងនោះ។

- + អ្នកជាប់ពន្ធ បានទទួលសិទ្ធិដូចជា៖
- ការពន្យល់ណែនាំអ្នកជាប់ពន្ធអោយយល់ពីសិទ្ធិរបស់ខ្លួន និង សិទ្ធិក្នុងការទំនាក់ទំនងជាមួយរដ្ឋបាលសារពើពន្ធ
- ទាមទារអោយមន្ត្រីដែលជាប់ទាក់ទងការងារ បង្ហាញលិខិតបេសកកម្ម ឬលិខិតឧទ្ទេសនាម
- អាចទំនាក់ទំនងសួរព័ត៌មានក្នុងករណីចាំបាច់

- ទទួលសិទ្ធិឆ្លើយតបរបស់រដ្ឋបាលសារពើពន្ធ ចំពោះសំនួរ និងសំណួរផ្សេងៗ អោយបានទាន់ពេលវេលា ព្រមទាំងព័ត៌មានផ្សេងៗអំពីកិច្ចការសារពើពន្ធ ដែលតម្រូវអោយរដ្ឋបាលសារពើពន្ធធ្វើការបោះពុម្ពឯកសារណែនាំ និង លិខិតផ្សេងៗផ្ញើអោយទៅអ្នកជាប់ពន្ធ។
- + មាត្រា ៩៥ នៃ ចរចសព ស្តីពីការផ្តល់ព័ត៌មានដល់អ្នកជាប់ពន្ធ៖
- លិខិតស្នាម និង លិខិតជូនដំណឹងដែលរដ្ឋបាលសារពើពន្ធផ្តល់ជូនទៅអោយអ្នកជាប់ពន្ធអ្នកជាប់ពន្ធមានលក្ខណៈជាការដាក់អ្នកជាប់ពន្ធនោះមានកាតព្វកិច្ចចំពោះរដ្ឋបាល សារពើពន្ធលុះត្រាតែលិខិតស្នាម និងលិខិតជូនដំណឹងត្រូវបានធ្វើជាលាយលក្ខណ៍អក្សរ និងត្រូវបានប្រគល់អោយដល់អ្នកជាប់ពន្ធ
- ក្នុងករណីបទបញ្ញត្តិស្តីពីពន្ធដារ តម្រូវអោយរដ្ឋបាលសារពើពន្ធផ្តល់លិខិតស្នាម ឬដំណឹងជាលាយ លក្ខណ៍អក្សរទៅអោយបុគ្គលណាមួយលិខិតស្នាម និងលិខិតជូនដំណឹងនោះត្រូវបានចាត់ទុកថាបានប្រគល់យ៉ាងត្រឹមត្រូវ លុះត្រាតែបានប្រគល់អោយបុគ្គលនោះ ឬក៏ផ្ញើតាមប្រៃសណីយ៍ ជាលិខិតអនិសង្ខារទៅអាស័យដ្ឋានតាមផ្លូវច្បាប់របស់បុគ្គលនោះ។
- កាលបរិច្ឆេទនៃលិខិតស្នាម និងលិខិតជូនដំណឹងផ្សេងៗ គឺជាកាលបរិច្ឆេទនៃការប្រគល់អោយបុគ្គលក្នុងករណីលិខិតស្នាម និង លិខិតជូនដំណឹងត្រូវផ្ញើតាមលិខិតអនុសិដ្ឋ។ កាលបរិច្ឆេទ នៃការជូនដំណឹងគឺជាកាលបរិច្ឆេទនៃការបោះត្រាលើលិខិតអនុសិដ្ឋរបស់ការិយាល័យប្រៃសណីយ៍
- លិខិតស្នាម និង លិខិតជូនដំណឹងនោះត្រូវបានចាត់ទុកថាបានប្រគល់ និងទទួលយ៉ាងត្រឹមត្រូវការបើលក្ខណៈក្នុងចំណុច២ត្រូវបានបំពេញរួចហើយ ទោះបីបុគ្គលដែលត្រូវបានជូនដំណឹងនោះ បដិសេធប្រគល់ ឬការទទួលលិខិតអនុសិដ្ឋក្តី
- ក្នុងករណីអាស័យដ្ឋានរបស់បុគ្គល ត្រូវបានផ្លាស់ប្តូរ ហើយបុគ្គលមិនបានជូនដំណឹងដល់រដ្ឋបាលសារពើពន្ធអំពីការផ្លាស់ប្តូរនោះទេលិខិតស្នាមនិង លិខិតជូនដំណឹងដែលបញ្ជូនទៅអាស័យដ្ឋានស្គាល់ចុងក្រោយចាត់ទុកថាបានប្រគល់ និង ទទួលត្រឹមត្រូវ
- ក្នុងករណីដែលមូលហេតុណាមួយ ដែលលិខិតស្នាម និងលិខិតជូនដំណឹង មិនអាចផ្តល់ដល់អ្នកជាប់ពន្ធ ដូចដែលមានចែងខាងលើនេះ លិខិតស្នាម និងលិខិតជូនដំណឹងត្រូវបានចាត់ទុកថាបានប្រគល់ និង ទទួលត្រឹមត្រូវប្រសិនបើរដ្ឋបាលសារពើពន្ធបាន៖

- បិទលិខិតស្នាម ឬលិខិតជូនដំណឹងភ្ជាប់ទៅនឹងទ្វារនិវាសនដ្ឋាន ឬទីកន្លែងប្រកបអាជីវកម្មរបស់អ្នកជាប់ពន្ធ
- ផ្សព្វផ្សាយតាមសារព័ត៌មាន ដោយតម្រូវអោយអ្នកជាប់ពន្ធចូលមករដ្ឋបាលសារពើពន្ធមិនអោយលើសពី ១៥ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទផ្សព្វផ្សាយ។

១.៥.១.៣ ទទួលបានការពន្យល់រាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធចំពោះកិច្ចការសារពើពន្ធ

នៅពេលដែល រដ្ឋបាលសារពើពន្ធផ្តល់សេចក្តីសម្រេចស្តីពីកិច្ចការសារពើពន្ធរបស់អ្នកជាប់ពន្ធរដ្ឋបាលសារពើពន្ធពន្យល់ពីសេចក្តីសម្រេចនោះអោយបានច្បាស់លាស់។ ប្រសិនបើអ្នកជាប់ពន្ធមានសំណួរ ឬមិនយល់ ឬមិនឯកភាព លើសេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ សូមទាក់ទងមកមន្ត្រីទទួលបន្ទុកកិច្ចការនោះ។

ជាទូទៅរដ្ឋបាលសារពើពន្ធ ពន្យល់ពីសេចក្តីសម្រេចរបស់ខ្លួនលាយលក្ខណ៍ជា អក្សរ។ ចំពោះកាលៈទេសៈ ពិសេសមួយចំនួន រដ្ឋបាលសារពើពន្ធពុំអាចពន្យល់ពីសេចក្តី សម្រេច អោយបានគ្រប់ជ្រុងជ្រោយទេ។ ទោះបីជា រដ្ឋបាលសារពើពន្ធព្យាយាមផ្តល់ព័ត៌មានអោយអស់ពីលទ្ធភាពយ៉ាងណាក៏ដោយ។ ករណីទាំងនោះមានជាអាទិ៍៖

- ប្រសិនបើមានតតិយជន (ភាគីទី៣) ពាក់ព័ន្ធ ហើយ ការផ្តល់ព័ត៌មានដែលពាក់ព័ន្ធ និងសេចក្តីសម្រេច របស់ រដ្ឋបាលសារពើពន្ធអាចល្មើស និងបទបញ្ញត្តិស្តីពីការសម្ងាត់របស់អ្នកជាប់ពន្ធ ដែលមានចែង ក្នុងច្បាប់ស្តីពីសារពើពន្ធ។
- ក្នុងករណីដែល រដ្ឋបាលសារពើពន្ធសង្ស័យពីការលួចបន្លំ រដ្ឋបាលសារពើពន្ធ និងមិនផ្តល់ព័ត៌មាន ទាំងនោះទេ ព្រោះវាអាចបំផ្លាញការសើបអង្កេតរបស់រដ្ឋបាលសារពើពន្ធបាន។

ប្រសិនបើ អ្នកជាប់ពន្ធយល់ថារដ្ឋបាលសារពើពន្ធ មិនបានផ្តល់ការពន្យល់ហេតុផលគ្រប់គ្រាន់ចំពោះសេចក្តី សម្រេច អ្នកជាប់ពន្ធមានសិទ្ធិដាក់ពាក្យតវ៉ាតាមនីតិវិធីច្បាប់។

១.៥.១.៤ ការជំទាស់នឹងសេចក្តីសម្រេចរបស់រដ្ឋាភិបាលសារពើពន្ធ

អ្នកជាប់ពន្ធអាចជំទាស់នឹងសេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ ពាក់ព័ន្ធនឹងកិច្ចការសារពើពន្ធ។ ការជំទាស់ត្រូវ មានលក្ខណៈដូចខាងក្រោម៖

- សរសេរជាលាយលក្ខណ៍អក្សរ និង ពណ៌នាលំអិតអំពីហេតុផលដែលអ្នកជាប់ពន្ធ យល់ថាសេចក្តីសម្រេចរបស់ រដ្ឋបាលសារពើពន្ធមិនទាន់សមស្រប។

- ត្រូវដាក់មករដ្ឋបាលសារពើពន្ធ អោយបានទាន់ពេលកំណត់ និង តាមអជ្ញាយុកាលដែលមានចែងក្នុង ច្បាប់ស្តីពីសារពើពន្ធ។
- មានសេចក្តីប្រកាសថា រាល់ព័ត៌មានដែលមានក្នុងការជំទាស់ និង ឯកភាពអះអាងទាំងអស់ពិតជាត្រឹមត្រូវ ប្រាកដមែន។
- ត្រូវចុះហត្ថលេខា និងត្រាព្រមទាំងកាលបរិច្ឆេទអោយបានត្រឹមត្រូវ។

រដ្ឋបាលសារពើពន្ធ នឹងពិនិត្យសេចក្តីសម្រេចដំបូងជាថ្មី ដោយផ្អែកលើព័ត៌មាន និងឯកសារអះអាងដែលបាន ផ្តល់ក្នុង លិខិតជំទាស់ និង ផ្តល់នូវសេចក្តីសម្រេចជាថ្មីលាយលក្ខណ៍ជាអក្សរ។

១.៥.១.៥ ម្ចីងតវ៉ាចំពោះរាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ

តាមមាត្រា ១០៨ និង ១២០ នៃចសណ ក្នុងករណី អ្នកជាប់ពន្ធនៅជំទាស់ និង សេចក្តីសម្រេចផ្សេងៗ ឬអំពើ ខុសឆ្គងណាមួយ របស់រដ្ឋបាលសារពើពន្ធ អ្នកជាប់ពន្ធមានសិទ្ធិដាក់ពាក្យបណ្តឹងតវ៉ា។ រដ្ឋបាលសារពើពន្ធ សូមណែនាំ អំពីនីតិវិធីដូចខាងក្រោម៖

- ជាដំបូងអ្នកជាប់ពន្ធ ត្រូវដោះស្រាយបញ្ហាជាមួយពន្ធដារដែលទទួលបន្ទុកកិច្ចការនោះ
- ប្រសិនបើអ្នកជាប់ពន្ធនោះនៅតែមិនពេញចិត្ត ឬយល់ថាពិបាកលើបញ្ហាមកពីភាសាជាមួយមន្ត្រីទទួលបន្ទុក សូមដោះស្រាយជាមួយប្រធានសាខាពន្ធខេត្ត ខណ្ឌ ឬអង្គភាពពន្ធដារដែលគ្រប់គ្រងសហគ្រាសរបស់អ្នកជាប់ពន្ធ
- ប្រសិនបើអ្នកជាប់ពន្ធ នៅតែមិនពេញចិត្តចំពោះដំណោះស្រាយ បណ្តឹងតវ៉ារបស់ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ សូមដាក់ពាក្យបណ្តឹងតវ៉ា ទៅគណៈកម្មាធិការសម្រុះសម្រួលសារពើពន្ធ
- ប្រសិនបើអ្នកជាប់ពន្ធ នៅតែមិនពេញចិត្តចំពោះដំណោះស្រាយ បណ្តឹងតវ៉ារបស់ គណៈកម្មាធិការសម្រុះសម្រួល សូមដាក់ពាក្យបណ្តឹងទៅតុលាការ។

១.៥.១.៦ បទពន្ធមិនអោយលើសពីបទបញ្ញត្តិស្តីពីពន្ធដារបានកំណត់

តាមមាត្រា ១០៧ នៃ ចសពៈ

- ប្រាក់ពន្ធត្រូវដល់កំណត់នឹងត្រូវបង់ក្នុងរយៈពេលដែលបទបញ្ញត្តិស្តីពីពន្ធដារត្រូវបានតម្រូវអោយធ្វើការដាក់លិខិតប្រកាសសារពើពន្ធ
- បំណុលសារពើពន្ធត្រូវដល់កំណត់នឹងត្រូវបង់ក្នុងរយៈពេល ៣០ថ្ងៃក្រោយពីការប្រគល់លិខិតជូនដំណឹងទារបំណុលពន្ធ

- ប្រាក់ពន្ធត្រូវដល់កំណត់នឹងត្រូវបង់ក្នុងរយៈពេល ៣ថ្ងៃក្រោយពីការប្រគល់លិខិតជូនដំណឹងទារបំណុលពន្ធដូចដែលមានចែងក្នុងកថាខណ្ឌ៤ មាត្រា១១៦ នៃ ចសព។

១.៥.១.៧ មានការទទួលស្គាល់តំណាងស្របច្បាប់របស់អ្នកជាប់ពន្ធតាមការជ្រើសរើសដើម្បីផ្តល់យោបល់អំពីកិច្ចការសារពើពន្ធ

អ្នកជាប់ពន្ធអាចស្វែងរកជំនួយក្នុងការធ្វើការងារជាមួយរដ្ឋបាលសារពើពន្ធ។ អ្នកជាប់ពន្ធអាចស្វែងរកបុគ្គលណាម្នាក់តាមតម្រូវការលើកលែងមន្ត្រីពន្ធដារ។

ដូចមានចែងក្នុងមាត្រា ១០៦ នៃ ចសពៈ

- អ្នកជាប់ពន្ធ ត្រូវផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរ ទៅអោយបុគ្គលម្នាក់ទៀត អោយធ្វើសកម្មភាពជំនួសមុខខ្លួនក្នុងបញ្ហាពន្ធដារ
- អ្នកជាប់ពន្ធ អាចកំណត់ព្រំដែនសិទ្ធិអំណាច នៃការផ្ទេរសិទ្ធិអំណាចសារពើពន្ធ តម្រូវអោយបុគ្គលដែលធ្វើ សកម្មភាពក្នុងនាមអ្នកជាប់ពន្ធលើមូលដ្ឋាន នៃការផ្ទេរសិទ្ធិដាក់ជូនពិនិត្យនូវភស្តុតាងជាលាយលក្ខណ៍អក្សរ នៃការផ្ទេរសិទ្ធិនោះ
- ទោះបីជាអ្នកជាប់ពន្ធមានតំណាងមកធ្វើជាមួយរដ្ឋបាលសារពើពន្ធក៏ដោយ អ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ច ទទួលខុសត្រូវដោយផ្ទាល់ចំពោះរាល់សកម្មភាពរបស់បុគ្គលដែលជាតំណាងតាមផ្លូវច្បាប់ដែលទទួលបាន ការផ្ទេរសិទ្ធិពីខ្លួនរហូតដល់ពេលណាដែលរដ្ឋបាលសារពើពន្ធបានទទួលសេចក្តីបញ្ជាក់លាយលក្ខណ៍ជាអក្សរ ពីអ្នកជាប់ពន្ធស្តីអំពីការលុបចោលនូវការផ្ទេរសិទ្ធិនោះវិញ។

បុគ្គលជាតំណាងអ្នកជាប់ពន្ធ មានសិទ្ធិជំនួសមុខអោយអ្នកជាប់ពន្ធស្របតាម មាតា ១០៦ ចសព ដើម្បី៖

- រៀបចំបញ្ជីកាតណនេយ្យ
- ដាក់លិខិតប្រកាសសារពើពន្ធ
- ធ្វើការទំនាក់ទំនងឆ្លើយតបក្នុងនាមអ្នកជាប់ពន្ធចំពោះការស្នើរសុំព័ត៌មាន ពីរដ្ឋបាលសារពើពន្ធ
- បង្ហាញរបាយការណ៍ ឬ លិខិតស្នាមផ្សេងៗ
- បង់ពន្ធអាករ ទាំងឡាយដែលកំណត់ដោយបទប្បញ្ញត្តិស្តីពីពន្ធដារ
- ធ្វើបណ្តឹងតវ៉ា និង បណ្តឹងឧទ្ធរណ៍

- តំណាងអោយអ្នកជាប់ពន្ធនៅតុលាការ
- បំពេញរាល់កាតព្វកិច្ច ដែលអ្នកជាប់ពន្ធត្រូវទទួលខុសត្រូវចំពោះបទប្បញ្ញត្តិ ស្តីពីពន្ធដារ ។

១.៥.១.៨ ទទួលបានការអនុវត្តដោយមានតម្លាភាព និងមិនល្អៀងពីសំណាក់រដ្ឋបាលសារពើពន្ធ

- ជួបប្រាស្រ័យទាក់ទងជាមួយអ្នកជាប់ពន្ធដោយសុភាពរាបសារ គោរពរាប់អាន និងអនុវត្តដោយមិនលំអៀង
- ធ្វើសេចក្តីសម្រេចដោយមានតម្លាភាព និងសមធម៌តាមបទបញ្ញត្តិច្បាប់ជាធរមាន។ ម្យ៉ាងវិញទៀតរដ្ឋបាលសារពើពន្ធនឹងពិចារណារាល់ការអះអាងរបស់អ្នកជាប់ពន្ធ ប្រសិនបើការអះអាងស្របនឹងច្បាប់ស្តីពីសារពើពន្ធ
- ដោះស្រាយនូវរាល់បញ្ហា ឬបណ្តឹងតវ៉ារបស់អ្នកជាប់ពន្ធអោយបានឆាប់រហ័ស។

១.៥.១.៩ ទទួលបានការទទួលស្គាល់អំពីភាពស្មោះត្រង់ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ

តាមបទបញ្ញត្តិ នៃច្បាប់ស្តីពីសារពើពន្ធ រដ្ឋបាលសារពើពន្ធមានការទទួលខុសត្រូវដោយតម្រូវអោយអ្នកជាប់ពន្ធ ទាំងអស់ អនុវត្តន៍ច្បាប់ស្តីពីសារពើពន្ធអោយបានពេញលេញ។ ដូចមានចែងនៅក្នុង កថាខ័ណ្ឌ ២ មាត្រា ១១៧ នៃ ចសប រដ្ឋបាលសារពើពន្ធអាចធ្វើការកំណត់ ឡើងវិញក្នុង រយៈពេល ៣ឆ្នាំ ក្រោយថ្ងៃដាក់លិខិតប្រកាស សារពើពន្ធ ឬ ១០ឆ្នាំ ក្រោយពីកាលបរិច្ឆេទ លើតម្រូវអោយដាក់លិខិតប្រកាស សារពើពន្ធ ប្រសិនបើភស្តុតាងបញ្ជាក់ថា មានការរាំងស្ទះដល់ ការអនុវត្តន៍ បទប្បញ្ញត្តិស្តីពីពន្ធដារ។

១.៥.២.១ ចុះឈ្មោះក្នុងបញ្ជីរបស់រដ្ឋបាលសារពើពន្ធ

យោងតាមមាត្រាទី ១០១ នៃច្បាប់ស្តីពីសារពើពន្ធបានចែងថា បុគ្គលទាំងឡាយត្រូវទៅចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងកំឡុង ១៥ថ្ងៃ ក្រោយបុគ្គលនោះចាប់ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ច។ បុគ្គលទាំងឡាយត្រូវជូនដំណឹងទៅរដ្ឋបាលសារពើពន្ធក្នុងរយៈពេល ១៥ថ្ងៃ ក្រោយពីផ្លាស់ប្តូរទ្រង់ទ្រាយ នាម ករណី សហគ្រាស កម្មវត្ថុអាជីវកម្ម ការផ្ទេរការបញ្ឈប់អាជីវកម្មសមាសភាពអ្នកគ្រប់គ្រង ឬទទួលបន្ទុកការពារពន្ធដាររបស់សហគ្រាស។ តាមកថាខណ្ឌ ៧ មាត្រា ៨៨ នៃ ចសសកម្មភាពសេដ្ឋកិច្ចមានន័យថាជាសកម្មភាពរបស់បុគ្គលដែលធ្វើជានិច្ចកាលជាប់បន្ត ឬជាប់មួយ

ដង មួយគ្រា ដើម្បីរក ឬមិនរកចំណេញក្នុងការផ្គត់ផ្គង់ ឬមានបំណងផ្គត់ផ្គង់ទំនិញ ឬសេវាដល់ បុគ្គលដទៃក្នុងគោលដៅដើម្បីអត្ថប្រយោជន៍អ្វីមួយ។

១.៥.២.២ ដាក់លិខិតប្រកាសសារពើពន្ធ និងផ្តល់ព័ត៌មានតាមតំរូវការនៃបទបញ្ញត្តិស្តីពីពន្ធដារ

ដោយយោងតាមមាត្រាទី ១០៤ នៃច្បាប់ស្តីពីវិសោធកម្មនៃច្បាប់សារពើពន្ធ (ចវចសព)

ការរៀបចំ និងលិខិតប្រកាសសារពើពន្ធ៖

- អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកត្រូវដាក់លិខិតប្រកាសសារពើពន្ធជូនរដ្ឋបាលសារពន្ធ ទៅតាមទំរង់ពេលវេលានិងទីកន្លែងដែលបានកំណត់។ លិខិតប្រកាសពន្ធត្រូវចុះហត្ថលេខាដោយអ្នកជាប់ពន្ធ ឬតំណាងស្របច្បាប់របស់អ្នកជាប់ពន្ធ
- អ្នកវិនិយោគទាំងអស់ត្រូវដាក់លិខិតប្រកាសសារពើពន្ធប្រចាំខែ សំរាប់ខែនីមួយៗ និងលិខិតប្រកាសពន្ធប្រចាំឆ្នាំសារពើពន្ធនេះ និងបង់អាករទាំងអស់ទៅតាមបទបញ្ញត្តិនៃពន្ធនីមួយៗ
- អ្នកវិនិយោគទាំងអស់ត្រូវភ្ជាប់នូវវិញ្ញាបត្ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ពីការគោរពប្រតិបត្តិជាមួយលិខិតប្រកាសសារពើពន្ធនោះ
- អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសមានកាតព្វកិច្ចរៀបចំបញ្ជីគណនេយ្យ (បិទបញ្ជីគណនេយ្យ) របស់ខ្លួននិងដាក់លិខិតប្រកាសសារពើពន្ធ តាមគំរូ ទំរង់លិខិតប្រកាសសារពើពន្ធ
- រដ្ឋបាលសារពើពន្ធមានសិទ្ធិធ្វើការកំណត់ជាងកតោភាគីចំពោះ សហគ្រាសណាដែលមិនបានរៀបចំនិងដាក់លិខិតប្រកាសសារពើពន្ធ មិនបានកាន់កាប់ឬរក្សាទុកបានត្រឹមត្រូវនូវបញ្ជីគណនេយ្យ ឬឯកសារផ្សេងៗតាមបទបញ្ញត្តិស្តីពីពន្ធដារ។

១.៥.២.៣ បទពន្ធតាមកាលបរិច្ឆេទកំណត់

តាមមាត្រាទី ១០៧ នៃ ចសព ការបង់ត្រូវបានកំណត់ដូចតទៅ៖

- ប្រាក់ពន្ធត្រូវដល់កំណត់ និងត្រូវបង់នៅក្នុងរយៈពេលដែលបទបញ្ញត្តិស្តីពីពន្ធដារត្រូវបានតម្រូវអោយធ្វើការដាក់លិខិតប្រកាសសារពើពន្ធ៖
 - o អាករលើតំលៃបន្ថែម អតប យ៉ាងយឺតបំផុតនៅថ្ងៃទី ២០ នៃខែបន្ទាប់មាត្រាទី៧០ ច ស ព

○ ពន្ធប្រាក់ចំណេញ(មាត្រាទី ៥ និង២៩ នៃ ចពស និងប្រកាសលេខ ១៤៨១ សហវ. ប្រក.ពដ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០០៧

- ចំពោះសហគ្រាសអនុវត្តឆ្នាំជាប់ពន្ធតាមឆ្នាំប្រតិទិន៖ យ៉ាងយឺតបំផុតត្រឹម ថ្ងៃទី ៣១ ខែមីនាឆ្នាំបន្ទាប់
- ចំពោះសហគ្រាសដែលស្នើសុំប្តូរឆ្នាំជាប់ពន្ធថ្មី
 - ក្នុងរយៈពេល ៣ខែបន្ទាប់ពីដំណាច់ការបរិច្ឆេទអន្តរកាល
 - ក្នុងរយៈពេល ៣ ខែក្រោយដំណាច់ឆ្នាំជាប់ពន្ធថ្មី

○ ពន្ធអាករដទៃទៀតដូចជា ពន្ធកាត់ទុកទូទៅ ពន្ធលើប្រាក់បៀវត្ស អាករបំភ្លឺ សាធារណៈ អាករពិសេស អាករស្នាក់នៅ៖ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី ១៥ នៃខែ បន្ទាប់។ ពន្ធអាករក្រៅពីនេះត្រូវដល់កំណត់ និងត្រូវបង់នៅក្នុងរយៈពេលកំណត់ ដោយរដ្ឋ បាលសារពើពន្ធ។

- បំណុលសារពើពន្ធត្រូវដល់កំណត់ និងត្រូវបង់ក្នុងរយៈពេល ៣០ថ្ងៃក្រោយពីការប្រគល់ លិខិតជូនដំណឹងទារបំណុលពន្ធ
- ប្រាក់ពន្ធត្រូវដល់កំណត់នឹងត្រូវបង់ក្នុងរយៈពេល ៣០ថ្ងៃក្រោយពីការប្រគល់ដំណឹងទារ បំណុលពន្ធមានដូចចែងក្នុង កថា ៤ មាត្រា ១៦៦នៃ ចពស បើសិនជាមានមូលដ្ឋានបញ្ជាក់ ថាការប្រមូលពន្ធអាចមានឧបសគ្គ រដ្ឋបាលសារពើពន្ធអាចធ្វើការកំណត់ពន្ធលើអ្នកជាប់ ពន្ធនៅពេលណាក៏បាន។

១.៥.២.៤ កាន់កាប់ ថែរក្សានិង ត្រួតបង្ហាញបញ្ជីយុត្តិការ និងឯកសារផ្សេងៗ ដល់ រដ្ឋបាលសារពើពន្ធ

ដូចចែងក្នុងបទបញ្ញត្តិរបស់ពន្ធដារ និង មាត្រា ៩៨ នៃចពស៖

- អ្នកជាប់ពន្ធកាន់កាប់ កត់ត្រា និងរក្សាទុកបញ្ជីលិខិតយុត្តិការ និងឯកសារហិរញ្ញវត្ថុ ផ្សេងៗ និងដូចបទបញ្ញត្តិស្តីពីពន្ធដារបានកំណត់និងត្រូវដាក់បញ្ជី និងឯកសារទាំងនោះតាម តំរូវ ជូនដល់រដ្ឋបាលសារពើពន្ធដើម្បីពិនិត្យ
- អ្នកជាប់ពន្ធពុំមានកាតព្វកិច្ចកាន់កាប់បញ្ជីគណនេយ្យតាមស្តង់ដារ គណនេយ្យកម្ពុជា ជាធរមាន តែត្រូវកាន់និទានុប្បវត្តិដោយកត់ត្រាចុះតាមលំដាប់ថ្ងៃ ខែ នូវចំណូល និង ចំណាយផ្សេងៗទាំងអស់ដែលទាក់ទងនឹងអាជីវកម្មទៅតាមទំរង់ដែលរដ្ឋបាល សារពើពន្ធ បានកំណត់

- បុគ្គលដែលត្រូវកាន់កាប់កត់ត្រា ឬរក្សាទុកបញ្ជី ឯកសារនានា ឬនិទានប្បវត្តិដែលបានកំណត់ដោយបទបញ្ញត្តិស្តីពីពន្ធដារ ឬបទបញ្ញត្តិដទៃត្រូវរក្សាទុកបទបញ្ជី ឬឯកសារទាំងនោះក្នុងរយៈពេល ១០ឆ្នាំគិតពីដំណាច់ឆ្នាំជាប់ពន្ធ
 - វិក្កិយប័ត្រត្រូវតែចេញលើរាល់កិច្ចការជំនួញរវាងអ្នកជាប់ពន្ធ និងបុគ្គលដទៃទៀត។ អ្នកជាប់ពន្ធត្រូវកត់ត្រាសេចក្តីវាយការណ៍ជាលំអិតនៃវិក្កិយប័ត្រអោយបាន ត្រឹមត្រូវចូលក្នុងនិទានប្បវត្តិ
 - បុគ្គលជាប់ អតប មិនត្រូវចេញវិក្កិយប័ត្រ អតប ទៅអោយអតិថិជនដែលមិនមែនជាបុគ្គលជាប់ អតប ទេប៉ុន្តែត្រូវចេញវិក្កិយប័ត្រធម្មតា ឬឯកសារផ្សេងៗទៅអោយអតិថិជនដែលមិនមែនជាបុគ្គលជាប់ អតប
 - នៅពេលធ្វើការផ្គត់ផ្គង់បុគ្គលជាប់ អតប ត្រូវរក្សាសំណៅដើមនៃវិក្កិយប័ត្រ អតប វិក្កិយប័ត្រធម្មតា ឬឯកសារផ្សេងៗទៀតដែលបានចេញអោយអតិថិជនរបស់ខ្លួន
- រាល់វិក្កិយប័ត្រត្រូវមានចុះលេខរៀងត្រឹមត្រូវ។ ខ្លឹមសារវិក្កិយប័ត្រត្រូវមានចុះនូវនិទ្ទេសដូចខាងក្រោម៖

- វិក្កិយប័ត្រអាករ៖ ឈ្មោះ អាស័យដ្ឋាន និងលេខអត្តសញ្ញាណកម្មសារពើពន្ធរបស់អ្នកលក់ និង អ្នកទិញ លេខវិក្កិយប័ត្ររាយមុខទំនិញ ឬសេវាបរិមាណផ្ទៃកកត្កាតម្លៃសរុបដែលមិនទាន់គិតអាករពិសេសលើតម្លៃ និងសេវាមួយចំនួន ហើយ និងអាករលើតម្លៃបន្ថែម តម្លៃជាប់អាករសរុបបើសិនជាខុសគ្នាពីចំនួនទឹកប្រាក់តំលៃសរុបមុនគិតអាករតំលៃសរុប ប្រាក់អាករលើតម្លៃបន្ថែម និងតំលៃសរុបរួមទាំងអាករ
- វិក្កិយប័ត្រធម្មតា៖ ឈ្មោះ អាស័យដ្ឋាន និងលេខអត្តសញ្ញាណកម្មសារពើពន្ធរបស់អ្នកលក់ និង អាស័យដ្ឋានរបស់អ្នកទិញ លេខវិក្កិយប័ត្រ ថ្ងៃ ខែ ឆ្នាំចេញវិក្កិយប័ត្ររាយមុខទំនិញ ឬសេវាបរិមាណផ្ទៃកកតាមបញ្ចូលទាំងអាករនានា។

១.៥.២.៥ បន្ទាញខ្លួនចំពោះរដ្ឋបាលសារពើពន្ធតាមកាលបរិច្ឆេទដែលមានចុះនៅ ក្នុងលិខិតជូនដំណឹងរបស់សារពើពន្ធ

ដូចមានចែងនៅក្នុងមាត្រាទី ៩៩នៃចសព ក្នុងគោលដៅកំណត់ប្រាក់ពន្ធត្រូវបង់របស់បុគ្គលិកណាម្នាក់ ឬដើម្បីប្រមូលពន្ធ រដ្ឋបាលសារពើពន្ធអាចធ្វើលិខិតជូនដំណឹងដល់អ្នកជាប់ពន្ធឬតតិយជនអោយ៖

- ផ្តល់ព័ត៌មានដែលទាក់ទងនឹងអ្នកជាប់ពន្ធដូចមានចែងលិខិតជូនដំណឹងដូចជា ព័ត៌មានស្តីពីអ្នកផ្គត់ផ្គង់អតិថិជន ឬគណនីនៅក្នុងធនាគារ
- បង្ហាញខ្លួនទៅតាមពេលវេលា និងទីកន្លែងដែលបានបញ្ជាក់នៅក្នុងលិខិតជូនដំណឹងដើម្បីផ្តល់ព័ត៌មាន និងដើម្បីបង្ហាញ ឬផ្តល់ឯកសារផ្សេងៗ ឬទិន្នន័យដែលបុគ្គលិកនោះគ្រប់គ្រងដែលមានបញ្ជាក់យ៉ាងច្បាស់នោះក្នុងលិខិតជូនដំណឹង

ផ្អែកទៅលើមាត្រា ១២៥ នៃ ចសព ស្តីពីការធ្វេសប្រហែស៖

- អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកត្រូវបានចាត់ទុកថាមានការធ្វេសប្រហែស បើសិនជាប្រាក់ពន្ធដែលបានបង់មានចំនួនតិចជាងប្រាក់ពន្ធដែលបានកំណត់ដែលបទបញ្ញត្តិស្តីពី ពន្ធដារមិនលើសពី ១០ ភាគរយ
- អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកត្រូវបានចាត់ទុកថាមានការធ្វេសប្រហែស បើសិនជាមិនបានដាក់លិខិតប្រកាសសារពើពន្ធ ឬមិនបានបង់ពន្ធតាមកាលបរិច្ឆេទ ដែលច្បាប់បានកំណត់

១.៥.២.៦ បទប្រាង្គពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗតាមការកំណត់

ដោយផ្អែកទៅលើមាត្រា ១២៥៖

- ការធ្វេសប្រហែស
 - o អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកត្រូវបានចាត់ទុកថាមានការធ្វេសប្រហែស បើសិនជាប្រាក់ពន្ធដែលបានបង់មានចំនួនតិចជាងប្រាក់ពន្ធដែលបានកំណត់ដែលបទបញ្ញត្តិស្តីពីពន្ធដារមិនលើសពី ១០ ភាគរយ
 - o អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកត្រូវបានចាត់ទុកថាមានការធ្វេសប្រហែស បើសិនជាមិនបានដាក់លិខិតប្រកាសសារពើពន្ធ ឬមិនបានបង់ពន្ធតាមកាលបរិច្ឆេទដែលច្បាប់បានកំណត់
- ការធ្វេសប្រហែសធ្ងន់ធ្ងរតាមមាត្រា ១២៦ នៃ ចសព
 - o ប្រសិនបើជាប្រាក់ពន្ធដែលបានបង់មានចំណូលតិចជាងប្រាក់ពន្ធដែលបានកំណត់ដោយបទបញ្ញត្តិស្តីពីពន្ធដារលើសពី ១០%។
- ការគេចវេសពន្ធ

- បទល្មើសដោយចេតនា មានការរៀបចំ និងច្រើនដងទៅលើបទប្បញ្ញត្តិស្តីពីពន្ធដារ ក្នុងគោលបំណងបន្ថយ ឬបំបាត់ប្រាក់ពន្ធ
- ត្រូវចាត់ទុកជាការគេចវេសចំពោះ មានការធ្វេសប្រហែសធ្ងន់ធ្ងរ២លើកជាប់ពីគ្នា ក្នុងរយៈពេល ៣ឆ្នាំនៃឆ្នាំប្រតិទិន
- ត្រូវចាត់ទុកជាការគេចវេសចំពោះ មានការធ្វេសប្រហែសធ្ងន់ធ្ងរ៣លើកឬច្រើនជាប់ ពីគ្នាក្នុងរយៈពេលណាមួយក៏ដោយ។

ក្នុងកថាខណ្ឌ ៣ មាត្រាទី ១១៦ នៃចសព ស្តីពីការកំណត់ពន្ធនកតោភាគគឺ៖

រដ្ឋបាលសារពើពន្ធ អាចធ្វើការកំណត់ពន្ធដារកតោភាគក្នុងរយៈពេល ១០ឆ្នាំ ក្រោយកាល បរិច្ឆេទដែលតម្រូវឲ្យដាក់លិខិតប្រកាសសារពើពន្ធ ប្រសិនបើមានភស្តុតាងបញ្ជាក់ថាមានអំពើរាំង ស្ទះដល់ការអនុវត្តន៍បទប្បញ្ញត្តិ ស្តីពីសារពើពន្ធ ដូចខាងក្រោម៖

- មិនបានដាក់លិខិតប្រកាសសារពើពន្ធតាមការតម្រូវនៃច្បាប់
- មិនបានធ្វើការចុះបញ្ជី
- មិនបានកាន់កាប់ កត់ត្រារក្សាទុកបានត្រឹមត្រូវនូវបញ្ជីគណនេយ្យឬឯកសារផ្សេងៗទៀត តាមការតម្រូវ
- មិនបានផ្តល់ព័ត៌មានចាំបាច់ជូនរដ្ឋបាលសារពើពន្ធដើម្បីកំណត់ពន្ធឲ្យបានត្រឹមត្រូវ
- បានប្រព្រឹត្តអំពើណាមួយដែលជាការរាំងស្ទះដល់ការអនុវត្តន៍បទប្បញ្ញត្តិស្តីពីសារពើពន្ធ

យោងតាមមាត្រា ១០៣ នៃ ចសប ស្តីពីពន្ធបន្ថែម៖

ពន្ធបន្ថែមត្រូវបានអនុវត្តចំពោះបទល្មើស បទបញ្ញត្តិស្តីពីពន្ធដារ។ ពន្ធបន្ថែម សំរាប់ការបង់ពន្ធខ្វះ ឬការបង់យឺត ត្រូវគណនាជាចំណាយឡែកពីពន្ធបន្ថែមសំរាប់ការ រាំងស្ទះ ការអនុវត្តបទបញ្ញត្តិស្តី ពីពន្ធដារ។ ក្នុងករណីបង់ពន្ធខ្វះ ពន្ធបន្ថែម និងការប្រាក់ ត្រូវដល់កំណត់នឹងត្រូវបង់តាមបែបបទ ដូចប្រាក់ពន្ធដែលបានបង់ខ្វះនោះ។

ទោះជាករណីណាក៏ដោយការដាក់អោយអនុវត្តបន្ថែមមិនអាចមានផលប៉ះពាល់ដល់ការអនុវត្តន៍ ទោសទ័ណ្ឌ ចំពោះបទល្មើសផ្នែកព្រហ្មទណ្ឌលើបទបញ្ញត្តិស្តីពីពន្ធដារ ឡើយ។

ផ្អែកលើមាត្រា ១៣០ នៃ ចសប ស្តីពីពន្ធបន្ថែមចំពោះការបង់ពន្ធខ្វះ៖

ការធ្វេសប្រហែស៖

10% * ប្រាក់ពន្ធដែលបង់ខ្វះ

2% * ប្រាក់ពន្ធដែលបង់ខ្វះ * ចំនួនខែដែលយឺត

ការធ្វេសប្រហែសធ្ងន់ធ្ងរ៖

25% * ប្រាក់ពន្ធដែលបង់ខ្វះ

2% * ប្រាក់ពន្ធដែលបង់ខ្វះ * ចំនួនខែដែលយឺត

ការកំណត់ពន្ធជាឯកតាភាគី៖

40% * ប្រាក់ពន្ធដែលបង់ខ្វះ

2% * ប្រាក់ពន្ធដែលបង់ខ្វះ * ចំនួនខែដែលយឺត

ការប្រាក់មិនត្រូវបានអនុវត្តទេក្នុងរយៈពេលកំណត់ពន្ធឡើងវិញតាមមាត្រា ១១៨ នៃច្បាប់ ឬក្នុងរយៈពេល ៣០ថ្ងៃ ក្រោយការប្រគល់លិខិតជូនដំណឹងទារបំណុលពន្ធ។

ពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធ

ចំពោះបុគ្គលមិនបានបង់ពន្ធតាមកាលកំណត់៖

10% * ប្រាក់ពន្ធដែលបង់យឺត

2% * ប្រាក់ពន្ធដែលបង់យឺត * ចំនួនខែដែលយឺត

ចំពោះបុគ្គលមិនបានបង់ពន្ធ ១៥ថ្ងៃ ក្រោយទទួលលិខិតជូនដំណឹងរំលឹកការទារបំណុល ពន្ធ ៖

25% * ប្រាក់ពន្ធដែលបង់យឺត

2% * ប្រាក់ពន្ធដែលបង់យឺត * ចំនួនខែដែលយឺត

ការកំណត់ពន្ធជាឯកតាភាគី៖

40% * ប្រាក់ពន្ធដែលបង់ខ្វះ

2% * ប្រាក់ពន្ធដែលបង់ខ្វះ * ចំនួនខែដែលយឺត

ការប្រាក់យឺតយ៉ាវត្រូវគិតចាប់ពីថ្ងៃទី ០១ នៃខែបន្ទាប់ពីខែដែលត្រូវបង់ពន្ធ។ ចំពោះពន្ធលើ ប្រាក់ចំណេញ ការប្រាក់យឺតយ៉ាវត្រូវ គិតចាប់ពីថ្ងៃទី ០១ នៃខែបន្ទាប់ដែលជាខែផុតរយៈពេល កំណត់សម្រាប់ការដាក់លិខិតប្រកាសលទ្ធផលប្រចាំឆ្នាំ។

ពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនត្រូវស្មើនឹង ១០០% នៃប្រាក់ពន្ធត្រូវបង់។

ពន្ធបន្ថែមចំពោះអំពើរំលោភស្តីលើការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ

សម្រាប់អំពើនីមួយៗ៖

2 000 000 រៀល ចំពោះអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកក្រោមរបបពិត ឬមន្ត្រីរាជការ។

500 000 រៀល ចំពោះអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកក្រោមរបបបំព្រួញ ឬរបបមេការ។

១.៥.២.៧ ត្រូវមានភាពស្មោះត្រង់ជាមួយរដ្ឋបាលសារពើពន្ធ

រដ្ឋបាលសារពើពន្ធផ្ញើជាក់ជាមុន លើភាពស្មោះត្រង់របស់អ្នកជាប់ពន្ធ។ អ្នកជាប់ពន្ធត្រូវ៖

- ផ្តល់ព័ត៌មានពិតប្រាកដដល់លិខិតប្រកាសសារពើពន្ធ
- ផ្តល់ព័ត៌មាន និងស្ថានភាពទាំងស្រុង របស់សហគ្រាស របស់អ្នកជាប់ពន្ធនៅពេលសុំយោបល់
- ឆ្លើយតបសំណួររបស់សារពើពន្ធ ដោយពេញលេញ ត្រឹមត្រូវ និង ស្មោះត្រង់

១.៥.២.៨ ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលសារពើពន្ធ

ប្រពន្ធពន្ធដារតម្រូវអោយអ្នកជាប់ពន្ធ អនុវត្តបទប្បញ្ញត្តិពន្ធដារដោយយកចិត្តទុកដាក់ និងដោយសហការ។ រដ្ឋបាលសារពើពន្ធ នឹងធ្វើការទំនាក់ទំនងជាមួយអ្នកជាប់ពន្ធដោយសុភាពរាបសារ និង ដោយគោរព។ រដ្ឋបាលសារពើពន្ធត្រៀមរួចជាស្រេចក្នុងការជួយណែនាំពន្យល់អ្នកជាប់ពន្ធ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធអោយបានត្រឹមត្រូវ។ ប្រសិនបើអ្នកជាប់ពន្ធមិនផ្តល់កិច្ចសហការ ឬប្រព្រឹត្តិអំពើរំលោភស្តីលើការផ្សេងៗ រដ្ឋបាលសារពើពន្ធនឹងចាត់វិធានការយ៉ាងតឹងរឹងដូចប្រើអំណាចក្នុងការប្រមូលព័ត៌មាន ក្នុងករណីចាំបាច់។ អ្នកដែលប្រព្រឹត្តិអំពើរំលោភស្តីលើការផ្សេងៗ នឹងត្រូវទទួលទោសតាមច្បាប់ជា ធរមាន។

យោងតាមបទប្បញ្ញត្តិនៃច្បាប់សារពើពន្ធ រដ្ឋបាលសារពើពន្ធមានសិទ្ធិកំណត់ពន្ធឡើងវិញនូវកិច្ចការអាជីវកម្មរបស់សហគ្រាស តាមការធ្វើសវនកម្មលើសហគ្រាស ដោយធ្វើការផ្ទៀងផ្ទាត់ការប្រកាសរបស់សហគ្រាស ប្រៀបធៀបជាមួយបញ្ជីគណនេយ្យ ស្របទាំងព័ត៌មានដែលរដ្ឋបាលសារពើពន្ធមាន។ ក្នុងការធ្វើសវនកម្ម អ្នកជាប់ពន្ធត្រូវសហការ និង បង្ការការងាយស្រួលដល់មន្ត្រីពន្ធដារក្នុងការបំពេញភារកិច្ចអោយបានសម្រេចឆាប់រហ័ស។

រដ្ឋបាលសារពើពន្ធផ្ញើជាក់ជាអ្នកជាប់ពន្ធត្រូវធ្វើការទំនាក់ទំនងជាមួយរដ្ឋបាល សារពើពន្ធដោយសុភាពរាបសារនិងដោយគោរពជូនដែលអ្នកជាប់ពន្ធទទួលបានពីរដ្ឋបាលសារពើពន្ធផងដែរ ។

១.៦ ប្រភេទពន្ធ

១.៦.១ ពន្ធលើប្រាក់បៀវត្ស

១.៦.១.១ និយមន័យ

ពន្ធលើប្រាក់បៀវត្សជាពន្ធប្រចាំខែដែលត្រូវកាត់ទុកដោយនិយោជកពីប្រាក់ បៀវត្សរបស់ និយោជិតដែលបំពេញការងារ។

មាត្រាទី ៤២ ថ្មីនៃច្បាប់ធ្វើវិសោធនកម្ម ពន្ធលើប្រាក់បៀវត្សជាប្រភេទពន្ធផ្ទាល់ ដែលត្រូវយក ឬ បង់ជាប្រចាំខែ ដោយកំណត់លើប្រាក់ចំណូលសរុបរបស់បុគ្គលម្នាក់ៗ ឬសំដៅដល់លាភការ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែមដែលទូទាត់ ទៅអោយនិយោជិត ឬដែលទូទាត់ដើម្បីជាប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិតចំពោះ សកម្មភាពបំពេញការងាររបស់និយោជិត។ ប្រាក់ពន្ធនេះត្រូវប្រមូលតាមរបៀបកាត់ទុកជាមុន ដោយ និយោជក នៅពេលនិយោជិតមុនបើកប្រាក់បៀវត្សន៍ ហើយនិយោជករបស់សហគ្រាសត្រូវមាន កាតព្វកិច្ចធ្វើការប្រកាស និងបង់ប្រាក់ពន្ធនេះជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតនៅថ្ងៃទី ១៥ នៃខែបន្ទាប់ ពីខែដែលប្រាក់បៀវត្សន៍ត្រូវបានបើក។

១.៦.១.២ ពន្ធនិវាសនជន

អ្នកជាប់ពន្ធនិវាសនជនគឺជាពន្ធត្រូវកាត់ទុកពីប្រាក់បៀវត្សប្រភពកម្ពុជា និង ប្រភពបរទេស។ ពន្ធនិវាសនជនគឺជាបុគ្គលដែលមាន៖

- លំនៅដ្ឋាន ឬកន្លែងស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសកម្ពុជា ឬ
- មានវត្តមានក្នុងប្រទេសកម្ពុជាច្រើនជាង ១៨២ ថ្ងៃក្នុងរយៈពេល ១២ខែនៃការបញ្ចប់ឆ្នាំ សារពើពន្ធចរន្ត ឆ្នាំពន្ធជាប់ចរន្ត។

១.៦.១.៣ ពន្ធអនិវាសនជន

អ្នកជាប់ពន្ធអនិវាសនជនគឺជាបុគ្គលដែលមិនមែនជាអ្នកជាប់ ពន្ធ និវាសនជននិង ទទួល ប្រាក់បៀវត្សប្រភពកម្ពុជា។

១.៦.១.៤ វាតុបញ្ចូលក្នុងប្រាក់បៀវត្ស

ប្រាក់បៀវត្សសំដៅដល់ បៀវត្សលាភការ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ ប៉ះប៉ូវ នានា និងអត្ថប្រយោជន៍បន្ថែមដែលបានទូទាត់ដល់និយោជិត ឬដែលបានទូទាត់ដើម្បីជា ប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិតចំពោះការបំពេញសកម្មភាពការងារ។

១.៦.១.៥ ធាតុមិនត្រូវបានបញ្ចូលក្នុងប្រាក់បៀវត្ស

- ប្រាក់សំណងដោយពិតប្រាកដនូវចំណាយខាងវិជ្ជាជីវៈដែលបានចាយដោយនិយោជិតតាមសេចក្តីបង្គាប់ និងសម្រាប់ជាផលប្រយោជន៍នៃនិយោជក
- ប្រាក់សំណងសំរាប់ការបញ្ឈប់ការងារ ស្របតាមក្របខណ្ឌនៃច្បាប់ស្តីពីការងារ
- ចំណាយបន្ថែមស្របតាមលក្ខណៈសង្គមដែលមានចែងក្នុងច្បាប់ការងារ
- ឯកសណ្ឋានពិសេស ឬសំភារៈវិជ្ជាជីវៈដែលមិនគិតថ្លៃ ឬមានតំលៃទាប
- ប្រាក់ឧបត្ថម្ភថេរសំរាប់បេសកកម្ម និងចំណាយលើការធ្វើដំណើរជំនួសអោយការទូទាត់សងជាក់ស្តែង
- ប្រាក់បៀវត្សរបស់មន្ត្រី និងបុគ្គលិកនៃបេសកកម្មក្នុងស៊ីល និងការទូតរបស់ រដ្ឋាភិបាលក្រៅប្រទេសដែលកាន់លិខិតឆ្លងដែនការទូត ឬផ្លូវការរបស់រដ្ឋាភិបាលដែលបាន ទទួលសិទ្ធិបំពេញមុខងារជាផ្លូវការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ប្រាក់បៀវត្សរបស់តំណាងមន្ត្រី និងបុគ្គលិករបស់អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលផ្សេងទៀតដែលបានទទួលសិទ្ធិបំពេញមុខងារ ផ្លូវការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា
- ប្រាក់បៀវត្សរបស់សមាជិករដ្ឋសភា និងព្រឹទ្ធសភាជាតិ។

១.៦.១.៦ ប្រាក់បៀវត្សលើកលែងពន្ធ

- មន្ត្រី និងនិយោជិតនៃបេសកកម្មទូត ឬក្នុងស៊ីលរបស់រដ្ឋាភិបាលបរទេស (កាន់លិខិតឆ្លងដែនការទូត)
- តំណាងមន្ត្រី និងនិយោជិតបរទេសរបស់អង្គការអន្តរជាតិ និងរបស់ទីភ្នាក់ងារខាងសហប្រតិបត្តិការបច្ចេកទេស នៃរដ្ឋាភិបាលដទៃទៀត
- ប្រាក់ចំណូលលើកលែងពន្ធរបស់និយោជិត
 - ប្រាក់សំណងលើចំណាយខាងវិជ្ជាជីវៈ (ប្រយោជន៍សហគ្រាស មិនបង្ហាញភាពស្តុកស្តម្ភសហគមន៍ មានភស្តុតាងដោយវិក្កយបត្ររាយការណ៍)
 - ប្រាក់បំណាច់នៃការបញ្ឈប់លែងឲ្យធ្វើការ (តាមច្បាប់ការងារ)
 - លាភការបន្ថែមមានលក្ខណៈខាងសង្គមកិច្ច (តាមច្បាប់ការងារ)

- ការផ្គត់ផ្គង់ ឥតគិតថ្លៃ ឬថ្លៃទាប នូវឯកសណ្ឋាន ឬបរិក្ខារសម្រាប់វិជ្ជាជីវៈពិសេស
- ប្រាក់បំណាច់មៅការសម្រាប់ចំណាយបេសកកម្ម និងការធ្វើដំណើរ
- សោហ៊ុយធ្វើដំណើរពីទីកន្លែងស្នាក់នៅទៅទីកន្លែងធ្វើការ និងពីទីកន្លែងធ្វើការទៅកន្លែងស្នាក់នៅ ព្រមទាំងប្រាក់ឧបត្ថម្ភថ្លៃស្នាក់នៅឬការផ្តល់កន្លែងស្នាក់នៅក្នុងបរិវេណទីកន្លែងធ្វើការស្របតាមបទប្បញ្ញត្តិនៃច្បាប់ការងារ
- ប្រាក់ថ្លៃបាយដែលផ្តល់អោយកម្មករនិយោជិតទាំងអស់ដោយគ្មាន បែងចែកតាមតួនាទី
- មូលនិធិបេឡាសន្តិសុខសង្គមឬមូលនិធិសុខុមាលភាពសង្គមក្នុងកម្រិត ដែលបានបញ្ញត្តិក្នុងច្បាប់
- ប្រាក់ធានារ៉ាប់រងសុខភាពឬបុព្វលាភធានារ៉ាប់រងអាយុជីវិតឬសុខភាព ដែលផ្តល់អោយដល់កម្មករនិយោជិតគ្រប់គ្នាដោយគ្មានបែងចែកតួនាទីឬមុខងារ
- ប្រាក់ឧបត្ថម្ភទារកឬទារកដ្ឋាន ដែលមានចែងក្នុងច្បាប់ការងារ។

១.៦.១.៧ តារាងពន្ធលើប្រាក់បៀវត្ស (២០១៦)

តារាងគណនាពន្ធលើប្រាក់បៀវត្សប្រចាំខែ^៥

បៀវត្ស(មូលដ្ឋានកំណត់ពន្ធ)	អត្រា	គណនា
០ ដល់ ៨០០,០០០៛	០%	០
៨០០,០០១ ដល់ ១,៥០០,០០០	៥%	S*៥%-៤០ ០០០
១,៥០០,០០១ ដល់ ៨,៥០០,០០០	១០%	S*១០% -១០២ ៥០០
៨,៥០០,០០១ ដល់ ១២,៥០០,០០០	១៥%	S*១៥%-៥២៧ ៥០០
១២,៥០០,០០១ ឡើងទៅ	២០%	S*២០%-១ ១៥២ ៥០០

១.៦.១.៧ ប្រាក់ពន្ធលើអត្ថប្រយោជន៍បន្ថែម

ពន្ធលើអត្ថប្រយោជន៍បន្ថែម = តំលៃអត្ថប្រយោជន៍បន្ថែមដែលបានផ្តល់ * 20%

^៥ សៀវភៅស្តីពីពន្ធលើប្រាក់បៀវត្សរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

តំលៃអត្ថប្រយោជន៍បន្ថែម គឺជាតម្លៃទីផ្សាររួមទាំងពន្ធអាករទាំងអស់អត្ថប្រយោជន៍បន្ថែម មានដូចជា៖

- យានជំនិះគ្រប់ប្រភេទ
- ម្ហូបអាហារ
- លំនៅស្ថាន ការស្នាក់នៅ
- ទឹក ភ្លើង ទ្វារស័ព្ទ
- អ្នកបំរើការងារក្នុងលំនៅដ្ឋាន
- ប្រាក់ឱ្យខ្ចីដោយគិតការប្រាក់ទាបជាងទីផ្សារ (អត្រាការប្រាក់ទីផ្សារដែលត្រូវយកមកអនុវត្តត្រូវកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
- ការលក់ទំនិញចុះថ្លៃ
- ជំនួយផ្នែកអប់រំសម្រាប់និយោជិតដែលមិនមែនជាចំណែក ណាមួយនៃកម្មវិធីបណ្តុះបណ្តាលទាក់ទងផ្ទាល់ទៅនឹងការបំពេញការងាររបស់និយោជិតនោះ
- ជំនួយផ្នែកអប់រំសំរាប់កូននិយោជិត
- បុព្វលាភធានារ៉ាប់រងអាយុជីវិត ឬសុខភាព លើកលែងតែមានផ្តល់អត្ថប្រយោជន៍បន្ថែមដូចគ្នាឱ្យដល់និយោជិតគ្រប់គ្នាដោយគ្មានការបែងចែកតាមតួនាទី ឬមុខងារ
- ចំណែកនៃការឧបត្ថម្ភលើចំណាយដែលមិនសមហេតុផល និងមិនចាំបាច់សម្រាប់អាជីវកម្ម
- ចំនួនប្រាក់បង់ចូលមូលនិធិសុខុមាលភាពសង្គមដែលលើសពីកំរិតដែលច្បាប់បានអនុញ្ញាត
- ចំនួនប្រាក់បង់ចូលបេឡាសោធនដែលលើសពី ១០% នៃប្រាក់បៀវត្សប្រចាំខែគ្មានបូកអត្ថប្រយោជន៍បន្ថែមរបស់និយោជិត
- ចំណាយសម្រាប់ការទទួលភ្ញៀវ ការកំសាន្ត ការសំរាកលំហែ ឬការប្រើប្រាស់មធ្យោបាយណាមួយដែលទាក់ទងនឹងសកម្មភាពទាំងនេះ ដែលមិនមែនជាចំណែកណាមួយនៃទំនាក់ទំនងបំរើការងារ

១.៦.២ ពន្ធកាត់ទុក

១.៦.២.១ និយមន័យ

ពន្ធកាត់ទុកគឺជាពន្ធដែលត្រូវបានកាត់ទុកដោយអ្នកជាប់ពន្ធនិវាសនជនលើការទូទាត់មួយចំនួនដែលធ្វើឡើងជាសាច់ប្រាក់ ឬជាវត្ថុអោយទៅដល់អ្នកជាប់ពន្ធនិវាសនជន និង អនិវាសនជន។

១.៦.២.២ ការដាក់លិខិតប្រកាសពន្ធ

អ្នកជាប់ពន្ធនិវាសនជនទាំងអស់ត្រូវប្រមូលពន្ធកាត់ទុក ហើយពន្ធដែលប្រមូលបានត្រូវប្រគល់អោយអគ្គនាយកដ្ឋានពន្ធដារ។ ភ្នាក់ងារកាត់ទុកត្រូវដាក់លិខិតប្រកាសសពន្ធ និងប្រាក់បង់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី ១៥។

១.៦.២.៣ ពន្ធកាត់ទុកជាផ្នែកមួយពន្ធលើប្រាក់ចំណេញ

នៅក្នុងប្រទេសកម្ពុជាដែលមានចែងក្នុងមាត្រា ២៥ និង ២៦ នៃច្បាប់សារពើពន្ធកម្ពុជាក្នុងឆ្នាំ២០០៣ ការទូទាត់ទៅបុគ្គល ឬ ក្រុមហ៊ុនជានិវាសនជនក្តី ឬ អនិវាសនជនក្តីទាំង ក្នុងស្រុកនិងក្រៅស្រុកត្រូវធ្វើការកាត់ទុកនូវប្រាក់ពន្ធកាត់ទុកមុនពេលធ្វើការទូទាត់ចំណាយ និង ចំណូលទាំងនោះត្រូវបានជាប់ពន្ធកាត់ទុកដែលមានចែងដូចខាងក្រោម៖

- ចំណាយលើការជួល ការប្រាក់ និងសួយសារដែលបង់ដោយអ្នកជាប់ពន្ធតាមរបបពិតទៅ អោយអ្នកជាប់ពន្ធតាមរបបពិតមួយទៀត
- ចំណាយលើការជួលទ្រព្យចល័ត និងអចល័ត
- ចំណាយលើការបង់ភាគលាភ
- ចំណាយលើការកើនឡើងលើមូលធនរបស់ម្ចាស់ភាគហ៊ុន
- ចំណាយលើការជួលសេវាកម្មដែលបង់ទៅអោយអ្នកជាប់ពន្ធតាមរបបមៅការ

១.៦.២.៤ ការទូទាត់ដែលលើកលែងពន្ធ

- ការប្រាក់ដែលបង់ទៅអោយធនាគារ ឬស្ថាប័នសញ្ញ័យធន ឬ ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក
- ការទូទាត់ទៅអោយរាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាលនូវសួយសារ ឬប្រាក់ថ្លៃឈ្នួលលើចលនទ្រព្យ(ក្នុងនោះមានរួមបញ្ចូលផងដែលនូវប្រាក់ទូទាត់នូវការធ្វើអាជីវកម្ម កំពង់ដរដីសម្បទានសេដ្ឋកិច្ច និងភាស៊ីផ្សារ ។ល។ លុះត្រាតែការទូទាត់នេះត្រូវទាក់ទិននឹងចលនទ្រព្យ ឬអចលនទ្រព្យដែលបានកត់ត្រាជាទ្រព្យសម្បត្តិរដ្ឋនៅក្នុងបញ្ជីសារពើភ័ណ្ឌគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយប្រាក់ទូទាត់ត្រូវមានការបញ្ជាក់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថាជាចំណូលមិនមែនសារពើពន្ធបង់ចូលថវិការដ្ឋ។
- ការទូទាត់នូវប្រាក់ចំណូលដែលពន្ធលើប្រាក់បៀវត្ស ឬលើអត្ថប្រយោជន៍បន្ថែមត្រូវបានកាត់ទុករួចរាល់

- ការទូទាត់នូវការប្រាក់ដោយរាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាលអោយទៅបុគ្គល អនិវាសនជនចំពោះប្រាក់កម្ចីដែលរាជរដ្ឋាភិបាលកម្ពុជា ឬរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទទួលស្គាល់ និងយល់ព្រម។
- ការទូទាត់នូវប្រាក់ចំណូល ពីការបំពេញសេវាធម្មនានារួមទាំងការគ្រប់គ្រង ឬពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែលរបស់សហគ្រាសនីតិបុគ្គលដែលបានចុះបញ្ជីជា សហគ្រាសជាប់ពន្ធតាមរបបពិត។ ប៉ុន្តែទឹកប្រាក់នោះត្រូវតែកត់ត្រាក្នុងវិក័យបត្រដែលចេញដោយអ្នកទទួលប្រាក់និងត្រូវបានកត់ត្រា ច្បាស់លាស់ហើយមានព័ត៌មានគ្រប់គ្រាន់ដូចមានចែងក្នុងប្រកាសលេខ ៣៤១ ប្រក.សហវ.ពជ និងប្រកាសលេខ ៣៤៧។

១.៦.២.៥ អត្រាកំណត់លើពន្ធភាគទុក

- អត្រា ១៥% ចំពោះ ៖

1- ប្រាក់ចំណូលដែលរូបវន្តបុគ្គលបានទទួលពីការបំពេញសេវាធម្មនានារួមមាន៖

- a. សេវាពិគ្រោះយោបល់
- b. សេវាផ្នែកច្បាប់ (ថ្លៃមេធាវីផ្លូវច្បាប់)
- c. សេវាផ្តល់ប្រឹក្សាយោបល់
- d. សេវាផ្នែកបច្ចេកទេស
- e. សេវាផ្នែកផ្នែកសវនកម្ម និង ពន្ធដារ
- f. សេវាផ្នែកការតំឡើងផ្សេងៗទៀត
- g. និង សេវាប្រហាក់ប្រហែល ។ល។

2 ចំពោះទ្រព្យអរូបី និងភាគកម្មក្នុងធនធានវិប្រែប្រួលកាតឬ ឧស្ម័នធម្មជាតិ និងការប្រាក់បង់ទៅអោយរូបវន្តបុគ្គល ឬ សហគ្រាសលើកលែងតែការប្រាក់បង់ទៅអោយធនាគារក្នុងស្រុក។

- អត្រា ១០% ចំពោះប្រាក់ចំណូលពីការអោយជួលចលនទ្រព្យ ឬ អចលនទ្រព្យ
- អត្រា ១៥% ចំពោះអត្រាសេវាកម្ម
- អត្រា ៥% ការប្រាក់សន្សំគ្មានកាលកំណត់ និងសន្សំទៅអោយអ្នកជាប់ពន្ធនិវាសនជន
- អត្រា ៦% ការប្រាក់សន្សំមានកាលកំណត់ និងសន្សំទៅអោយអ្នកជាប់ពន្ធនិវាសនជន

១.៦.២.៦ របៀបគណនាពន្ធកាត់ទុក

ពន្ធកាត់ទុកត្រូវបានគណនាដោយដោយគុណមូលដ្ឋានគិតពន្ធនឹងអត្រាពន្ធដែលបានអនុវត្តន៍។

មូលដ្ឋានគិតពន្ធ៖ ពន្ធកាត់ទុកត្រូវបានគណនាលើចំនួនទឹកប្រាក់ដុលដែលបានទូទាត់អោយបុគ្គលណាមួយ។ ចំពោះការទូទាត់ប្រាក់អោយអនិវាសនជនដែលទាក់ទិនដល់ការផ្គត់ផ្គង់សំភារៈបរិក្ខារផង និង សេវាផងដូចជានៅក្នុងការទូទាត់ចំណាយទិញម៉ាស៊ីនក្រៅប្រទេសដែលមានផ្ទៃទិញម៉ាស៊ីន និងសេវាផ្គត់ផ្គង់ដើម្បីដំឡើងដោយអ្នកបច្ចេកទេសជាបុគ្គលអនិវាសនជនផ្តល់ដោយអ្នកលក់(សំរាប់ដំណើរការដើមដំបូងនៃម៉ាស៊ីន) មូលដ្ឋានសំរាប់ការគិតពន្ធគឺជាចំណែកប្រាក់ដែលទាក់ទិននឹងសេវាផ្គត់ផ្គង់នេះតែប៉ុណ្ណោះ។ ដរាបណាការទូទាត់មិនទាន់ចាត់ជាចំណាយកាតព្វកិច្ចកាត់ពន្ធក៏នឹងមិនកើតមានឡើងដែរ។ ប៉ុន្តែការទូទាត់នេះត្រូវបានចាត់ទុកថាបានធ្វើឡើង ប្រសិនបើការទូទាត់នេះត្រូវបានកាត់កងជាចំណាយអាជីវកម្ម ហើយភ្នាក់ងារកាត់ទុកក្នុងនាមអ្នកទទួល។

១.៦.៣ ពន្ធប្រាក់រំដោះពន្ធលើប្រាក់ចំណេញ

១.៦.៣.១ និយមន័យ

អ្នកជាប់ពន្ធតាមរបបពិតក្នុងនោះរួមមានទាំងគំរោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាប់ពន្ធលើប្រាក់ចំណេញតាមអត្រា ៩% ត្រូវមានកាតព្វកិច្ចបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណេញប្រចាំខែតាមអត្រា ១% នៃផលរបរគិតរួមបញ្ចូលទាំងពន្ធអាករទាំងអស់ លើកលែងតែអាករលើតំលៃបន្ថែមដែលសំរេចបានក្នុងខែមុនយ៉ាងយឺតបំផុតត្រឹមថ្ងៃទី ១៥ នៃខែបន្ទាប់។ ផលរបរនៃគំរោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលស្ថិតក្នុងរយៈពេលលើកលែង ពន្ធត្រូវបានលើកលែងពីការបង់ប្រាក់រំដោះនេះ។ ប្រាក់រំដោះពន្ធលើប្រាក់ចំណេញត្រូវបានយកទៅកាត់កងពីពន្ធលើប្រាក់ចំណេញនៅពេលធ្វើ។

១.៦.៣.២ ចំណូលមិនជាប់ពន្ធលើប្រាក់ចំណេញ

- ចំណូលរបស់រាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋាភិបាល (លើកលែងស្ថាប័នកំពុងដំណើរការក្នុងនាមអាជីវកម្មស្វែងរកប្រាក់ចំណេញ)
- ចំណូល (មិនរាប់បញ្ចូលចំណូលអាជីវកម្មដែលមិនពាក់ព័ន្ធ) របស់អង្គការមិនស្វែងរកប្រាក់ចំណេញដែលត្រូវបានរៀបចំ និងប្រតិបត្តិការដោយឡែកសំរាប់គោលបំណងខាងសាសនា សប្បុរសធម៌ វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬអប់រំ (ជាទ្រព្យសម្បត្តិ ឬជាចំណូលពីប្រតិបត្តិការដែលមិនបំរើអោយផលប្រយោជន៍អោយឯកជន)។

- ចំណូល (មិនរាប់បញ្ចូលចំណូលអាជីវកម្មដែលមិនពាក់ព័ន្ធ) របស់អង្គការអាជីវកម្ម សភា ពាណិជ្ជកម្ម ឧស្សាហកម្ម ឬ កសិកម្ម (ជាទ្រព្យសម្បត្តិ ឬចំណូលពីប្រតិបត្តិការដែលមិនបំរើផលប្រយោជន៍របស់ភាគហ៊ុនិក ឬបុគ្គលផ្ទាល់ខ្លួននោះទេ)
- ភាគលាភទទួលបានពីសហគ្រាសនិវាសនជនដែលបានបង់ ឬកាត់ពន្ធច្បាស់តាមបទបញ្ញត្តិនៃច្បាប់ស្តីពីសារពើពន្ធ។

១.៦.៣.៣ ការអនុញ្ញាតអោយមានការកាត់កង

- ចំណាយដែលបានបង្កក្នុងអំឡុងឆ្នាំជាប់ពន្ធដើម្បីដំណើរការអាជីវកម្ម
- ចំនួនដែលបានទូទាត់អោយនិយោជិត ប្រធាន សមាជិកនៃក្រុមអាជីវកម្ម សមាជិកគ្រួសារ ឬបុគ្គលដែលពាក់ព័ន្ធនឹងថ្លៃឈ្នួល ប៉ុន្តែតែក្នុងករណីដែលការទូទាត់មានភាពសមហេតុផល និងមានភស្តុតាងបញ្ជាក់ថាពិតជាបានផ្តល់សេវា ផ្តល់ទ្រព្យសម្បត្តិ ឬផ្តល់កម្ចីជាការដោះដូរនឹងការទូទាត់មែន
- ការរំលស់អាគារ និងទ្រព្យសកម្មដទៃទៀត
- ចំណាយការប្រាក់ ប៉ុន្តែមិនអោយលើសពីចំនួន
 - o ចំណូលការប្រាក់ និង៥០% នៃចំណូលសុទ្ធមិនមែនការប្រាក់ (មានន័យថាចំណូលសុទ្ធមុនពេលបូកចំណូលការប្រាក់ និងដកចំណាយការប្រាក់)។ ចំណាយការប្រាក់ទាំងឡាយណាដែលលើសពីកំរិតខាងលើត្រូវបន្តទៅឆ្នាំជាប់ពន្ធបន្តទៀត
 - o វិភាគទានសម្បុរសធម៌ចំពោះស្ថាប័នរាជរដ្ឋាភិបាល និងអង្គការមិនស្វែងរកប្រាក់ចំណេញ ប៉ុន្តែមិនអោយលើស ៥% នៃប្រាក់ចំណេញជាប់ពន្ធ (មុនពេលធ្វើការទូទាត់កាត់កងវិភាគទានសម្បុរសធម៌នោះ)
 - o ការខាតបង់ដែលបន្តពីឆ្នាំជាប់ពន្ធមុន។ ការខាតបង់ពីមួយឆ្នាំមុនអាចបន្តទៅក្នុងឆ្នាំជាប់ពន្ធ ៥ឆ្នាំបន្ទាប់តែប៉ុណ្ណោះ។

១.៦.៣.៤ ការដាក់លិខិតប្រកាសពន្ធ

ប្រាក់រំដោះពន្ធលើប្រាក់ចំណេញត្រូវប្រកាសនិងបង់អត្រា ១%នៃផលរបរប្រចាំខែ (រួមមានបញ្ចូលនូវគ្រប់ប្រភេទពន្ធអាករទាំងអស់លើកលែងតែអាករលើតំលៃបន្ថែម) ដែលទទួលស្គាល់ជាចំណូលនៅក្នុងខែមុន។ ប្រាក់រំដោះពន្ធលើប្រាក់ចំណេញត្រូវបានកាត់ត្រាក្នុងទំរង់លិខិតប្រកាសពន្ធ (Form T01) ដែលត្រូវប្រកាស និងបង់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី ១៥ នៃខែបន្ទាប់ ពីខែដែលបំណុលប្រាក់រំដោះពន្ធលើប្រាក់ចំណេញបានកើតឡើង។

លិខិតប្រកាសប្រាក់រំដោះពន្ធលើប្រាក់ចំណេញតម្រូវអោយប្រកាស និងបង់ពន្ធនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ (គំរោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សាខាក្រុមហ៊ុនបរទេស ឬក្រុមហ៊ុនពហុជាតិ និងសហគ្រាសដទៃទៀតដែលមានផលរបរប្រចាំឆ្នាំចាប់ពី ១០០០ លានរៀលឡើងទៅ) ឬសាខាពន្ធដារខេត្ត/សាខាពន្ធដារ-ខណ្ឌនៃរាជធានីភ្នំពេញដែលសហគ្រាសនោះតាំងនៅ ក្នុងរយៈពេល ១៥ថ្ងៃបន្ទាប់ពីការចាប់ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ច។

១.៦.៤ អាករលើតំលៃបន្ថែម

១.៦.៤.១ និយមន័យ

អាករលើតំលៃបន្ថែមគឺជាប្រភេទពន្ធប្រយោលដែលគិតទៅលើតំលៃបន្ថែមរបស់ផលិតផលរបស់ទំនិញ សេវាដែលបានឆ្លងកាត់តាមដំណើរការនីមួយៗផលិតកម្ម ចរាចរណ៍តាមការប្រើប្រាស់ទំនិញ និងសេវាកម្មទាំងនោះ។ ការប្រកបអាជីវកម្មភាគច្រើនទាក់ទិនទៅនឹងការផ្គត់ផ្គង់ទំនិញឬសេវា។ការប្រកបអាជីវកម្មទាំងនោះត្រូវជាប់អាករលើតំលៃបន្ថែមប្រសិនបើ ការផ្គត់ផ្គង់មានលក្ខណៈជា៖

- ការប្រើប្រាស់ទំនិញដោយបុគ្គលជាប់អាករ
- ធ្វើជាអំណោយ រឺផ្គត់ផ្គង់ទំនិញ រឺសេវាកម្មក្រោមថ្លៃដើម
- ការនាំចូលទំនិញ ចូលក្នុងដែនដីគយ របស់ព្រះរាជាណាចក្រកម្ពុជា ដោយបុគ្គលជាប់ពន្ធការផ្គត់ផ្គង់ធ្វើឡើងដោយបុគ្គលជាប់អាករ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមិនមែនជាការផ្គត់ផ្គង់មិនជាប់អាករហៅថាការផ្គត់ផ្គង់ជាប់អាករ។

បុគ្គលជាប់អាករគឺជា រូបវន្តបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុនមហាជន ឬបុគ្គលណាមួយដែលមាន ផលបរបរបានមកពីការផ្គត់ផ្គង់ជាប់អាករលើសពីកំរិតអប្បបរមានៃផលបរបរត្រូវ ចុះបញ្ជី ត្រូវទៅចុះបញ្ជីអាករលើ តំលៃបន្ថែម។

១.៦.៣.២ បុគ្គលជាប់អាករ

បុគ្គលជាប់អាករ គឺជាពាក្យបច្ចេកទេសរបស់ពន្ធដារ ហើយក៏ជាអ្នកប្រមូលពីអ្នកប្រើប្រាស់ជូនរដ្ឋតែប៉ុណ្ណោះ។ ពាក្យបច្ចេកទេសគណនេយ្យ អាចហៅកាត់ថា អ្នកផ្គត់ផ្គង់ជាប់អាករ។

តំលៃជាប់អាករនៃការផ្គត់ផ្គង់ គឺជាថ្លៃទំនិញ ឬសេវាកម្ម ដែលអ្នកលក់យកពីអ្នកទិញ។ តំលៃជាប់អាករ រួមមាន បន្ទុកដឹកជញ្ជូន និង ខ្ទង់ដទៃទៀតដែលត្រូវទូទាត់អោយអ្នកលក់ ចំពោះការផ្គត់ផ្គង់នោះ រួមបញ្ចូលទាំងអាករលើសេសលើទំនិញ និងសេវាមួយចំនួន លើកលែងតែអាករលើតំលៃ បន្ថែម។

ក្នុងករណីដែលទូទាត់ចំពោះការផ្គត់ផ្គង់ជាប់អាករជាសំណងអ្វីមួយក្រៅពីប្រាក់កាស ដើម្បីជាប្រយោជន៍ផ្ទាល់ ឬប្រយោជន៍ដល់អ្នកលក់ សំណងនោះត្រូវគិតបញ្ចូលក្នុងតំលៃជាប់អាករតាមតំលៃតាមទីផ្សារ។

តំលៃជាប់អាកររបស់ទំនិញនាំចូល គឺជាតំលៃគយរាប់បញ្ចូលទាំងតំលៃធានារ៉ាប់រង និងដឹកជញ្ជូនដោយបូកបន្ថែមពន្ធគយ និង អាករពិសេសលើទំនិញ និង សេវាមួយចំនួនទៀត។ បើសិនជាគ្មានតំលៃកែតម្រូវរបស់គយនេះទេត្រូវកំណត់តាមតំលៃទីផ្សារ។

តំលៃជាប់អាករនៃទំនិញប្រើរួចហើយ ដែលបុគ្គលជាប់អាករបានទិញពីអ្នកប្រើប្រាស់ដើម្បីលក់ជាប្រចាំឬលក់ជំនួញមុខអោយអ្នកប្រើប្រាស់ គឺជាចំនួនលំអៀងរវាងថ្លៃលក់ និង ទំនិញ ឬប្រាក់កំរៃដែលបានមកពីការលក់ទំនិញនោះ។

១.៦.៣.៣ ការផ្គត់ផ្គង់មិនជាប់អាករ

ការផ្គត់ផ្គង់មិនជាប់អាករមានដូចតទៅ៖

- សេវាសាធារណៈ
- សេវារបស់មន្ទីរពេទ្យ និង គ្លីនិកសេវាខាងវេជ្ជសាស្ត្រ និងទន្តសាស្ត្រ និង ការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្ត្រ និង ទន្តសាស្ត្រដែលទាក់ទងនឹងការបំពេញសេវានេះ
- សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធសាធារណៈដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ
- សេវាធានារ៉ាប់រង
- សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ការនាំចូលសំភារៈប្រើប្រាស់ផ្ទាល់ខ្លួនដែលរួមពន្ធគយ ក្នុងកំរិតតំលៃដែលបានកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- សកម្មភាពស្វែងរកប្រាក់ចំណេញដើម្បីបំរើផលប្រយោជន៍សាធារណៈ ដែលទទួលស្គាល់ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ការនាំចេញទំនិញសំរាប់ជាប្រយោជន៍បេសកកម្មការទូត និង កុងស៊ុយលរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការណ៍បច្ចេកទេសរបស់រដ្ឋាភិបាលនានា សំរាប់យកមកប្រើក្នុងការបំពេញការងារជាផ្លូវការរបស់ខ្លួន (ការផ្គត់ផ្គង់មិនជាប់អាករ ត្រូវបានផ្តល់អោយ

តែក្នុងករណីមានការបញ្ជាក់ពីប្រធានបេសកកម្មជូននាយកដ្ឋានពន្ធដារ ថាទំនិញទាំងនោះនាំចូលមកសំរាប់គោលដៅនៃការប្រើប្រាស់ខាងលើនេះមែន)

- ការនាំចេញទំនិញសំរាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់បុគ្គលផ្លូវការបេសកកម្ម ឬអង្គការត្រូវបានកំណត់ថា ការផ្គត់ផ្គង់មិនជាប់អាករ ចំពោះតែមុខទំនិញទាំងឡាយដែលមិនចុះបញ្ជីរាយមុខទំនិញដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

១.៦.៣.៤ អំពីវិក្កយបត្រ

ការប្រើប្រាស់ វិក្កយបត្រអាករត្រូវអនុវត្តស្របតាមបទបញ្ញត្តិដូចតទៅ៖

- នៅពេលធ្វើការផ្គត់ផ្គង់ទៅអោយបុគ្គលជាប់អាករម្នាក់ទៀត បុគ្គលជាប់អាករត្រូវចេញវិក្កយបត្រជាប់អាករដល់បុគ្គលជាប់អាករនោះ
- វិក្កយបត្រអាករ ត្រូវមានចុះអត្តសញ្ញាណកម្មនៃការចុះបញ្ជីអាករលើតំលៃបន្ថែមរបស់អ្នកទិញ
- បុគ្គលជាប់អាករអាចទាមទារអោយបុគ្គលជាប់អាករម្នាក់ទៀត ដែលជាអ្នកធ្វើការផ្គត់ផ្គង់ទំនិញ ឬសេវាអោយខ្លួនផ្តល់វិក្កយបត្រអាករនៃការផ្គត់ផ្គង់នោះ
- បុគ្គលជាប់អាករ ដែលមិនបានផ្តល់វិក្កយបត្រអាករទៅអោយបុគ្គលជាប់អាករផ្សេងទៀតត្រូវទទួលទោសទ័ណ្ឌ ដូចមានចែងក្នុងច្បាប់សារពើពន្ធ
- បុគ្គលជាប់អាករ មិនត្រូវចេញវិក្កយបត្រអាករទៅអោយអតិថិជនដែលមិនមែនជាបុគ្គលជាប់អាករទេ ប៉ុន្តែត្រូវចេញវិក្កយបត្រធម្មតា ឬឯកសារផ្សេងៗទៅអោយអតិថិជនដែលមិនមែនជាបុគ្គលជាប់អាករ
- នៅពេលធ្វើការផ្គត់ផ្គង់ បុគ្គលជាប់អាករត្រូវរក្សាច្បាប់ចម្លងវិក្កយបត្រ វិក្កយបត្រធម្មតា ឬឯកសារ ផ្សេងៗ ដែលបានចេញអោយអតិថិជនរបស់ខ្លួន

វិក្កយបត្រអាករត្រូវបានចេញអោយ នៅពេលដែលគេធ្វើការផ្គត់ផ្គង់ទៅអោយ បុគ្គលជាប់អាករដទៃទៀត៖

- វិក្កយបត្រអាករដែលបានចេញត្រូវតែមានលេខលំដាប់ច្បាស់លាស់
- វិក្កយបត្រអាករ ត្រូវដាក់ចំណងជើងថា វិក្កយបត្រអាករលើតំលៃបន្ថែម
- វិក្កយបត្រអាករត្រូវមាន៖
 - o ឈ្មោះ អាស័យដ្ឋាន លេខនៃការចុះបញ្ជីអាករលើតំលៃបន្ថែមរបស់អ្នកលក់

- ឈ្មោះ អាស័យដ្ឋាន លេខនៃការចុះបញ្ជីអាករលើតំលៃបន្ថែមរបស់អ្នកទិញ
- ការបរិច្ឆេទនៃការចេញវិក្កិយប័ត្រ
- ការបរិច្ឆេទនៃការផ្គត់ផ្គង់ទំនិញ ឬការបំពេញនូវសេវា
- បរិមាណ ការបរិយាយពីឈ្មោះទំនិញ និង តំលៃនៃទំនិញ ឬក៏សេវាទាំងនោះ
- តំលៃនៃមុខទំនិញនីមួយៗលើវិក្កិយប័ត្រ
- តំលៃសរុបនៃ VAT ដែលមិនទាន់បង់

មានតែបុគ្គលជាប់អាករដែលបានចុះបញ្ជីលើតំលៃប៉ុណ្ណោះ ដែលអាចចេញនូវ វិក្កិយប័ត្រអាករបាន។ បុគ្គលជាប់អាករ ដែលបានចុះបញ្ជីមានសិទ្ធិទាមទារអោយបុគ្គលជាប់អាករ ដែលបានចុះបញ្ជីផ្សេងទៀតដើម្បីផ្តល់នូវវិក្កិយប័ត្រអាករដោយគោរពដល់អ្នកផ្គត់ផ្គង់ទំនិញ និងសេវាផ្សេងទៀត។ ការចុះបញ្ជីអាករលើតំលៃបន្ថែម ត្រូវតែធ្វើមុនពេលអ្នកជាប់អាករធ្វើការនាំចេញនាំចូលសំរាប់គោលបំណងនៃជំនួញ។ រាល់ការកត់ត្រាដោយមានអំណះអំណាង និងគណនេយ្យទាំងអស់ដែលពាក់ព័ន្ធនឹង VAT សំរាប់រយៈពេល ១០ឆ្នាំ។

១.៦.៣.៥ ការប្រមូលអាករលើតំលៃបន្ថែមនៅពេលនាំចូល

- អាករដល់កំណត់នៅពេលនាំចូល និងត្រូវប្រមូលដោយទីចាត់ការគយ និងរដ្ឋករ
- អាករត្រូវបានប្រមូលតាមរយៈការប្រកាសក្នុងប្រតិវេទន៍គយសំរាប់ការនាំចូល ហើយត្រូវបានចាត់ចែងតាមរបៀបដូចគ្នា និងពន្ធគយ

តំលៃជាប់អាករនៃការនាំចូលទំនិញ គឺជាចំនួនសរុបនៃ៖

- តំលៃទំនិញសំរាប់គិតពន្ធគយស្របច្បាប់ដែលទាក់ទិននឹងពន្ធគយ
- ចំនួនទឹកប្រាក់នៃពន្ធគយ អាករពិសេសលើទំនិញ និងសេវាមួយចំនួន និងបន្ទុកសារពើពន្ធផ្សេងទៀតដែលត្រូវបង់លើទំនិញទាំងនោះក្រៅពីអាករលើតំលៃបន្ថែម
- ទីចាត់ការគយ និងរដ្ឋករ ត្រូវផ្តល់អោយអ្នកនាំចូលដែលក្នុងត្រូវមាន៤ចំនួន៖
 - ចុះលេខអត្តសញ្ញាណកម្ម អ ត ប ប្រសិនបើអ្នកនាំចូលជាបុគ្គលជាប់អាករ
 - សរសេរថា គ្មាន ក្នុងប្រអប់សំរាប់ចុះលេខអត្តសញ្ញាណកម្ម អ.ត.ប បើសិនជាអ្នកនាំចូលមិនមែនជាបុគ្គលជាប់អាករ
 - បញ្ជាក់នូវចំនួនប្រាក់អាករដែលបានបង់លើប្រតិវេទន៍គយសំរាប់ការនាំចូលបើសិនជាអ្នកនាំចូលជាបុគ្គលជាប់អាករធ្វើការនាំចូលដើម្បីប្រកបអាជីវកម្មជាប់អាករ

- បញ្ជាក់អសុពលភាព នៃការបង្វិលសងប្រាក់អាករបើសិនជាអ្នក នាំចូលជាបុគ្គល ជាប់អាករ ឬធ្វើការនាំចូលដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន

១.៦.៣.៦ ការបំពេញលិខិតប្រកាស និងការបង់ប្រាក់អាករ

សហគ្រាសដែលកំពុងបាននឹងប្រកបអាជីវកម្មនៅប្រទេសកម្ពុជា មានកាតព្វកិច្ច កត់ត្រា អោយ បានច្បាស់នូវរាល់កិច្ចការបញ្ជីគណនេយ្យដែលទាក់ទិនទៅនឹងសកម្មភាពអាជីវកម្ម និង កំណត់ត្រានានាដែលនាយកដ្ឋានពន្ធដារបានតម្រូវអោយធ្វើតាមការអធិប្បាយនៅក្នុងសៀវភៅ ជំនួយស្មារតីលេខ ០៦ ក្នុងនោះត្រូវមាន៖

- កំណត់ត្រាទិញ (និឡានុប្បវត្តលក់ទំនិញ និង សេវា)
- កំណត់ត្រាលក់ (និឡានុប្បវត្តលក់ទំនិញ និង សេវា)
- បញ្ជីតាមដានប្រាក់អាករត្រូវបង់ និងបានបង់

នៅរាល់ដំណាច់ខែនីមួយៗបណ្តាសហគ្រាសទាំងអស់ត្រូវធ្វើការបូកសរុប ទិន្នន័យទិញ និងលក់ដើម្បីកត់ត្រាទៅក្នុងលិខិតប្រកាសទំរង់ អ.ត.ប ២០០ ហើយត្រូវដាក់ជូនការិយាល័យរបប ពិតត្រួតពិនិត្យ និងធ្វើការបង់ប្រាក់អាករយឺតយ៉ាវបំផុតត្រឹម ថ្ងៃទី ២០ នៃខែបន្ទាប់។ លិខិតប្រកាស នេះ ត្រូវដាក់ជូនការិយាល័យប្រកាសពន្ធរបបពិតរៀងរាល់ខែ ទោះបីជាមានការផ្គត់ផ្គង់អាករ ឬ គ្មានការផ្គត់ផ្គង់អាករក៏ដោយ។ នៅពេលដាក់លិខិតប្រកាសនេះ ត្រូវមានភ្ជាប់មកជាមួយនូវឯកសារ ថតចម្លងមួយចំនួន ដូចជា៖ ទិន្នន័យទិញ ទិន្នន័យលក់ ប្រតិវត្តិទិញ និងបង្កាន់ដៃបង់អាករ នាំចូលវិក្កិយប័ត្រទិញក្នុងស្រុកដែលមានទឹកប្រាក់ត្រូវស្នើសុំឥណទានក្នុង អ.ត.ត ២០០។

កំណត់សំគាល់៖ ចំពោះការផលិតនាំចេញ អាករលើធាតុចូលអាចស្នើសុំបង្វិលជារៀងរាល់ខែបាន បើសហគ្រាសធ្វើការនាំចេញជារៀងរាល់ខែ បើសិនសហគ្រាសមិនទាន់ចង់ស្នើសុំបង្វិលសង សហគ្រាសអាចប្តូរយកអាករលើធាតុចូលក្នុងប្រអប់លេខ ១៨ ដែលជាប្រអប់ឥណទានអាករយោងទៅ មុខ។ ចំពោះសហគ្រាសទូទៅ អាចស្នើសុំបង្វិលសងលុះត្រាតែអាករធាតុចូលធំជាងអាករធាតុ ចេញខែជាប់ៗគ្នា ។

១.៦.៣.៧ ការគណនាអាករត្រូវបង់

អាករត្រូវបង់ = អាករលើធាតុចេញ - អាករលើធាតុចូល

ប្រសិនបើអាករលើធាតុចូល > អាករលើធាតុចេញ = ឥណទានសម្រាប់យោងទៅខាងមុខឬ សុំបង្វិលវិញ

ប្រសិនបើអាករលើធាតុចេញ > អាករលើធាតុចូល = អាករត្រូវបង់

ធាតុចូល: ចលន និងអចលនទ្រព្យ សម្ភារៈ វត្ថុធាតុដើម ទំនិញឬសេវា ដែលបុគ្គលជាប់
អាករបានទិញចូលដើម្បីប្រើប្រាស់ក្នុងការផ្គត់ផ្គង់។

អាករលើធាតុចូល: ប្រាក់អាករលើតម្លៃបន្ថែមដែលបានបង់លើធាតុចូល។

ធាតុចេញ: ទំនិញឬសេវាកម្មដែលបុគ្គលជាប់អាករបានផ្គត់ផ្គង់ (លក់)

អាករលើធាតុចូល: ប្រាក់អាករលើតម្លៃបន្ថែមដែលបុគ្គលជាប់អាករបានប្រមូលពីការផ្គត់ផ្គង់ទំនិញ
ឬសេវាកម្ម។

អាត្រាអាករលើតម្លៃបន្ថែមត្រូវបានកំណត់ដូចតទៅ៖

- ១០% ការផ្គត់ផ្គង់ទំនិញក្នុងស្រុក
- ០% ទំនិញនាំចេញ
- ១០% ការនាំចូលទំនិញ និងការទិញទំនិញ ឬ សេវាកម្មក្នុងស្រុក។

១.៦.៣.៨ ការបំពេញលិខិតប្រកាសពន្ធ និងការបង់ប្រាក់អាករ

ប្រអប់លេខ០១: សរសេរចូលក្នុងប្រអប់នេះនូវ លេខអត្តសញ្ញាណកម្ម អ.ត.ប ដែលបានចុះ
នៅ ក្នុងវិញ្ញាណប័នបំពេញបញ្ជីអាករលើតម្លៃបន្ថែម។ សូមធ្វើការទាក់ទងការិយាល័យប្រមូលពន្ធ
តាមរបបពិតប្រាកដសិនជាលោក លោកស្រី មិនបានដឹងអំពីលេខអត្តសញ្ញាណកម្មនេះ។

- ប្រអប់លេខ០២: សរសេរក្នុងប្រអប់នេះនូវ ថ្ងៃ ខែ ឆ្នាំ នៃការបរិច្ឆេទធ្វើលិខិត
ប្រកាស
- ប្រអប់លេខ០៣: សរសេរចូលក្នុងប្រអប់នេះនូវ នាមករណ៍សហគ្រាស អាស័យ
ដ្ឋាន និង លេខទូរស័ព្ទ ទូរសារ ដែលមានចុះនៅក្នុងវិញ្ញាណប័នបំពេញបញ្ជីអាករលើ
តម្លៃបន្ថែម
- ប្រអប់លេខ០៤: សូមគូសខ្សែក្នុងប្រអប់នេះ បើសិនជាលោក លោកស្រីពុំមាន
សកម្មភាពទិញ ការិយបរិច្ឆេទ។ លោក លោកស្រីត្រូវបំពេញក្នុងប្រអប់លេខ ០១
ហើយមិនចាំបាច់បំពេញក្នុងប្រអប់ដទៃទៀតទេ លើកលែងតែបំពេញក្នុងប្រអប់០៥
- ប្រអប់លេខ០៥: សរសេរចូលក្នុងប្រអប់នេះនូវ ចំនួនទឹកប្រាក់ ឥណទានសំរាប់
យោងទៅមុខដែល ក្នុងប្រអប់លេខ ១៨ នៃលិខិតប្រកាសពីខែមុន
- ប្រអប់លេខ០៦: សរសេរចូលក្នុងប្រអប់នេះនូវ ការទិញជាប់អាករ ឬ ការទិញមិន
ជាប់អាករ

- ប្រអប់លេខ០៧: សរសេរក្នុងប្រអប់នេះនូវ តំលៃនៃការទិញក្នុងស្រុកដែលជាប់អាករអាត្រា ១០% តែមិនបញ្ចូលអាករក្នុងតំលៃបន្ថែមទេ
- ប្រអប់លេខ០៨: សរសេរក្នុងប្រអប់នេះនូវ ទឹកប្រាក់អាករក្នុងតំលៃបន្ថែមដែលលោក លោកស្រីបានបង់ក្នុងការទិញក្នុងស្រុកដែលជាកម្មវត្ថុនៃការស្នើសុំឥណទានលើធាតុចូល
- ប្រអប់លេខ០៩: សរសេរចូលក្នុងប្រអប់នេះនូវតំលៃនៃការនាំចូលដោយមិនគិតបញ្ចូលអាករតំលៃបន្ថែម
- ប្រអប់លេខ១០: សរសេរចូលក្នុងប្រអប់នេះនូវ ទឹកប្រាក់ក្នុងតំលៃបន្ថែមដែលលោក លោកស្រីបានបង់ក្នុងខែលើការនាំចូលទំនិញមកក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាកម្មវត្ថុនៃការស្នើសុំឥណទានលើធាតុចូល
- ប្រអប់លេខ១១: សរសេរចូលក្នុងប្រអប់នេះនូវ ចំនួនទឹកប្រាក់សរុបនៃប្រអប់ ០៥+០៨+១០ ចំនួនទាំងនេះជាអាករលើធាតុចូលរបស់លោក លោកស្រី
- ប្រអប់លេខ១២: សរសេរចូលក្នុងប្រអប់នេះនូវ តំលៃនៃការផ្គត់ផ្គង់ទំនិញ និង សេវាមិនជាប់អាករ
- ប្រអប់លេខ១៣: សរសេរចូលក្នុងប្រអប់នេះនូវ តំលៃនៃការនាំចេញតាមអាត្រា ០%
- ប្រអប់លេខ១៤: សរសេរចូលក្នុងប្រអប់នេះនូវ តំលៃនៃការផ្គត់ផ្គង់ក្នុងខែតាមអាត្រា ១០% ដោយមិនគិតបញ្ចូល អាករតំលៃបន្ថែម
- ប្រអប់លេខ១៥: សរសេរចូលក្នុងប្រអប់នេះនូវ ទឹកប្រាក់អាករក្នុងតំលៃបន្ថែមដែលលោក លោកស្រីបានប្រមូលពីអតិថិជនក្នុងខែ
- ប្រអប់លេខ១៦: សរសេរចូលក្នុងប្រអប់នេះនូវ ចំនួនលំអៀងរវាង ប្រអប់លេខ ១៥ និង ១១ ប្រសិនបើ ប្រអប់លេខ ១៥ មានចំនួនច្រើនជាង ប្រអប់លេខ ១១។ ចំនួនលំអៀងនេះ ជាអាករក្នុងតំលៃបន្ថែមដែលលោក លោកស្រីបានបង់មុនថ្ងៃទី ២០ នៃខែបន្ទាប់ ដែលសកម្មភាពអាជីវកម្មបានកើតឡើង។ ប្រសិនបើប្រអប់លេខ ១១ មានចំនួនច្រើនជាង ប្រអប់លេខ ១៥ សូមសរសេរពាក្យ “គ្មាន” ក្នុងប្រអប់
- ប្រអប់លេខ១៧: សរសេរចូលក្នុងប្រអប់នេះនូវ ចំនួនលំអៀងរវាង ប្រអប់លេខ ១១ និង១៥ ប្រសិនបើ ប្រអប់លេខ ១១ មានច្រើនជាង ប្រអប់លេខ ១៥។ ចំនួនលំអៀងនេះ ជាអាករក្នុងតំលៃបន្ថែមដែលលោក លោកស្រីអាចស្នើសុំបង្វិលសងវិញ បើសិនជាលោក លោកស្រីបានប្រកាសលក់តាមអាត្រា ០% ក្នុងប្រអប់លេខ១៣ ឬ

ឥណទានសំរាប់យោងទៅក្នុងប្រអប់លេខ ០៥ សំរាប់រយៈពេល ៣ខែជាប់ៗគ្នា។
បើសិនជាលោក លោកស្រីគ្មានអ្វីសរសេរចូល ក្នុងប្រអប់លេខ ១៣ ហើយគ្មាន
ឥណទានអាករលើសពី ៣ខែ ចូលសរសេរពាក្យ “គ្មាន” ក្នុងប្រអប់នេះ ហើយសរ
សេរចំនួនលំអៀងចូលក្នុងប្រអប់លេខ ១៨

- ប្រអប់លេខ១៨: សរសេរចូលក្នុងប្រអប់នេះនូវ ឈ្មោះ នឹងឋានៈនៃអ្នកធ្វើលិខិត
ប្រកាសចុះហត្ថលេខានិងបោះត្រាព្រមទាំងចុះការបរិច្ចេទនៃការធ្វើលិខិតប្រកាស។

១.៦.៣.៩ ការដាក់លិខិតប្រកាស

ការបង់ប្រាក់អាករ: លិខិតប្រកាសអាករលើតំលៃបន្ថែមសំរាប់ខែណាមួយត្រូវដាក់ជូនរដ្ឋ
បាលសារពើពន្ធយ៉ាងយឺតត្រឹម ថ្ងៃទី២០ នៃខែបន្ទាប់ ហើយត្រូវបង់ប្រាក់អាករទៅតាម ចំនួនដែល
បានប្រកាសនៅពេលដាក់លិខិតប្រកាសពន្ធនោះ៖

- ចំនួនលើសត្រូវដាក់ឥណទានអាករ ចំពោះប្រាក់អាករលើតំលៃបន្ថែម ដែល
បុគ្គលិកនៅជំពាក់ខែកន្លងទៅ
- ចំនួនលើសដែលនៅសល់ទៀតនោះចាត់ទុកថា ជាឥណទានអាករនៃធាតុចូលនៃ
មាត្រា ៦៥ សំរាប់ខែបន្ទាប់
 - រដ្ឋបាលសារពើពន្ធអាចបង្វិលសងនូវ ឥណទានអាករលើធាតុចូលលើស
ប្រចាំខែ តាមការស្នើសុំរបស់បុគ្គលជាប់អាករ ដែលមានសកម្មភាពនាំចេញ
ជាសំខាន់ ប្រសិនបើបុគ្គលនោះបានបង្ហាញឯកសារបញ្ជាក់ច្បាស់លាស់
ក្នុងការនាំចេញ ហើយនឹងបានប្រតិបត្តិត្រឹមត្រូវនូវកាតព្វកិច្ចកាន់បញ្ជី និង
ឯកសារផ្សេងៗទៀត
 - ប្រសិនបើបុគ្គលជាប់អាករ មានឥណទានអាករលើធាតុចូលលើស ចាប់ពី
៣ខែឡើងទៅបុគ្គលនោះអាចដាក់ពាក្យសុំ បង្វិលសងប្រាក់អាករ នៅ
ដំណាក់ខែទីបី ឬនៅក្នុងខែណាមួយជាបន្តបន្ទាប់ទៀត។ ដើម្បីអោយមាន
តំលៃអនុវត្តសំរាប់ខែណាមួយ ពាក្យសុំត្រូវដាក់ស្នើក្នុងរយៈពេល ២០ ថ្ងៃ
ក្រោយដំណាច់ខែទាំងនោះ។

ជំពូកទី២

ស្ថានភាពទូទៅរបស់ក្រុមហ៊ុនភី ខេ អឹម អាយ

២.១ ប្រវត្តិការកើតក្រុមហ៊ុន

ក្រុមហ៊ុនPrévoir ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1910 ។ ក្រុមហ៊ុនធំគឺជាក្រុមហ៊ុនបេតិកភណ្ឌ ដែលមិនគិតពីគ្រឹះស្ថានធនាគារឬស្ថាប័នហិរញ្ញវត្ថុដែលមាន ទឹកប្រាក់ 514 លានអឺរ នៅក្នុងឆ្នាំ 2014។ ប្រេវែត្រុប ជា ក្រុមហ៊ុន មធ្យមដែលមានចំណាត់ថ្នាក់ទី 40 នៅក្នុងវិស័យធានារ៉ាប់រងអាយុ ជីវិតបារាំង។ ប្រេវែត្រុបផ្សំឡើងដោយក្រុមហ៊ុនកាន់កាប់និងក្រុមហ៊ុនបុត្រសម្ព័ន្ធជំង បី:

- ក្រុមហ៊ុនធានារ៉ាប់រង : Prévoir-Vie និង Prevoir-Risques Divers Groupe
- ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ : Société de Gestion Prévoir

ក្រុមហ៊ុនកាន់កាប់គឺជាក្រុមគ្រួសារដែលមានទ្រព្យសម្បត្តិផ្ទាល់ខ្លួន 70% នៃដើមទុនត្រូវបាន កាន់កាប់ដោយកូនចៅនៃគ្រួសារស្ថាបនិកនិង 30% ដោយបុគ្គលិកនិងនិយោជិតចូលនិវត្តន៍។ វាជា ឯករាជ្យទាំងស្រុងពីក្រុមធនាគារឬហិរញ្ញវត្ថុណាមួយ។ ការផ្ដោតការយកចិត្តទុកដាក់របស់ក្រុមទៅ លើការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ន ដោយផ្អែកលើយុទ្ធសាស្ត្រនិងចក្ខុវិស័យរយៈពេលវែងគឺជាកត្តាដ៏សំខាន់ក្នុងសមត្ថភាពរបស់ខ្លួនក្នុងការរក្សានិរន្តរភាព របស់ខ្លួននិងជា ពិសេសទៅលើការធានាសុវត្ថិភាពនៃការសន្សំរបស់អតិថិជន។ ភាពរឹងមាំខាងហិរញ្ញវត្ថុរបស់ក្រុម នេះបានផ្តល់លទ្ធភាពឱ្យខ្លួនឯងអាចផ្តល់ប្រាក់កម្ចីដោយខ្លួនឯងតាមរយៈមូលធនកម្មសិទ្ធិរបស់ខ្លួន។ ក្រុមនេះគឺគ្មានបំណុលទាំងស្រុង ហើយស្ថានភាពសុខភាពនេះអនុញ្ញាតឱ្យក្រុមហ៊ុនអនុវត្ត តាមយុទ្ធសាស្ត្រនៃការជ្រើសរើសការបណ្តុះបណ្តាលនិង ដើម្បីរក្សានូវសន្ទុះនៃការអភិវឌ្ឍជាតិនិង អន្តរជាតិរបស់ខ្លួន។

ក្រុមហ៊ុន ប្រេវែ (កម្ពុជា) ម៉ាយក្រូឡាយអ៊ិនសូរេន ភីអិលស៊ី ហៅកាត់ថា ភី ខេ អឹម អាយ បង្កើត ឡើងក្រោមទំរង់ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកំរិត នៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា ចុះបញ្ជីពាណិជ្ជកម្មលេខ Co.១៦៧៧E២០១១ នៅថ្ងៃទី ១៤ កក្កដា ឆ្នាំ ២០១១។

ក្រុមហ៊ុនចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មរបស់ខ្លួននៅថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១១ ក្រោមអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ៤៣៨។ សកម្មភាពចំបងរបស់ក្រុមហ៊ុនគឺ ការផ្តល់សេវាកម្មធានារ៉ាប់រងខ្នាតតូច លើអាយុជីវិតគ្រោះថ្នាក់បុគ្គល ធានារ៉ាប់រងលើសុខភាព ក្នុង ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនបានបង្កើតនូវផលិតផលជាច្រើនដែលគ្របដណ្តប់លើវិស័យ

ធានារ៉ាប់រងអាយុជីវិត ការធានារ៉ាប់រងសុខភាព ។ ផលិតផលទាំងនេះបំពេញនូវការរំពឹងទុករបស់អតិថិជនរបស់យើងទាក់ទងនឹងអាយុនិងស្ថានភាពរបស់ពួកគេក៏ប៉ុន្តែក៏ដូចជាការវិវត្តន៍ នៃតម្រូវការរបស់ពួកគេនាពេលអនាគតផងដែរហើយក្រុមហ៊ុនអភិវឌ្ឍ និងកែលម្អផលិតផលរបស់យើងជាទៀងទាត់ដើម្បីបង្កើតដំណោះស្រាយ ផ្ទាល់ខ្លួនសម្រាប់អតិថិជនអោយបានល្អប្រសើរ។

២.២ ទីតាំង និងភូមិសាស្ត្រ

ក្រុមហ៊ុន ប្រេវ៉ៃ (កម្ពុជា) ម៉ាយក្រូឡាយអ៊ិនសូរ៉េន ភីអិលស៊ី ហៅកាត់ថា ភី ខេ អ៊ីម អាយ គឺស្ថិតនៅ អាគារលេខ ១០៦ ផ្លូវលេខ ៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

២.៣ ផ្លាកសញ្ញា



២.៤ បេសកកម្ម

ចាប់តាំងពីឆ្នាំ 1996 មក ក្រុមហ៊ុនPrévoir Group បានចាប់ផ្តើមយុទ្ធសាស្ត្រថ្មីមួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់ខ្លួនគឺការពង្រីកទីផ្សារអន្តរជាតិ។

យុទ្ធសាស្ត្រនេះមានមូលដ្ឋានលើអ័ក្ស 3 សំខាន់ៗ៖

- ការសម្រេចចិត្តក្នុងការគ្រប់គ្រងលើការអភិវឌ្ឍន៍អន្តរជាតិតាមរយៈការរីកចម្រើនខាងក្នុង និងការបង្កើតសាខា
- ការប្តេជ្ញាចិត្តដើម្បីនាំចេញជំនាញនិងចំណេះធ្វើនៅបរទេស
- មហិច្ឆតាដើម្បីចែករំលែកតម្លៃជាមូលដ្ឋានរបស់យើងគឺការការពារគ្រួសារ។

ក្រុមហ៊ុនPrévoir Group បានបើកសាខាដំបូងនៅប្រទេសព័រទុយហ្គាល់នៅឆ្នាំ 1996. បន្ទាប់មកយើងបានបើកសាខានិងក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសប៊ូឡូញឆ្នាំ 2000 វៀតណាម 2005 និង

កម្ពុជាឆ្នាំ 2011 ដែលយើងជ្រើសរើសយកអាជ្ញាប័ណ្ណខ្នាតតូចដើម្បីបន្តអភិវឌ្ឍនៅកម្ពុជានាពេលបច្ចុប្បន្ន។ ក្រុមហ៊ុនប្រេវែ (កម្ពុជា) ម៉ាយក្រូឡាយអ៊ិនសូរ៉េន ភីអិលស៊ី ហៅកាត់ថា ភី ខេ អឹម អាយ បានកំពុងនឹងពង្រីកខ្លួនយ៉ាងរីកចម្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

យោងតាមវេបសាយ ចុះថ្ងៃសុក្រ, 3 មករា 2015 បេសកកម្មរបស់ក្រុមហ៊ុនគឺសាមញ្ញៈ "ក្រុមហ៊ុនចង់ផ្តល់ការធានារ៉ាប់រងដល់មនុស្សគ្រប់គ្នា ដោយសម្របតាមគោលនយោបាយរបស់ខ្លួនឱ្យសមស្របទៅនឹងតម្រូវការរបស់បុគ្គលដោយមើលទៅលើសមត្ថភាពដែលមនុស្សត្រូវបង់។ ហើយក្រុមហ៊ុនមានលទ្ធភាពកែតម្រូវគោលនយោបាយដើម្បីបំពេញតាមចរិការរបស់ពួកគេ"។ នេះបើតាមសម្តីរបស់លោកស្រី Solène Favre នាយកប្រតិបត្តិរបស់ PKMI ។ ក្រុមហ៊ុនមានផលិតផលសុខភាព។ វាមិនត្រឹមតែផ្តល់ការព្យាបាលនិងសម្រាកព្យាបាលនៅមន្ទីរពេទ្យទេប៉ុន្តែថែមទាំងដើម្បីជៀសវាងនិងការពារការរងរបួសនិងដើម្បីរក្សាសុខភាពរបស់មនុស្សផងដែរ។

ភី ខេ អឹម អាយ មានគោលបំណងសម្រួលសេវាកម្មធានារ៉ាប់រងប្រពៃណីទៅនឹងតម្រូវការនិងមធ្យោបាយនៃក្រុមដែលមានប្រាក់ចំណូលទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ដើម្បីអភិវឌ្ឍការធានារ៉ាប់រងខ្នាតតូចលើទំហំធំជាងមុន ភី ខេ អឹម អាយ មានបំណងកសាងភាពជាដៃគូមានអត្ថប្រយោជន៍ទៅវិញទៅមកជាមួយអ្នកចែកចាយ ក្នុងស្រុកដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអង្គការមិនមែនរដ្ឋាភិបាលនិង ធនាគារ។ យើងជឿជាក់ថាយើងអាចជួយពួកគេបំពេញនូវតម្រូវការរបស់ពួកគេសម្រាប់ផលិតផលចម្រុះដូចជាការបំពេញការផ្តល់ឥណទានរបស់ពួកគេជាមួយនឹងសេវាកម្មបន្ថែមតម្លៃខ្ពស់និងការធានារ៉ាប់រងដល់អ្នកដែលត្រូវការ។

ភី ខេ អឹម អាយ គឺជាក្រុមហ៊ុនធានារ៉ាប់រងដែលមានមន្ទីរពេទ្យដៃគូយ៉ាងច្រើននៅក្នុងប្រទេស កម្ពុជា។ អតិថិជនរបស់ប្រេវែអាចទៅសំរាកព្យាបាលនៅមន្ទីរពេទ្យដៃគូជាង ២២០កន្លែងនូវទូទាំងប្រទេស ដោយមិនចាំបាច់បង់ថ្លៃព្យាបាលភ្លាមៗជាមុន ដោយគ្រាន់តែទូរស័ព្ទមកលេខ ១៨០០២១៨០០៨។

២.៥ ផលិតផល

២.៥.១ Credit Life(ធានារ៉ាប់រងលើអាយុជីវិតលើប្រាក់កម្ចី)

២.៥.១.១ និយមន័យ

- **ធានារ៉ាប់រងអាយុជីវិតលើប្រាក់កម្ចី៖** គឺជាការធានាដោយទូទាត់សំណង ១០០%ចំពោះប្រាក់កម្ចីក្នុងករណីដែលមានការបាត់បង់អាយុជីវិតជនដែលត្រូវបានធានាដោយកិច្ចសន្យា។
- **បុព្វលាភ៖** ជាការចំណាយដែលត្រូវបង់ក្នុងការទិញធានារ៉ាប់រង

- **ករណីលើកលែង៖** ជាមូលហេតុនៃការបាត់បង់អាយុជីវិតដែលពុំត្រូវបានធានាដោយក្រុមហ៊ុនធានារ៉ាប់រងនិងជាលទ្ធផលដែលអត្ថប្រយោជន៍ធានារ៉ាប់រងពុំផ្តល់ជូន
- **ម្ចាស់បណ្ណសន្យាធានារ៉ាប់រង៖** ជាបុគ្គលដែលបានចុះហត្ថលេខាលើកិច្ចសន្យាធានារ៉ាប់រង
- **ការផ្តល់សំណង៖** ជាការបាត់បង់នូវអាយុជីវិតនៃបុគ្គលទាំងឡាយណាដែលត្រូវបានធានា
- **អ្នកទទួលផល៖** ជារូបវន្តបុគ្គលដែលទទួលបានអត្ថប្រយោជន៍ពីការធានា ដែលបានផ្តល់ប្រាក់កម្ចី។ ទាយាទ ឬក្រុមគ្រួសារនៃបុគ្គលដែលត្រូវបានធានានឹងរួចផុតពីបំណុលនៅពេលដែលអ្នកត្រូវបានធានាបាត់បង់ជីវិត ដោយក្រុមហ៊ុនធានារ៉ាប់រងផ្តល់សំណងទូទាត់ ១០០% លើប្រាក់កម្ចីដែលបានជំពាក់។

២.៥.១.២ អត្ថប្រយោជន៍

អត្ថប្រយោជន៍នៃការបាត់បង់អាយុជីវិតដោយមូលហេតុធម្មជាតិ និងគ្រោះថ្នាក់ចៃដន្យ៖ បណ្ណសន្យាធានារ៉ាប់រងផ្តល់ជូននូវអត្ថប្រយោជន៍ជាការទូទាត់សំណង ១០០% នៃប្រាក់កម្ចីដែលនៅសល់ក្នុងករណីដែលមានការបាត់បង់អាយុជីវិតបុគ្គលដែលបានធានាដោយកិច្ចសន្យានៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា។

អត្ថប្រយោជន៍ជាប្រាក់តាមកំរិតកំណត់ខ្ពស់បំផុតគឺស្មើនឹងកំរិតអតិបរមាដែលកំណត់ដោយផ្លូវច្បាប់។ ដែលពេលបច្ចុប្បន្នមានកំរិតស្មើនឹង ៥០០០(ប្រាំពាន់)ដុល្លារអាមេរិក ឬ ២០(ម្ភៃ)លានរៀល ។

២.៥.១.៣ ការធានា

ធានារ៉ាប់រងអាយុជីវិតលើប្រាក់កម្ចីអាចលក់អោយបុគ្គលដែលមានអាយុចាប់ពី ១៨ ទៅ ៦៥ឆ្នាំដោយពុំតម្រូវអោយមានការពិនិត្យសុខភាពជាមុនឡើយ។ សមាជិកជាច្រើននៃក្រុមគ្រួសារមួយអាចត្រូវបានធានាក្រោមកិច្ចសន្យាធានារ៉ាប់រងតែមួយ ជាមួយអត្ថប្រយោជន៍ជាប្រាក់តាមកំរិតដែលមិនអាចលើសចំនួនប្រាក់កម្ចី។ ការធានាចាប់មានសុពលភាពនៅពេលកិច្ចសន្យាធានារ៉ាប់រងត្រូវបានចុះហត្ថលេខានិងបុព្វលាភត្រូវបានបង់។ អាយុកាលនៃធានារ៉ាប់រងមស្មើនឹងអាយុកាលនៃប្រាក់កម្ចីដោយយូរបំផុតមានរយៈពេល ១ឆ្នាំ។ នៅពេលកិច្ចសន្យាត្រូវបានបញ្ចប់ ហើយប្រាក់កម្ចីនៅមានសុពលភាព នោះកិច្ចសន្យានឹងត្រូវបានបន្តដោយស្វ័យប្រវត្តិ។

២.៥.១.៤ ករណីលើកលែង

ករណីលើកលែង (ដែលមិនត្រូវបានធានា) រួមមាន៖

- ការបាត់បង់អាយុជីវិតដោយធ្វើអត្តឃាត ឬអំពើដោយមានការប៉ុនប៉ងដោយបុគ្គលផ្សេងទៀត
- សង្គ្រាម សង្គ្រាមស៊ីវិល ភេរវកម្ម និងកុហ្មកម្មផ្សេងៗ
- គ្រោះថ្នាក់ដោយចេតនា ការប៉ុនប៉ងធ្វើអត្តឃាត
- ការប្រសូតបុត្រ ការមានគភ៌ ការរំលូត ជំងឺអេដស៍
- លទ្ធផលនៃការប្រើគ្រឿងញៀន និងគ្រឿងស្រវឹង
- បទឧក្រិដ្ឋ ឬការចូលរួមក្នុងបទឧក្រិដ្ឋផ្សេងៗ

២.៥.១.៥ បុព្វលាភ

ចំនួនបុព្វលាភត្រូវបានកំណត់ដោយចរិតលក្ខណៈនៃក្រុមបុគ្គលដែលត្រូវធានា (ដូចជា អាយុ ភេទ មុខរបរ ឬព័ត៌មានផ្សេងៗទៀត) ក្នុងចន្លោះរវាង ០.១% ទៅ ៤%នៃចំនួនកម្ចី។ តារាងខាងក្រោម បង្ហាញពីលំដាប់បុព្វលាភតាមក្រុមមនុស្សនិងភេទចំពោះប្រាក់ធានាសរុប ៥០០០\$ ប្រសិនបើកម្ចីត្រូវបានសងនៅចុងវគ្គ។

២.៥.១.៦ ការផ្តល់សំណង

នៅពេលមានការបាត់បង់អាយុជីវិតបុគ្គលដែលត្រូវបានធានា ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់សំណងដល់អ្នកផ្តល់ប្រាក់កម្ចីប្រាក់កម្ចីចំពោះបំណុលជាប្រាក់ដើម ដែលនៅដំណាក់កាលប្រសិនបើមានការឆ្លើយតបទៅនឹងលក្ខខណ្ឌទាំងឡាយខាងក្រោម៖

- ភស្តុតាងបង្ហាញពីការបាត់បង់ជីវិត៖ ឯកសារជាផ្លូវការបង្ហាញពីអត្តសញ្ញាណនិងកាលបរិច្ឆេទនៃហេតុការណ៍
- ការបាត់បង់ជីវិតមិនកើតឡើងក្នុងចន្លោះពេលនៃការរង់ចាំ (មួយខែ) ដែលជាពេលសំណងពុំបានផ្តល់ជូន។ក្នុងករណីនេះក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់បុព្វលាភដែលបានបង់ត្រលប់ជូនវិញ។

ដើម្បីធ្វើការទូទាត់សំណងទាយាទនៃអ្នក ដែលត្រូវបានធានាត្រូវផ្តល់ឯកសារមួយចំនួនដូចខាងក្រោម៖

- ទំរង់នៃការទាមទារសំណង
- លិខិតបញ្ជាក់ពីមរណភាពច្បាប់ដើម

- ឯកសារថតចម្លងបញ្ជាក់ពីអត្តសញ្ញាណ
- តារាងសងប្រាក់កម្ចី (កម្ចីនៅសល់ដែលបញ្ជាក់ដោយអ្នកផ្តល់ប្រាក់កម្ចី)

ប្រសិនបើឯកសារទាំងឡាយខាងលើមានសុពលភាពគ្រប់គ្រាន់ការផ្តល់សំណងទូទាត់នឹងត្រូវបានធ្វើឡើងក្នុងរយៈពេល៧ថ្ងៃ នៃថ្ងៃធ្វើការ។ ការផ្តល់សំណង គឺ ជាឧសានវាទ (ទីបញ្ចប់)នៃកិច្ចសន្យា។

២.៥.១.៧ ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង

ម្ចាស់បណ្ណសន្យាធានារ៉ាប់រង អាចបញ្ចប់កិច្ចសន្យាធានារ៉ាប់រងបានគ្រប់ពេល ដោយជូនដំនឹងជាលាយលក្ខណ៍អក្សរអោយបាន១០ថ្ងៃជាមុន។ ក្នុងករណីនេះ ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់ជូនត្រលប់វិញ ៩០ (កៅសិប)ភាគរយនៃបុព្វលាភតាមសមាមាត្ររយៈពេលកិច្ចសន្យាដែលនៅមានសុពលភាព។

២.៥.២ Personal Accident (ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល)

គោលបំណងនៃផលិតផលធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល គឺ ផ្តល់ជូនប្រជាជនក្រីក្រកម្ពុជានូវធានារ៉ាប់រងជាមូល ដ្ឋានដែលមានតំលៃទាប។ ធានារ៉ាប់រងរបស់យើង គឺ ធានានូវអត្ថប្រយោជន៍ជូនអ្នកទទួលផល (ជាទូទៅក្រុមគ្រួសារ) នៃអ្នកដែលត្រូវបានធានាក្នុងហេតុការណ៍ដែលបណ្តាលអោយមានការបាត់បង់ជីវិត ឬ ពិការភាពដោយគ្រោះថ្នាក់។ ជាលទ្ធផលនៅពេលដែលទទួលបានសំណងទូទាត់អនាគតនៃក្រុមគ្រួសារនឹងជៀសផុតពីភាពគ្រោះថ្នាក់និង ភាពក្រីក្រ អាចត្រូវបានកាត់បន្ថយ។

ជាមួយផលិតផលធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលអត្ថប្រយោជន៍ ជាប្រាក់តាមកំរិតកំណត់ត្រូវបានផ្តល់ជូនក្រុមគ្រួសារ របស់អ្នកដែលត្រូវបានធានាដូចមានចែងនៅក្នុងកិច្ចសន្យាធានារ៉ាប់រងក្នុងករណីមានការទាមទារសំណងកើតឡើង។ អត្ថប្រយោជន៍នេះអាចអនុញ្ញាតអោយក្រុមគ្រួសារចាត់ចែងក្នុងចំណាយផ្សេងៗដែលទាក់ទិននឹងការបាត់បង់អាយុជីវិត ឬ ពិការភាព៖

- ករណីបាត់បង់អាយុជីវិតដោយគ្រោះថ្នាក់ អត្ថប្រយោជន៍នេះអាចប្រើប្រាស់ក្នុងការចំណាយបុណ្យសព និង ក្នុងការបញ្ជូនកូនរបស់បុគ្គលដែលបាត់បង់ជីវិតទៅសាលារៀន
- ករណីពិការភាពដោយគ្រោះថ្នាក់ អត្ថប្រយោជន៍នេះអាចធ្វើអោយស្ថានភាពរស់នៅរបស់ជនពិការមានភាព បានប្រសើរឡើង។

២.៥.២.១ និយមន័យ

- **ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល:** ជាការធានាលើ ផលប្រយោជន៍ជាប្រាក់តាមកំរិតកំណត់ ចំពោះអ្នកទទួលផលក្នុងករណីដែលមានការបាត់បង់អាយុជីវិត ឬពិការភាពដោយគ្រោះថ្នាក់ដោយចៃដន្យចំពោះជន ដែលត្រូវបានធានាដោយកិច្ចសន្យាធានារ៉ាប់រង។
- **គ្រោះថ្នាក់:** គឺជាឧបទ្វីបហេតុដែលកើតឡើងភ្លាមៗដែលផ្តល់នូវផលអាក្រក់អ្វីមួយ ដោយអ្នកត្រូវបានធានាពុំមានចេតនា រឺ គិតទុកមុន។
- **ពិការភាពទាំងស្រុងជាអចិន្ត្រៃយ៍:** គឺពិការភាពដែលធ្វើអោយមិនអាចបំពេញការងារអ្វីមួយបានទាំងស្រុង និងជាអចិន្ត្រៃយ៍ ទោះជាការងារប្រចាំរបស់អ្នកមានការធានា រឺ ការងារផ្សេងៗក៏ដោយ។

២.៥.២.២ អត្ថប្រយោជន៍

ការបាត់បង់អាយុជីវិតដោយគ្រោះថ្នាក់បុគ្គលសន្យាធានារ៉ាប់រង ផ្តល់ជូននូវអត្ថប្រយោជន៍ជាប្រាក់តាមកំរិតកំណត់ (ដូចមានចែងក្នុងវិញ្ញាបនបត្រធានារ៉ាប់រង) ក្នុងករណីដែលមានការបាត់បង់អាយុជីវិតដោយគ្រោះថ្នាក់ដល់បុគ្គល ដែលត្រូវបានធានាដោយកិច្ចសន្យា។

ពិការភាពជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់: បណ្តុំសន្យាធានារ៉ាប់រងផ្តល់ជូននូវអត្ថប្រយោជន៍ជាប្រាក់តាមកំរិតកំណត់ (ដូចមានចែងក្នុងវិញ្ញាបនបត្រធានារ៉ាប់រង)ក្នុងករណីពិការភាពដោយគ្រោះថ្នាក់ដល់បុគ្គលដែលត្រូវបានធានាដោយកិច្ចសន្យា។ ក្នុងករណីដែលពិការភាពដោយផ្នែក អត្ថប្រយោជន៍គឺត្រូវបែងចែកតាមភាគរយនៃចំនួនទឹកប្រាក់កំរិតរបស់ ពិការភាពទាំងស្រុងជាអចិន្ត្រៃយ៍ ដូចមានបញ្ជាក់ជូនខាងក្រោម៖

- ១០០% ករណីពិការភាពទាំងស្រុងជាអចិន្ត្រៃយ៍
- ១០០% ករណីពេទ្យទាំងស្រុង
- ១០០% ករណីរងរបួសដែលធ្វើអោយមិនអាចកំរើកបានទាំងស្រុង
- ១០០% បាត់បង់ដៃ ឬ ជើងម្ខាង
- ៧៥% បាត់បង់សំឡេង
- ៥០% បាត់បង់ភ្នែកម្ខាង (ពិការទាំងស្រុងមិនអាចព្យាបាលបាន លើកលែងតែពន្លឺដឹងដោយវិញ្ញាណ) បាត់បង់ជើងម្ខាង ចាប់ពីកជើង ឬដៃម្ខាង ចាប់ពីកដៃ
- ៥០% បាត់បង់ម្រាមដៃ (បួនម្រាម)
- ៣៥% បាត់បង់ ការស្តាប់ឮដោយត្រចៀកម្ខាង

អត្ថប្រយោជន៍សរុបមិនអាចលើសពី១០០%នៃប្រាក់កំរិតដែលបានធានាសំរាប់ពិការភាព។

អត្ថប្រយោជន៍ជាប្រាក់តាមកំរិតកំណត់ខ្ពស់បំផុតគឺស្មើនឹងកំរិតអតិបរមា ដែលកំណត់ដោយផ្លូវច្បាប់។ ដែលពេលបច្ចុប្បន្ន មានកំរិតស្មើនឹង ៥០០០ (ប្រាំពាន់)ដុល្លារអាមេរិក ឬ ២០ (ម្ភៃ)លានរៀល។ ការធានាមានតែចំពោះគ្រោះថ្នាក់ដែលកើតឡើងក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។

២.៥.២.៣ ការធានា

ធានារ៉ាប់រងគ្រោះថ្នាក់លើបុគ្គលអាចលក់អោយបុគ្គលដែលមានអាយុរវាង ១៨ និង ៦៥ឆ្នាំដោយពុំតម្រូវអោយមានការពិនិត្យសុខភាពជាមុនឡើយ។ សមាជិកជាច្រើននៃក្រុមគ្រួសារមួយអាចត្រូវបានធានាក្រោមកិច្ចសន្យាធានារ៉ាប់រងតែមួយ។ ការធានាចាប់មានសុពលភាពនៅពេលដែលកិច្ចសន្យាធានារ៉ាប់រងត្រូវបានចុះហត្ថលេខានិងបុព្វលាភត្រូវបានបង់។

២.៥.២.៤ ករណីលើកលែង

ករណីលើកលែង (ដែលមិនត្រូវបានធានា)រួមមាន៖

- ការបាត់បង់អាយុជីវិតដោយអត្តឃាត និងអំពើដែលមានការប៉ុនប៉ងដោយបុគ្គលត្រូវបានធានាផ្សេងទៀត ឬការប៉ុនប៉ង ដោយបុគ្គលដែលទទួលផល
- សង្គ្រាម សង្គ្រាមស៊ីវិល ភេរវកម្ម និងកុហកម្មផ្សេងៗ
- គ្រោះថ្នាក់ដោយចេតនា ការប៉ុនប៉ងធ្វើអត្តឃាត
- ការប្រសូតបុត្រ ការមានគតិ ការរំលូត
- ជំងឺអេដស៍
- លទ្ធផលនៃការប្រើគ្រឿងញៀន និង គ្រឿងស្រវឹង
- បទឧក្រិដ្ឋ ឬ ការចូលរួមក្នុង បទឧក្រិដ្ឋផ្សេងៗ។

២.៥.២.៥ បុព្វលាភ

បុព្វលាភនៃធានារ៉ាប់រងត្រូវបានបង់តែមួយលើកនៅពេលដែលកិច្ចសន្យា ត្រូវបានចុះហត្ថលេខា។ ចំនួននៃបុព្វលាភត្រូវបានកំណត់ដោយចរិតលក្ខណៈនៃក្រុមបុគ្គលដែលត្រូវធានា (ដូចជាអាយុ ភេទ បុរេបរ ឬ ព័ត៌មានផ្សេងៗទៀត) ដែលមានតាមលំដាប់ដូចមានចែងក្នុងតារាងបុព្វលាភខាងក្រោម (អាស្រ័យលើចំនួនទឹកប្រាក់សរុបដែលបានធានា)។

ការធានា	អត្រាបុព្វលាភតាម លំដាប់		លំដាប់បុព្វលាភសំរាប់ប្រាក់ធានា ៥០០០ ដុល្លារអាមេរិក	
	ចាប់ពី	រហូតដល់	ចាប់ពី	រហូតដល់
ការបាត់បង់អាយុជីវិតដោយគ្រោះថ្នាក់	០.១០%	០.២០%	៥ ដុល្លារអាមេរិក	១០ ដុល្លារអាមេរិក
ពិការភាពដោយគ្រោះថ្នាក់	០.០៥%	០.១៥%	២.៥ ដុល្លារអាមេរិក	៧.៥ ដុល្លារអាមេរិក

២.៥.២.៦ ការផ្តល់សំណង

ម្ចាស់បន្តសន្យាធានារ៉ាប់រងអាចជ្រើសរើសអ្នកទទួលផលតាមបំណងរបស់ខ្លួន។ ប្រសិនបើពុំមានការបញ្ជាក់ជាមុន អ្នកទទួលផលគឺជាទាយាទនៃបុគ្គលដែលត្រូវធានា។ ម្ចាស់បន្តសន្យាធានារ៉ាប់រងអាចផ្លាស់ប្តូរអ្នកទទួលផលរបស់ខ្លួនបានគ្រប់ពេលដោយជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ក្រុមហ៊ុនធានារ៉ាប់រង។

ចំពោះការបាត់បង់អាយុជីវិត ឬ ពិការជាអចិន្ត្រៃយ៍ នៅក្នុងរយៈពេល ៦ខែបន្ទាប់ពីគ្រោះថ្នាក់ (ដែលគ្រោះថ្នាក់កើតឡើងក្នុងកំឡុងពេលកិច្ចសន្យា នៅមានសុពលភាព)សំណងនឹងត្រូវបានផ្តល់ជូន។

នៅពេលដែលមានការបាត់បង់អាយុជីវិត ឬ ពិការជាអចិន្ត្រៃយ៍ ជនដែលត្រូវធានា អ្នកទទួលផល ឬ អ្នកតំណាងត្រូវរាយការជូនក្រុមហ៊ុនធានារ៉ាប់រងជាបន្ទាន់ (ក្នុងករណីដែលមិនអាចជូនដំណឹងបានរហ័ស នោះត្រូវមានហេតុផលសមរម្យ)។ ដើម្បីធ្វើការទូទាត់សំណង អ្នកទទួលផលត្រូវផ្តល់ឯកសារមួយចំនួនដូចខាងក្រោម៖

- ទំរង់នៃការផ្តល់សំណង
- ភស្តុតាងដែលបញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់
- ករណីបាត់បង់អាយុជីវិត: លិខិតបញ្ជាក់ពីមរណភាពច្បាប់ដើមដែលចេញដោយអជ្ញាធរមានអំណាច

- ករណីពិការភាព: លិខិតបញ្ជាក់ពីគ្រូពេទ្យ ឬ មន្ទីរពេទ្យ ឬ ក៏ជាចំណុចយល់ស្របសាក្សីដែលត្រូវបានផ្តល់សិទ្ធិអោយដោយអ្នកធានារ៉ាប់រង
- ឯកសារថតចម្លងដែលបញ្ជាក់ពីអត្តសញ្ញាណ
- ប្រសិនបើឯកសារទាំងឡាយខាងលើ មានសុពលភាពគ្រប់គ្រាន់ការផ្តល់សំណងទូទាត់នឹងត្រូវបានធ្វើឡើងក្នុងរយៈពេល ប្រាំពីរថ្ងៃ នៃថ្ងៃធ្វើការ។ ការផ្តល់សំណង គឺ ជាឧសានវាទ (ទីបញ្ចប់)នៃកិច្ចសន្យា។

២.៥.២.៧ ការបញ្ចប់កិច្ចសន្យា

ម្ចាស់បណ្ណសន្យាធានារ៉ាប់រង អាចបញ្ចប់កិច្ចសន្យាធានារ៉ាប់រងបានគ្រប់ពេល ដោយជូនដំនឹងជាលាយលក្ខណ៍អក្សរអោយបាន១០ថ្ងៃជាមុន។ ក្នុងការណ៍នេះ ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់ជូនត្រលប់វិញ ៩០ (កៅសិប)ភាគរយនៃបុព្វលាភតាមសមាមាត្ររយៈពេលកិច្ចសន្យាដែលនៅមានសុពលភាព។

២.៥.៣ Term Life (ធានាលើអាយុជីវិតមានកាលកំណត់)

គោលបំណងនៃផលិតផលធានារ៉ាប់រងអាយុជីវិតតាមកាលកំណត់ គឺ ផ្តល់ជូនប្រជាជនក្រីក្រកម្ពុជានូវធានារ៉ាប់រងជាមូលដ្ឋានដែលមានតំលៃទាប។ ធានារ៉ាប់រងរបស់យើង គឺ ធានានូវអត្ថប្រយោជន៍ជូនអ្នកទទួលផល (ជាទូទៅក្រុមគ្រួសារ) នៃអ្នកដែលត្រូវបានធានាក្នុងហេតុការណ៍ដែលបណ្តាលអោយមានការបាត់បង់ជីវិត។ ជាលទ្ធផល នៅពេលដែលទទួលបានសំណងទូទាត់អនាគតនៃក្រុមគ្រួសារនឹងជៀសផុតពីភាពគ្រោះថ្នាក់ និង ភាពក្រីក្រអាចត្រូវបានកាត់បន្ថយ។

ជាមួយផលិតផលធានារ៉ាប់រងអាយុជីវិតតាមកាលកំណត់ អត្ថប្រយោជន៍ជាប្រាក់តាមកំរិតកំណត់ត្រូវបានផ្តល់ជូនក្រុមគ្រួសារ ដែលអត្ថប្រយោជន៍នេះ អាចអនុញ្ញាតអោយក្រុមគ្រួសារចាត់ចែងក្នុងចំណាយផ្សេងៗ ដែលទាក់ទិននឹងការបាត់បង់អាយុជីវិត ឬ ប្រើប្រាស់សំរាប់ទ្រទ្រង់ការសិក្សារបស់កូន។

២.៥.៣.១ និយមន័យ

ធានារ៉ាប់រងអាយុជីវិតតាមកាលកំណត់: ជាការធានាជាប្រាក់តាមកំរិតចំពោះអ្នកទទួលផលក្នុងករណីដែលមានការបាត់បង់អាយុជីវិតជនដែលត្រូវបានធានាដោយកិច្ចសន្យាធានារ៉ាប់រង។

២.៥.៣.២ អត្ថប្រយោជន៍

អត្ថប្រយោជន៍ជាប្រាក់តាមកំរិតកំណត់ខ្ពស់បំផុតគឺស្មើនឹងកំរិតអតិបរមាដែលកំនត់ដោយផ្លូវច្បាប់ ដែលពេលបច្ចុប្បន្នមានកំរិតស្មើនឹង ៥០០០ (ប្រាំពាន់)ដុល្លារអាមេរិក ឬ ២០ (ម្ភៃ)លានរៀល។

ធានារ៉ាប់រងអាយុជីវិតតាមកាលកំណត់ បានផ្តល់នូវផលប្រយោជន៍ជាច្រើនដូចខាងក្រោម៖

- ផ្តល់នូវទំនុកចិត្ត និង ស្ថេរភាព៖ ប្រសិនបើមានផលអកុសល(បាត់បង់ជីវិត) កើតឡើងចំពោះអ្នក នោះទាយាទ ឬ អ្នកទទួលផលរបស់អ្នក មិនចាំបាច់លក់ទ្រព្យសម្បត្តិផ្សេងៗដើម្បីចំណាយលើបុណ្យសព អនាគតនៃក្រុមគ្រួសារអ្នក នឹងជៀសផុតពីគ្រោះថ្នាក់ ហើយសមត្ថភាពនៃការរកចំណូលត្រូវបានធានា។ ដូច្នេះ ជាលទ្ធផលកូនៗរបស់អ្នក នៅតែអាចបន្តការសិក្សាបាន។
- ធានាលើអ្នករកចំណូលប្រចាំគ្រួសារ៖ ការធានាត្រូវបានរៀបចំឡើងសំរាប់សមាជិកដែលជាអ្នករកចំណូលប្រចាំគ្រួសារ។ ធានារ៉ាប់រងអាយុជីវិតតាមកាលកំនត់ ធានារាល់ការបាត់បង់អាយុជីវិតទាំងអស់ (ដោយធម្មជាតិ និង គ្រោះថ្នាក់ដោយចៃដន្យ)។
- ផលិតផលធានារ៉ាប់រងអាយុជីវិតតាមកាលកំណត់របស់ ភី ខេ អឹម អាយ មានភាពងាយយល់ និង ងាយស្រួលក្នុងការទិញ។
- តំលៃដែលត្រូវចំណាយគឺ តិចតួចបំផុតបើប្រៀបធៀបនឹង ទំនុកចិត្តដែលផ្តល់ដោយផលិតផលនេះ។

២.៥.៣.៣ ការធានា

ធានារ៉ាប់រងអាយុជីវិតតាមកាលកំណត់ អាចត្រូវបានទិញដោយបុគ្គលទាំងឡាយណាដែលមានអាយុរវាង ១ និង៦៥ ឆ្នាំ ដោយពុំតម្រូវអោយមានការពិនិត្យសុខភាពជាមុនឡើយ។ សមាជិកផ្សេងទៀតនៃក្រុមគ្រួសារមួយ អាចត្រូវបានធានា ក្រោមកិច្ចសន្យាធានារ៉ាប់រងតែមួយជាមួយអត្ថប្រយោជន៍ជាប្រាក់តាមកំរិតកំនត់ស្មើគ្នា។ ការធានាចាប់មានសុពលភាព នៅពេលដែលកិច្ចសន្យាធានារ៉ាប់រងត្រូវបានចុះហត្ថលេខា និង បុព្វលាភត្រូវបានបង់។

២.៥.៣.៤ ករណីលើកលែង

ករណីលើកលែង (ដែលមិនត្រូវបានធានា) រួមមាន៖

- ការបាត់បង់អាយុជីវិតដោយអត្តឃាត ឬ អំពើដែលមានការប៉ុនប៉ងដោយបុគ្គលដែលត្រូវបានធានាផ្សេងទៀត ឬ ដោយអ្នកទទួលផល

- សង្គ្រាម សង្គ្រាមស៊ីវិល ភេរវកម្ម និងកុហ្មកម្មផ្សេងៗ
- គ្រោះថ្នាក់ដោយចេតនា ការប៉ុនប៉ងធ្វើអត្តឃាត
- ការសំរាលកូន ការមានគតិ ការរំលូត
- ជំងឺអេដស៍
- លទ្ធផលនៃការប្រើគ្រឿងញៀន និង គ្រឿងស្រវឹង
- បទឧក្រិដ្ឋ ឬ ការចូលរួមក្នុង បទឧក្រិដ្ឋផ្សេងៗ។

២.៥.៣.៥ បុព្វលាភ

បុព្វលាភនៃធានារ៉ាប់រងត្រូវបង់តែមួយលើក សំរាប់កិច្ចសន្យាមួយ។ តំលៃនៃបុព្វលាភត្រូវបានកំណត់ដោយចរិតលក្ខណៈនៃក្រុមបុគ្គលដែលត្រូវធានា (ដូចជា អាយុ ភេទ មុខរបរ ឬ ព័ត៌មានផ្សេងៗទៀត) ក្នុងចន្លោះរវាង ០.១ ទៅ ៤ ភាគរយនៃ អត្ថប្រយោជន៍ជាប្រាក់តាមការកំណត់។

២.៥.៣.៦ ការផ្តល់សំណង

នៅពេលមានការបាត់បង់អាយុជីវិតបុគ្គលដែលត្រូវបានធានា ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់សំណងដល់អ្នកទទួលផលទៅតាមអត្ថប្រយោជន៍ដែលបានកំណត់នៅក្នុងបណ្ណសន្យាប្រសិនបើមានការឆ្លើយតបទៅនឹងលក្ខខណ្ឌទាំងឡាយខាងក្រោម៖

- មានភស្តុតាងបង្ហាញពីការបាត់បង់ជីវិត៖ មានឯកសារជាផ្លូវការបង្ហាញពីអត្តសញ្ញាណ និងកាលបរិច្ឆេទនៃហេតុការណ៍
- ការបាត់បង់ជីវិតមិនកើតឡើងក្នុងចន្លោះពេលនៃការរង់ចាំ (មួយខែ) ដែលជាពេលសំណងពុំត្រូវបានទូទាត់។ ក្នុងការណ៍នេះ ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់ ជូនវិញនូវ បុព្វលាភដែលត្រូវទទួលបានដើម្បីធ្វើការទូទាត់សំណង អ្នកទទួលផលត្រូវផ្តល់ឯកសារមួយចំនួនដូចខាងក្រោម៖
 - ទំរង់នៃការផ្តល់សំណង
 - លិខិតបញ្ជាក់ពីមរណភាពច្បាប់ដើម
 - ឯកសារថតចម្លងដែលបញ្ជាក់ពីអត្តសញ្ញាណ

ប្រសិនបើឯកសារទាំងឡាយខាងលើមានសុពលភាពគ្រប់គ្រាន់ ការសំណងទូទាត់នឹងត្រូវបានធ្វើឡើងក្នុងរយៈពេលប្រាំពីរថ្ងៃ នៃថ្ងៃធ្វើការ។

២.៥.៣.៧ ការបញ្ចប់កិច្ចសន្យា

ម្ចាស់បណ្ណសន្យាធានារ៉ាប់រង អាចបញ្ចប់កិច្ចសន្យាធានារ៉ាប់រងបានគ្រប់ពេល ដោយជូនដំនឹងជាលាយលក្ខណ៍អក្សរអោយបាន ដប់ថ្ងៃជាមុន។ ក្នុងករណីនេះ ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់ជូនត្រលប់វិញ ៩០ (កៅសិប)ភាគរយនៃបុព្វលាភ តាមសមាមាត្រនៃរយៈពេលកិច្ចសន្យាដែលនៅមានសុពលភាព។

២.៥.៤ Health Insurance (ធានារ៉ាប់រងសុខភាព)

២.៥.៤.១ និយមន័យ

ធានារ៉ាប់រងសុខភាព: គឺការធានាដល់អតិថិជនឱ្យទទួលបានសេវាសុខាភិបាលពីអ្នកផ្តល់សេវាដែលមានអាជីពត្រឹមត្រូវដោយពុំចាំបាច់បង់ប្រាក់ជាមុន រឺ ទូតទាត់សំណង់ក្រោយពីបានទទួលសេវាតាមចំនួនកំណត់ណាមួយ រឺ ក៏បែបជាតំលៃមើលនៃការផ្តល់សេវាទាំងនោះ។

ករណីលើកលែង: ជាសេវាសុខាភិបាលដែលបានដកចេញពីការធានា ហើយអតិថិជនមិនត្រូវបានធានាឱ្យទទួលបានសេវាទាំងនេះឡើយ។

ជំងឺសំរាកពេទ្យ ៖ រាល់ការថែទាំ និងព្យាបាលទាំងអស់នៅក្នុងមន្ទីរពេទ្យដែលតម្រូវអោយអ្នកជំងឺសំរាកចាប់ពីមួយយប់ឡើងទៅ រួមមានការសំរាកនៅបន្ទប់ធម្មតា ការវិភាគអមវេជ្ជសាស្ត្រ ការថតឆ្លុះ ឱសថ និង បរិក្ខារពេទ្យដែលចាំបាច់សំរាប់ព្យាបាលជំងឺ ណាមួយឱ្យជាសះស្បើយ ។ ដូចនេះអតិថិជនមានសិទ្ធិទទួលបានអត្ថប្រយោជន៍ នៃកញ្ចប់ធានារ៉ាប់រងលុះត្រាតែបានបានចូលសំរាកពេទ្យចាប់ពីមួយយប់ឡើងទៅ។

វគ្គនៃការព្យាបាល ជាជំងឺគ្របដណ្តប់រាល់ការថែទាំនិងព្យាបាលដើម្បី៖ គឺជារយៈពេលកំណត់ណាមួយឱ្យជាសះស្បើយពិតប្រាកដ ហើយយ៉ាងហោចណាស់ចាប់ពីមួយយប់ឡើងទៅ។

ការពិនិត្យជំងឺក្រៅ ៖ រាល់ការពិនិត្យនិង ព្យាបាល នៅផ្នែកជំងឺក្រៅ ហើយអ្នកជំងឺ ទទួលបានការព្យាបាលនៅក្នុង មន្ទីរពេទ្យតិចជាងមួយយប់។ ដែលរួមមានការពិនិត្យ ការតាមដានសភាពជំងឺ ការផ្តល់ឱសថ ចាំបាច់ សំរាប់ការព្យាបាល ការវិភាគអមវេជ្ជសាស្ត្រ ការថតឆ្លុះ ។

ការវះកាត់: គឺជាបច្ចេកវិទ្យាវេជ្ជសាស្ត្រ ដើម្បីព្យាបាលជំងឺ។ជាទូទៅដំណើរការនេះរួមមាន ការវះ ការកាត់ ការដេរផ្គិតស្នាមរបួស និង បច្ចេកទេសដទៃទៀតដើម្បីយកជាលិកាដែលមានបញ្ហាចេញ ។

កញ្ចប់ធានារ៉ាប់រងផ្នែករ៉ែកាត់: គឺការធានាដល់អតិថិជនឱ្យទទួលបានសេវា រ៉ែកាត់ធំ រួមមាន បន្ទប់សំរាកធម្មតាឱសថចាំបាច់សំរាប់ព្យាបាល និងអត្ថប្រយោជន៍បន្ថែមផ្សេងៗទៀតដែលទាក់ទងទៅនឹងការរ៉ែកាត់ ដូចជា ការវិភាគអមវេជ្ជសាស្ត្រ ការថតឆ្លុះ ការទូទាត់សំណងរលីការដឹកបញ្ជូន។

ការរ៉ែកាត់ធំ: គឺជាដំណើរការរ៉ែកាត់ទាំងឡាយណាដែលត្រូវបានធ្វើឡើងដោយ អ្នកផ្តល់សេវាដែលមានចំណេះដឹងច្បាស់លាស់ផ្នែកសរីរវិជ្ជា និងជំនាញផ្នែករ៉ែកាត់ ដែលមានសញ្ញាបត្រត្រឹមត្រូវ ។ ការរ៉ែកាត់នេះអាចដំណើរការទៅបានលុះត្រាតែមានការចាក់ថ្នាំសណ្តាំ រឺ ថ្នាំស្តីកតាមតំបន់បញ្ញត្តិកងខ្នង ដែលក្នុងពេលរ៉ែកាត់នោះប្រអប់ផ្ទុកសរីរាង្គ ត្រូវបានបើកចំហរ រឺការរ៉ែកាត់ដែលមានការរួមផ្សំគ្នាជាមួយនឹងការកែលំអទ្រង់ទ្រាយឆ្អឹង រឺ ជាលិការដាច់ខូចធ្ងន់ធ្ងរ។ ចំពោះការរ៉ែកាត់ធំអ្នកជំងឺតំរូវឱ្យសំរាកពេទ្យលើសពីមួយយប់ ឧទាហរណ៍ ការរ៉ែកាត់ ពោះវៀនដុះខ្មែង ការកាត់ស្បូន ការរ៉ែកាត់ក្បាលពេលមានការប៉ះទង្គិចក្បាល ការរ៉ែកាត់ឆ្អឹង ជាដើម ។ ដូច្នេះហើយការរ៉ែកាត់តូចជា ការរ៉ែកាត់ទាំងឡាយណា ដែលត្រូវធ្វើឡើងតាមរយៈការចាក់ថ្នាំស្តីកហើយអ្នកជំងឺអាចមិនចាំបាច់សំរាកពេទ្យលើសពីមួយថ្ងៃ។ ឧទាហរណ៍ ការរ៉ែកាត់ដុំគីសលើស្បែក ការចោះបង្ហូរបោស ការរ៉ែកាត់ឬសដូងបាតខាងក្រៅ ការរ៉ែកាត់ដុំគីសដោះ ការកាត់សាច់រលាកភ្លើង ការកាត់សាច់បំពង់ក ជាដើម។

កញ្ចប់ធានារ៉ាប់រង: គឺជាឯកសារដែលកំណត់អំពីអត្ថប្រយោជន៍ដែលអតិថិជននឹងទទួលបានក្រោមកិច្ចសន្យាធានារ៉ាប់រងសុខភាព និងរយៈពេលរងចាំមុននឹងអាចទទួលបានអត្ថប្រយោជន៍ទាំងនេះ។

២.៥.៤.២ អត្ថប្រយោជន៍

កញ្ចប់ធានារ៉ាប់រងសុខភាព រួមមាន កញ្ចប់ ទី១ កញ្ចប់ ទី២ និង កញ្ចប់ ទី៣ ដូចខាងក្រោម:

- កញ្ចប់ សំរាកមន្ទីរពេទ្យ: គឺការធានាដល់អតិថិជនឱ្យទទួលបានសេវាសំរាកគ្រប់ប្រភេទ។
- កញ្ចប់ពិនិត្យជំងឺក្រៅ: ផ្តល់បន្ទីរសំរាប់ពិនិត្យជំងឺក្រៅ នៅមូលដ្ឋានសុខាភិបាលដៃគូ។
- កញ្ចប់រ៉ែកាត់: គឺការធានាដល់អតិថិជនឱ្យទទួលបានសេវារ៉ែកាត់ធំគ្រប់ប្រភេទ។

អតិថិជនធានារ៉ាប់រងអាចស្វែងរកសេវាសុខាភិបាលតាមមន្ទីរពេទ្យរដ្ឋ ឬ ឯកជន ណាមួយក៏បាន។ តែអត្ថប្រយោជន៍ដែលនឹងទទួលបាន គឺអាស្រ័យលើមូលដ្ឋានសុខាភិបាល និង ប្រភេទសេវាដែលបានផ្តល់ឱ្យ។ ខាងក្រោមនេះជាភាពខុសគ្នានៃអត្ថប្រយោជន៍ទទួលបាន:

- អតិថិជនទទួលបានសេវាថែទាំនិងព្យាបាល ដោយមិនចាំបាច់បង់ប្រាក់ទៅតាម តំលៃហិរញ្ញប្បទាន រឺម៉ៅការ

- ការទូទាត់សងទៅតាមការចំណាយជាក់ស្តែង នៅក្នុងតំលៃខ្ពស់បំផុតកំណត់ណាមួយដូចបានចែងក្នុងកញ្ចប់ធានារ៉ាប់រង។

អត្ថប្រយោជន៍ជាប្រាក់តាមកំរិតកំណត់សំរាប់ធានារ៉ាប់រង គឺស្មើនឹងកំរិតអតិបរមាដែលកំនត់ដោយផ្លូវច្បាប់ ដែលពេលបច្ចុប្បន្ន មានកំរិតស្មើនឹង ២០ (ម្ភៃ)លានរៀល។

២.៥.៤.៣ ការធានា

ធានារ៉ាប់រងសុខភាពអាចត្រូវបានទិញដោយបុគ្គលដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងដោយពុំតម្រូវអោយមានការពិនិត្យសុខភាពជាមុនឡើយ។ ប្តីប្រពន្ធ និងកូនរបស់អ្នកធានាអាចត្រូវបានធានាក្រោមកិច្ចសន្យាធានារ៉ាប់រងតែមួយប្រសិនបើ:

- ប្តីប្រពន្ធមានអាយុចាប់ពី ១៨ឆ្នាំឡើង
- កូនមានអាយុរវាង ១ ឆ្នាំ ទៅ ១៧ឆ្នាំ

ការធានាចាប់មានសុពលភាពនៅថ្ងៃទី ១នៃខែបន្ទាប់ ប្រសិនបើកិច្ចសន្យាធានារ៉ាប់រងត្រូវបានចុះហត្ថលេខាហើយប្រាក់ធានារ៉ាប់រងត្រូវបានបង់មុនថ្ងៃទី ២០នៃខែ។ ឧទាហរណ៍: កិច្ចសន្យាមួយត្រូវបានចុះហត្ថលេខា ហើយប្រាក់ធានារ៉ាប់រងត្រូវបានបង់ក្នុងថ្ងៃទី ១៥ ខែ ឧសភា ដូចនេះការធានា នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី ១ ខែមិថុនា។ ប្រសិនបើកិច្ច សន្យាត្រូវបានចុះហត្ថលេខាហើយប្រាក់ធានារ៉ាប់រងត្រូវបានបង់ក្នុងថ្ងៃទី ២១ ខែ ឧសភា ការធានា នឹងត្រូវចាប់ផ្តើមនៅក្នុងខែកក្កដា។

២.៥.៤.៤ ករណីលើកលែង

ករណីលើកលែង ដែលមិនត្រូវបានធានា រួមមាន:

- សេវាទាំងឡាយណាដែលទាក់ទងទៅនឹងការពិនិត្យសុខភាព
- ការចាក់វ៉ាក់សាំង
- ការព្យាបាល និងថែទាំធ្មេញ
- ការវះកាត់កែសម្ផស្ស និងបណ្តុះផ្សំ
- ការព្យាបាល និងថែទាំភ្នែក
- ជំងឺបេះដូង និងសរសៃឈាម
- ជំងឺមហារីក
- ជំងឺរ៉ាំរ៉ៃ និង ផលលំបាកដែលបង្កឡើងពី ជំងឺរ៉ាំរ៉ៃ

- បញ្ហាសុខភាពរាំវ៉ៃ ដែលបានព្យាបាលលើសពី ៣ខែ
- ជំងឺស្បែក
- សំភារៈជំនួយសំរាប់ពិការភាព
- ការរំលូតកូន ប្រសិនបើចន្លោះនៃការរំលូតពីមួយទៅមួយមានរយៈពេលតិចជាង៦ខែ
- ការបញ្ចូលឈាម
- ការបណ្តុះផ្សំសរីរាង្គ និង ការលាងឈាម
- គ្រោះថ្នាក់ដោយចេតនា ការប៉ុនប៉ងធ្វើអត្តឃាត
- គ្រោះថ្នាក់ដែលបណ្តាលមកពីការចូលរួមក្នុងអំពើហិង្សា និង នឹងកុប្បកម្មផ្សេងៗ
- គ្រោះថ្នាក់ដែលបណ្តាលមកពីសង្គ្រាមឬ ភេរវកម្ម
- ជំងឺ ឬ គ្រោះថ្នាក់ដែលបណ្តាលមកពីការប្រើប្រាស់សារធាតុហាមឃាត់ វីហ្វសកំរិត
- សេវាធានាផ្សេងៗដែលផ្តល់ដោយរបបសន្តិសុខសង្គម ឬ កម្មវិធីជាតិ (អេដស៍ របេង ឃ្លុង)។

២.៥.៤.៥ មុព្វលាភ

ប្រាក់ធានារ៉ាប់រងត្រូវឱ្យបង់ជាមុននៅក្នុងចន្លោះពេលទៀងទាត់ និងមិនអាចតិចជាងរយៈពេល៣ខែបានទេ។ ចំនួនប្រាក់ធានារ៉ាប់រង គឺអាស្រ័យទៅលើចំនួនកញ្ចប់ធានារ៉ាប់រងជ្រើសរើស និង ប្រពន្ធ លក់ចែកចាយ និង ត្រូវបានកំណត់ដោយលក្ខណៈសម្បត្តិ នៃអ្នកទិញធានារ៉ាប់រងជាក្រុមដូចជា៖

- អាយុ និង ភេទ
- មុខរបរ
- វិស័យ (សេដ្ឋកិច្ចក្រៅផ្លូវការ ឬ សេដ្ឋកិច្ចក្នុងប្រពន្ធ)
- តំបន់ (ទីក្រុង ឬ ជនបទ)
- កញ្ចប់ធានារ៉ាប់រង
- ព័ត៌មានពាក់ព័ន្ធផ្សេងៗទៀត។
- អ្នកធានារ៉ាប់រងមានសិទ្ធិកែប្រែប្រាក់បង់ធានារ៉ាប់រងនៅក្នុងឆ្នាំនីមួយៗដោយយោងទៅលើចំនួនប្រាក់សំណង។

អត្ថប្រយោជន៍	កញ្ចប់ធានារ៉ាប់រង (ដុល្លារអាមេរិក)	កញ្ចប់ការសំរាកពេទ្យ (ដុល្លារអាមេរិក)
ការរ៉ាប់រងសំរាកពេទ្យ	រហូតដល់ ១៥០	-
ការដឹកបញ្ជូន	រហូតដល់ ១០	-
ឱសថព្យាបាលជំងឺ	រហូតដល់ ២០	-
អត្ថប្រយោជន៍ផ្សេងៗទៀត	រហូតដល់ ២០	-
កញ្ចប់សំរាកពេទ្យ គ្មានការរ៉ាប់រង	-	រហូតដល់ ១០០

២.៥.៤.៦ ការផ្តល់សំណង

ក្នុងករណីសំរាកពេទ្យ អតិថិជនធានារ៉ាប់រងត្រូវផ្តល់ព័ត៌មានតាមទម្រង់ទៅអ្នកធានារ៉ាប់រងមុននឹង ចូលសំរាកពេទ្យ។ តែក្នុងករណីបន្ទាន់ អតិថិជនធានារ៉ាប់រងត្រូវផ្តល់ព័ត៌មានតាមទម្រង់ទៅអ្នកធានារ៉ាប់រងក្រោយចូលសំរាកពេទ្យឱ្យបានមុន២៤ ម៉ោង។ បុគ្គលិករបស់ ភី ខេ អឹម អាយ អាច នឹង ចុះដល់មូលដ្ឋានសុខាភិបាលខ្លះដើម្បីពិនិត្យ និង សំរេបសំរួលដល់ការសំរាកពេទ្យ ដើម្បីធានាថាអ្នកជំងឺទទួលបានការថែទាំ និងព្យាបាលសមស្រប។ ចំពោះមូលដ្ឋានសុខាភិបាលណាដែលតម្រូវឱ្យ អតិថិជនធានារ៉ាប់រង ទូទាត់ប្រាក់ព្យាបាលដោយខ្លួនឯងជាមុន។ អតិថិជនធានារ៉ាប់រងនឹង ត្រូវទាមទារសំណងរាល់ការចំណាយទាំងនោះវិញទៅតាមចំណាយជាក់ស្តែង តែវាក៏មិនអាចលើសពី ចំនួនអតិបរិមាដែលកំណត់បានដែរ និងត្រូវផ្តល់ឯកសារដូចខាងក្រោម៖

- ទំរង់នៃការផ្តល់សំណង
- លិខិតចេញពីមន្ទីរពេទ្យ រួមមាន ថ្ងៃចូល ថ្ងៃចេញ ពីមន្ទីរពេទ្យរោគវិនិច្ឆ័យ ត្រា និង ហត្ថលេខា ឈ្មោះរបស់ប្រធានមូលដ្ឋានសុខាភិបាលផ្តល់សេវា
- ឯកសារថតចម្លងដែលបញ្ជាក់ពីអត្តសញ្ញាណ
- សំបុត្រកំណើត (សំរាប់ការសំរាកពេទ្យ)
- ឯកសារផ្សេងៗដែលតម្រូវដោយអ្នកធានារ៉ាប់រង។

អ្នកធានារ៉ាប់រងរក្សាសិទ្ធិក្នុងការទាមទារ ពិនិត្យវេជ្ជសាស្ត្រ លើអតិថិជនធានារ៉ាប់រង ប្រសិនបើ មានការទាមទារសំណង។

ប្រសិនបើអ្នកធានារ៉ាប់រងយល់ព្រមចំពោះសុពលភាពនៃឯកសារទាំងឡាយខាងលើ ។
សំណងទូទាត់នឹងត្រូវបានធ្វើឡើងក្នុងរយៈពេល ៧ថ្ងៃ នៃថ្ងៃធ្វើការ។

២.៥.៤.៧ ការបញ្ចប់កិច្ចសន្យា

ម្ចាស់បណ្ណសន្យាធានារ៉ាប់រង អាចបញ្ចប់កិច្ចសន្យាធានារ៉ាប់រងបានគ្រប់ពេល ដោយជូន ដំណឹងជាលាយលក្ខណ៍អក្សរអោយបាន១០ថ្ងៃជាមុន។ ក្នុងការណ៍នេះ អ្នកធានារ៉ាប់រងនឹងផ្តល់ជូន ត្រលប់វិញ ៩០ (កៅសិប)ភាគរយនៃទឹកប្រាក់ធានារ៉ាប់រង ដែលបានបង់រួច សំរាប់រយៈពេលធានា រ៉ាប់រងដែលនៅសល់ ប្រសិនបើគ្មានការទាមទារសំណងក្នុងរយៈពេលនោះទេ។

ចំណាំ៖ នៅពេលទិញធានារ៉ាប់រងពីក្រុមហ៊ុន ប្រេវែ(កម្ពុជា) មីក្រូឡាយ អ៊ិនសូរេន ម្ចាស់បណ្ណ សន្យាធានារ៉ាប់រងនឹងត្រូវបានប្រគល់ជូនឯកសារចំនួនពីរដូចខាងក្រោម៖

- កិច្ចសន្យាធានារ៉ាប់រងដែលបញ្ជាក់ពីព័ត៌មានរបស់អ្នកដែលត្រូវបានធានា និងចំនួនទឹក ប្រាក់ដែលត្រូវបង់ជាមុន
- តារាងនៃអត្ថប្រយោជន៍ដែលបញ្ជាក់ពីអត្ថប្រយោជន៍ និង រយៈពេលរង់ចាំមុនមានសិទ្ធិ ទទួលសេវា។

ម្ចាស់បណ្ណសន្យាធានារ៉ាប់រងត្រូវរក្សាកិច្ចសន្យាធានារ៉ាប់រងនេះ ដើម្បីជាសំអាងនៃការទទួលបាន ធានារ៉ាប់រង។ កិច្ចសន្យាធានារ៉ាប់រងនេះនឹង ត្រូវបានធ្វើឡើងជាពីរច្បាប់ (១ច្បាប់សំរាប់បុគ្គល ដែលត្រូវធានា និង ១ច្បាប់សំរាប់ក្រុមហ៊ុន។

២.៦ បេឡាសម្ព័ន្ធ

ក្រុមហ៊ុន ប្រេវែ (កម្ពុជា) ម៉ាយក្រូឡាយអ៊ិនសូរេន គឺអិលស៊ី ហៅកាត់ថា ភី ខេ អឹម អាយ ដឹកនាំដោយក្រុមប្រឹក្សាភិបាលមួយដែលមានសិទ្ធិទូលំទូលាយក្នុងការចាត់ចែងការងារ និងបទ បញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។

ក្រុមប្រឹក្សាភិបាលមានសមាជិក ប្រាំ រូប៖

- ១រូបជាប្រធានក្រុមប្រឹក្សាភិបាល
- ២ រូបជាសមាជិកក្រុមប្រឹក្សាភិបាល

- និង 2 រូបជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

ចំណែកឯការគ្រប់គ្រងប្រតិបត្តិ រួមមាន៖

- ១ រូបជានាយកប្រតិបត្តិ
 - ១ រូបជាប្រធានហិរញ្ញវត្ថុ
 - ១ រូបប្រធានបច្ចេកទេស
 - ១ រូបជាប្រធានផ្នែកសេវាកម្មនិងយុទ្ធសាស្ត្រ
 - ១ រូបប្រធានវេជ្ជសាស្ត្រ
 - ១ រូបជាអ្នកគ្រប់គ្រងធនធានមនុស្ស

ជំពូកទី៣

កាតព្វកិច្ចសារពើពន្ធរបស់ក្រុមហ៊ុន ភី ខេ អឹម អាយ

បុគ្គលិកជាប់កិច្ចសន្យាដែលបានបំពេញការងារ និងទទួលបានប្រាក់បៀវត្សពី ភី ខេ អឹម អាយ គឺជាបុគ្គលមានកាតព្វកិច្ចបង់លើប្រាក់បៀវត្សប្រចាំខែជូនរដ្ឋ។ ជារៀងរាល់ខែប្រាក់ពន្ធនេះត្រូវបានកាត់ទុកដោយ នាយកដ្ឋានហិរញ្ញវត្ថុរបស់ ភី ខេ អឹម អាយ មុនពេលធ្វើការទូទាត់បើកប្រាក់បៀវត្សអោយទៅបុគ្គលិក។ មានន័យថា បុគ្គលិកនឹងទទួលបានប្រាក់បៀវត្សក្រោយពេលដកពន្ធចេញ។ ដូចនេះ ភី ខេ អឹម អាយ ដើរតួជាភ្នាក់ងារកាត់ទុកដែលបង់ពន្ធលើប្រាក់បៀវត្សជូនសបុគ្គលិក។ ក្រុមហ៊ុន ភី ខេ អឹម អាយ មានកាតព្វកិច្ចបង់ពន្ធជាច្រើនដូចជា៖ ពន្ធលើប្រាក់បៀវត្ស ពន្ធប្រាក់រំដោះពន្ធលើប្រាក់ចំណេញ ពន្ធកាត់ទុក ពន្ធអាករលើតំលៃបន្ថែម ពន្ធលើស្លាកយាហោរ។ល។ ប៉ុន្តែនាងខ្ញុំជ្រើសយក ចំនួន ៤ មកសិក្សាគឺ៖ ពន្ធលើប្រាក់បៀវត្ស (Tax on Salary) ពន្ធប្រាក់រំដោះពន្ធលើប្រាក់ចំណេញ (Prepayment on Tax Profit) ពន្ធកាត់ទុក (Withholding Tax) និង ពន្ធអាករលើតំលៃបន្ថែម (VAT) ក្នុងឆ្នាំ ២០១៦ ចាប់ពីខែមករា ដល់ ធ្នូ។ តំលៃនៃការបង់ពន្ធទាំងបួននេះ ក្រុមហ៊ុនមានកាតព្វកិច្ច បង់ជារៀងរាល់ខែទៅតាមប្រតិបត្តិការដាក់ស្តែងរបស់ក្រុមហ៊ុន លើកលែងតែ ពន្ធអាករលើតំលៃបន្ថែម (VAT) ដែលក្រុមហ៊ុនជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រង ស្ថិតនៅក្នុង ^៦ ការផ្គត់ផ្គង់ទំនិញឬសេវាដែលជាការផ្គត់ផ្គង់មិនជាប់អាករ ដូច្នេះជារៀងរាល់ខែក្រុមហ៊ុនប្រកាសពន្ធអាករលើតំលៃបន្ថែម (VAT) មានតំលៃស្មើសូន្យ ប្រសិនបើគ្មានប្រតិបត្តិការណាមួយណាដែលកំសេវាធានារ៉ាប់រង។

៣.១ ការពិភាក្សាទៅលើប្រភេទពន្ធដែលក្រុមហ៊ុនត្រូវបង់ (ចាប់ពីខែ មករា ដល់ ធ្នូ ឆ្នាំ២០១៦)

៣.១.១ ពន្ធលើប្រាក់បៀវត្ស

ពន្ធលើប្រាក់បៀវត្ស គឺត្រូវធ្វើការបង់ទៅតាមតំលៃបៀវត្សដែលបុគ្គលិកម្នាក់ៗទទួលបាន។ ចំពោះក្រុមហ៊ុន ភី ខេ អឹម អាយដោយឆ្លងកាត់តាមរយៈការសម្ភាសន៍ដោយផ្ទាល់ពី ប្រធានគណនេយ្យគឺមានអត្រាពន្ធចាប់ពី ០% ទៅ ដល់ ២០%។

របៀបបំពេញនៅក្នុងលិខិតប្រកាសពន្ធលើប្រាក់បៀវត្ស៖

- ប្រអប់លេខ ០១: បំពេញកាលបរិច្ឆេទចាប់ពីដើមខែ និងកាលបរិច្ឆេទបញ្ចប់នៃខែ
- ប្រអប់លេខ ០២: បំពេញលេខអត្តសញ្ញាណកម្មសារពើពន្ធរបស់ក្រុមហ៊ុន

^៦ ប្រកាសលេខ៥៥៩ សហវប្រ.ករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពី ការណែនាំអនុវត្តអាករលើតំលៃបន្ថែមចំពោះការផ្គត់ផ្គង់មិនជាប់អាករ

និស្សិត៖ វត្ត សំណាងកណ្តិការ ៦០ សាស្ត្រាចារ្យណែនាំ៖ ងួន ហេង

- ប្រអប់លេខ ០៣: ត្រូវបំពេញ:
- នាមរកណ៍សហគ្រាស
 - ប្រភេទអាជីវកម្ម
 - អាស័យដ្ឋាន លេខទូរសាស្ត្រ សារអេឡិចត្រូនិករបស់ក្រុមហ៊ុន
- ប្រអប់លេខ ០៤: មានចំនួន៧តារាង:
 - ចំនួននិយោជិតដែលបែងចែកទៅតាមអត្រាកាត់ពន្ធ
 - ប្រាក់បៀវត្សសរុបដែលត្រូវបើក
 - សហព័ទ្ធ (ប្តី,ប្រពន្ធ...)
 - ចំនួនកូនក្នុងបន្ទុក
 - មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស
 - អត្រាពន្ធ
 - ចំនួនពន្ធលើប្រាក់បៀវត្ស
- ប្រអប់លេខ ០៥ ៖ ក្រុមហ៊ុន ភី ខេ អឹម អាយ មិនមាននិយោជិតជាអនិវាសនជន
- ប្រអប់លេខ ០៦ ៖ បំពេញបំនួនអត្ថប្រយោជន៍បន្ថែម និង ពន្ធលើប្រាក់បៀវត្ស។

(ឧបសម្ព័ន្ធទី២)

៣.១.២ ពន្ធប្រាក់រំដោះពន្ធលើប្រាក់ចំណេញ

ប្រាក់រំដោះពន្ធប្រាក់ចំណេញ គឺជាបំណុលពន្ធដែលគិតលើចំណូលដែលបានមកពីប្រទេសកម្ពុជា និងក្រៅប្រទេសសំរាប់និវាសនជន។ ចំពោះក្រុមហ៊ុន ភី ខេ អឹម អាយ មានកាតព្វកិច្ចបង់ប្រាក់រំដោះពន្ធប្រាក់ចំណេញ គឺស្មើនឹង ៥% នៃប្រាក់ចំណូលប្រចាំខែសរុបរបស់ក្រុមហ៊ុន។ របៀបបំពេញនៅក្នុងលិខិតប្រកាសពន្ធប្រាក់រំដោះពន្ធប្រាក់ចំណេញ ៖

- ប្រអប់លេខ ០១: បំពេញកាលបរិច្ឆេទ
- ប្រអប់លេខ ០២: បំពេញលេខអត្តសញ្ញាណកម្មរបស់ក្រុមហ៊ុន
- ប្រអប់លេខ ០៣ បំពេញ
 - នាមករបស់សហគ្រាស

- សកម្មភាពអាជីវកម្ម
- អាស័យដ្ឋាន លេខទូរស័ព្ទ ទូរសាររបស់ក្រុមហ៊ុន
- ប្រអប់លេខ ០៤: គ្មានការបំពេញ
- ប្រអប់លេខ ០៥: បំពេញចំនួនប្រាក់រំដោះប្រចាំខែ
- ប្រអប់លេខ ០៦: បំពេញ១% នៃ ប្រអប់ ០៥
- ប្រអប់លេខ ០៧: សរសេរពាក្យថា “គ្មាន”
- ប្រអប់លេខ ០៨: សរសេរពាក្យថា “គ្មាន”
- ប្រអប់លេខ ០៩: សរសេរពាក្យថា “គ្មាន”
- ប្រអប់លេខ ១០: សរសេរពាក្យថា “គ្មាន”
- ប្រអប់លេខ ១១: សរសេរពាក្យថា “គ្មាន”
- ប្រអប់លេខ ១២: សរសេរពាក្យថា “គ្មាន”
- ប្រអប់លេខ ១៣: សរសេរពាក្យថា “គ្មាន”
- ប្រអប់លេខ ១៤: សរសេរពាក្យថា “គ្មាន”
- ប្រអប់លេខ ១៥: សរសេរពាក្យថា “គ្មាន”
- ប្រអប់លេខ ១៦: សរសេរពាក្យថា “គ្មាន”
- ប្រអប់លេខ ១៧: ចំនួនបុព្វលាភសរុប
- ប្រអប់លេខ ១៨: ៥% នៃប្រអប់លេខ ១៧
- ប្រអប់លេខ ១៩: សរុបប្រាក់ពន្ធអាករត្រូវបង់។ (ឧបសម្ព័ន្ធទី២)

៣.១.៣ ពន្ធកាត់ទុក

ចំពោះក្រុមហ៊ុន ភី ខេ អឹម អាយ អាចកាត់ទុកប្រាក់ពន្ធ ជូនរដ្ឋនៅពេលក្រុមហ៊ុនប្រើប្រាស់សេវាដូចជា ១៥% ទៅលើការប្រើប្រាស់សេវាហូតដល់ លាងម៉ូតូ ចំណាយលើការធ្វើដំណើរ ប្រើប្រាស់សេវាច្បាប់ ... ១០% ទៅលើ ការជួលទីតាំងអគារ ជួលម៉ូតូ..... ១៥% ចំណាយលើការប្រាក់ជាដើម។

របៀបបំពេញនៅក្នុងលិខិតប្រកាសពន្ធកាត់ទុក

- ប្រអប់លេខ ០១: បំពេញការបរិច្ឆេទ
- ប្រអប់លេខ ០២: បំពេញលេខអត្តសញ្ញាណកម្មសារពើពន្ធរបស់ក្រុមហ៊ុន
- ប្រអប់លេខ ០៣: បំពេញ
 - នាមកររបស់សហគ្រាស
 - សកម្មភាពអាជីវកម្ម
 - អាស័យដ្ឋាន លេខទូរស័ព្ទ ទូរសាររបស់ក្រុមហ៊ុន
- ប្រអប់លេខ ០៤: បំពេញចំនួនទឹកប្រាក់សរុបណាដែលត្រូវជាប់ពន្ធ និង ចំនួនពន្ធកាត់ទុក
- ប្រអប់លេខ ០៥ ៖ បំពេញចំនួនទឹកប្រាក់សរុបណាដែលត្រូវជាប់ពន្ធ និង ចំនួនពន្ធកាត់ទុក។ (ឧបសម្ព័ន្ធទី២)

៣.១.៤ អាករលើតំលៃបន្ថែម

ដោយក្រុមហ៊ុន ប្រេវែ (កម្ពុជា) ម៉ាយក្រូឡាយអ៊ិនស្ទូរ៉េន ភីអិលស៊ី ហៅកាត់ថា ភី ខេ អ៊ឹម អាយជា ក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រង ស្ថិតនៅក្នុងការផ្គត់ផ្គង់ទំនិញឬសេវាដែលជាការផ្គត់ផ្គង់មិនជាប់អាករ ដូច្នេះជារៀងរាល់ខែក្រុមហ៊ុន ប្រកាសពន្ធអាករលើតំលៃបន្ថែម(VAT) មានតំលៃស្មើសូន្យ ប្រសិនបើគ្មានប្រតិបត្តិការណាមួយក្រៅពីលក់សេវាធានារ៉ាប់រង។ ប៉ុន្តែនៅ ខែធ្នូ ចុងឆ្នាំ ២០១៦ ក្រុមហ៊ុនបានធ្វើការលក់ ទ្រព្យសកម្ម (ម៉ូតូ) ធ្វើអោយមានការជាប់ពន្ធទៅលើអាករលើតំលៃបន្ថែម។ (ឧបសម្ព័ន្ធទី២)

៣.២ ឯកសារភ្ជាប់នៅពេលធ្វើការប្រកាសពន្ធ

សហគ្រាសដែលកំពុងប្រកបអាជីវកម្ម នៅក្នុងប្រទេសកម្ពុជាត្រូវមានកាតព្វកិច្ចកត់ត្រាអោយបានច្បាស់នូវរាល់កិច្ចបញ្ជីគណនេយ្យដែលទាក់ទងទៅ និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន និងកំណត់ត្រានានាដែលតម្រូវដោយនាយកដ្ឋានពន្ធដារ។ នៅក្នុងក្រុមហ៊ុន ភី ខេ អ៊ឹម អាយ មុនពេលប្រកាសពន្ធគណនេយ្យក្រុមហ៊ុនត្រូវរៀបចំឯកសារមួយចំនួនដែល ត្រូវកិច្ចភ្ជាប់ជាមួយលិខិតប្រកាសពន្ធដូចខាងក្រោម៖

៣.២.១ ពន្ធលើប្រាក់បៀវត្ស

ចំពោះពន្ធលើប្រាក់បៀវត្សក្រុមហ៊ុន ភី ខេ អ៊ឹម អាយ មានឯកសារភ្ជាប់ដូចជា៖

- តារាងពន្ធកាត់ទុកលើប្រាក់បៀវត្ស

តារាងនេះមានរៀបរាប់ពី៖

- ឈ្មោះនិយោជិក
- សញ្ញាតិ
- មុខងារ
- ប្រាក់បៀវត្សន៍ត្រូវបើក
- សហព័ទ្ធ
- កូនក្នុងបន្ទុក
- ទឹកប្រាក់កាត់បន្ថយ
- មូលដ្ឋានគិតពន្ធ
- អត្រាពន្ធ
- ពន្ធលើប្រាក់បៀវត្សន៍
- កំណត់សម្គាល់

- តារាងពន្ធចំពោះអត្ថប្រយោជន៍បន្ថែម

៣.២.២ ពន្ធប្រាក់រំដោះពន្ធលើប្រាក់ចំណេញ

ចំពោះលិខិតប្រកាសពន្ធ ប្រាក់រំដោះពន្ធលើប្រាក់ចំណេញត្រូវភ្ជាប់ឯកសារទិន្នន័យប្រតិបត្តិការ លក់ទំនិញ និងសេវាកម្មតែប៉ុណ្ណោះ។ ទិន្នន័យប្រតិបត្តិការលក់ទំនិញ និងសេវាកម្មមានដូចខាងក្រោម៖

- កំណត់ត្រាលក់ (Sale Record) ទិន្នន័យប្រតិបត្តិការលក់ទំនិញ និងសេវាកម្មគឺ ជា ទិន្នន័យប្រតិបត្តិការដែលកត់ត្រានូវរាល់ប្រតិបត្តិការណ៍លក់របស់ក្រុមហ៊ុនដែលចាត់ទុកជា ចំណូលរបស់ក្រុមហ៊ុនគំរូរបស់ Sale Record គឺ៖
 - ឈ្មោះ Sale Record
 - ការបរិច្ឆេទនៃប្រតិបត្តិការណ៍អាជីវកម្ម
 - ឈ្មោះ និង អាស័យដ្ឋានរបស់ក្រុមហ៊ុន
 - អត្រាប្តូរប្រាក់
 - លេខ VAT IN

៣.២.៣ ពន្ធកាត់ទុក

ចំពោះពន្ធកាត់ទុកនេះផងដែរក្រុមហ៊ុន ភី ខេ អ៊ីម អោយមានភ្ជាប់តារាងដែលរៀបរាប់ពីការទិញទំនិញ និង សេវាដែលជាប់ពន្ធ។

៣.២.៤ ពន្ធអាករលើតម្លៃបន្ថែម

ចំពោះលិខិតប្រកាសពន្ធអាករលើតម្លៃបន្ថែមត្រូវភ្ជាប់នូវឯកសារដូចខាងក្រោម៖

- កំណត់ត្រាទិញ (ទិន្នន័យប្រតិទិន និងសេវា Purchase Record) ។ កំណត់ត្រាទិញគឺជាឯកសារមួយដែលធ្វើការកត់ត្រាទៅ លើរាល់ការប្រតិបត្តិការណ៍ចំណាយរបស់ក្រុមហ៊ុន៖
 - គំរូនៃ Purchase Record
 - ឈ្មោះនៃ Purchase Record
 - កាលបរិច្ឆេទនៃប្រតិបត្តិការណ៍អាជីវកម្ម
 - ឈ្មោះក្រុមហ៊ុន និងអាស័យដ្ឋាន
 - អាត្រាប្តូរប្រាក់
 - លេខ VAT-IN របស់ក្រុមហ៊ុន
 - តារាងពណ៌មានការបរិច្ឆេទ លេខសក្ខីបត្រដើម ឈ្មោះអ្នកផ្គត់ផ្គង់ លេខ VAT ការពណ៌នាបរិមាណតំលៃ មិនជាប់VAT តំលៃជាប់ពន្ធ តំលៃVAT និងតំលៃសរុបបូកVAT។

បន្ទាប់ពីរាប់ចំប្រតិបត្តិការទិន្នន័យប្រតិទិនហើយនោះ គណនេយ្យក៏ត្រូវធ្វើការបូកសរុប នូវទិន្នន័យប្រតិទិន។

នៅផ្នែកខាងក្រោយនៃទិន្នន័យប្រតិទិនគឺ ការបូកសរុបសមតុល្យ។ ការបូកសរុបសមតុល្យបែងចែកជាពីរគឺ ការបូកសរុបសមតុល្យជាប្រាក់ដុល្លា និងបំបែកសមតុល្យជាប្រាក់រៀលទៅតាមអាត្រាប្តូរប្រាក់ដោយអគ្គនាយកដ្ឋានពន្ធដារ។

- កំណត់ត្រាទិញ (Sale Record) ទិន្នន័យប្រតិទិនទំនិញ និងសេវាកម្មគឺ ជាទិន្នន័យប្រតិទិនដែល កត់ត្រានូវរាល់ប្រតិបត្តិការណ៍លក់របស់ក្រុមហ៊ុនដែលចាត់ទុកជាចំណូលរបស់ក្រុមហ៊ុនគំរូរបស់ Sale Record គឺ៖

- ឈ្មោះ Sale Record
- ការបរិច្ឆេទនៃប្រតិបត្តិការណ៍អាជីវកម្ម
- ឈ្មោះ និង អាស័យដ្ឋានរបស់ក្រុមហ៊ុន
- អត្រាប្តូរប្រាក់
- លេខ VAT IN
- តារាងពណ៌នា: កាលបរិច្ឆេទ លេខសក្ខីប័ត្រដើម ឈ្មោះរបស់អតិថិជន
លេខ VAT របស់អតិថិជនបរិមាណ តំលៃនៃការលក់មិនជាប់ពន្ធ តំលៃនាំ
ចេញ អតិថិជនជាប់ពន្ធ អោយអតិថិជន និងបុគ្គលិកជាប់អាករតំការលក់)
លៃសរុបរាប់បញ្ចូលទាំងVAT។

៣.៣ ដំណើរការបង់ពន្ធ

ចំពោះដំណើរការបង់ពន្ធ និងការប្រកាសពន្ធរបស់ប្រភេទពន្ធ ប្រាក់រំដោះពន្ធលើប្រាក់
ចំណេញ អាករលើតម្លៃបន្ថែម ពន្ធកាត់ទុក និងពន្ធលើប្រាក់បៀវត្សន៍មានលក្ខណៈដូចគ្នាទៅតាម
ដំណាក់កាលដូចខាងក្រោម៖

ដំណាក់កាលទី១៖ បន្ទាប់ពីប្រធានគណនេយ្យកររៀបចំទិន្នន័យប្រតិបត្តិ និងទិន្នន័យប្រតិ
បត្តិរួចរាល់គណនេយ្យករត្រូវបំពេញទិន្នន័យទាំងអស់ដែលមាននៅក្នុងទិន្នន័យប្រតិបត្តិ និងលក់
ចូលទៅក្នុងលិខិតប្រកាសពន្ធ រួចបញ្ជូនទៅអោយប្រធានហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យ និងសម្រេចថា
តើទិន្នន័យដែលគណនេយ្យករបានបំពេញនៅក្នុងលិខិតប្រកាសពន្ធត្រឹមត្រូវដែររឺទេបន្ទាប់ពី
ប្រធានហិរញ្ញវត្ថុត្រួតពិនិត្យ និងសម្រេចថាទិន្នន័យទាំងអស់ត្រឹមត្រូវហើយ ប្រធានក្រុមហ៊ុននឹងចុះ
ហត្ថលេខាសម្រេចនឹងឯកភាពហើយគណនេយ្យករ ភ្ជាប់លិខិតនេះមកជាមួយលិខិតប្រកាសពន្ធ
កាត់ទុក ពន្ធលើប្រាក់បៀវត្សន៍ ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ និងអាករលើតម្លៃបន្ថែម ដើម្បីទៅ
បង់ពន្ធជាសាច់ប្រាក់នៅធនាគារអេស៊ីលីដា។

ដំណាក់កាលទី០២៖ បន្ទាប់ពីប្រធានគណនេយ្យករទទួលបានលិខិតប្រកាសពន្ធ ដែលបាន
ចុះហត្ថលេខាឯកភាពពីប្រធានក្រុមហ៊ុនហើយ ប្រធានគណនេយ្យករត្រូវយកឯកសារផ្ទេរប្រាក់ទៅ
បង់ពន្ធនៅធនាគារអេស៊ីលីដាហើយបុគ្គលិកធនាគារអេស៊ីលីដា នឹងផ្តល់ក្រដាសដែលបញ្ជាក់ថា
យើងបានបង់ប្រាក់រួចរាល់។ បន្ទាប់មកយើងយកក្រដាសដែលបញ្ជាក់ថា យើងបានបង់ប្រាក់
រួចរាល់ភ្ជាប់ជាមួយនឹងឯកសារទិន្នន័យប្រតិបត្តិ និងទិន្នន័យប្រតិបត្តិលក់ដែល ត្រូវប្រកាសពន្ធទៅ
ប្រគល់អោយមន្ត្រីពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ។

ជំពូកទី៤

វិភាគទិន្នន័យពន្ធពីខែ មករា ដល់ ធ្នូ ឆ្នាំ២០១៦


៤.១ ពន្ធលើប្រាក់បៀវត្ស

៤.១.១ តារាងទិន្នន័យពន្ធពីខែ មករា ដល់ ធ្នូ ឆ្នាំ២០១៦

Quarter	Type of Tax	Amount	Percent %
Salary	Jan-Mar	11,338.05	30.73%
	Apr-Jun	7,172.46	19.44%
	July-Sep	10,058.62	27.26%
	Oct-Dec	8,331.80	22.58%
Total		36,900.93	100.00%

(ឧបសម្ព័ន្ធទី៣)

៤.១.២ ក្រាហ្វិច



៤.១.៣ ការវិភាគនិងបកស្រាយតាមក្រុមហ៊ុន

ក្រោយពីបានសិក្សាអំពីតារាងនិងបង្កើតក្រាហ្វិកអំពីពន្ធ លើប្រាក់បៀវត្សនេះមកយើងសង្កេតយល់ថា៖ ចំពោះត្រីមាសទី១ ចាប់ពីខែ មករា ដល់ មេសា មានចំនួននិងភាគរយ ៣០.៧៣% មានការថយចុះ ១១.២៩% បើប្រៀបធៀបនឹងត្រីមាសទី២មានត្រឹមតែ ១៩.៤៤% នៃប្រាក់ពន្ធលើប្រាក់បៀវត្សសរុប ១០០%។ ការកើនឡើងនេះគឺដោយសារតែនៅខែមីនាក្រុមហ៊ុនបានបើកប្រាក់លើកទឹកចិត្តទៅអោយបុគ្គលិក ⁷ (ប្រាក់ខែទី១៣លើកទី១)។ បើប្រៀបធៀបត្រីមាសទី២ទៅនឹងត្រីមាសទី៣ មានការកើនឡើងចំនួន ៧.៨២% ការកើនឡើងនេះដោយសារតែនៅខែសីហាក្រុមហ៊ុនបានធ្វើការបើកប្រាក់លើកទឹកចិត្តទៅអោយបុគ្គលិក(ប្រាក់ខែទី១៣លើកទី២)។ តែបើប្រៀបធៀបត្រីមាសទី៣មានចំនួន ២៧.២៦% ទៅនឹងត្រីមាសទី៤ មានចំនួន ២២.៥៨% មានការថយចុះចំនួន ៤.៦៨% ព្រោះនៅត្រីមាសទី៣ ក្រុមហ៊ុនបានផ្តល់ប្រាក់ខែលើកទឹកចិត្តចំពោះបុគ្គលិកដែលបានធ្វើការនៅក្រុមហ៊ុនបានរយៈពេលចាប់ពី ៣ឆ្នាំឡើងទៅ ហើយប្រាក់លើកទឹកចិត្តគឺគិតតាមចំនួនឆ្នាំដែលបុគ្គលិកបានធ្វើ បុគ្គលិកនឹងទទួលបានចំនួនប្រាក់ពាក់កណ្តាលនៃប្រាក់ខែគោលប្រសិនបើបុគ្គលិកធ្វើការបានចាប់ពី ៣ រហូតដល់ ៥ឆ្នាំ និង បុគ្គលិកដែលបានធ្វើការនៅក្រុមហ៊ុនបានរយៈពេល ៥ឆ្នាំឡើងទៅនឹងទទួលបានប្រាក់លើកទឹកចិត្ត ស្មើនឹងចំនួនប្រាក់ខែគោលមួយខែ។ ប៉ុន្តែនៅត្រីមាសទី៤នៅតែមានចំនួនតិចជាងត្រីមាសទី៣។

៤.២ ពន្ធប្រាក់រំដោះពន្ធលើប្រាក់ចំណេញ


៤.២.១ តារាងទិន្នន័យពីខែ មករា ដល់ ធ្នូ ឆ្នាំ២០១៦

Type of Tax	Quarter	Amount	Percent %
PPT	Jan-Mar	21,329.90	33.53%
	Apr-Jun	14,626.98	22.99%
	July-Sep	15,347.85	24.12%
	Oct-Dec	12,315.79	19.36%
Total		63,620.52	100.00%

(ឧបសម្ព័ន្ធទី៣)

⁷ ក្រុមហ៊ុនមានផ្តល់ប្រាក់លើកទឹកចិត្តទៅអោយបុគ្គលិកចំនួន២ដងក្នុងមួយឆ្នាំ(ម្តងស្មើនឹងពាក់កណ្តាលនៃប្រាក់បៀវត្សគោលរបស់បុគ្គលិក)

៤.២.២ ក្រាហ្វិក



៤.២.៣ ការវិភាគនិងបកស្រាយតាមក្រាហ្វិក

នៅក្នុងក្រាហ្វិកខាងលើនេះបានបង្ហាញថា នៅត្រីមាសទី១ មានចំនួនភាគរយ ៣៣.៥៣% ច្រើនជាងត្រីមាសផ្សេងៗទៀតក៏ព្រោះតែនៅក្នុងអំឡុងត្រីមាសទីមួយនេះក្រុមហ៊ុនបានប្រមូលបុព្វលាភមានចំនួនច្រើនជាងត្រីមាសផ្សេងៗទៀត ហើយក៏ព្រោះប្រាក់រំដោះពន្ធលើប្រាក់ចំណេញនេះគឺគណនាតាមចំនួនបុព្វលាភដែលក្រុមហ៊ុនប្រមូលបាន។


៤.៣ ពន្ធកាត់ទុក

៤.៣.១ តារាងទិន្នន័យពីខែ មករា ដល់ ធ្នូ ឆ្នាំ២០១៦

Type of Tax	Quarter	WTH tax Amount	Percent %
WHT	Jan-Mar	2,850.46	20.04%
	Apr-Jun	2,760.52	19.41%
	July-Sep	3,895.16	27.39%
	Oct-Dec	4,716.04	33.16%
Total		14,222.18	100.00%

(ឧបសម្ព័ន្ធទី៣)

៤.៣.២ ក្រាហ្វិក



៤.៣.៣ ការវិភាគនិងបកស្រាយតាមក្រាហ្វិក

តាមក្រាហ្វិកនេះបានបង្ហាញលទ្ធផលអោយឃើញថានៅត្រីមាសទី៤ ចាប់ពីខែ តុលា ដល់ធ្នូ គឺមានភាគរយច្រើនជាងត្រីមាសត្រីមាសទី១, ទី២ និងទី៣ ដោយសារតែនៅត្រីមាសទី៤ នេះក្រុមហ៊ុនបានទិញ និងប្រើប្រាស់សេវាដែលមានការជាប់ពន្ធ និងត្រូវកាត់ពន្ធទៅអោយពន្ធដារមានចំនួនច្រើន។

ចំណុចខ្លាំង និង ចំណុចខ្សោយ

ក្រោយពីបានធ្វើការចុះកម្មសិក្សា និងសង្កេតផ្ទាល់ពីសំណាក់បងៗដែលធ្វើការនៅក្រុមហ៊ុន គឺ ខេ អឹម អាយ អស់រយៈពេលប៉ុន្មានខែកន្លងមកដោយបានធ្វើការសម្ភាសន៍ដោយផ្ទាល់មាត់ និង មានការណែនាំពួកគាត់ នាងខ្ញុំបានសំគាល់ និងសង្កេតឃើញពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ ក្រុមហ៊ុនមួយចំនួន ទោះបីជាក្រុមហ៊ុនកំពុងមានការរីកចម្រើនខ្លាំងដ៏ដោយ។

១ ចំណុចខ្លាំង

- ក្រុមហ៊ុនមានធនធានមនុស្សដែលមានសមត្ថភាព និងជំនាញក្នុងការធ្វើការបំរើ និង ផ្តល់សេវាធានារ៉ាប់រងដល់សំណាក់អតិថិជន
- ក្រុមហ៊ុនមានធនធានមនុស្សព្រោះក្រុមហ៊ុនធ្វើការគណនា និងប្រកាសពន្ធដោយ ខ្លួនឯង
- ជាក្រុមហ៊ុនដែលអាចធ្វើអោយអ្នកដែលមានចំណូលទាប អាចធ្វើការទិញធានា រ៉ាប់រងបាន
- ជាសាខារបស់ក្រុមហ៊ុនដែលមានកេរ្ត៍ឈ្មោះ និង ប្រវត្តិយូរយារណាស់មកហើយ
- ជាក្រុមហ៊ុនដែលស្របទៅតាមច្បាប់ព្រោះក្រុមហ៊ុនប្រកាសពន្ធប្រចាំខែជូនរដ្ឋនិង គោរពតាមច្បាប់សារពើពន្ធដែលបានកំណត់បានត្រឹមត្រូវ
- ក្រុមហ៊ុនដែលជាជំរើសល្អក្នុងការទិញធានារ៉ាប់រង
- ជាក្រុមហ៊ុនដែលមានដៃគូសហការច្រើនមាននៅទូទាំងប្រទេសនៅគ្រប់ 25 ខេត្ត ក្រុង
- ក្រុមហ៊ុនមានទំនួលខុសត្រូវខ្ពស់ក្នុងការផ្តល់ធានារ៉ាប់រង
- ជាសាខារបស់ក្រុមហ៊ុនដែលមានអាយុ 100 ឆ្នាំនៃជំនាញក្នុងអាជីវកម្មធានារ៉ាប់រង ជីវិត
- ភាពរឹងមាំខាងហិរញ្ញវត្ថុ
- ការទាមទារសំណងមានភាពងាយស្រួល

២ ចំណុចខ្សោយ

- ផលិតផលសេវាកម្មមានកំណត់

- ទឹកប្រាក់សំណងអតិបរមាត្រឹម ៥០០០\$
- ការសហការនៅក្នុងក្រុមហ៊ុនមានការខ្វះខាត
- ក្រុមហ៊ុនមិនទាន់បានបង្ហាញព័ត៌មានអោយទូលំទូលាយក្នុងប្រព័ន្ធអ៊ីនធឺណែត
- តំរូវការឯកសារគ្រប់គ្រាន់ក្នុងការទាមទារសំណង
- ក្រុមហ៊ុនធ្លាប់មានការជាកពិន័យពីព្រោះមានការធ្វេសប្រហែសក្នុងការគណនាចំនួនត្រូវបង់ពន្ធ

ទោះបីជាក្រុមហ៊ុនមានចន្លោះខ្វះខាតខ្លះៗក៏ដោយ ប៉ុន្តែក្រុមហ៊ុនគឺមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការព្យាយាមកែតម្រូវចំពោះចំណុចខ្វះខាតទាំងអស់នោះ និងខិតខំស្វែងរកចំណុចផ្សេងៗទៀតដើម្បីធ្វើការកែសម្រួល ក៏ដូចជាធ្វើការកែប្រែដើម្បីអោយសេវាកម្មធានារ៉ាប់រងមានភាពរីកចំរើន ងាយស្រួលដល់អតិថិជន។

សេចក្តីសន្និដ្ឋាន និងផ្តល់អនុសាសន៍

១. សេចក្តីសន្និដ្ឋាន

ក្រោយពីបានធ្វើការចុះកម្មសិក្សាស្រាវជ្រាវអស់រយៈពេល២ខែកន្លងមកនៅក្រុមហ៊ុន ប្រេវែរ (កម្ពុជា) ម៉ាយក្រូឡាយអ៊ិនស្ទូរ៉េន ភីអិលស៊ី ហៅកាត់ថា ភី ខេ អឹម អាយ ក្រោមប្រធានបទ កាតព្វកិច្ចសារពើពន្ធរបស់ក្រុមហ៊ុន ប្រេវែរ (កម្ពុជា) ម៉ាយក្រូឡាយអ៊ិនស្ទូរ៉េន ភីអិលស៊ី ហៅកាត់ថា ភី ខេ អឹម អាយ យើងសង្កេតឃើញថា ក្រុមហ៊ុនបានប្រើប្រាស់និងអនុវត្តន៍នូវគោលនយោបាយជាច្រើនដើម្បីតម្រូវចិត្តអតិថិជន និងមានការទុកចិត្តតាមរយៈការសហការជាមួយដៃគូជាច្រើន និងពង្រីកសាខាគ្រប់ ២៥ ខេត្តក្រុង និង ស្វែងរកការកែតម្រូវផលិតផលសេវាកម្មអោយមានភាពងាយស្រួល បត់បែនទៅតាមតម្រូវចិត្តអតិថិជន។

ក្រុមហ៊ុនបង្កើតឡើងដើម្បីជួយសំរួលដល់អ្នកដែលមានចំណូលទាប និងមធ្យម អោយមានការធានាដែលអាចជួយពួកគេក្នុងការការពារអនាគតរបស់ពួកគេក្នុងករណីមានគ្រោះថ្នាក់ជំងឺពិការភាពឬស្លាប់ហើយនិងផ្តល់នូវដំណោះស្រាយចំពោះការលំបាកដែលកើតឡើងពីការបាត់បង់ការងារឬកាត់បន្ថយប្រាក់ចំណូលចូលនិវត្តន៍។ នៅក្នុងការផ្តល់សេវាកម្ម និងផ្តល់សំណងក្រុមហ៊ុនធ្វើការត្រួតពិនិត្យម៉ត់ចត់ត្រឹមត្រូវដោយបុគ្គលិកខាងផ្នែកវាយតម្លៃ និងខាងវេជ្ជសាស្ត្រ។ ខាងផ្នែកវាយតម្លៃទទួលខុសត្រូវលើការវិភាគ វាយតម្លៃ អនុម័តការធានាទៅតាមដំណាក់កាលនៃគោលនយោបាយរបស់ក្រុមហ៊ុនដោយមុន នឹងសម្រេចចិត្តផ្តល់ការធានាដល់អតិថិជនដោយពិនិត្យមើលនិងវិនិច្ឆ័យច្បាស់លាស់ដើម្បីជៀសវាងហានិភ័យផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការពន្យល់ និង អប់រំប្រជាជនអំពីការធានារ៉ាប់រងផលិតផលនិងដំណើរការដែលងាយស្រួលយល់និងធ្វើក្នុងភូមិយុទ្ធនាការសុខភាពលើការការពារហានិភ័យ។ ក្រុមហ៊ុនបានបង្កើតនូវផលិតផលជាច្រើន ដែលគ្របដណ្តប់លើវិស័យធានារ៉ាប់រងអាយុជីវិតការធានារ៉ាប់រងសុខភាពផែនការវិនិយោគនិងសន្សំនិងចុងក្រោយផែនការសោធននិវត្តន៍។ ផលិតផលទាំងនេះបំពេញនូវការរំពឹងទុករបស់អតិថិជនទាក់ទងនឹងអាយុនិងស្ថានភាព របស់ពួកគេក៏ប៉ុន្តែក៏ដូចជាការវិវត្តន៍នៃតម្រូវការរបស់ពួកគេនាពេលអនាគតផងដែរ ហើយយើងអភិវឌ្ឍនិងកែលម្អផលិតផលជាទៀងទាត់ដើម្បីបង្កើតដំណោះស្រាយផ្ទាល់ខ្លួនសម្រាប់អតិថិជនរបស់ខ្លួន។

ដោយសារការខិតខំប្រឹងប្រែងទាំងអស់នេះហើយដែលបានធ្វើអោយ ក្រុមហ៊ុន ប្រេវែរ (កម្ពុជា) ម៉ាយក្រូឡាយអ៊ិនស្ទូរ៉េន ភីអិលស៊ី ហៅកាត់ថា ភី ខេ អឹម អាយ មានភាពជោគជ័យក្នុងវិស័យធានារ៉ាប់រង និងដោយមានការសហការពីដៃគូជាច្រើន ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, អង្គការមិន

មែនរដ្ឋាភិបាលនិងធនាគារ។ ហើយចំពោះផ្លូវច្បាប់ ក្រុមហ៊ុន ប្រេវែ (កម្ពុជា) ម៉ាយក្រូឡាយអ៊ិនសូរេន គឺអិលស៊ី ហៅកាត់ថា ភី ខេ អឹម អាយ ជាក្រុមហ៊ុនមួយដែលអនុវត្តបានយ៉ាងល្អ មិនមានការក្លែងបន្លំ ឬ គឺបគេងនូវឯកសារនានាដែលទាក់ទងនឹងការប្រកាសពន្ធ។ រាល់លិខិតប្រកាសពន្ធនីមួយៗតែងតែមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវមុននឹងធ្វើការប្រកាស និង ធ្វើការប្រកាសទៅតាមកាលបរិច្ឆេទរបស់ពន្ធដារ។

២. ការផ្តល់អនុសាសន៍

យោងទៅតាមការចុះកម្មសិក្សាអស់រយៈពេល២ខែកន្លងមកនៅក្រុមហ៊ុន ប្រេវែ (កម្ពុជា) ម៉ាយក្រូឡាយអ៊ិនសូរេន គឺអិលស៊ី ហៅកាត់ថា ភី ខេ អឹម អាយ បានបង្ហាញអោយឃើញពីចំណុចខ្លាំង និង ចំណុចខ្សោយមួយចំនួន។ ចំណុចខ្សោយទាំងអស់នេះហើយដែលតម្រូវអោយក្រុមហ៊ុនធ្វើការកែតម្រូវ និងត្រួតពិនិត្យឡើងវិញដើម្បីអោយក្រុមហ៊ុនកាន់តែមានការអភិវឌ្ឍន៍ រីកចំរើនកាន់តែខ្លាំងបន្ថែមទៀតដើម្បីឆ្ពោះទៅការប្រកួតប្រជែងជាមួយក្រុមហ៊ុនធានារ៉ាប់រង ដ៏ទៃទៀតទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ។ ដើម្បីជួយជាគំនិតក្នុងការកែតម្រូវទាំងអស់នេះ ក្រុមហ៊ុនគួរតែ អនុវត្តន៍ កែប្រែ និងបន្ថែមនូវគោលការណ៍មួយចំនួនបន្ថែមទៀតដូចជា ៖

- ក្រុមហ៊ុនគួរតែបង្កើនការផ្សព្វផ្សាយអោយសាធារណៈជន បានស្គាល់កាន់តែទូលំទូលាយក្នុងគោលបំណងដើម្បីអោយប្រជាពលរដ្ឋបានយល់ និងមានភាពជឿជាក់កាន់តែខ្លាំងចំពោះសេវារបស់ខ្លួន
- ក្រុមហ៊ុនគួរតែចាប់អារម្មណ៍ទៅលើប្រពន្ធអ៊ីនធឺណែតបន្ថែមទៀត និងបង្ហាញពីតំណអោយកាន់តែច្បាស់ និងមានការបកប្រែជាភាសាខ្មែរ
- ក្រុមហ៊ុនគួរតែបើកអោយទូលំទូលាយ និងផ្តល់ឪកាសអោយនិស្សិត ក៏ដូចជាមហាជនបានយល់កាន់តែច្បាស់អំពីផលិតផលធានារ៉ាប់រង
- ក្រុមហ៊ុនគួរតែអភិវឌ្ឍន៍ខ្លួនអោយកាន់តែមានវិសាលភាពខ្លាំងជាងបច្ចុប្បន្ន នេះទៀតព្រោះបច្ចុប្បន្នក្រុមហ៊ុនជា មីក្រូអ៊ីនសូរេន
- ក្រុមហ៊ុនគួរតែធ្វើការប្រកាសពន្ធអោយបានមុនកាលបរិច្ឆេទ ដែលពន្ធដារបានកំណត់ដើម្បីជៀសវាងមានបញ្ហាខុសឆ្គងដោយប្រការណាមួយ ងាយស្រួលមានពេលកែតម្រូវ និងគ្មានការជាក់ព័ន្ធមួយ។

ឯកសារយោង

- ស្តីង ជឿន. សៀវភៅស្តីពី ពន្ធដារកម្ពុជា . (២០១៦)
- ឡោ ក្រឹម. សៀវភៅស្តីពីប្រភេទនៃពន្ធ. (២០១៤)
- www.lorkremlaw.wordpress.com
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ.
សេចក្តីណែនាំស្តីពីការដាក់លិខិតប្រកាសនិងបង់ពន្ធប៉ាតង់ឆ្នាំ ២០១៦. (២០១៦, មករា, ០៤)
- ច្បាប់ស្តីពីហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រងឆ្នាំ ២០១៦. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (២០១៦, មករា, ០៤)
- អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ. សិទ្ធិ និង កាតព្វកិច្ចរបស់អ្នកជាប់ពន្ធ (២០១០)
- អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ.
សៀវភៅណែនាំស្តីពីពន្ធលើប្រាក់ចំណេញ (២០១៣).
- អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ.
សៀវភៅណែនាំស្តីពីពន្ធលើប្រាក់បៀវត្ស (២០១៣)
- អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ. (២០១៣). សៀវភៅណែនាំស្តីពីពន្ធកាត់ទុកលើនិវាសនជន និង អនិវាសនជន
- <https://www.pkmi.asia.kh>
- www.mef.com.kh
- <http://www.tax.gov.kh>

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



មាតិកា

**ផ្នែកទី១៖ បទដ្ឋានសាមញ្ញរបស់ឧត្តមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងឱកាសភារកិច្ចសេចក្តីព្រាងច្បាប់
ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ផ្នែកទី២៖ ក្របខ័ណ្ឌនៃការរៀបចំច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦

- សារាចរណែនាំលេខ ០២ សរណន ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០១៦
- សារាចរណែនាំលេខ ០៥ សរណន ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង
ឆ្នាំ២០១៦
- កំណត់បង្ហាញនៃសេចក្តីព្រាងច្បាប់លេខ ០០៣ សហវ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ
២០១៦
- សេចក្តីថ្លែងហេតុនៃសេចក្តីព្រាងច្បាប់លេខ ៦០ សជណ.កបច ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង
ឆ្នាំ២០១៦

ផ្នែកទី៣៖ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦

- ព្រះរាជក្រមលេខ នស/រកម/១២១៥/០១៦ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង
ឆ្នាំ២០១៦
 - ✓ តារាង “ក” ស្តីពីចំណូលថវិកាថ្នាក់ជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦
 - ✓ តារាង “ខ” ស្តីពីចំណាយថវិកាថ្នាក់ជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦
 - ✓ តារាង “គ១” ស្តីពីចំណាយមូលធនដោយហិរញ្ញប្បទានក្រៅប្រទេស
 - ✓ តារាង “គ២” ស្តីពីចំណាយមូលធនដោយហិរញ្ញប្បទានក្រៅប្រទេស (គម្រោងឥណទាន និងឥណទានភ្ជាប់សន្យា)
 - ✓ តារាង “ឃ” ស្តីពីចំណាយមូលធននៃថវិកាថ្នាក់ជាតិ (ឥណទានភ្ជាប់សន្យា និងឥណទានទូទាត់)

ផ្នែកទី៤៖ អនុក្រឹត្យអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦

- អនុក្រឹត្យលេខ១៨២ អនក្រ.បក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការបែងចែកចំណូលថវិកាថ្នាក់ជាតិតាមជំពូក
- អនុក្រឹត្យលេខ១៨៣ អនក្រ.បក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការបែងចែកចំណាយថវិកាថ្នាក់ជាតិតាមជំពូក
- អនុក្រឹត្យលេខ១៨៤ អនក្រ.បក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការផ្ទេរឥណទានថវិកា

ផ្នែកទី៥៖ ប្រកាសអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦

- ប្រកាសលេខ១៨២៦ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការប្រគល់កាតព្វកិច្ចប្រមូលចំណូលថវិកាថ្នាក់ជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦
- ប្រកាសលេខ១៨២៧ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិផ្ទៃក្នុងជំពូកតាមគណនីនិងអនុគណនី សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦
- ប្រកាសលេខ១៨២៨ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការបែងចែកឥណទានចំណាយថវិកាម្សិយថ្នាក់ជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦
- ប្រកាសលេខ១៨២៩ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការផ្ទេរឥណទានថវិកា

ផ្នែកទី៦៖ ចំណូល-ចំណាយថវិកាថ្នាក់ជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦

- ចំណូលថវិកាថ្នាក់ជាតិ
- ចំណាយថវិកាថ្នាក់ជាតិ

ផ្នែកទី៧៖ ចំណូល-ចំណាយថវិកាថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦

- ចំណូលថវិកាដ្ឋបាលថ្នាក់ក្រោមជាតិ
- ចំណាយថវិកាដ្ឋបាលថ្នាក់ក្រោមជាតិ

**V - អំពីគម្រោងចំណូល-ចំណាយថវិការដ្ឋបាលថ្នាក់ក្រោមជាតិ
ឆ្នាំ ២០១៦**

គម្រោងចំណូល-ចំណាយរបស់រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក និង ឃុំ-សង្កាត់ មាន ឱនភាពថវិកាចំនួន ៥១៣ ២៨៣ លានរៀល ហើយនឹងត្រូវបានគ្រោងឧបត្ថម្ភដោយថវិកាថ្នាក់ ជាតិ ដែលការឧបត្ថម្ភនេះមានកំណើន ១៥,៩% ធៀបនឹងច្បាប់ឆ្នាំ ២០១៥, ត្រូវជា ០,៦៣% នៃ ផសស ។

អាទិភាពចំណាយ ត្រូវបានផ្តល់ជាពិសេស ដល់ការតម្លើងប្រាក់បៀវត្ស ជូនដល់ ក្រុមប្រឹក្សារាជធានី ខេត្ត, ក្រុង ស្រុក, ខ័ណ្ឌ, ឃុំ សង្កាត់ និង មន្ត្រីភូមិ ដោយចាប់ពីខែមេសា ឆ្នាំ ២០១៦ ទៅ នឹងមានស្ថានភាពដូចខាងក្រោម៖

- ប្រាក់បំណាច់ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត នឹងត្រូវដំឡើងពី ១ លានរៀល ដល់ ១លាន ៩ម៉ឺនរៀល, ហើយ ប្រាក់បំណាច់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត នឹងត្រូវដំឡើងពី ៨០ម៉ឺនរៀល ដល់ ៨៧ម៉ឺនរៀល;
- ប្រាក់បំណាច់ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខ័ណ្ឌ នឹងត្រូវដំឡើងពី ៧០ ម៉ឺនរៀល ដល់ ៨១ ម៉ឺនរៀល, ហើយប្រាក់បំណាច់សមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ខ័ណ្ឌ នឹងត្រូវដំឡើងពី ៥០ ម៉ឺនរៀល ដល់ ៦៥ ម៉ឺនរៀល;
- ប្រាក់បំណាច់មេឃុំ ចៅសង្កាត់ នឹងត្រូវដំឡើងពី ៥៧ ម៉ឺនរៀល ដល់ ៧៥ ម៉ឺន រៀល, ប្រាក់បំណាច់ជំទប់ទី១ ទី២ ចៅសង្កាត់រងទី១ ទី២ នឹងត្រូវដំឡើងពី ៤០ ម៉ឺនរៀល ដល់ ៥៥ ម៉ឺនរៀល ហើយប្រាក់បំណាច់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នឹងត្រូវដំឡើងពី ៣៥ ម៉ឺនរៀល ដល់ ៤៨ ម៉ឺនរៀល;
- ប្រាក់បំណាច់ប្រធានភូមិ នឹងត្រូវដំឡើងពី ១៦ ម៉ឺនរៀល ដល់ ២០ ម៉ឺនរៀល, ប្រាក់បំណាច់ជំនួយការភូមិនឹងត្រូវដំឡើងពី ១៤ ម៉ឺនរៀល ដល់ ១៦ ម៉ឺនរៀល និងប្រាក់បំណាច់សមាជិកភូមិនឹងត្រូវដំឡើងពី ១២ ម៉ឺនរៀល ដល់ ១៤ ម៉ឺនរៀល។

VI - អំពីតុល្យភាពរួមនៃថវិកាឆ្នាំ ២០១៦

នៅក្នុងក្របខណ្ឌថវិកាខាងលើ, ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, រាជរដ្ឋាភិបាល អាចរក្សាអតិរេកថវិកាចរន្តឱ្យបានក្នុងកម្រិតប្រមាណ ២,៩៣% នៃ ផសស នៅឆ្នាំ ២០១៦ នេះ ធៀបនឹង ២,៥% នៃ ផសស គ្រោងក្នុងច្បាប់ឆ្នាំ ២០១៥។ ជាលទ្ធផល, គឺជាឱនភាព ថវិកាជាតិសរុបស្មើនឹង -៤,៧៩% នៃ ផសស គឺធ្លាក់ចុះពីកម្រិតនៃឱនភាពគ្រោងក្នុងច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ ២០១៥ ដែលស្មើនឹង -៥,១៩% នៃ ផសស។ ឱនភាពនេះ ត្រូវបានបំពេញ

បន្ថែមដោយហិរញ្ញប្បទានក្រៅប្រទេសក្នុងទំហំ ៤,៧២% នៃ ផសស និង មូលនិធិទ្រទ្រង់ ថវិកាប្រមាណជា ០,២៥% នៃ ផសស ។ ជាតុល្យភាពរួម, សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ មិនត្រឹមតែអាចធានាបានតុល្យភាពថវិកាប៉ុណ្ណោះទេ តែ ថែមទាំងបានគ្រោងសម្រេចអតិរេកថវិកាចំនួនប្រមាណ ១៥០ ប៊ីលានរៀល ស្មើនឹង ០,១៨% នៃ ផសស សម្រាប់បង្កើនប្រាក់បញ្ញើរបស់រាជរដ្ឋាភិបាលទៀតផង។

ត្រង់ចំណុចនេះ ខ្ញុំបាទសូមគូសបញ្ជាក់អំពីមូលហេតុ នៃការបង្កើនពិដាននៃការខ្ចីពី បរទេស ពី ៦០០ លានអេសដេអ៊ែរ ទៅ ៧០០ លានអេសដេអ៊ែរ ដើម្បីហិរញ្ញប្បទានឱនភាព ដែលត្រូវបានគ្រោង ស្មើនឹង ៤,៧២% នៃ ផសស ដូចខាងក្រោម៖

១-ផ្អែកលើលទ្ធផលនៃការសិក្សា និងការវាយតម្លៃជាបច្ចេកទេស, ទាំងដោយកម្ពុជាខ្លួន ឯង ទាំងដោយស្ថាប័នអន្តរជាតិ ដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ, ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ជាដើម គឺកម្ពុជាមានសមត្ថភាពក្នុងការខ្ចីថ្មីបន្ថែម ពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០១៨ ក្នុងរង្វង់ពី ៧០០ លាន រហូតទៅដល់ ៨០០ លានអេសដេអ៊ែរ ក្នុងមួយឆ្នាំ។ ត្រង់ចំណុចនេះ ខ្ញុំបាទសូមគូសបញ្ជាក់បន្ថែមថា ទោះបីការខ្ចីថ្មីបន្ថែមនេះ អាចនឹងធ្វើឱ្យទំហំ សន្និធិបំណុលជាទឹកប្រាក់កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក្តី ក៏ប៉ុន្តែស្ថានភាពបំណុលសាធារណៈ កម្ពុជានៅតែមាន “ចីរភាព” និង “ហានិភ័យកម្រិតទាប” ដដែល ហើយកម្ពុជាក៏នឹងមិន ជួបប្រទះនូវបញ្ហាបំណុលវណ្ណករនោះដែរ។ ផ្អែកលើមូលដ្ឋាននេះ, ទើបនៅក្នុងយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ២០១៥-២០១៨ រាជរដ្ឋាភិបាលបានកំណត់ទំហំនៃ ការខ្ចីថ្មីបន្ថែម សម្រាប់ឆ្នាំ២០១៦ ក្នុងរង្វង់ ៧០០ លានអេសដេអ៊ែរ ហើយនៅក្នុងសេចក្តី ព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ ក៏បានកំណត់នូវទំហំនៃការខ្ចី ក្នុងកម្រិត ៧០០ លានអេសដេអ៊ែរ តាមនោះដែរ។

២-ការបង្កើនពិដាននៃការខ្ចីថ្មីបន្ថែមនេះ គឺដើម្បីប៉ះប៉ូវផងដែរការធ្លាក់ចុះនៃហិរញ្ញប្បទាន ឥតសំណងពីដៃគូអភិវឌ្ឍ។ ការធ្លាក់ចុះនៃហិរញ្ញប្បទានឥតសំណងនេះ កើតមានឡើង ដោយសារ៖ ម្យ៉ាង, ប្រទេសកម្ពុជាយើងមានកម្រិតអភិវឌ្ឍន៍ខ្ពស់ជាងមុន ដែលធ្វើឱ្យដៃគូ អភិវឌ្ឍងាកមកផ្តល់ឥណទានសម្បទានជាជំនួសវិញកាន់តែច្រើន, និងម្យ៉ាងទៀត, ប្រទេស ដែលធ្លាប់តែផ្តល់ហិរញ្ញប្បទានឥតសំណងមួយចំនួន ក៏កំពុងតែជួបការលំបាកផ្ទាល់ខ្លួន របស់គេផងដែរ។

៣-ការខ្ចីថ្មីរបស់រាជរដ្ឋាភិបាលក្នុងឆ្នាំ ២០១៦ មានគោលដៅផ្តល់ហិរញ្ញប្បទានដល់ កម្មវិធី/គម្រោងក្នុងវិស័យអាទិភាព សំដៅទ្រទ្រង់ចីរភាពកំណើន និងបង្កើនផលិតភាពសេដ្ឋកិច្ច ដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ និងកម្មវិធីវិនិយោគ

សាធារណៈ ៣ ឆ្នាំរំកិល ២០១៦-២០១៨ ដូចជា វិស័យធារាសាស្ត្រ, វិស័យគមនាគមន៍ និង ដឹកជញ្ជូន និងវិស័យអាទិភាពផ្សេងៗទៀត ជាពិសេស វិស័យអគ្គិសនី ដើម្បីពង្រីកវិសាលភាពនៃការផ្គត់ផ្គង់អគ្គិសនី និងបញ្ចុះតម្លៃអគ្គិសនីនៅជនបទ មកនៅត្រឹមរង្វង់ ៨០០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។

៤-មានការគម្រោងធ្វើប្រក្រតីកម្មកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍ចាស់ ឡើងវិញ ពោលគឺធនាគារពិភពលោក តាមរយៈការទទួលបានឥណទានដែលមានកម្រិត សម្បទានខ្ពស់ រួមមានអត្រាការប្រាក់ ០,៧៥% ក្នុងមួយឆ្នាំ និងរយៈពេលសង ៤០ឆ្នាំ ក្នុង នោះ រយៈពេលអនុគ្រោះ ១០ឆ្នាំ សម្រាប់ហិរញ្ញប្បទានគម្រោងអាទិភាពមួយចំនួន ដែលយើង កំពុងធ្វើការពិភាក្សាគ្នា។

៥- ការបង្កើនពិដាននៃការខ្ចីថ្មីបន្ថែមដល់ ៧០០ លានអេសដេអ៊ែរនេះ គ្រាន់តែជា ការគ្រោងប៉ុណ្ណោះ។ ការអនុវត្តជាក់ស្តែង គឺអាចមិនដល់ពិដានឥណទានអនុញ្ញាតដោយ ច្បាប់នោះទេ។ ជាក់ស្តែង ក្នុងឆ្នាំ២០១៣ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងចំនួនប្រមាណ ៥១៩ លានអេសដេអ៊ែរ ធៀបនឹងច្បាប់អនុញ្ញាត ៦០០ លានអេសដេអ៊ែរ, ក្នុងឆ្នាំ២០១៤ ចំនួនប្រមាណ ៥១១ លានអេសដេអ៊ែរ ធៀបនឹងច្បាប់អនុញ្ញាត ៦០០ លានអេសដេអ៊ែរ, និងក្នុងឆ្នាំ២០១៥នេះ អាចមានចំនួនប្រមាណ ៥៦០ លាន អេសដេអ៊ែរ ធៀបនឹងច្បាប់ អនុញ្ញាត ៦០០ លានអេសដេអ៊ែរ។

VII - អំពីបញ្ហាប្រឈមក្នុងការអនុវត្តវិភាគឆ្នាំ ២០១៦

ការអនុវត្តនូវក្របខណ្ឌថវិកាខាងលើ តម្រូវឱ្យរាជរដ្ឋាភិបាលខិតខំជម្នះនូវការលំបាក និងបញ្ហាប្រឈមមួយចំនួន ទាំងផ្នែកចំណូលទាំងផ្នែកចំណាយ។ បញ្ហាប្រឈមចម្បងពាក់ព័ន្ធនឹងផ្នែកចំណូល គឺ៖ ចំណូលនៅមិនទាន់អាចឆ្លើយតបនឹងទំហំនៃសេចក្តីត្រូវការផ្នែក ចំណាយនៅឡើយ ទោះបីមានការខិតខំប្រឹងប្រែងក្នុងការកៀរគរចំណូលគួរឱ្យកត់សម្គាល់ យ៉ាងណាក្តី។ លើសពីនេះ ការគ្រោងចំណូលសារពើពន្ធត្រូវបានធ្វើឡើងនៅក្នុងសេណារីយ៉ូ សុទ្ធជឺនិយមកម្រិតខ្ពស់ គួបផ្សំនឹងការធ្លាក់ចុះកាន់តែច្រើននូវចំណូលពន្ធគយ ដោយសារ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយការទប់ស្កាត់អំពើរត់ពន្ធ និងការគេចវេសពន្ធគ្រប់រូបភាព នៅបន្តជួបប្រទះការលំបាកច្រើន។ រីឯផ្នែកចំណាយវិញ គឺសម្ពាធនៃ ចំណាយ, ទាំងចំណាយបន្ទុកបុគ្គលិក, ទាំងចំណាយក្រៅបន្ទុកបុគ្គលិក, បានកើនឡើងឥត ឈប់ឈរ ដោយសារម្ខាងការផ្តល់អាទិភាពចាំបាច់បំផុតដល់ការដំឡើងបៀវត្សជូនមន្ត្រីរាជការ ក្នុងគោលដៅឆ្ពោះទៅរកបៀវត្សអប្បបរមាជាង ១លានរៀល នៅឆ្នាំ ២០១៨ និងម្ខាង



រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧

ជម្រាបជូន

- លោកប្រធាននាយកដ្ឋានសវនកម្មសហគ្រាស
- លោកប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធដំ
- លោកប្រធាននាយកដ្ឋានត្រួតពិនិត្យ
- លោកប្រធានសាខាពន្ធដារខេត្ត-ខណ្ឌទាំងអស់

កម្មវត្ថុ ÷ ស្តីពីការអនុវត្តការយកពន្ធលើប្រាក់ចំណូលសម្រាប់សហគ្រាសធានារ៉ាប់រង។

យោង ÷ ចំណាត់ការរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើលិខិតចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ របស់លោកជំទាវរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមជម្រាបជូនលោកប្រធាននាយកដ្ឋាន និងលោកប្រធានសាខាពន្ធដារខេត្ត-ខណ្ឌទាំងអស់ មេត្តាជ្រាបថា អនុលោមតាមមាត្រា២១ ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ ដែលត្រូវបានធ្វើវិសោធនកម្មដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ពន្ធលើប្រាក់ចំណូលសម្រាប់សហគ្រាសធានារ៉ាប់រងត្រូវបានកំណត់ដូចតទៅ ÷ ១)ចំពោះសកម្មភាពធានារ៉ាប់រងឬធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជា ពន្ធលើប្រាក់ចំណូលត្រូវបានកំណត់ស្មើនឹង ៥ ភាគរយ នៃបុព្វលាភធានារ៉ាប់រងដុលដែលទទួលបាននៅក្នុងឆ្នាំជាប់ពន្ធ និង ២)ចំពោះសកម្មភាពធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើជីវិតដែលមានលក្ខណៈសន្សំនិងសកម្មភាពដទៃទៀតក្រៅពីធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណូលត្រូវបានកំណត់តាមមាត្រា ២០ថ្មី (មួយ) នៃច្បាប់ស្តីពីសារពើពន្ធ។ ដោយឡែក វិធាននិងនីតិវិធីនៃការបង់ពន្ធលើប្រាក់ចំណូលសម្រាប់សហគ្រាសធានារ៉ាប់រង ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ផ្អែកតាមការសម្រេចជាគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើលិខិតចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ របស់លោកជំទាវរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមលោកប្រធាននាយកដ្ឋាននិងលោកប្រធានសាខាពន្ធដារខេត្ត-ខណ្ឌទាំងអស់ អនុវត្តដូចខាងក្រោម ក្នុងអំឡុងពេលនៃការអនុវត្តការចេញប្រកាសនេះ ÷

១- ក្រុមហ៊ុនធានារ៉ាប់រងឬធានារ៉ាប់រងបន្តលើជីវិត ត្រូវបង់ប្រាក់រំដោះលើប្រាក់ចំណូលតាមអត្រា ១ ភាគរយ នៃបុព្វលាភធានារ៉ាប់រងដុល ជាបណ្តើរៗ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដោយមិនមានការតម្រូវឱ្យញែកតាមប្រភេទផលិតផលធានារ៉ាប់រងទេ។

២- ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនត្រូវរងនូវការពិន័យអ្វីឡើយ ចំពោះការខកខានប្រកាសបង់ពន្ធក្នុងមកដោយសារមិនទាន់មានវិធាននិងនីតិវិធីច្បាស់លាស់ក្នុងការយកពន្ធលើប្រាក់ចំណូលសម្រាប់សហគ្រាសធានារ៉ាប់រង។

៣- ចំពោះសហគ្រាសធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងខ្នាតតូច ត្រូវរក្សានិងអនុវត្តតាមបទប្បញ្ញត្តិចាស់ដែលបាននឹងកំពុងអនុវត្តក្នុងមក។

ប៉ុន្តែបន្ទាប់ពីប្រកាសស្តីពីវិធាននិងនីតិវិធីនៃការបង់ពន្ធលើប្រាក់ចំណូលសម្រាប់សហគ្រាសធានារ៉ាប់រងចូលជាធរមាន ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ត្រូវធ្វើការកែតម្រូវការប្រកាសពន្ធរបស់ក្រុមហ៊ុនក្នុងមក ស្របតាមខ្លឹមសារនៃប្រកាសនេះ ដោយមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧។

ទន្ទឹមនឹងនេះ ទាក់ទិនទៅនឹងការបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០១៦ សហគ្រាសធានារ៉ាប់រងទាំងអស់ ត្រូវអនុវត្តតាមមាត្រា២១ នៃច្បាប់ស្តីពីសារពើពន្ធ មុនត្រូវបានធ្វើសោធនកម្មដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០១៧។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកប្រធាននាយកដ្ឋាន និងលោកប្រធានសាខាពន្ធដារខេត្ត- ខណ្ឌទាំងអស់ មេត្តាជ្រាប និងចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមលោកប្រធាននាយកដ្ឋាន និងលោកប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ ទទួលសេចក្តីរាប់អានពីខ្ញុំ

ប្រតិភូរាជរដ្ឋាភិបាល

ចម្លងជូន

- ខុទ្ទកាល័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ
- នាយកដ្ឋានពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ
- សមាគមធានារ៉ាប់រងកម្ពុជា
- ឯកសារ-កាលប្បវត្តិ



នាយកដ្ឋានពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ

[Signature]
គង់ វិបុល



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ៥៥៩.....សហវប.ក.

ប្រកាស

ស្តីពី

ការណែនាំអនុវត្តអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់មិនជាប់អាករ

ទេសរដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីអាករលើតម្លៃបន្ថែម
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

UK

សម្រេច

ប្រការ ១.- គោលបំណង

ប្រកាសនេះ មានគោលបំណងណែនាំអនុវត្តអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់មិនជាប់អាករ ស្របតាម មាត្រា៥៧ នៃច្បាប់ស្តីពីសារពើពន្ធ ដែលត្រូវបានធ្វើវិសោធនកម្មដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៧។

ប្រការ ២.- គោលដៅ

ប្រកាសនេះ មានគោលដៅកំណត់ឱ្យបានច្បាស់លាស់នូវទំនិញឬសេវាមួយចំនួន ដែលជាកម្មវត្ថុនៃ ការផ្គត់ផ្គង់មិនជាប់អាករ ដូចមានចែងក្នុងមាត្រា៥៧ នៃច្បាប់ស្តីពីសារពើពន្ធ សំដៅធានាបាននូវសង្គតិភាពក្នុង ការអនុវត្តអាករលើតម្លៃបន្ថែម ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ លើការប្រើប្រាស់ទំនិញឬសេវាចាំបាច់មួយចំនួន ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ប្រការ ៣.- វិសាលភាព

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលធ្វើការផ្គត់ផ្គង់មិន ជាប់អាករ។

ប្រការ ៤.- និយមន័យ

សម្រាប់គោលដៅនៃប្រកាសនេះ÷

- ១- ពាក្យ “អាករ” សំដៅដល់ អាករលើតម្លៃបន្ថែម។
- ២- ពាក្យ “សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ” សំដៅដល់ សេវាខាងហិរញ្ញវត្ថុដែលទាញយកកម្រិតប្រាក់ លម្អៀងជាប្រាក់ចំណេញ ជាអាទិ៍មាន÷
 - ក- ប្រតិបត្តិការទទួលប្រាក់បញ្ញើ ផ្តល់ឥណទានឬឱ្យខ្ចីបុល ប៉ុន្តែមិនរួមបញ្ចូលកម្រៃសេវាដែលទាក់ទង នឹងការផ្តល់ឥណទានឬឱ្យខ្ចីបុល
 - ខ- ការបោះផ្សាយលក់មូលបត្រក្នុងទីផ្សារដំបូង ការជួញដូរមូលបត្រឬឧបករណ៍ហិរញ្ញវត្ថុដទៃទៀត និង សេវាផាត់ទាត់និងទូទាត់ក្នុងទីផ្សារមូលបត្រកម្ពុជា
 - គ- សេវាប្តូរប្រាក់
 - ឃ- សេវាប្រាក់កោត
 - ង- ការជួញដូរមាសដែលមិនទាន់កែច្នៃជាគ្រឿងអលង្ការ។
- ៣- ពាក្យ “ថាមពលអគ្គិសនី” សំដៅដល់ ថាមពលអគ្គិសនី ដែលត្រូវបានផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់ក្នុង ជីវភាពរស់នៅឬការប្រកបអាជីវកម្ម។ ការផ្គត់ផ្គង់ថាមពលអគ្គិសនីមិនរាប់បញ្ចូលទេនូវការតបណ្តាញនិងឧបករណ៍ វាស់ស្ទង់នានា។

៤- ពាក្យ “ទឹកស្អាត” សំដៅដល់ ទឹកស្អាត ដែលត្រូវបានផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅ ឬ ការប្រកបអាជីវកម្ម រៀបរយលែងតែទឹកផលិតសម្រាប់ទទួលបានគ្រប់ប្រភេទ។ ការផ្គត់ផ្គង់ទឹកស្អាតមិនរាប់បញ្ចូល ទេនូវការដាក់បំពង់បង្ហូរនិងឧបករណ៍វាស់ស្ទង់នានា។

៥- ពាក្យ “ផលិតផលកសិកម្មមិនទាន់កែច្នៃ” សំដៅដល់ ដើម សំបក ស្លឹក ផ្កា ផ្លែ គ្រាប់ ឬស មើម ឬជ័រ នៃ រុក្ខជាតិដែលបានមកពីការធ្វើកសិកម្មដាំដុះក្នុងស្រុក ទោះត្រូវបានឬមិនទាន់បានហាន់ឬកិនបំបែកក្តី និងដែល មិនទាន់ត្រូវបានយកទៅកែច្នៃជាផលិតផលសម្រេច។

៦- ពាក្យ “កាកសំណល់រឹង-រាវ” សំដៅដល់ វត្ថុឬសារធាតុរឹង-រាវ ដែលលែងមានប្រយោជន៍ឬត្រូវបានឈប់ ប្រើប្រាស់ឬតម្រូវឱ្យបោះបង់ចោល។

ប្រការ ៥.- ការផ្គត់ផ្គង់ទំនិញឬសេវាដែលជាការផ្គត់ផ្គង់មិនជាប់អាករ

ការផ្គត់ផ្គង់ទំនិញឬសេវាដូចខាងក្រោម គឺជាការផ្គត់ផ្គង់មិនជាប់អាករ÷

- ១- សេវាប្រៃសណីយ៍សាធារណៈ។
- ២- សេវារបស់មន្ទីរពេទ្យនិងគ្លីនិក សេវាខាងវេជ្ជសាស្ត្រនិងទន្តសាស្ត្រ និងការលក់ទំនិញបន្ទាប់បន្សំខាង វេជ្ជសាស្ត្រនិងទន្តសាស្ត្រដែលទាក់ទិននឹងការបំពេញសេវាទាំងនេះ។
- ៣- សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ។
- ៤- សេវាធានារ៉ាប់រង។
- ៥- សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ។
- ៦- ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយស្របតាមបទប្បញ្ញត្តិស្តីពីគយ។
- ៧- សកម្មភាពមិនស្វែងរកចំណេញដើម្បីបំរើផលប្រយោជន៍សាធារណៈ។
- ៨- សេវាសិក្សាអប់រំ។
- ៩- ថាមពលអគ្គិសនី និងទឹកស្អាត។
- ១០- ផលិតផលកសិកម្មមិនទាន់កែច្នៃ។
- ១១- សេវាប្រមូល ឬសម្អាតកាកសំណល់រឹង-រាវ។

ប្រការ ៦.- ឥណទានអាករលើធាតុចូល

ឥណទានអាករលើធាតុចូលលើការនាំចូល ឬការទិញក្នុងស្រុក នូវសម្ភារៈនិងវត្ថុធាតុដើមសម្រាប់ផលិត និងផ្គត់ផ្គង់ទំនិញឬសេវា ដូចមានចែងក្នុងប្រការ៥ នៃប្រកាសនេះ ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃមាត្រា២៩ ដល់ មាត្រា៤១ នៃអនុក្រឹត្យស្តីពីអាករលើតម្លៃបន្ថែម។

W

ប្រការ ៧. ការអនុវត្ត

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី *UK*

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



បណ្ឌិត អូន ឈុន ប្រតិភូ

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- ដូចប្រការ ៧ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ទម្រង់ ០១
Form TOS 01

អគ្គនាយកដ្ឋានពន្ធដារ
នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លិខិតប្រកាសពន្ធលើប្រាក់បៀវត្ស
Return for Tax on Salary

(មាត្រា ៥៣ នៃច្បាប់ស្តីពីសារពើពន្ធ)
(Article 53 of the Law on Taxation)

សម្រាប់មន្ត្រីពន្ធដារ For Tax Official
ថ្ងៃទី DD ខែ MM ឆ្នាំ YY
លេខចូល N°
ហត្ថលេខា
Signature
ឈ្មោះមន្ត្រីពន្ធដារ
Tax official Name

01	ការិយបរិច្ឆេទសារពើពន្ធសម្រាប់លិខិតប្រកាសនេះ : Period covered by this return	02	លេខអត្តសញ្ញាណកម្មសារពើពន្ធ TIN
ពីថ្ងៃទី 01 ខែ 01 ឆ្នាំ 2016 From (DD) Month (MM) Year (YYYY)	ដល់ថ្ងៃទី 31 ខែ 01 ឆ្នាំ 2016 From (DD) Month (MM) Year (YYYY)	1 0 7 0 0 8 0 3 3	
03 ឈ្មោះសហគ្រាស Name of Enterprise: ប្រេរី (កម្ពុជា) ម៉ាយក្រូឡាយហ្វ អិនស៊ុន ភីអិលស៊ី			
សកម្មភាពអាជីវកម្ម Business Activities ធានារ៉ាប់រងធាតុតូច			
អាសយដ្ឋាន Address: No. 106 វិថី Street 95 ក្រុម Group ភូមិ Village			
ឃុំ/សង្កាត់ Sangkat បឹងត្របែក ក្រុង/ស្រុក/ខណ្ឌ District ចំការមន ខេត្ត/រាជធានី Municipality ភ្នំពេញ			
ទូរស័ព្ទ/ទូរសារ Fax/Phone 023 223 360 សារអេឡិចត្រូនិក E-mail info@pkml.asia			

I. ពន្ធលើប្រាក់បៀវត្សចំពោះនិយោជិតរស់នៅក្នុងស្រុក Tax on Salary on Resident Employees :

04	ចំនួននិយោជិត No. of Employee	ប្រាក់បៀវត្សត្រូវបង់ Salary to be Paid	សហព័ទ្ធ Spouse	ចំនួនកូនក្នុងបន្ទុក No. of M Children	មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស Tax on Salary Calculation Base	អត្រាពន្ធ Tax Rate	ពន្ធលើប្រាក់បៀវត្ស Tax on Salary
	A	B	C	D	$E = B - [(C + D) \times 75,000]$	F	G
1	5	3,572,746	0	1	3,497,746	0%	0
2	6	6,670,247	1	1	6,520,247	5%	86,014
3	53	151,536,782	7	24	149,211,782	10%	9,488,680
4	5	52,604,458	0	8	52,004,458	15%	5,163,169
5	3	41,106,423	1	1	40,956,423	20%	4,733,784
សរុប Total	72	255,490,656	9	35	252,190,656		19,471,647

II. ពន្ធលើប្រាក់បៀវត្សចំពោះនិយោជិតអនិរត្តរស់នៅក្នុងស្រុក Tax on Salary on Non-Resident Employees :

05	ចំនួននិយោជិត No. of Employee	ប្រាក់បៀវត្សត្រូវបង់ Salary to be Paid	អត្រាពន្ធ Tax Rate	ពន្ធលើប្រាក់បៀវត្ស Tax on Salary
	A	B	C	$D = B \times C$
			20%	

III. ពន្ធលើប្រាក់បៀវត្សចំពោះអត្ថប្រយោជន៍បន្ថែម Tax on Salary on Fringe Benefit :

06	ចំនួននិយោជិត No. of Employee	ទឹកប្រាក់អត្ថប្រយោជន៍បន្ថែម Fringe Benefit Amount	អត្រាពន្ធ Tax Rate	ពន្ធលើប្រាក់បៀវត្ស Tax on Salary
	A	B	C	$D = B \times C$
		គ្មាន	20%	

07	សរុបប្រាក់ពន្ធត្រូវបង់ Total Tax Due	
----	---	--

យើងខ្ញុំបានពិនិត្យគ្រប់ចំណុចទាំងអស់នៅលើលិខិតប្រកាសនេះ និងតារាងឧបសម្ព័ន្ធភ្ជាប់មកជាមួយ ។ យើងខ្ញុំមានសក្ខីភាពបញ្ជាក់ច្បាស់លាស់ ត្រឹមត្រូវ ពេញលេញ ដែលធានាបានថា ព័ត៌មានទាំងអស់នៅលើលិខិតប្រកាសនេះ ពិតជាត្រឹមត្រូវប្រាកដមែន ហើយគ្មានប្រតិបត្តិការណាមួយមិនបានប្រកាសនោះទេ ។ យើងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ទាំងឡាយជាធរមាន ប្រសិនបើព័ត៌មានណាមួយមានការក្លែងបន្លំ ។ We have examined all items on this return and the annexes attached here with. We have clear, correct, and full supporting documents to ensure that all information on this return is true and accurate and there is no business operation undeclared. We are fully responsible due to the existing Laws for any falsified information.

ធ្វើនៅ ភ្នំពេញ ថ្ងៃទី 1 2 ខែ 0 2 ឆ្នាំ 2 0 1 6
Filed in DD MM YYYY

សម្រាប់មន្ត្រីពន្ធដារ For Tax Official

បែបបទនៃការបង់ប្រាក់ : ☐ សាច់ប្រាក់ ☐ មូលប្បទានបត្រ ☐ បង្ក្រា
ចំនួនទឹកប្រាក់.....
បង់តាមបង្កាន់ដៃលេខ.....ចុះថ្ងៃទី...../...../.....
ល.ល.ន គណនេយ្យកម្ម.....ថ្ងៃទី...../...../.....
ឈ្មោះមន្ត្រីពន្ធដារ.....ហត្ថលេខា

អគ្គិបាល/បណ្ឌិត/អគ្គនាយក/ម្ចាស់ ក្រុមហ៊ុន
Director/Manager/Owner of Enterprise
(ហត្ថលេខា និងត្រា Signature & Seal)



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ទម្រង់ អត្ថបទ ២០០
Form VAT 200

អគ្គនាយកដ្ឋានពន្ធដារ
នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

លិខិតប្រកាសអាករលើតម្លៃបន្ថែម
Return for Value Added Tax

សូមអានសៀវភៅជំនួយស្តារពីលេខ ០៣ មុននឹងបំពេញទម្រង់នេះ ។
Read VAT leaflet No. 03 before completing this form.

សម្រាប់មន្ត្រីពន្ធដារ For Tax Official

ថ្ងៃទី DD ខែ MM ឆ្នាំ YY

លេខចូល N°

ហត្ថលេខា
Signature

ឈ្មោះមន្ត្រីពន្ធដារ
Tax official Name

02	កាលបរិច្ឆេទសម្រាប់រាយការណ៍នេះ រយៈពេលដែលបានប្រកាសនេះ Period covered by this return	01	លេខអត្តសញ្ញាណកម្មសារពើពន្ធ TIN
ពីថ្ងៃទី 01 ខែ 01 ឆ្នាំ 2016 From (DD) Month (MM) Year (YYYY)	ដល់ថ្ងៃទី 31 ខែ 01 ឆ្នាំ 2016 From (DD) Month (MM) Year (YYYY)	1 0 7 0 0 8 0 3 3	
03	ឈ្មោះសហគ្រាស Name of Enterprise : ប្រេវី (កម្ពុជា) ម៉ាយក្រូឡាយហ្វ អ៊ិនស្តឺត ភីអិលស៊ី សកម្មភាពអាជីវកម្ម Business Activities : ពាណិជ្ជកម្ម អាសយដ្ឋាន Address: No. 106 វិថី Street 95 ក្រុម Group ភូមិ Village ឃុំ/សង្កាត់ Sangkat បឹងក្របែក ក្រុង/ស្រុក/ខណ្ឌ District ចំការមន ខេត្ត/រាជធានី Municipality ភ្នំពេញ ទូរស័ព្ទ/ទូរសារ Fax/Phone 023 223 360 សារអេឡិចត្រូនិក E-mail info@pkmi.asia		

ប្រសិនបើលោក/លោកស្រីគ្មានសកម្មភាពទិញប្រាក់ទេ សូមសរសេរថា " គ្មាន " ក្នុងប្រអប់នេះ
If you have made no purchases and no sales, fill " NIL " in this box.

04	NIL
----	-----

ប្រសិនបើគ្មានទិន្នន័យអ្វីត្រូវបំពេញក្នុងប្រអប់ណាមួយទេ សូមសរសេរថា " គ្មាន " កុំទុកប្រអប់ចោលទំនេរ លើកលែងតែលោក/លោកស្រីសរសេរថា " គ្មាន " ក្នុងប្រអប់លេខ 04
If you have no entry for a box, fill " NIL ". Do not leave any box blank unless you fill " NIL " in box 04.

ឥណទានអាករលើការចូលពីខែមុន Input tax credit from previous month.

05	NIL
----	-----

ការទិញទំនិញសេវាក្នុងខែ (ធាតុចូល) Month's purchases of goods and services (Input)

តម្លៃមិនរួមបញ្ចូលអាករ Value exclusive of VAT

ការទិញមិនជាប់អាករឬការទិញដែលមិនអនុញ្ញាតឥណទាន Non-taxable or non-creditable purchases

06	372,705,653		
----	-------------	--	--

ការទិញក្នុងស្រុកតាមអត្រាធម្មតា 10% Standard rated local purchases

07	NIL	08	NIL
----	-----	----	-----

ការនាំចូលតាមអត្រាធម្មតា 10% Standard rated imports

09	NIL	10	NIL
----	-----	----	-----

សរុបទឹកប្រាក់អាករលើការចូល Total amount of input tax (05+08+10)

11	NIL
----	-----

ការលក់ទំនិញនិងសេវាឬការនាំចេញក្នុងខែ (ធាតុចេញ) Month's sales of goods and services or exports (Output)

តម្លៃមិនរួមបញ្ចូលអាករ Value exclusive of VAT

ការលក់មិនជាប់អាករ Non-taxable sales

12	213,590,648		
----	-------------	--	--

ការលក់តាមអត្រា 0% Exports

13	NIL		
----	-----	--	--

ការលក់តាមអត្រាធម្មតា 10% Standard rated sales

14	NIL	15	NIL
----	-----	----	-----

ប្រសិនបើចំនួនក្នុងប្រអប់លេខ 15 លើសពីចំនួនក្នុងប្រអប់លេខ 11 ត្រូវបង់ចំនួនលើស ។ If box 15 exceeds box 11, pay the difference

16	NIL
----	-----

ប្រសិនបើចំនួនក្នុងប្រអប់លេខ 11 លើសពីចំនួនក្នុងប្រអប់លេខ 15 ត្រូវស្នើសុំចំនួនលើស ។ If box 11 exceeds box 15, claim the difference for :

បង្វិលសង Refund	17	NIL
-----------------	----	-----

ជាឥណទានសម្រាប់យោងទៅមុខ Credit carried forward	18	NIL
---	----	-----

យើងខ្ញុំបានពិនិត្យគ្រប់ព័ត៌មានទាំងអស់នៅលើលិខិតប្រកាសនេះ និងភាពពិតប្រាកដនៃព័ត៌មានទាំងនេះ ។ យើងខ្ញុំមានសក្ខីភាពបញ្ជាក់ច្បាស់លាស់ ត្រឹមត្រូវ ពេញលេញ ដែលបានចែងថា ព័ត៌មានទាំងអស់នៅលើលិខិតប្រកាសនេះ ពិតជាត្រឹមត្រូវព្រមទាំង ហើយគ្មានប្រតិបត្តិការណាមួយមិនបានប្រកាសនោះទេ ។ យើងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ទាំងឡាយជាធរមាន ប្រសិនបើព័ត៌មានណាមួយមានការក្លែងបន្លំ ។ We have examined all items on this return and the annexes attached here with. We have clear, correct, and full supporting documents to ensure that all information on this return is true and accurate and there is no business operation undeclared. We are fully responsible due to the existing Laws for any falsified information.

សម្រាប់មន្ត្រីពន្ធដារ For Tax Official

បែបបទនៃការបង់ប្រាក់ : ☐ សាច់ប្រាក់ ☐ មូលប្បទានប័ត្រ ☐ បង្កើន

ចំនួនទឹកប្រាក់.....

បង់តាមបង្កាន់ដៃលេខ..... ចុះថ្ងៃទី...../...../.....

ល.រ.ល.គ គណនេយ្យកម្ម..... ថ្ងៃធ្វើ...../...../.....

ប្រភេទទិន្នន័យអនុវត្តន៍.....

ឈ្មោះមន្ត្រីពន្ធដារ..... ហត្ថលេខា.....

ធ្វើនៅ ភ្នំពេញ ថ្ងៃទី 1 2 ខែ 0 2 ឆ្នាំ 2 0 1 6
Filed in DD MM YYYY

អគ្គនាយក/បណ្ឌិត/អ្នកសម្របសម្រួល/សម្រាស់
Director/Manager/Owner of Enterprise
(ហត្ថលេខា និងត្រា Signature & Seal)

កំណត់សម្គាល់ Please note :

- លោក/លោកស្រីត្រូវដាក់លិខិតប្រកាសនេះប្រមាណជាប់ប្រាក់អាករយ៉ាងយឺតបំផុតត្រឹមថ្ងៃទី 20 នៃខែបន្ទាប់ពីខែដែលចុះក្នុងប្រអប់លេខ 02.
This return and payment must be presented by the 20th day of the month following the month of box 02.
- លោក/លោកស្រី នឹងទទួលបានការផាកពិន័យ ទៅតាមច្បាប់ស្តីពីការពន្ធ ប្រសិនបើលោក/លោកស្រី You will be, according to the Law on Taxation, subject to penalties if you :
 - មិនបានដាក់លិខិតប្រកាសនេះទៅអគ្គនាយកដ្ឋានពន្ធដារទេ ទោះបីជាគ្មានប្រាក់អាករត្រូវបង់ក៏ដោយ Fail to file the tax return to the Tax Administration even it is a nil return.
 - មិនបង់ប្រាក់អាករយ៉ាងយឺតបំផុត ឬបង់ប្រាក់អាករយ៉ាងយឺតបំផុត Do not pay or pay the tax declared late.
 - ធ្វើការប្រកាសក្លែងបន្លំ Making a false declaration.

សង្ខេបប្រតិបត្តិការ ទិញដែលអនុញ្ញាតឥណទាន និងការលក់ជាប់ពន្ធ ប្រចាំខែ *

SUMMARY OF CREDITABLE PURCHASES AND TAXABLE SALES FOR THE MONTH

20	ការនាំចូលឬការទិញ ទំនិញឬសេវាដែលបានស្នើសុំឥណទាន GOODS OR SERVICES IMPORTED OR PURCHASED ON WHICH A CREDIT IS CLAIMED					
លរ N ^o	បរិយាយមុខទំនិញឬសេវា Description of Goods or Services	បរិមាណ Quantity	កាលបរិច្ឆេទទិញ Date of purchase	លេខវិក្កយបត្រ/ប្រតិវេទន៍គយ Invoice / Customs Declaration number	អ្នកផ្គត់ផ្គង់ Suppliers	តម្លៃមិនរួមបញ្ចូលពន្ធអាករ Value exclusive of VAT
	សរុប Total					

* សូមគូសរង្វង់ជុំវិញលេខរៀងមុខទំនិញណាដែលបានទិញឬនាំចូលដើម្បីប្រើប្រាស់ជាទ្រព្យសកម្មរបស់សហគ្រាស
Please circle any serial N° of the items purchased or imported for the enterprise's fixed assets.

21	សរុបការនាំចេញប្រចាំខែ ដែលបានស្នើសុំអត្រាសូន្យ GOODS OR SERVICES EXPORTED ON WHICH ZERO RATE IS CLAIMED					
លរ N ^o	បរិយាយពីមុខទំនិញឬសេវា Description of Goods or Services	បរិមាណ Quantity	កាលបរិច្ឆេទនាំចេញ Date of Export	លេខប្រតិវេទន៍គយ Customs Declaration number	ច្រកនាំចេញ Exit Point	តម្លៃនាំចេញ Export Value
	សរុប Total					

	ការផ្គត់ផ្គង់ទំនិញ ឬសេវាក្នុងស្រុកតាមអត្រាធម្មតា GOODS OR SERVICES LOCALLY SUPPLIED AT STANDARD RATE					
22	ទំនិញ GOODS			សេវា SERVICES		
លរ N ^o	បរិយាយមុខទំនិញ Description of Goods	បរិមាណ Quantity	តម្លៃមិនរួមបញ្ចូលពន្ធអាករ Value exclusive of VAT	បរិយាយ Description	វិក្កយបត្រពីលេខដល់លេខ Invoice from N° to N°	តម្លៃមិនរួមបញ្ចូលពន្ធអាករ Value exclusive of VAT
	សរុប Total			សរុប Total		

កំណត់សម្គាល់ : ប្រសិនបើសរសេរមិនអស់ សូមភ្ជាប់ជាមួយក្នុងក្រដាសដោយឡែក ។
Notes : Use separate sheets if the space is insufficient.



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ទម្រង់ ០០១
Form T 01

អគ្គនាយកដ្ឋានពន្ធដារ
នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

លិខិតប្រកាស
Tax Return
ប្រាក់ចំណូលប្រាក់ចំណេញ
Pre a ent of Prof t Tax
អាករពិសេសលើទិន្នន័យនិងសេវាមួយចំនួន
S e f Tax on Certa n Mer and ses and Ser es
អាករលើការស្នាក់នៅ អាករបំភ្លឺសាធារណៈ និងពន្ធអាករដទៃទៀត
A o odation Tax Pu l L t n Tax and Ot er Taxes

សម្រាប់មន្ត្រីពន្ធដារ For Tax Official
ថ្ងៃទី DD ខែ MM ឆ្នាំ YY
លេខចូល N^o
ហត្ថលេខា
Signature
ឈ្មោះមន្ត្រីពន្ធដារ Tax official Name

(មាត្រា ១០៤ ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ)
(Article 104 New of the Law on Taxation)

01	កាលបរិច្ឆេទសារពើពន្ធសម្រាប់លិខិតប្រកាសនេះ Period covered by this return	02	លេខអត្តសញ្ញាណកម្មសារពើពន្ធ TIN
ពីថ្ងៃទី 01 ខែ 01 ឆ្នាំ 2016 From (DD) Month (MM) Year (YYYY)		1 0 7 0 0 8 0 3 3 From (DD) Month (MM) Year (YYYY)	
03	ឈ្មោះសហគ្រាស Name of Enterprise : ប្រេវី (កម្ពុជា) ម៉ាយក្រូឡាយហ្វ អ៊ិនស្តឺត ភីអិលស៊ី		
សកម្មភាពអាជីវកម្ម Business Activities : ធានារ៉ាប់រងខ្នាតតូច			
អាសយដ្ឋាន Address: No. 106 វិថី Street 95 ក្រុម Group ភូមិ Village			
ឃុំ/សង្កាត់ Sangkat បឹងក្របែក ក្រុង/ស្រុក/ខណ្ឌ District ចំការមន ខេត្ត/រាជធានី Municipality ភ្នំពេញ			
ទូរស័ព្ទ/ទូរសារ Fax/Phone 023 223 360 សារអេឡិចត្រូនិក E-mail info@pkmi.asia			

បញ្ជាក់ : ប្រអប់ពីលេខ ០៨ ដល់លេខ ១៦ សម្រាប់តែសហគ្រាសណាដែលជាកម្មវត្ថុនៃពន្ធអាករទាំងនេះ ។ សូមសរសេរថា "គ្មាន" ប្រសិនបើមិនមានលេខត្រូវបំពេញ ។
Notes Boxes from 08 to 1 are for the relevant enterprises sub ect to those taxes. Please fill Nil if there is no figure to be filled.

I ប្រាក់ចំណេញប្រាក់ចំណេញ Pre a ent of Prof t Tax :			04	កំណត់ត្រាចំណូលប្រាក់ចំណេញ Credit from Last Month	គ្មាន
05	មូលដ្ឋានគិតប្រាក់ចំណេញប្រាក់ចំណេញ Prepayment Calculation Base for the Month	1,319,358	06	ប្រាក់ចំណេញប្រាក់ចំណេញ (អត្រា ១%) Prepayment for the Month (Rate: 1%)	13,194
07	កំណត់ត្រាចំណេញប្រាក់ចំណេញ Credit Carried Forwards	គ្មាន	08	ប្រាក់ចំណេញប្រាក់ចំណេញ Prepayment of Profit Tax Due	គ្មាន

II អាករពិសេសលើទិន្នន័យនិងសេវាមួយចំនួន S e f Tax on Certa n Mer and ses and Ser es :

09 មូលដ្ឋានគិតអាករពិសេស Specific Tax Calculation Base	គ្មាន	10 ប្រាក់អាករពិសេសត្រូវបង់តាមអត្រា Specific Tax Due at the rate of	គ្មាន
11 មូលដ្ឋានគិតអាករពិសេស Specific Tax Calculation Base	គ្មាន	12 ប្រាក់អាករពិសេសត្រូវបង់តាមអត្រា Specific Tax Due at the rate of	គ្មាន

III អាករលើការស្នាក់នៅ A o odation Tax :

13 មូលដ្ឋានគិតអាករលើការស្នាក់នៅ Accommodation Tax Calculation Base	គ្មាន	14 ប្រាក់អាករលើការស្នាក់នៅត្រូវបង់ (អត្រា ២%) Accom. Tax Due (Rate: 2%)	គ្មាន
--	-------	---	-------

IV អាករបំភ្លឺសាធារណៈ Pu l L t n Tax :

15 មូលដ្ឋានគិតអាករបំភ្លឺសាធារណៈ Public Lighting Tax Calculation Base	គ្មាន	16 ប្រាក់អាករបំភ្លឺសាធារណៈត្រូវបង់ (អត្រា ៣%) Public Lighting Tax Due (Rate 3%)	គ្មាន
--	-------	---	-------

V ពន្ធអាករដទៃទៀត Ot er Taxes : (បញ្ជាក់ Specify) * បុព្វលាភធានារ៉ាប់រងខ្នាតតូច 5%

17 មូលដ្ឋានគិតពន្ធអាករ Tax Calculation Base	212,271,290	18 ប្រាក់ពន្ធអាករត្រូវបង់តាមអត្រា Tax Due at the rate of 5	10,613,565
សរុប (08 + 10 + 12 + 14 + 16 + 18)		19 សរុបប្រាក់ពន្ធអាករត្រូវបង់ Total Tax Due	10,626,759

យើងខ្ញុំពិនិត្យត្រួតពិនិត្យទាំងអស់នេះលើលិខិតប្រកាសនេះ និងតារាងឧបសម្ព័ន្ធភ្ជាប់មកជាមួយ ។ យើងខ្ញុំសូមបញ្ជាក់ច្បាស់លាស់ ត្រឹមត្រូវ ពេញលេញ ដែលបានចែងថា ព័ត៌មានទាំងអស់នេះលើលិខិតប្រកាសនេះ ពិតជាត្រឹមត្រូវប្រាកដមែន ហើយគ្មានប្រតិបត្តិការណាមួយមិនបានប្រកាសនោះទេ ។ យើងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ទាំងឡាយជាធរមាន ប្រសិនបើព័ត៌មានណាមួយមានការក្លែងបន្លំ ។ We have examined all items on this return and the annexes attached here with. We have clear, correct, and full supporting documents to ensure that all information on this return is true and accurate and there is no business operation undeclared. We are fully responsible due to the existing Laws for any falsified information.

ធ្វើនៅ ភ្នំពេញ ថ្ងៃទី 1 2 ខែ 0 2 ឆ្នាំ 2 0 1 6
Filed in DD MM YYYY

សម្រាប់មន្ត្រីពន្ធដារ For Tax Official
បែបបទនៃការបង់ប្រាក់ : ☐ សាច់ប្រាក់ ☐ មូលប្បទានបត្រ ☐ បង្កើន
ចំនួនទឹកប្រាក់.....
បង់តាមបង្កាន់ដៃលេខ.....ចុះថ្ងៃទី...../...../.....
ល.រ.ល.គ គណនេយ្យកម្ម.....ថ្ងៃទី...../...../.....
ឈ្មោះមន្ត្រីពន្ធដារ.....ហត្ថលេខា

អគ្គនាយក/បណ្ឌិត/អគ្គនាយិកា/សហគ្រាស
Director/Manager/Owner of Enterprise
(ហត្ថលេខា និងត្រា Signature & Seal)

* ចំពោះផ្នែក " ពន្ធអាករដទៃទៀត " ផ្នែកនេះសម្រាប់ប្រកាសប្រភេទពន្ធដទៃទៀតដែលមិនមានចែងក្នុងលិខិតប្រកាសនេះ ដូចជា ពន្ធលើប្រាក់ចំណេញសម្រាប់សហគ្រាសធានារ៉ាប់រង
Other Taxes Section is used with other type of taxes that are not specified in this return such as Tax on Profit on Insurance Enterprise,
ពន្ធលើប្រាក់ចំណេញបន្ថែមលើការបែងចែកភាគលាភជាដើម ។
Additional Profit Tax on Dividend Distribution.

[illegible][illegible]

កំណត់សម្គាល់ : សម្រាប់ការផ្គត់ផ្គង់សេវា ពិសេសសេវាស្នាក់នៅដូចជាសណ្ឋាគារជាដើម បរិមាណគឺជាចំនួនបន្ទប់ដែលបានជួលក្នុងខែ ។

Notes : For supplying of service especially accommodation service like hotel, quantity should be number of room occupied for the month.

ប្រសិនបើសរសេរមិនអស់ សូមភ្ជាប់មកជាមួយក្នុងក្រដាសដោយឡែក ។

Use separate sheets if the space is insufficient.



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ទម្រង់ ពកទ ០៣
Form WT 03

អគ្គនាយកដ្ឋានពន្ធដារ
នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លិខិតប្រកាសពន្ធកាត់ទុក
Return for Withholding Tax

(មាត្រា ២៥ថ្មី មាត្រា ២៦ថ្មី និង មាត្រា ៣១ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ)
(Article 25 "New", 26 "New" and 31 "New" of the Law on Taxation)

សម្រាប់មន្ត្រីពន្ធដារ For Tax Official
ថ្ងៃទី DD ខែ MM ឆ្នាំ YY
លេខចូល N°
ហត្ថលេខា
Signature
ឈ្មោះមន្ត្រីពន្ធដារ
Tax official Name

01	កាលបរិច្ឆេទសារពើពន្ធសម្រាប់លិខិតប្រកាសនេះ Period covered by this return	02	លេខអត្តសញ្ញាណកម្មសារពើពន្ធ TIN
ពីថ្ងៃទី 01 ខែ 01 ឆ្នាំ 2016 From (DD) Month (MM) Year (YYYY)	ដល់ថ្ងៃទី 31 ខែ 01 ឆ្នាំ 2016 From (DD) Month (MM) Year (YYYY)	1 0 7 0 0 8 0 3 3	
03 ឈ្មោះសហគ្រាស Name of Enterprise: ប្រេង (កម្ពុជា) ម៉ាស៊ីនប្រើប្រាស់ កម្ពុជា សកម្មភាពអាជីវកម្ម Business Activities: ធានារ៉ាប់រងខ្នាតតូច អាសយដ្ឋាន Address: No. 106 វិថី Street 95 ក្រុម Group ភូមិ Village ឃុំ/សង្កាត់ Sangkat បឹងកេងកង ក្រុង/ស្រុក/ខណ្ឌ District ចំការមន ខេត្ត/រាជធានី Municipality ភ្នំពេញ ទូរស័ព្ទ/ទូរសារ Fax/Phone 023 223 360 សារអេឡិចត្រូនិក E-mail info@pkmi.asia			

I. ពន្ធកាត់ទុកលើនិវាសនជន (មាត្រា ២៥ "ថ្មី") Withholding Tax on Resident (Article 25 "New"):

04	កម្មវត្ថុនៃការទូទាត់ប្រាក់ Object of Payment	ទឹកប្រាក់ត្រូវបើក Amount to be Paid	អត្រាពន្ធ Tax Rate	ពន្ធកាត់ទុក Withholding Tax	កំណត់សម្គាល់ Remarks
	A	B	C	D = B x C	
1	ការបំពេញសេវាសាធារណៈ សេវាសារពើពន្ធនានា ភាគកម្មក្នុងធនធាន Performance of Services, Royalty for Intangibles, Interests in Minerals	8,393,356	15%	1,259,005	
2	ការបង់ការប្រាក់ឱ្យអ្នកជាប់ពន្ធមិនមែនជាធនាគារឬស្ថាប័នស្តុកប្រាក់ Payment of Interest to Non-Bank or Saving Institution Taxpayers		15%		
3	ការបង់ការប្រាក់ឱ្យអ្នកជាប់ពន្ធដែលមានគណនីសន្សំមានកាលកំណត់ * Payment of Interest to Taxpayers who have Fixed Term Deposit Accounts		6%		
4	ការបង់ការប្រាក់ឱ្យអ្នកជាប់ពន្ធដែលមានគណនីសន្សំគ្មានកាលកំណត់ * Payment of Interest to Taxpayers who have Non-Fixed Term Saving		4%		
5	ការបង់ថ្លៃល្បួលចលនទ្រព្យនិងអចលនទ្រព្យ Payment of Rental/Lease of Movable and Immovable Property	5,499,400	10%	549,940	
	សរុប Total	13,892,756.00		1,808,945	

II. ពន្ធកាត់ទុកលើអនិវាសនជន (មាត្រា ២៦ "ថ្មី") Withholding Tax on Non-Resident (Article 26 "New"):

05	កម្មវត្ថុនៃការទូទាត់ប្រាក់ Object of Payment	ទឹកប្រាក់ត្រូវបើក Amount to be Paid	អត្រាពន្ធ Tax Rate	ពន្ធកាត់ទុក Withholding Tax	កំណត់សម្គាល់ Remarks
	A	B	C	D = B x C	
1	ការបង់ការប្រាក់ Payment of Interest	538,309	14%	75,363	
2	ការបង់សូយសារ ថ្លៃល្បួល ចំណូលផ្សេងៗទាក់ទងនឹងការប្រើប្រាស់ទ្រព្យសម្បត្តិ Payment of Royalty, Rental/Leasing, and Income related to the use of Property		14%		
3	ការទូទាត់ថ្លៃសេវាគ្រប់គ្រង និងសេវាបច្ចេកទេស Payment of Management Fee and Technical Services		14%		
4	ការបង់ភាគលាភ Payment of Dividend		14%		
	សរុប Total	538,309		75,363	

យើងខ្ញុំបានពិនិត្យគ្រប់ចំណុចទាំងអស់នៅលើលិខិតប្រកាសនេះ និងតារាងឧបសម្ព័ន្ធក្នុងមតិយោបល់ ។ យើងខ្ញុំមានសន្តិសុខក្នុងការបញ្ជាក់ច្បាស់លាស់ ត្រឹមត្រូវ ពេញលេញ ដែលបានចែង
ព័ត៌មានទាំងអស់នៅលើលិខិតប្រកាសនេះ ពិតជាត្រឹមត្រូវប្រាកដមែន ហើយគ្មានប្រតិបត្តិការណាមួយមិនបានប្រកាសនោះទេ ។ យើងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ទាំង
គ្នាជាធរមាន ប្រសិនបើព័ត៌មានណាមួយមានការកែតម្រូវ ។ We have examined all items on this return and the annexes attached here with. We have clear, correct, and
full supporting documents to ensure that all information on this return is true and accurate and there is no business operation undeclared. We are fully responsible
due to the existing Laws for any falsified information.

ធ្វើនៅ ភ្នំពេញ ថ្ងៃទី 1 2 ខែ 0 2 ឆ្នាំ 2 0 1 6
Filed in DD MM YYYY

សម្រាប់មន្ត្រីពន្ធដារ For Tax Official
បែបបទនៃការបង់ប្រាក់ : ☐ សាច់ប្រាក់ ☐ មូលប្បទានបត្រ ☐ បង្កើន
ចំនួនទឹកប្រាក់.....
បង់តាមបង្កាន់ដៃលេខ.....ចុះថ្ងៃទី...../...../.....
ល.ល.ន. គណនេយ្យកម្ម.....ថ្ងៃទី...../...../.....
ឈ្មោះមន្ត្រីពន្ធដារ.....ហត្ថលេខា.....

អគ្គិបាល/បណ្ឌិត/អគ្គិបាល/អគ្គិបាល សហគ្រាស
Director/Manager/Owner of Enterprise
(ហត្ថលេខា និង ត្រា) Signature & Seal

* ចំណុច ៣ និង ៤ គឺជាការបង់ការប្រាក់ដោយធនាគារឬស្ថាប័នស្តុកប្រាក់ស្រុកឱ្យអ្នកមានគណនីសន្សំ
Point 3 and 4 are the payment of interest by domestic banks and saving institutions to their clients that have deposit or saving accounts.

តារាងលម្អិតអំពីពន្ធភាគទុកចំពោះអ្នកជាប់ពន្ធនិវាសនជន Details on the Withholding Tax on Resident Taxpayers :

[illegible]

តារាងលម្អិតអំពីពន្ធភាគទុកចំពោះអ្នកជាប់ពន្ធអនិវាសនជន Details on the Withholding Tax on Non-Resident Taxpayers :

[illegible]

កំណត់សម្គាល់ : ប្រសិនបើសរសេរមិនអស់ សូមភ្ជាប់ជាមួយក្នុងក្រដាសដោយឡែក ។

Notes : Use separate sheets if the space is insufficient.



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ទម្រង់ ០១
Form TOS 01

អគ្គនាយកដ្ឋានពន្ធដារ
នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លិខិតប្រកាសពន្ធលើប្រាក់បៀវត្ស
Return for Tax on salary

(មាត្រា ៥៣ នៃច្បាប់ស្តីពីសារពើពន្ធ)
(Article 53 of the Law on Taxation)

សម្រាប់មន្ត្រីពន្ធដារ For Tax Official
ថ្ងៃទី DD ខែ MM ឆ្នាំ YY
លេខចូល N°
ហត្ថលេខា
Signature
ឈ្មោះមន្ត្រីពន្ធដារ
Tax official Name

01	ការិយបរិច្ឆេទសារពើពន្ធសម្រាប់លិខិតប្រកាសនេះ : Period covered by this return	02	លេខអត្តសញ្ញាណកម្មសារពើពន្ធ TIN
ពីថ្ងៃទី 01 ខែ 01 ឆ្នាំ 2016 From (DD) Month (MM) Year (YYYY)	ដល់ថ្ងៃទី 31 ខែ 01 ឆ្នាំ 2016 From (DD) Month (MM) Year (YYYY)	1 0 7 0 0 8 0 3 3	
03 ឈ្មោះសហគ្រាស Name of Enterprise : ប្រេរី (កម្ពុជា) ម៉ាយក្រូឡាយហ្វ អិនស្តេន ភីអិលស៊ី			
សកម្មភាពអាជីវកម្ម Business Activities ធានារ៉ាប់រងធាតុតូច			
អាសយដ្ឋាន Address: No. 106 វិថី Street 95 ក្រុម Group ភូមិ Village			
ឃុំ/សង្កាត់ Sangkat បឹងត្របែក ក្រុង/ស្រុក/ខណ្ឌ District ចំការមន ខេត្ត/រាជធានី Municipality ភ្នំពេញ			
ទូរស័ព្ទ/ទូរសារ Fax/Phone 023 223 360 សារអេឡិចត្រូនិក E-mail info@pkml.asia			

I. ពន្ធលើប្រាក់បៀវត្សចំពោះនិយោជិតរស់នៅក្នុងស្រុក Tax on salary on Resident ployees :

04	ចំនួននិយោជិត No. of Employee	ប្រាក់បៀវត្សត្រូវបើក Salary to be Paid	សហព័ទ្ធ Spouse	ចំនួនកូនក្នុងបន្ទុក No. of M hildren	មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស Tax on Salary calculation Base	អត្រាពន្ធ Tax Rate	ពន្ធលើប្រាក់បៀវត្ស Tax on Salary
	A	B	C	D	E = B C D x	F	G
1	5	3,572,746	0	1	3,497,746	0%	0
2	6	6,670,247	1	1	6,520,247	5%	86,014
3	53	151,536,782	7	24	149,211,782	10%	9,488,680
4	5	52,604,458	0	8	52,004,458	15%	5,163,169
5	3	41,106,423	1	1	40,956,423	20%	4,733,784
សរុប Total	72	255,490,656	9	35	252,190,656		19,471,647

II. ពន្ធលើប្រាក់បៀវត្សចំពោះនិយោជិតអនិរស់នៅក្នុងស្រុក Tax on salary on Non-Resident ployees :

05	ចំនួននិយោជិត No. of Employee	ប្រាក់បៀវត្សត្រូវបើក Salary to be Paid	អត្រាពន្ធ Tax Rate	ពន្ធលើប្រាក់បៀវត្ស Tax on Salary
	A	B	C	D = B x C
			20%	

III. ពន្ធលើប្រាក់បៀវត្សចំពោះអត្ថប្រយោជន៍បន្ថែម Tax on salary on ringe enefit :

06	ចំនួននិយោជិត No. of Employee	ទឹកប្រាក់អត្ថប្រយោជន៍បន្ថែម Fringe Benefit Amount	អត្រាពន្ធ Tax Rate	ពន្ធលើប្រាក់បៀវត្ស Tax on Salary
	A	B	C	D = B x C
		គ្មាន	20%	

0	សរុបប្រាក់ពន្ធត្រូវបង់ Total Tax Due	
---	---	--

យើងខ្ញុំបានពិនិត្យគ្រប់ចំណុចទាំងអស់នៅលើលិខិតប្រកាសនេះ និងតារាងឧបសម្ព័ន្ធភ្ជាប់មកជាមួយ ។ យើងខ្ញុំមានសក្ខីភាពបញ្ជាក់ច្បាស់លាស់ ត្រឹមត្រូវ ពេញលេញ ដែលធានាបានថា ព័ត៌មានទាំងអស់នៅលើលិខិតប្រកាសនេះ ពិតជាត្រឹមត្រូវប្រាកដមែន ហើយគ្មានប្រតិបត្តិការណាមួយមិនបានប្រកាសនោះទេ ។ យើងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ទាំងឡាយជាធរមាន ប្រសិនបើព័ត៌មានណាមួយមានការក្លែងបន្លំ ។ We have examined all items on this return and the annexes attached here with. We have clear, correct, and full supporting documents to ensure that all information on this return is true and accurate and there is no business operation undeclared. We are fully responsible due to the existing Laws for any falsified information.

ធ្វើនៅ ភ្នំពេញ ថ្ងៃទី 1 2 ខែ 0 2 ឆ្នាំ 2 0 1 6
Filed in DD MM YYYY

សម្រាប់មន្ត្រីពន្ធដារ For Tax Official
បែបបទនៃការបង់ប្រាក់ : ☐ សាច់ប្រាក់ ☐ មូលប្បទានបត្រ ☐ បង្ក្រា
ចំនួនទឹកប្រាក់.....
បង់តាមបង្កាន់ដៃលេខ.....ចុះថ្ងៃទី...../...../.....
ល.ល.ន គណនេយ្យកម្ម.....ថ្ងៃធ្វើ...../...../.....
ឈ្មោះមន្ត្រីពន្ធដារ.....ហត្ថលេខា

អគ្គិបាល/បណ្ឌាធិការ/កម្មសិទ្ធិករ សហគ្រាស
Director/Manager/Owner of Enterprise
(ហត្ថលេខា និងត្រា Signature & Seal)



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ទម្រង់ អត្ថបទ ២០០
Form VAT 200

អគ្គនាយកដ្ឋានពន្ធដារ
នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

លិខិតប្រកាសអាករលើតម្លៃបន្ថែម
Return for Value Added Tax

សូមអានសៀវភៅជំនួយស្តារពីលេខ ០៣ មុននឹងបំពេញទម្រង់នេះ ។
Read VAT leaflet No. 03 before completing this form.

សម្រាប់មន្ត្រីពន្ធដារ For Tax Official

ថ្ងៃទី DD ខែ MM ឆ្នាំ YY

លេខចូល N°

ហត្ថលេខា
Signature

ឈ្មោះមន្ត្រីពន្ធដារ
Tax official Name

02	កាលបរិច្ឆេទសម្រាប់រាយការណ៍នេះ រយៈពេលដែលបានគ្របដណ្តប់ដោយរបាយការណ៍នេះ : Period covered by this return	01	លេខអត្តសញ្ញាណកម្មសម្រាប់ពន្ធ TIN
ពីថ្ងៃទី 01 ខែ 01 ឆ្នាំ 2016 From (DD) Month (MM) Year (YYYY)	ដល់ថ្ងៃទី 31 ខែ 01 ឆ្នាំ 2016 From (DD) Month (MM) Year (YYYY)	1 0 7 0 0 8 0 3 3	
03	ឈ្មោះសហគ្រាស Name of Enterprise : ប្រេវី (កម្ពុជា) ម៉ាយក្រូឡាយហ្វ អ៊ិនស្តារ៉ង់ ភីអិលស៊ី សកម្មភាពអាជីវកម្ម Business Activities : ពាណិជ្ជកម្ម អាសយដ្ឋាន Address: No. 106 វិថី Street 95 ក្រុម Group ភូមិ Village ឃុំ/សង្កាត់ Sangkat បឹងក្របែក ក្រុង/ស្រុក/ខណ្ឌ District ចំការមន ខេត្ត/រាជធានី Municipality ភ្នំពេញ ទូរស័ព្ទ/ទូរសារ Fax/Phone 023 223 360 សារអេឡិចត្រូនិក E-mail info@pkmi.asia		

ប្រសិនបើលោក/លោកស្រីគ្មានសកម្មភាពទិញទំនិញឬលក់ទេ សូមសរសេរថា " គ្មាន " ក្នុងប្រអប់នេះ
If you have made no purchases and no sales, fill " NIL " in this box.

04	NIL
----	-----

ប្រសិនបើគ្មានទិន្នន័យអ្វីត្រូវបំពេញក្នុងប្រអប់ណាមួយទេ សូមសរសេរថា " គ្មាន " កុំទុកប្រអប់ចោលទំនេរ លើកលែងតែលោក/លោកស្រីសរសេរថា " គ្មាន " ក្នុងប្រអប់លេខ 04
If you have no entry for a box, fill " NIL ". Do not leave any box blank unless you fill " NIL " in box 04.

ឥណទានអាករលើការចូលពីខែមុន Input tax credit from previous month.

05	NIL
----	-----

ការទិញទំនិញសេវាកម្ម (ធាតុចូល) Month's purchases of goods and services (Input)

តម្លៃមិនរួមបញ្ចូលអាករ Value exclusive of VAT

ការទិញមិនជាប់អាករឬការទិញដែលមិនអនុញ្ញាតឥណទាន Non-taxable or non-creditable purchases

06	372,705,653		
----	-------------	--	--

ការទិញក្នុងស្រុកតាមអត្រាធម្មតា 10% Standard rated local purchases

07	NIL	08	NIL
----	-----	----	-----

ការនាំចូលតាមអត្រាធម្មតា 10% Standard rated imports

09	NIL	10	NIL
----	-----	----	-----

សរុបទឹកប្រាក់អាករលើការចូល Total amount of input tax (05+08+10)

11	NIL
----	-----

ការលក់ទំនិញនិងសេវាកម្ម (ធាតុចេញ) Month's sales of goods and services or exports (Output)

តម្លៃមិនរួមបញ្ចូលអាករ Value exclusive of VAT

ការលក់មិនជាប់អាករ Non-taxable sales

12	213,590,648		
----	-------------	--	--

ការលក់តាមអត្រា 0% Exports

13	NIL		
----	-----	--	--

ការលក់តាមអត្រាធម្មតា 10% Standard rated sales

14	NIL	15	NIL
----	-----	----	-----

ប្រសិនបើចំនួនក្នុងប្រអប់លេខ 15 លើសពីចំនួនក្នុងប្រអប់លេខ 11 ត្រូវបង់ចំនួនលើស ។ If box 15 exceeds box 11, pay the difference

16	NIL
----	-----

ប្រសិនបើចំនួនក្នុងប្រអប់លេខ 11 លើសពីចំនួនក្នុងប្រអប់លេខ 15 ត្រូវស្នើសុំចំនួនលើស ។ If box 11 exceeds box 15, claim the difference for :

បង្វិលសង Refund

17	NIL
----	-----

ជាឥណទានសម្រាប់យោងទៅមុខ Credit carried forward

18	NIL
----	-----

យើងខ្ញុំបានពិនិត្យគ្រប់ព័ត៌មានទាំងអស់នៅលើលិខិតប្រកាសនេះ និងភាពពិតប្រាកដនៃព័ត៌មានទាំងនេះ ។ យើងខ្ញុំមានសក្ខីភាពបញ្ជាក់ច្បាស់លាស់ ត្រឹមត្រូវ ពេញលេញ ដែលបានចែងថា ព័ត៌មានទាំងអស់នៅលើលិខិតប្រកាសនេះ ពិតជាត្រឹមត្រូវព្រមទាំង ហើយគ្មានប្រតិបត្តិការណាមួយមិនបានប្រកាសនោះទេ ។ យើងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ទាំងឡាយជាធរមាន ប្រសិនបើព័ត៌មានណាមួយមានការកែប្រែបន្ត ។ We have examined all items on this return and the annexes attached here with. We have clear, correct, and full supporting documents to ensure that all information on this return is true and accurate and there is no business operation undeclared. We are fully responsible due to the existing Laws for any falsified information.

សម្រាប់មន្ត្រីពន្ធដារ For Tax Official

បែបបទនៃការបង់ប្រាក់ : ☐ សាច់ប្រាក់ ☐ មូលប្បទានប័ត្រ ☐ បង្កើន

ចំនួនទឹកប្រាក់.....

បង់តាមបង្កាន់ដៃលេខ..... ចុះថ្ងៃទី...../...../.....

ល.រ.ល.គ គណនេយ្យកម្ម..... ថ្ងៃធ្វើ...../...../.....

ប្រភេទទិន្នន័យប្រព័ន្ធនៃ.....

ឈ្មោះមន្ត្រីពន្ធដារ..... ហត្ថលេខា.....

ធ្វើនៅ ភ្នំពេញ ថ្ងៃទី 1 2 ខែ 0 2 ឆ្នាំ 2 0 1 6
Filed in DD MM YYYY

អគ្គនាយក/បណ្តាញ/អ្នកសម្របសម្រួល សហគ្រាស
Director/Manager/Owner of Enterprise
(ហត្ថលេខា និងត្រា Signature & Seal)

កំណត់សម្គាល់ Please note :

- លោក/លោកស្រីត្រូវដាក់លិខិតប្រកាសនេះប្រមាណជាប់ប្រាក់អាករយ៉ាងយឺតបំផុតត្រឹមថ្ងៃទី 20 នៃខែបន្ទាប់ពីខែដែលចុះក្នុងប្រអប់លេខ 02.
This return and payment must be presented by the 20th day of the month following the month of box 02.
- លោក/លោកស្រី នឹងទទួលបានការផាកពិន័យ ទៅតាមច្បាប់ស្តីពីការពន្ធ ប្រសិនបើលោក/លោកស្រី You will be, according to the Law on Taxation, subject to penalties if you :
 - មិនបានដាក់លិខិតប្រកាសនេះទៅអគ្គនាយកដ្ឋានពន្ធដារទេ ទោះបីជាគ្មានប្រាក់អាករត្រូវបង់ក៏ដោយ Fail to file the tax return to the Tax Administration even it is a nil return.
 - មិនបង់ប្រាក់អាករយ៉ាងយឺតបំផុត ឬមិនបង់ប្រាក់អាករទេ Do not pay or pay the tax declared late.
 - ធ្វើការប្រកាសកែប្រែបន្ត Making a false declaration.

សង្ខេបប្រតិបត្តិការ ទិញដែលអនុញ្ញាតឥណទាន និងការលក់ជាប់អាគារ ប្រចាំខែ *

SUMMARY OF CREDITABLE PURCHASES AND TAXABLE SALES FOR THE MONTH

20	ការនាំចូលឬការទិញ ទំនិញឬសេវាដែលបានស្នើសុំឥណទាន GOODS OR SERVICES IMPORTED OR PURCHASED ON WHICH A CREDIT IS CLAIMED					
លរ N ^o	បរិយាយមុខទំនិញឬសេវា Description of Goods or Services	បរិមាណ Quantity	កាលបរិច្ឆេទទិញ Date of purchase	លេខវិក្កយបត្រ/ប្រតិវេទន៍គយ Invoice / Customs Declaration number	អ្នកផ្គត់ផ្គង់ Suppliers	តម្លៃមិនរួមបញ្ចូលអាគារ Value exclusive of VAT
	សរុប Total					

* សូមគូសរង្វង់ជុំវិញលេខរៀងមុខទំនិញណាដែលបានទិញឬនាំចូលដើម្បីប្រើប្រាស់ជាទ្រព្យសកម្មរបស់សហគ្រាស
Please circle any serial N° of the items purchased or imported for the enterprise's fixed assets.

21	សរុបការនាំចេញប្រចាំខែ ដែលបានស្នើសុំអត្រាសូន្យ GOODS OR SERVICES EXPORTED ON WHICH ZERO RATE IS CLAIMED					
លរ N ^o	បរិយាយពីមុខទំនិញឬសេវា Description of Goods or Services	បរិមាណ Quantity	កាលបរិច្ឆេទនាំចេញ Date of Export	លេខប្រតិវេទន៍គយ Customs Declaration number	ច្រកនាំចេញ Exit Point	តម្លៃនាំចេញ Export Value
	សរុប Total					

	ការផ្គត់ផ្គង់ទំនិញ ឬសេវាក្នុងស្រុកតាមអត្រាធម្មតា GOODS OR SERVICES LOCALLY SUPPLIED AT STANDARD RATE					
22	ទំនិញ GOODS			សេវា SERVICES		
លរ N ^o	បរិយាយមុខទំនិញ Description of Goods	បរិមាណ Quantity	តម្លៃមិនរួមបញ្ចូលអាគារ Value exclusive of VAT	បរិយាយ Description	វិក្កយបត្រពីលេខដល់លេខ Invoice from N° to N°	តម្លៃមិនរួមបញ្ចូលអាគារ Value exclusive of VAT
	សរុប Total			សរុប Total		

កំណត់សម្គាល់ : ប្រសិនបើសរសេរមិនអស់ សូមភ្ជាប់ជាមួយក្នុងក្រដាសដោយឡែក ។
Notes : Use separate sheets if the space is insufficient.



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ទម្រង់ ០០១
Form T 01

អគ្គនាយកដ្ឋានពន្ធដារ
នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លិខិតប្រកាស
Tax Return
ប្រាក់ចំណូលប្រាក់ចំណេញ
Pre a ent of Prof t Tax
អាករពិសេសលើទិន្នផលនិងសេវាមួយចំនួន
S e f Tax on Certa n Mer and ses and Ser es
អាករលើការស្នាក់នៅ អាករបំភ្លឺសាធារណៈ និងពន្ធអាករដទៃទៀត
A o odation Tax Pu l L t n Tax and Ot er Taxes

សម្រាប់មន្ត្រីពន្ធដារ For Tax Official
ថ្ងៃទី DD ខែ MM ឆ្នាំ YY
លេខចូល N^o
ហត្ថលេខា
Signature
ឈ្មោះមន្ត្រីពន្ធដារ Tax official Name

(មាត្រា ១០៤ ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ)
(Article 104 New of the Law on Taxation)

01	កាលបរិច្ឆេទសារពើពន្ធសម្រាប់លិខិតប្រកាសនេះ Period covered by this return	02	លេខអត្តសញ្ញាណកម្មសារពើពន្ធ TIN
ពីថ្ងៃទី 01 ខែ 01 ឆ្នាំ 2016 From (DD) Month (MM) Year (YYYY)		1 0 7 0 0 8 0 3 3 From (DD) Month (MM) Year (YYYY)	
03 ឈ្មោះសហគ្រាស Name of Enterprise : ប្រេវី (កម្ពុជា) ម៉ាយក្រូឡាយហ្វ កិនស្តូន ភីអិលស៊ី			
សកម្មភាពអាជីវកម្ម Business Activities : ធានារ៉ាប់រងខ្នាតតូច			
អាសយដ្ឋាន Address: No. 106 វិថី Street 95 ក្រុម Group ភូមិ Village			
ឃុំ/សង្កាត់ Sangkat បឹងក្របែក ក្រុង/ស្រុក/ខណ្ឌ District ចំការមន ខេត្ត/រាជធានី Municipality ភ្នំពេញ			
ទូរស័ព្ទ/ទូរសារ Fax/Phone 023 223 360 សារអេឡិចត្រូនិក E-mail info@pkmi.asia			

បញ្ជាក់ : ប្រអប់ពីលេខ ០៨ ដល់លេខ ១៦ សម្រាប់តែសហគ្រាសណាដែលជាកម្មវត្ថុនៃពន្ធអាករទាំងនេះ ។ សូមសរសេរថា "គ្មាន" ប្រសិនបើមិនមានលេខត្រូវបំពេញ ។
Notes Boxes from 08 to 1 are for the relevant enterprises sub ect to those taxes. Please fill Nil if there is no figure to be filled.

I ប្រាក់ចំណេញប្រាក់ចំណេញ Pre a ent of Prof t Tax :			04 កំណត់ត្រាចំណូលពីខែមុន Credit from Last Month	គ្មាន
05 មូលដ្ឋានគិតប្រាក់ចំណេញប្រាក់ចំណេញ Prepayment Calculation Base for the Month	1,319,358	06 ប្រាក់ចំណេញប្រាក់ចំណេញ (អត្រា ១%) Prepayment for the Month (Rate: 1%)	13,194	
07 កំណត់ត្រាចំណេញប្រាក់ចំណេញ Credit Carried Forwards	គ្មាន	08 ប្រាក់ចំណេញប្រាក់ចំណេញ Prepayment of Profit Tax Due	គ្មាន	

II អាករពិសេសលើទិន្នផលនិងសេវាមួយចំនួន S e f Tax on Certa n Mer and ses and Ser es :

09 មូលដ្ឋានគិតអាករពិសេស Specific Tax Calculation Base	គ្មាន	10 ប្រាក់អាករពិសេសត្រូវបង់តាមអត្រា Specific Tax Due at the rate of	គ្មាន
11 មូលដ្ឋានគិតអាករពិសេស Specific Tax Calculation Base	គ្មាន	12 ប្រាក់អាករពិសេសត្រូវបង់តាមអត្រា Specific Tax Due at the rate of	គ្មាន

III អាករលើការស្នាក់នៅ A o odation Tax :

13 មូលដ្ឋានគិតអាករលើការស្នាក់នៅ Accommodation Tax Calculation Base	គ្មាន	14 ប្រាក់អាករលើការស្នាក់នៅត្រូវបង់ (អត្រា ២%) Accom. Tax Due (Rate: 2%)	គ្មាន
---	-------	--	-------

IV អាករបំភ្លឺសាធារណៈ Pu l L t n Tax :

15 មូលដ្ឋានគិតអាករបំភ្លឺសាធារណៈ Public Lighting Tax Calculation Base	គ្មាន	16 ប្រាក់អាករបំភ្លឺសាធារណៈត្រូវបង់ (អត្រា ៣%) Public Lighting Tax Due (Rate 3%)	គ្មាន
---	-------	--	-------

V ពន្ធអាករដទៃទៀត Ot er Taxes : (បញ្ជាក់ Specify) * បុព្វលាភធានារ៉ាប់រងខ្នាតតូច 5%

17 មូលដ្ឋានគិតពន្ធអាករ Tax Calculation Base	212,271,290	18 ប្រាក់ពន្ធអាករត្រូវបង់តាមអត្រា Tax Due at the rate of 5	10,613,565
សរុប (08 + 10 + 12 + 14 + 16 + 18)		19 សរុបប្រាក់ពន្ធអាករត្រូវបង់ Total Tax Due	10,626,759

យើងខ្ញុំពិនិត្យត្រួតពិនិត្យទាំងអស់នេះលើលិខិតប្រកាសនេះ និងតារាងឧបសម្ព័ន្ធភ្ជាប់មកជាមួយ ។ យើងខ្ញុំសូមស្នើសុំបញ្ជាក់ច្បាស់លាស់ ត្រឹមត្រូវ ពេញលេញ ដែលបានចែងថា
ព័ត៌មានទាំងអស់នេះលើលិខិតប្រកាសនេះ ពិតជាត្រឹមត្រូវប្រាកដមែន ហើយគ្មានប្រតិបត្តិការណាមួយមិនបានប្រកាសនោះទេ ។ យើងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ទាំង
ឡាយជាធរមាន ប្រសិនបើព័ត៌មានណាមួយមានការក្លែងបន្លំ ។ We have examined all items on this return and the annexes attached here with. We have clear, correct, and
full supporting documents to ensure that all information on this return is true and accurate and there is no business operation undeclared. We are fully responsible due
to the existing Laws for any falsified information.

ធ្វើនៅ ភ្នំពេញ ថ្ងៃទី 1 2 ខែ 0 2 ឆ្នាំ 2 0 1 6
Filed in DD MM YYYY

សម្រាប់មន្ត្រីពន្ធដារ For Tax Official
បែបបទនៃការបង់ប្រាក់ : ☐ សាច់ប្រាក់ ☐ មូលប្បទានបត្រ ☐ បង្កើន
ចំនួនទឹកប្រាក់.....
បង់តាមបង្កាន់ដៃលេខ.....ចុះថ្ងៃទី...../...../.....
ល.រ.ល.គ គណនេយ្យកម្ម.....ថ្ងៃទី...../...../.....
ឈ្មោះមន្ត្រីពន្ធដារ.....ហត្ថលេខា

អគ្គនាយក/បណ្ឌិត/អគ្គនាយិកា/សហគ្រាស
Director/Manager/Owner of Enterprise
(ហត្ថលេខា និងត្រា Signature & Seal)

* ចំពោះផ្នែក " ពន្ធអាករដទៃទៀត " ផ្នែកនេះសម្រាប់ប្រកាសប្រភេទពន្ធដទៃទៀតដែលមិនមានចែងក្នុងលិខិតប្រកាសនេះ ដូចជា ពន្ធលើប្រាក់ចំណេញសម្រាប់សហគ្រាសធានារ៉ាប់រង
Other Taxes Section is used with other type of taxes that are not specified in this return such as Tax on Profit on Insurance Enterprise,
ពន្ធលើប្រាក់ចំណេញបន្ថែមលើការបែងចែកភាគលាភជាដើម ។
Additional Profit Tax on Dividend Distribution.



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ទម្រង់ ពកទ ០៣
Form WT 03

អគ្គនាយកដ្ឋានពន្ធដារ
នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លិខិតប្រកាសពន្ធកាត់ទុក
Return for Withholding Tax

(មាត្រា ២៥ថ្មី មាត្រា ២៦ថ្មី និង មាត្រា ៣១ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ)
(Article 25 "New", 26 "New" and 31 "New" of the Law on Taxation)

សម្រាប់មន្ត្រីពន្ធដារ For Tax Official
ថ្ងៃទី DD ខែ MM ឆ្នាំ YY
លេខចូល N°
ហត្ថលេខា
Signature
ឈ្មោះមន្ត្រីពន្ធដារ
Tax official Name

01	កាលបរិច្ឆេទសារពើពន្ធសម្រាប់លិខិតប្រកាសនេះ Period covered by this return	02	លេខអត្តសញ្ញាណកម្មសារពើពន្ធ TIN
ពីថ្ងៃទី 01 ខែ 01 ឆ្នាំ 2016 From (DD) Month (MM) Year (YYYY)	ដល់ថ្ងៃទី 31 ខែ 01 ឆ្នាំ 2016 From (DD) Month (MM) Year (YYYY)	1 0 7 0 0 8 0 3 3	
03 ឈ្មោះសហគ្រាស Name of Enterprise: ប្រេង (កម្ពុជា) ម៉ាស៊ីនប្រើប្រាស់ កម្ពុជា សកម្មភាពអាជីវកម្ម Business Activities: ធានារ៉ាប់រងខ្នាតតូច អាសយដ្ឋាន Address: No. 106 វិថី Street 95 ក្រុម Group ភូមិ Village ឃុំ/សង្កាត់ Sangkat បឹងកេងកង ក្រុង/ស្រុក/ខណ្ឌ District ចំការមន ខេត្ត/រាជធានី Municipality ភ្នំពេញ ទូរស័ព្ទ/ទូរសារ Fax/Phone 023 223 360 សារអេឡិចត្រូនិក E-mail info@pkmi.asia			

I. ពន្ធកាត់ទុកលើនិវាសនជន (មាត្រា ២៥ "ថ្មី") Withholding Tax on Resident (Article 25 "New"):

04	កម្មវត្ថុនៃការទូទាត់ប្រាក់ Object of Payment	ទឹកប្រាក់ត្រូវបើក Amount to be Paid	អត្រាពន្ធ Tax Rate	ពន្ធកាត់ទុក Withholding Tax	កំណត់សម្គាល់ Remarks
	A	B	C	D = B x C	
1	ការបំពេញសេវាសាធារណៈ សេវាសារពើពន្ធនានា ភាគកម្មក្នុងធនធាន Performance of Services, Royalty for Intangibles, Interests in Minerals	8,393,356	15%	1,259,005	
2	ការបង់ការប្រាក់ឱ្យអ្នកជាប់ពន្ធមិនមែនជាធនាគារឬស្ថាប័នស្តុកប្រាក់ Payment of Interest to Non-Bank or Saving Institution Taxpayers		15%		
3	ការបង់ការប្រាក់ឱ្យអ្នកជាប់ពន្ធដែលមានគណនីសន្សំមានកាលកំណត់ * Payment of Interest to Taxpayers who have Fixed Term Deposit Accounts		6%		
4	ការបង់ការប្រាក់ឱ្យអ្នកជាប់ពន្ធដែលមានគណនីសន្សំគ្មានកាលកំណត់ * Payment of Interest to Taxpayers who have Non-Fixed Term Saving		4%		
5	ការបង់ថ្លៃលេខសម្រាប់ទ្រព្យចរន្ត និង អចលនទ្រព្យ Payment of Rental/Lease of Movable and Immovable Property	5,499,400	10%	549,940	
	សរុប Total	13,892,756.00		1,808,945	

II. ពន្ធកាត់ទុកលើអនិវាសនជន (មាត្រា ២៦ "ថ្មី") Withholding Tax on Non-Resident (Article 26 "New"):

05	កម្មវត្ថុនៃការទូទាត់ប្រាក់ Object of Payment	ទឹកប្រាក់ត្រូវបើក Amount to be Paid	អត្រាពន្ធ Tax Rate	ពន្ធកាត់ទុក Withholding Tax	កំណត់សម្គាល់ Remarks
	A	B	C	D = B x C	
1	ការបង់ការប្រាក់ Payment of Interest	538,309	14%	75,363	
2	ការបង់សូយសារ ថ្លៃលេខសម្រាប់ទ្រព្យចរន្ត និង ថ្លៃលេខសម្រាប់ទ្រព្យអចលន Payment of Royalty, Rental/Leasing, and Income related to the use of Property		14%		
3	ការទូទាត់ថ្លៃសេវាគ្រប់គ្រង និង សេវាបច្ចេកទេស Payment of Management Fee and Technical Services		14%		
4	ការបង់ភាគលាភ Payment of Dividend		14%		
	សរុប Total	538,309		75,363	

យើងខ្ញុំបានពិនិត្យគ្រប់ព័ត៌មានទាំងអស់នៅលើលិខិតប្រកាសនេះ និងតារាងឧបសម្ព័ន្ធក្នុងមកជាមួយ ។ យើងខ្ញុំមានសន្តិសុខក្នុងការបញ្ជាក់ច្បាស់លាស់ ត្រឹមត្រូវ ពេញលេញ ដែលបានចែង
ព័ត៌មានទាំងអស់នៅលើលិខិតប្រកាសនេះ ពិតជាត្រឹមត្រូវប្រាកដមែន ហើយគ្មានប្រតិបត្តិការណាមួយមិនបានប្រកាសនោះទេ ។ យើងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ទាំង
គ្នាជាធរមាន ប្រសិនបើព័ត៌មានណាមួយមានការកែតម្រូវ ។ We have examined all items on this return and the annexes attached here with. We have clear, correct, and
full supporting documents to ensure that all information on this return is true and accurate and there is no business operation undeclared. We are fully responsible
due to the existing Laws for any falsified information.

ធ្វើនៅ ភ្នំពេញ ថ្ងៃទី 1 2 ខែ 0 2 ឆ្នាំ 2 0 1 6
Filed in DD MM YYYY

សម្រាប់មន្ត្រីពន្ធដារ For Tax Official
បែបបទនៃការបង់ប្រាក់ : ☐ សាច់ប្រាក់ ☐ មូលប្បទានបត្រ ☐ បង្កើន
ចំនួនទឹកប្រាក់.....
បង់តាមបង្កាន់ដៃលេខ.....ចុះថ្ងៃទី...../...../.....
ល.ល.ន. គណនេយ្យកម្ម.....ថ្ងៃទី...../...../.....
ឈ្មោះមន្ត្រីពន្ធដារ.....ហត្ថលេខា

អគ្គិបាល/បណ្ឌិត/អ្នកកាន់កាប់ សហគ្រាស
Director/Manager/Owner of Enterprise
(ហត្ថលេខា និង ត្រា) Signature & Seal

* ចំណុច ៣ និង ៤ គឺជាការបង់ការប្រាក់ដោយធនាគារឬស្ថាប័នស្តុកប្រាក់ស្រុកឱ្យអ្នកកាន់កាប់ទុនជាអ្នកប្រើប្រាស់
Point 3 and 4 are the payment of interest by domestic banks and saving institutions to their clients that have deposit or saving accounts.

តារាងលម្អិតអំពីពន្ធភាគទុកចំពោះអ្នកជាប់ពន្ធនិវាសនជន Details on the Withholding Tax on Resident Taxpayers :

[illegible]

តារាងលម្អិតអំពីពន្ធភាគទុកចំពោះអ្នកជាប់ពន្ធអនិវាសនជន Details on the Withholding Tax on Non-Resident Taxpayers :

[illegible]

កំណត់សម្គាល់ : ប្រសិនបើសរសេរមិនអស់ សូមភ្ជាប់ជាមួយក្នុងក្រដាសដោយឡែក ។

Notes : Use separate sheets if the space is insufficient.

ទិន្នន័យបង់ពន្ធចាប់ពីខែ មករា ដល់ ធ្នូ ឆ្នាំ២០១៦

ខែ	ពន្ធប្រាក់បៀវត្ស	ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ	ពន្ធកាត់ទុក
មករា-មីនា	11,338.05	21,329.90	2,850.46
មេសា-មិថុនា	7,172.46	14,626.98	2,760.52
កក្កដា-កញ្ញា	10,058.62	15,347.85	3,895.16
តុលា-ធ្នូ	831,843.00	12,315.79	4,716.04

ឧបបម្ព័ន្ធ ទី ១

ច្បាប់ និង បទបញ្ញត្តិ

PKMI ORGANIZATION CHAT



ក្រុមហ៊ុនប្រេវ៉ៃ (កម្ពុជា) ម៉ាយក្រូ ឡាយវី មីក្រូស្វ័យ ភីអិលស៊ី
PREVOIR (KAMPUCHEA) MICRO LIFE INSURANCE PLC.

គោលការណ៍ធានារ៉ាប់រង

គ្រោះថ្នាក់បុគ្គល

ផលិតផលធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល

គោលបំណង

គោលបំណងនៃផលិតផលធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល គឺ ផ្តល់ជូនប្រជាជនក្រីក្រកម្ពុជានូវធានារ៉ាប់រងជាមូលដ្ឋានដែលមានតម្លៃទាប ។ ធានារ៉ាប់រងរបស់យើង គឺ ធានានូវអត្ថប្រយោជន៍ជូនអ្នកទទួលបានផល (ជាទូទៅក្រុមគ្រួសារ) នៃអ្នកដែលត្រូវបានធានាក្នុងហេតុការណ៍ដែលបណ្តាលអោយមានការបាត់បង់ជីវិត ឬ ពិការភាពដោយគ្រោះថ្នាក់ ។ ជាលទ្ធផលនៅពេលដែលទទួលបានសំណងទូទាត់អនាគតនៃក្រុមគ្រួសារនឹងជៀសផុតពីភាពគ្រោះថ្នាក់និង ភាពក្រីក្រអាចត្រូវបានកាត់បន្ថយ ។

ជាមួយផលិតផលធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលអត្ថប្រយោជន៍ជាប្រាក់តាមកំរិតកំណត់ត្រូវបានផ្តល់ជូនក្រុមគ្រួសាររបស់អ្នកដែលត្រូវបានធានាដូចមានចែងនៅក្នុងកិច្ចសន្យាធានារ៉ាប់រងក្នុងករណីមានការទាមទារសំណងកើតឡើង ។ អត្ថប្រយោជន៍នេះអាចអនុញ្ញាតអោយក្រុមគ្រួសារចាត់ចែងក្នុងចំណាយផ្សេងៗដែលទាក់ទិននឹងការបាត់បង់អាយុជីវិត ឬ ពិការភាព:

- ករណីបាត់បង់អាយុជីវិតដោយគ្រោះថ្នាក់ អត្ថប្រយោជន៍នេះអាចប្រើប្រាស់ក្នុងការចំណាយបុណ្យសព និង ក្នុងការបញ្ជូនកូនរបស់បុគ្គលដែលបាត់បង់ជីវិតទៅសាលារៀន ។
- ករណីពិការភាពដោយគ្រោះថ្នាក់ អត្ថប្រយោជន៍នេះអាចធ្វើអោយស្ថានភាពរស់នៅរបស់ជនពិការមានភាពបានប្រសើរឡើង ។

ផលប្រយោជន៍សំរាប់អ្នក

ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលបានផ្តល់នូវផលប្រយោជន៍ជាច្រើនដូចខាងក្រោម:

- សន្តិភាពផ្លូវចិត្ត និង ស្ថេរភាព: ប្រសិនបើមានគ្រោះថ្នាក់កើតឡើងចំពោះអ្នក ទាយាទរបស់អ្នកមិនចាំបាច់លក់ទ្រព្យសម្បត្តិផ្សេងៗដើម្បីចំណាយលើការព្យាបាលដែលកើតឡើងពីគ្រោះថ្នាក់ ។ អនាគតនៃក្រុមគ្រួសារនឹងជៀសផុតពីគ្រោះថ្នាក់ហើយសមត្ថភាពនៃការរកចំណូលត្រូវបានធានា ។ ដូច្នេះជាលទ្ធផលកូនៗរបស់អ្នកអាចបន្តការសិក្សា ។
- ធានាលើអ្នករកចំណូលប្រចាំគ្រួសារ: ការធានាត្រូវបានរៀបចំឡើងសំរាប់សមាជិកដែលជាអ្នករកចំណូលប្រចាំគ្រួសារ ។
- ផលិតផលធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលរបស់ ក្រុមហ៊ុនប្រេវីរ (កម្ពុជា) មានភាពងាយយល់ និង ងាយស្រួលក្នុងការទិញ ។

- តំលៃដែលត្រូវចំណាយគឺ តិចតួចបំផុតបើប្រៀបធៀបនឹង សន្តិភាពផ្លូវចិត្តដែលផ្តល់ដោយផលិតផលនេះ ។

ការកំណត់ និង លក្ខខណ្ឌទូទៅ

និយមន័យ

- ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលៈ** ជាការធានាលើ ផលប្រយោជន៍ជាប្រាក់តាមកំរិតកំណត់ចំពោះអ្នកទទួលផលក្នុងករណីដែលមានការបាត់បង់អាយុជីវិត ឬពិការភាពដោយគ្រោះថ្នាក់ដោយចៃដន្យចំពោះជនដែលត្រូវបានធានាដោយកិច្ចសន្យាធានារ៉ាប់រង ។
- បុព្វលាភៈ** ជាការចំណាយដែលត្រូវបង់ក្នុងការទិញធានារ៉ាប់រង ។
- គ្រោះថ្នាក់ៈ** គឺជាឧបទ្វីហេតុដែលកើតឡើងភ្លាមៗដែលផ្តល់នូវផលអាក្រក់អ្វីមួយ ដោយអ្នកត្រូវបានធានាពុំមានចេតនា រឺ គិតទុកមុន ។
- ពិការភាពទាំងស្រុងជាអចិន្ត្រៃយ៍ៈ** គឺពិការភាពដែលធ្វើអោយមិនអាចបំពេញការងារអ្វីមួយបានទាំងស្រុងនិងជាអចិន្ត្រៃយ៍ ទោះជាការងារប្រចាំរបស់អ្នកមានការធានារឺ ការងារផ្សេងៗក៏ដោយ ។
- ករណីលើកលែងៈ** មូលហេតុនៃការបាត់បង់អាយុជីវិតដែលពុំត្រូវបានធានាដោយក្រុមហ៊ុនធានារ៉ាប់រង និងជាលទ្ធផលដែលអត្ថប្រយោជន៍ធានារ៉ាប់រងពុំត្រូវបានផ្តល់ជូន ។
- ម្ចាស់បណ្ណសន្យាធានារ៉ាប់រងៈ** ជាបុគ្គលដែលបានចុះហត្ថលេខាលើកិច្ចសន្យាធានារ៉ាប់រង ។
- បុគ្គលដែលត្រូវធានាៈ** ជាបុគ្គលដែលត្រូវបានធានាដោយកិច្ចសន្យាធានារ៉ាប់រង ។
- ក្រុមហ៊ុនធានារ៉ាប់រងៈ** ក្រុមហ៊ុនប្រើរ (កម្ពុជា) ម៉ាយក្រូ ឡាយហ្វី អ៊ិនសូរេន ភីអិលស៊ីៈ (ភី ខេ អ៊ីម អាយ) ។
- ការផ្តល់សំណងៈ** ជាការបាត់បង់នូវអាយុជីវិត ឬពិការភាពនៃបុគ្គលទាំងឡាយណាដែលត្រូវបានធានា ។
- អ្នកទទួលផលៈ** បុគ្គលដែលទទួលបានអត្ថប្រយោជន៍ពីការការផ្តល់សំណង ។

១.អត្ថប្រយោជន៍

ការបាត់បង់អាយុជីវិតដោយគ្រោះថ្នាក់ៈបណ្ណសន្យាធានារ៉ាប់រងផ្តល់ជូននូវអត្ថប្រយោជន៍ជាប្រាក់តាមកំរិតកំណត់ (ដូចមានចែងក្នុងវិញ្ញាបនប័ត្រធានារ៉ាប់រង) ក្នុងករណីដែលមានការបាត់បង់អាយុជីវិតដោយគ្រោះថ្នាក់ដល់បុគ្គលដែលត្រូវបានធានាដោយកិច្ចសន្យា ។

ពិការភាពជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់: បណ្តុះបណ្តាលធនាវារ្យបង្កើនជំនាញអត្ថប្រយោជន៍ជាប្រាក់តាមកំរិតកំណត់ (ដូចមានចែងក្នុងវិញ្ញាបនបត្រធនាវារ្យបង្កើន) ក្នុងករណីពិការភាពដោយគ្រោះថ្នាក់ដល់បុគ្គលដែលត្រូវបានធានាដោយកិច្ចសន្យា។ ក្នុងករណីដែលពិការភាពដោយផ្នែក អត្ថប្រយោជន៍ត្រូវបែងចែកតាមភាគរយនៃចំនួនទឹកប្រាក់កំរិតរបស់ ពិការភាពទាំងស្រុងជាអចិន្ត្រៃយ៍ ដូចមានបញ្ជាក់ជូនខាងក្រោម៖

- ១០០% ករណីពិការភាពទាំងស្រុងជាអចិន្ត្រៃយ៍
- ១០០% ករណីរោគខ្លិនទាំងស្រុង
- ១០០% ករណីរងរបួសដែលធ្វើអោយមិនអាចកំរើកបានទាំងស្រុង
- ១០០% បាត់បង់ដៃ ឬ ជើងម្ខាង
- ៧៥% បាត់បង់សំឡេង
- ៥០% បាត់បង់ភ្នែកម្ខាង (ពិការទាំងស្រុងមិនអាចព្យាបាលបាន លើកលែងតែពន្លឺដឹងដោយវិញ្ញាណ) បាត់បង់ជើងម្ខាង ចាប់ពីកជើង ឬដៃម្ខាង ចាប់ពីកដៃ ។
- ៥០% បាត់បង់ម្រាមដៃ (ឬម្រាម)
- ៣៥% បាត់បង់ ការស្តាប់ឮដោយត្រចៀកម្ខាង

អត្ថប្រយោជន៍សរុបមិនអាចលើសពី១០០% នៃប្រាក់កំរិតដែលបានធានាសំរាប់ពិការភាព ។

អត្ថប្រយោជន៍ជាប្រាក់តាមកំរិតកំណត់ខ្ពស់បំផុតគឺស្មើនឹងកំរិតអតិបរមាដែលកំណត់ដោយផ្លូវច្បាប់ ។ ដែលពេលបច្ចុប្បន្នមានកំរិតស្មើនឹង ៥០០០ (ប្រាំពាន់) ដុល្លារអាមេរិក ឬ ២០ (ម្ភៃ) លានរៀល ។ ការធានាមានតែចំពោះគ្រោះថ្នាក់ដែលកើតឡើងក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ ។

២. ការធានា

ធានាវារ្យបង្កើនគ្រោះថ្នាក់លើបុគ្គលអាចលក់អោយបុគ្គលដែលមានអាយុរវាង ១៨ និង ៦៥ឆ្នាំ ដោយពុំតម្រូវអោយមានការពិនិត្យសុខភាពជាមុនឡើយ ។ សមាជិកជាច្រើននៃក្រុមគ្រួសារមួយអាចត្រូវបានធានាក្រោមកិច្ចសន្យាធានាវារ្យបង្កើនតែមួយ ។

៣. កាលបរិច្ឆេទនៃការចាប់ផ្តើមធានាវារ្យបង្កើន

ការធានាចាប់មានសុពលភាពនៅពេលដែលកិច្ចសន្យាធានាវារ្យបង្កើនត្រូវបានចុះហត្ថលេខានិងបុព្វលាភត្រូវបានបង់ ។

៤. ករណីលើកលែង

ករណីលើកលែង (ដែលមិនត្រូវបានធានា) រួមមាន៖

- ការបាត់បង់អាយុជីវិតដោយអត្ថបាត និងអំពើដែលមានការប៉ុនប៉ងដោយបុគ្គលត្រូវបានធានាផ្សេងទៀត ឬការប៉ុនប៉ង ដោយបុគ្គលដែលទទួលផល ។
- សង្គ្រាម សង្គ្រាមស៊ីវិល ភេរវកម្ម និងកុហ្សកម្មផ្សេងៗ ។
- គ្រោះថ្នាក់ដោយចេតនា ការប៉ុនប៉ងធ្វើអត្ថបាត ។
- ការប្រសូតបុត្រ ការមានគតិ ការរំលូត
- ជំងឺអេដស៍
- លទ្ធផលនៃការប្រើគ្រឿងញៀន និង គ្រឿងស្រវឹង
- បទឧក្រិដ្ឋ ឬ ការចូលរួមក្នុង បទឧក្រិដ្ឋផ្សេងៗ ។

៥.សេចក្តីថ្លែងការណ៍

ប្រសិនបើព័ត៌មានទាំងឡាយណាដែលបានផ្តល់ជូនពីម្ចាស់បណ្ណសន្យាធានារ៉ាប់រងដែលមានភាពមិនពិតប្រាកដ អ្នកធានារ៉ាប់រងមានសិទ្ធិលុបចោលកិច្ចសន្យាហើយនឹង ផ្តល់ត្រលប់នូវបុព្វលាភដែលបានបង់ប្រសិនបើពុំមានការទូទាត់ សំណងកើតឡើង ។ បុព្វលាភអាចត្រូវបានកាត់បន្ថយ ឬកិច្ចសន្យាអាចត្រូវបានអស់សុពលភាពអាស្រ័យលើព័ត៌មាន ដែលផ្តល់ជូនមិនពិតប្រាកដ ។

៦.អ្នកទទួលផល

ម្ចាស់បណ្ណសន្យាធានារ៉ាប់រងអាចជ្រើសរើសអ្នកទទួលផលតាមបំណងរបស់ខ្លួន ។ ប្រសិនបើពុំមានការបញ្ជាក់ជា មុន អ្នកទទួលផលគឺជាទាហាននៃបុគ្គលដែលត្រូវធានា ។ ម្ចាស់បណ្ណសន្យាធានារ៉ាប់រងអាចផ្លាស់ប្តូរអ្នកទទួលផល របស់ខ្លួនបានគ្រប់ពេលដោយជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ក្រុមហ៊ុនធានារ៉ាប់រង ។

៧.អាយុកាលនៃកិច្ចសន្យា

អាយុកាលនៃកិច្ចសន្យាធានារ៉ាប់រងយូររហូតមានរយៈពេល១ឆ្នាំ ។

៨.បុព្វលាភ (តំលៃសេវាធានារ៉ាប់រង)

បុព្វលាភនៃធានារ៉ាប់រងត្រូវបានបង់តែមួយលើកនៅពេលដែលកិច្ចសន្យាត្រូវបានចុះហត្ថលេខា ។ ចំនួននៃបុព្វលាភ ត្រូវបានកំណត់ដោយចរិតលក្ខណៈនៃក្រុមបុគ្គលដែលត្រូវធានា (ដូចជា អាយុ ភេទ បុគ្គល ឬ ព័ត៌មានផ្សេងៗទៀត) ដែលមានតាមលំដាប់ដូចមានចែងក្នុងតារាងបុព្វលាភខាងក្រោម (អាស្រ័យលើចំនួនទឹកប្រាក់សរុបដែលបានធានា)

ការធានា	អត្រាបុព្វលាភតាមលំដាប់		លំដាប់បុព្វលាភសំរាប់ប្រាក់ធានា ៥០០០ដុល្លារសហរដ្ឋអាមេរិក	
	ចាប់ពី	រហូតដល់	ចាប់ពី	រហូតដល់

ការបាត់បង់អាយុជីវិតដោយគ្រោះថ្នាក់	០.១០%	០.២០%	៥ ដុល្លារសហរដ្ឋអាមេរិក	១០ ដុល្លារសហរដ្ឋអាមេរិក
ពិការភាពដោយគ្រោះថ្នាក់	០.០៥%	០.១៥%	២.៥ ដុល្លារសហរដ្ឋអាមេរិក	៧.៥ ដុល្លារសហរដ្ឋអាមេរិក

៩. ការផ្តល់សំណង

ចំពោះការបាត់បង់អាយុជីវិត ឬ ពិការជាអចិន្ត្រៃយ៍ នៅក្នុងរយៈពេល ៦ខែបន្ទាប់ពីគ្រោះថ្នាក់ (ដែលគ្រោះថ្នាក់កើតឡើងក្នុងកំឡុងពេលកិច្ចសន្យានៅមានសុពលភាព) សំណងនឹងត្រូវបានផ្តល់ជូន ។

នៅពេលដែលមានការបាត់បង់អាយុជីវិត ឬ ពិការជាអចិន្ត្រៃយ៍ ជនដែលត្រូវបានធានា អ្នកទទួលផល ឬ អ្នកតំណាងត្រូវរាយការន៍ជូនក្រុមហ៊ុនធានារ៉ាប់រងជាបន្ទាន់ (ក្នុងករណីដែលមិនអាចជូនដំណឹងបានភ័ស្តុតាង នោះត្រូវមានហេតុផលសមរម្យ) ។ ដើម្បីធ្វើការទូទាត់សំណង អ្នកទទួលផលត្រូវផ្តល់ឯកសារមួយចំនួនដូចខាងក្រោម ៖

- ទំរង់នៃការផ្តល់សំណង
- ភស្តុតាងដែលបញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់
- ករណីបាត់បង់អាយុជីវិត: លិខិតបញ្ជាក់ពីមរណភាពច្បាប់ដើមដែលចេញដោយអជ្ញាធរមានអំណាច
- ករណីពិការភាព: លិខិតបញ្ជាក់ពីគ្រូពេទ្យ ឬ មន្ទីរពេទ្យ ឬ ក៏ជាចំណាយរបស់សាក្សីដែលត្រូវបានផ្តល់សិទ្ធិអោយដោយអ្នកធានារ៉ាប់រង ។
- ឯកសារថតចម្លងដែលបញ្ជាក់ពីអត្តសញ្ញាណ

ប្រសិនបើឯកសារទាំងឡាយខាងលើមានសុពលភាពគ្រប់គ្រាន់ការផ្តល់សំណងទូទាត់នឹងត្រូវបានធ្វើឡើងក្នុងរយៈពេល ប្រាំពីរថ្ងៃ នៃថ្ងៃធ្វើការ ។ ការផ្តល់សំណង គឺ ជាឧសានវាទ (ទឹបញ្ចប់) នៃកិច្ចសន្យា ។

១០. ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង

ម្ចាស់បណ្ណសន្យាធានារ៉ាប់រង អាចបញ្ចប់កិច្ចសន្យាធានារ៉ាប់រងបានគ្រប់ពេល ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរអោយបាន១០ថ្ងៃជាមុន ។ ក្នុងករណីនេះ ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់ជូនត្រលប់វិញ ៩០ (កៅសិប) ភាគរយនៃបុព្វលាភតាមសមាមាត្ររយៈពេលកិច្ចសន្យាដែលនៅមានសុពលភាព ។

១១. ព័ត៌មានបន្ថែម

នៅពេលទិញធានារ៉ាប់រងលើគ្រោះថ្នាក់បុគ្គល ម្ចាស់បណ្ណសន្យាធានារ៉ាប់រងនឹងត្រូវបានប្រគល់ជូនបណ្ណធានារ៉ាប់រងដោយបញ្ជាក់ពីអត្ថប្រយោជន៍នៃកិច្ចសន្យាព័ត៌មានអំពីបុគ្គលដែលត្រូវបានធានា និង អត្រាបុព្វលាភ ។ ម្ចាស់បណ្ណសន្យាធានារ៉ាប់រងត្រូវរក្សាបណ្ណធានារ៉ាប់រងដើម្បីជាសំអាងនៃការទទួលបានធានារ៉ាប់រង ។ កិច្ចសន្យានឹងត្រូវបានធ្វើឡើងជាពីរច្បាប់ (១ច្បាប់សំរាប់បុគ្គលដែលត្រូវបានធានា និង ១ច្បាប់សំរាប់ក្រុមហ៊ុនធានារ៉ាប់រង) ។

ក្រុមហ៊ុនប្រេវ៉ូរ (កម្ពុជា) ម៉ាយក្រូ ឡាយវ៉ង់ មីក្រូស្តរោង ភីអិលស៊ី
PREVOIR (KAMPUCHEA) MICRO LIFE INSURANCE PLC.

គោលការណ៍ធានារ៉ាប់រង

សុខភាព

លក្ខខណ្ឌទូទៅ និង កញ្ចប់ធានារ៉ាប់រងសុខភាព

និយមន័យ

-**ធានារ៉ាប់រងសុខភាព**: គឺការធានាដល់អតិថិជនឱ្យទទួលបានសេវាសុខាភិបាលពីអ្នកផ្តល់សេវាដែលមានអាជីពត្រឹមត្រូវដោយពុំចាំបាច់បង់ប្រាក់ជាមុន រឺ ទូតទាត់សំណងក្រោយពីបានទទួលសេវាតាមចំនួនកំណត់ណាមួយ រឺ ក៏បែបជាតំលៃម៉ៅនៃការផ្តល់សេវាទាំងនោះ ។

-**បុព្វលាភធានារ៉ាប់រង** : ជាចំនួនទឹកប្រាក់ដែលតម្រូវឱ្យអតិថិជនបង់ជាមុន ដើម្បីទទួលបានសេវាធានារ៉ាប់រងសុខភាព

-**ករណីលើកលែង**: ជាសេវាសុខាភិបាលដែលបានដកចេញពីការធានា ហើយអតិថិជននឹងមិនត្រូវបានធានាឱ្យទទួលសេវាទាំងនេះឡើយ ។

-**ម្ចាស់ប័ណ្ណធានារ៉ាប់រង**: ជាបុគ្គលដែលបានចុះហត្ថលេខាលើកិច្ចសន្យាធានារ៉ាប់រង ។

- **អតិថិជនធានារ៉ាប់រង**: ជាអ្នកដែលត្រូវបានធានាដោយកិច្ចសន្យាធានារ៉ាប់រង ។

-**អ្នកធានារ៉ាប់រង**: ក្រុមហ៊ុនប្រេវីរ (កម្ពុជា) ម៉ាយត្រូ ឡាយហ្វី អ៊ិនសូរ៉េន ភីអិលស៊ី: (ភី ខេ អឹម អាយ) ។

- **ការទាស់ណង**: ជាការទាស់ណង នៃបញ្ហាសុខភាពដែលត្រូវបានធានា បន្ទាប់ពីបានទទួលសេវាសុខាភិបាល ។

-**អ្នកទទួលអត្ថប្រយោជន៍**: ជាបុគ្គលដែលទទួលបានអត្ថប្រយោជន៍ពីការការពារផ្តល់សំណង ។

- **ជំងឺសំរាកពេទ្យ**: រាល់ការថែទាំ និងព្យាបាលទាំងអស់នៅក្នុងមន្ទីរពេទ្យដែលតម្រូវអោយអ្នកជំងឺសំរាកចាប់ពីមួយយប់ឡើងទៅ រួមមានការសំរាកនៅបន្ទប់ធម្មតា ការវិភាគអមវេជ្ជសាស្ត្រ ការថតឆ្លុះ ឱសថ និង បរិក្ខារពេទ្យ ដែលចាំបាច់សំរាប់ព្យាបាលជំងឺ ណាមួយឱ្យជាសះស្បើយ ។ ដូចនេះអតិថិជនមានសិទ្ធិទទួលបានអត្ថប្រយោជន៍ នៃបញ្ចប់ធានារ៉ាប់រងលុះត្រាតែបានបានចូលសំរាកពេទ្យចាប់ពីមួយយប់ឡើងទៅ ។

-**វគ្គនៃការព្យាបាល** : គឺជារយៈពេលកំណត់ណាមួយដើម្បីគ្របដណ្តប់រាល់ការថែទាំ និងព្យាបាលជំងឺណាមួយឱ្យជាសះស្បើយពិតប្រាកដ ហើយយ៉ាងហោចណាស់ចាប់ពីមួយយប់ឡើងទៅ ។

- **ការពិនិត្យជំងឺក្រៅ** : រាល់ការពិនិត្យនិង ព្យាបាល នៅផ្នែកជំងឺក្រៅ ហើយអ្នកជំងឺ ទទួលបានការព្យាបាលនៅក្នុងមន្ទីរពេទ្យតិចជាងមួយយប់ ។ ដែលរួមមានការពិនិត្យ ការតាមដានសភាពជំងឺ ការផ្តល់ឱសថ ចាំបាច់ សំរាប់ការព្យាបាលការវិភាគអមវេជ្ជសាស្ត្រ ការថតឆ្លុះ លើកលែងតែ CT scan និង Magnetic Resonance Imaging (MRI) ។

-**ការវះកាត់**: គឺជា**បច្ចេកវិទ្យាបស្សាស្ត្រ** ដើម្បីព្យាបាលជំងឺ ជាទូទៅដំណើរការនេះរួមមាន ការវះ ការកាត់ ការដេរផ្គិតស្នាមរបួស និង បច្ចេកទេសដទៃទៀតដើម្បីយកជាលិកាដែលមានបញ្ហាចេញ ។

-កញ្ចប់ធានារ៉ាប់រងផ្នែកវះកាត់: គឺការធានាដល់អតិថិជនឱ្យទទួលបានសេវា វះកាត់ធំ រួមមាន បន្ទប់សំរាកធម្មតា ឱសថចាំបាច់សំរាប់ព្យាបាល និងអត្ថប្រយោជន៍បន្ថែមផ្សេងៗទៀតដែលទាក់ទងទៅនឹងការវះកាត់ ដូចជា ការវិភាគ អមវេជ្ជសាស្ត្រ ការថតឆ្លុះ CT scan ការទូទាត់សំណេររលីការដឹកបញ្ជូន។

- ការវះកាត់ធំ: គឺជាដំណើរការវះកាត់ទាំងឡាយណាដែលត្រូវបានធ្វើឡើងដោយ អ្នកផ្តល់សេវាដែល មានចំណេះដឹង ច្បាស់លាស់ផ្នែកសរីរវិជ្ជា និងជំនាញផ្នែកវះកាត់ ដែលមានសញ្ញាបត្រត្រឹមត្រូវ ។ ការវះកាត់នេះអាចដំណើរការទៅ បានលុះត្រាតែមានការចាក់ថ្នាំសណ្ត ថ្នាំស្លឹកតាមតំបន់បញ្ជាឆ្អឹងកងខ្នង ដែលក្នុងពេលវះកាត់នោះប្រអប់ផ្ទុកសរីរាង្គ ត្រូវបានបើកចំហរ វិការវះកាត់ដែលមានការរួមផ្សំគ្នាជាមួយនឹងការកែលម្អទ្រទ្រង់ឆ្អឹង វិ ជាលិការដាច់ ខូចធ្ងន់ធ្ងរ។ ចំពោះការវះកាត់ធំអ្នកជំងឺត្រូវឱ្យសំរាកពេទ្យលើសពីមួយយប់ ឧទាហរណ៍ ការវះកាត់ ពោះវៀនដុះខ្លែង ការកាត់ស្បូន ការវះកាត់ក្បាលពេលមានការប៉ះទង្គិចក្បាល ការវះកាត់ឆ្អឹង ជាដើម ។ ដូច្នេះហើយការវះកាត់តូចជា ការវះកាត់ទាំងឡាយណាដែលត្រូវធ្វើឡើងតាមរយៈការចាក់ថ្នាំស្លឹកហើយអ្នកជំងឺអាចមិនចាំបាច់សំរាកពេទ្យលើសពី មួយថ្ងៃ។ ឧទាហរណ៍ ការវះកាត់ដុំគីសលើស្បែក ការចោះបង្ហូរបោស ការវះកាត់រឹសដូងបាតខាងក្រៅ ការវះកាត់ដុំគីសដោះ ការកាត់សាច់រលាកភ្លើង ការកាត់សាច់បំពងក ជាដើម ។

-កញ្ចប់ធានារ៉ាប់រង: គឺជាកសារដែលកំណត់អំពីអត្ថប្រយោជន៍ដែលអតិថិជននឹងទទួលបានក្រោមកិច្ចសន្យាធានា រ៉ាប់រងសុខភាព និងរយៈពេលរងចាំមុននឹងអាចទទួលបានអត្ថប្រយោជន៍ទាំងនេះ ។

-គ្រោះថ្នាក់: គឺជាឧបទ្វីបហេតុធ្វើឱ្យអ្នកជំងឺរងរបួសហើយ កើតឡើង ភ្លាមៗ ដោយអចេតនា និង គ្មានគ្រោងទុក ។

១.អត្ថប្រយោជន៍

កញ្ចប់ធានារ៉ាប់រងសុខភាព រួមមាន កញ្ចប់ ទី១ កញ្ចប់ ទី២ និង កញ្ចប់ ទី៣ ដូចខាងក្រោម:

- **កញ្ចប់ សំរាកមន្ទីរពេទ្យ:**គឺការធានាដល់អតិថិជនឱ្យទទួលបានសេវាសំរាកគ្រប់ប្រភេទ ។
- **កញ្ចប់ពិនិត្យជំងឺក្រៅ:** ផ្តល់បណ្តុំសំរាប់ពិនិត្យជំងឺក្រៅ នៅមូលដ្ឋានសុខាភិបាលដែក្នុង ។
- **កញ្ចប់វះកាត់:** គឺការធានាដល់អតិថិជនឱ្យទទួលបានសេវាវះកាត់ធំគ្រប់ប្រភេទ ។

អតិថិជនធានារ៉ាប់រងអាចស្វែងរកសេវាសុខាភិបាលតាមមន្ទីរពេទ្យរដ្ឋ ឬ ឯកជន ណាមួយក៏បាន ។ តែអត្ថប្រយោជន៍ ដែលនឹងទទួលបាន គឺអាស្រ័យលើ មូលដ្ឋានសុខាភិបាល និង ប្រភេទសេវាដែលបានផ្តល់ឱ្យ ។

ខាងក្រោមនេះជាតារាងខុសគ្នានៃអត្ថប្រយោជន៍ទទួលបាន:

-អតិថិជនទទួលបានសេវាថែទាំនិងព្យាបាល ដោយមិនចាំបាច់បង់ប្រាក់ទៅតាម តំលៃហិរញ្ញប្បទាន រឺម៉ៅការ ។

-ការទូទាត់សងទៅតាមការចំណាយជាក់ស្តែងនៅក្នុងតំលៃខ្ពស់បំផុតកំណត់ណាមួយដូចបានចែងក្នុងកញ្ចប់ធានារ៉ាប់រង ។

អត្ថប្រយោជន៍ជាប្រាក់តាមកំរិតកំណត់សំរាប់ធានារ៉ាប់រងគឺស្មើនឹងកំរិតអតិបរមាដែលកំណត់ដោយផ្លូវច្បាប់ ដែលពេលបច្ចុប្បន្ន មានកំរិតស្មើនឹង ២០ (ម្ភៃ) លានរៀល ។

២. ការធានា

ធានារ៉ាប់រងសុខភាពអាចត្រូវបានទិញដោយបុគ្គលដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង ដោយពុំតម្រូវអោយមានការពិនិត្យសុខភាពជាមុនឡើយ ។ ប្តីប្រពន្ធ និងកូនរបស់អ្នកធានាអាចត្រូវបានធានាក្រោមកិច្ចសន្យាធានារ៉ាប់រងតែមួយ

ប្រសិនបើ:

- ប្តីប្រពន្ធមានអាយុចាប់ពី ១៨ឆ្នាំឡើង ។
- កូនមានអាយុរវាង ១ ឆ្នាំ ទៅ ១៧ឆ្នាំ ។

៣. កាលបរិច្ឆេទនៃការចាប់ផ្តើមធានារ៉ាប់រង

ការធានាចាប់មានសុពលភាពនៅថ្ងៃទី ១នៃខែបន្ទាប់ ប្រសិនបើកិច្ចសន្យាធានារ៉ាប់រងត្រូវបានចុះហត្ថលេខាហើយ ប្រាក់ធានារ៉ាប់រងត្រូវបានបង់មុនថ្ងៃទី ២០នៃខែ ។ ឧទាហរណ៍: កិច្ចសន្យាមួយត្រូវបានចុះហត្ថលេខា ហើយប្រាក់ធានារ៉ាប់រងត្រូវបានបង់ក្នុងថ្ងៃទី ១៥ ខែ ឧសភា ដូចនេះការធានា នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី ១ ខែមិថុនា ។ ប្រសិនបើកិច្ចសន្យាត្រូវបានចុះហត្ថលេខាហើយប្រាក់ធានារ៉ាប់រងត្រូវបានបង់ក្នុងថ្ងៃទី ២១ ខែ ឧសភា ការធានា នឹងត្រូវចាប់ផ្តើមនៅក្នុងខែកក្កដា ។

៤. ករណីលើកលែង

ករណីលើកលែង ដែលមិនត្រូវបានធានា រួមមាន:

- សេវាទាំងឡាយណាដែលទាក់ទងទៅនឹងការពិនិត្យសុខភាព
- ការចាក់វ៉ាក់សាំង
- ការព្យាបាល និងថែទាំធ្មេញ
- ការវះកាត់កែសម្ផស្ស និងបណ្តុះផ្សំ
- ការព្យាបាល និងថែទាំភ្នែក

- ជំងឺបេះដូង និងសរសៃឈាម
- ជំងឺមហារីក
- ជំងឺរ៉ាំរ៉ៃ និង ផលលំបាកដែលបង្កឡើងពី ជំងឺរ៉ាំរ៉ៃ
- បញ្ហាសុខភាពរ៉ាំរ៉ៃ ដែលបានព្យាបាលលើសពី ៣ខែ
- ជំងឺស្បែក
- សំភារៈជំនួយសំរាប់ពិការភាព
- ការរំលូតកូន ប្រសិនបើ ចន្លោះនៃការរំលូតពីមួយទៅមួយមានរយៈពេលតិចជាង៦ខែ ។
- ការបញ្ចូលឈាម
- ការបណ្តុះផ្សាសិក្សា និង ការលាងឈាម
- គ្រោះថ្នាក់ដោយចេតនា ការប៉ុនប៉ងធ្វើអត្តឃាត
- គ្រោះថ្នាក់ដែលបណ្តាលមកពីការចូលរួមក្នុងអំពើហិង្សា និង នឹងកុប្បកម្មផ្សេងៗ
- គ្រោះថ្នាក់ដែលបណ្តាលមកពីសង្គ្រាមឬ ភេរវកម្ម
- ជំងឺ ឬ គ្រោះថ្នាក់ដែលបណ្តាលមកពីការប្រើប្រាស់សារធាតុហាមឃាត់ វីហ្សូសកំរិត
- សេវាធានាផ្សេងៗដែលផ្តល់ដោយរបបសន្តិសុខសង្គម ឬ កម្មវិធីជាតិ (អេដស៍ របេង យូង) ។

៥.សេចក្តីអះអាង

ប្រសិនបើព័ត៌មានទាំងឡាយណាដែលបានផ្តល់ជូនពីម្ចាស់បណ្ណសន្យាធានារ៉ាប់រងដែលមានភាពមិនពិតប្រាកដ អ្នកធានារ៉ាប់រងមានសិទ្ធិលុបចោលកិច្ចសន្យា-និង ផ្តល់ត្រលប់នូវ ប្រាក់ធានារ៉ាប់រងដែលនៅសល់ប្រសិនបើគ្មានការទារសំណងក្នុងរយៈពេលនោះទេ ឬ បង្កើននូវ ប្រាក់ធានារ៉ាប់រង ដោយរក្សាការព្រួយបារម្ភចំពោះធានារ៉ាប់រងឱ្យនៅដដែល ។

ក្នុងករណីមានការទារសំណងក្នុងរយៈពេលនោះ ការបង្វិលប្រាក់សងវិញនេះ នឹងត្រូវកាត់បន្ថយឬកិច្ចសន្យាអាចត្រូវអស់សុពលភាពអាស្រ័យលើភាពមិនត្រឹមត្រូវនៃព័ត៌មាន ដែលបានផ្តល់ និងច្បាប់ធានារ៉ាប់រង ។

៦.អ្នកទទួលផល

ក្នុងករណីប្រើប្រាស់សេវាសុខាភិបាលដោយពុំចាំបាច់បង់ ប្រាក់ជាមុន អ្នកទទួលផលគឺជាអ្នកផ្តល់សេវា សុខាភិបាល តែចំពោះករណីផ្សេងៗទៀត អ្នកទទួលផលគឺជាម្ចាស់បណ្ណសន្យាធានារ៉ាប់រង ។

៧. អាយុកាលនៃកិច្ចសន្យា

កិច្ចសន្យាធានារ៉ាប់រងមានសុពលភាពរយៈពេល១ឆ្នាំ ហើយអាចនឹងត្រូវបានបន្តទៀត ។

៨. ប្រាក់ធានារ៉ាប់រង

ប្រាក់ធានារ៉ាប់រងត្រូវឱ្យបង់ជាមុននៅក្នុងចន្លោះពេលទៀងទាត់ និងមិនអាចតិចជាងរយៈពេល៣ខែបានទេ ។

ចំនួនប្រាក់ធានារ៉ាប់រង គឺអាស្រ័យទៅលើចំនួនកញ្ចប់ធានារ៉ាប់រងជ្រើសរើស និង ប្រព័ន្ធ លក់ចែកចាយ និង ត្រូវបានកំណត់ដោយលក្ខណៈសម្បត្តិ នៃអ្នកទិញធានារ៉ាប់រងជាក្រុមដូចជា៖

- អាយុ និង ភេទ
- មុខរបរ
- វិស័យ (សេដ្ឋកិច្ចក្រៅផ្លូវការ ឬ សេដ្ឋកិច្ចក្នុងប្រព័ន្ធ)
- តំបន់ (ទីក្រុង ឬ ជនបទ)
- កញ្ចប់ធានារ៉ាប់រង
- ព័ត៌មានពាក់ព័ន្ធផ្សេងៗទៀត ។
- អ្នកធានារ៉ាប់រងមានសិទ្ធិកែប្រែប្រាក់បង់ធានារ៉ាប់រងនៅក្នុងឆ្នាំនីមួយៗ

ដោយយោងទៅលើចំនួនប្រាក់សំណង ។

ខាងក្រោមនេះគឺជាឧទាហរណ៍នៃការបង់ប្រាក់ធានារ៉ាប់រងនិង ចំនួនទឹកប្រាក់ធានាសងខ្ពស់បំផុត សំរាប់ការព្យាបាល ១វគ្គចំពោះសេវាធានារ៉ាប់រងសុខភាព ដែលនឹងត្រូវចែកចាយលក់ផ្ទាល់ដោយភ្នាក់ងារ ភី ខេ អឹម អាយ ។

អត្ថប្រយោជន៍	កញ្ចប់ធានារ៉ាប់រងកាត់ (ដុល្លារអាមេរិក)	កញ្ចប់ការសំរាកពេទ្យ (ដុល្លារអាមេរិក)
ការវះកាត់សំរាកពេទ្យ	រហូតដល់ ១៥០	-
ការដឹកបញ្ជូន	រហូតដល់ ១០	-
ឱសថព្យាបាលជំងឺ	រហូតដល់ ២០	-
អត្ថប្រយោជន៍ផ្សេងៗទៀត	រហូតដល់ ២០	-
កញ្ចប់សំរាកពេទ្យ គ្មានការវះកាត់	-	រហូតដល់ ១០០

ក្របខណ្ឌការងារនៅក្នុងឧទាហរណ៍ខាងលើនេះ អតិថិជន នឹងទទួលបានបណ្តុំធានាពិនិត្យជំងឺក្រៅចំនួន២សន្លឹក ។

៩. ការផ្តល់សំណង

ក្នុងករណីរាកពេទ្យ អតិថិជនធានារ៉ាប់រងត្រូវផ្តល់ព័ត៌មានតាមទូរស័ព្ទ ទៅអ្នកធានារ៉ាប់រងមុននឹងចូលសំរាកពេទ្យ ។ ក្នុងករណីបន្ទាន់ អតិថិជនធានារ៉ាប់រងត្រូវផ្តល់ព័ត៌មានតាមទូរស័ព្ទ ទៅអ្នកធានារ៉ាប់រងក្រោយចូលសំរាកពេទ្យឱ្យបានមុន២៤ ម៉ោង ។ បុគ្គលិករបស់ កី ខេ អឹម អាយ អាច និងចុះដល់មូលដ្ឋានសុខាភិបាលខ្លះដើម្បីពិនិត្យ និង សំរបសំរួលដល់ការសំរាកពេទ្យ ដើម្បីធានាថាអ្នកជំងឺទទួលបានការថែទាំ និងព្យាបាលសមស្រប ។ ចំពោះមូលដ្ឋានសុខាភិបាលណាដែលតំរូវឱ្យ អតិថិជនធានារ៉ាប់រងទូទាត់ប្រាក់ព្យាបាលដោយខ្លួនឯងជាមុន ។ អតិថិជនធានារ៉ាប់រង នឹង ត្រូវទាមទារសំណងរាល់ការចំណាយទាំងនោះវិញទៅតាមចំណាយជាក់ស្តែង តែវាក៏មិនអាចលើសពី ចំនួនអតិបរិមាដែលកំណត់បានដែរ និងត្រូវផ្តល់ឯកសារដូចខាងក្រោម៖

- ទំរង់នៃការផ្តល់សំណង
- លិខិតចេញពីមន្ទីរពេទ្យ រួមមាន ថ្លៃចូល ថ្លៃចេញ ពីមន្ទីរពេទ្យរោគវិនិច្ឆ័យ ត្រា និង ហត្ថលេខា ឈ្មោះរបស់ប្រធានមូលដ្ឋានសុខាភិបាលផ្តល់សេវា ។
- ឯកសារថតចម្លងដែលបញ្ជាក់ពីអត្តសញ្ញាណ
- សំបុត្រកំនើត (សំរាប់ការសំរាកពេទ្យ)
- ឯកសារផ្សេងៗដែលតំរូវដោយអ្នកធានារ៉ាប់រង ។

អ្នកធានារ៉ាប់រងរក្សាសិទ្ធិក្នុងការទាមទារ ពិនិត្យវេជ្ជសាស្ត្រ លើអតិថិជនធានារ៉ាប់រង ប្រសិនបើមានការទាមទារសំណង ។

ប្រសិនបើអ្នកធានារ៉ាប់រងយល់ព្រមចំពោះសុពលភាពនៃឯកសារទាំងឡាយខាងលើ ។ សំណងទូទាត់នឹងត្រូវបានធ្វើឡើងក្នុងរយៈពេល ៧ថ្ងៃ នៃថ្ងៃធ្វើការ ។

១០. ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង

ម្ចាស់បណ្តុំសន្យាធានារ៉ាប់រង អាចបញ្ចប់កិច្ចសន្យាធានារ៉ាប់រងបានគ្រប់ពេល ដោយជូនដំនឹងជាលាយលក្ខណ៍អក្សរ អោយបាន១០ថ្ងៃជាមុន ។ ក្នុងករណីនេះ អ្នកធានារ៉ាប់រងនឹងផ្តល់ជូនត្រលប់វិញ ៩០ (កៅសិប) ភាគរយនៃទឹកប្រាក់ធានារ៉ាប់រង ដែលបានបង់រួច សំរាប់រយៈពេលធានារ៉ាប់រងដែលនៅសល់ ប្រសិនបើគ្មានការទាមទារសំណងក្នុងរយៈ

ពេលនោះទេ ។

១១. ព័ត៌មានបន្ថែម

_____ នៅពេលទិញធានារ៉ាប់រងសុខភាព ម្ចាស់បណ្ណសន្យាធានារ៉ាប់រងនឹងត្រូវបានប្រគល់ជូនឯកសារចំនួនពីរដូចខាងក្រោម៖

- កិច្ចសន្យាធានារ៉ាប់រងដែលបញ្ជាក់ពីព័ត៌មានរបស់អ្នកដែលត្រូវបានធានា និងចំនួនទឹកប្រាក់ដែលត្រូវបង់ជាមុន ។
- តារាងនៃអត្ថប្រយោជន៍ដែលបញ្ជាក់ពីអត្ថប្រយោជន៍ និង រយៈពេលរង់ចាំមុនមានសិទ្ធិទទួលសេវា ។

ម្ចាស់បណ្ណសន្យាធានារ៉ាប់រងត្រូវរក្សាកិច្ចសន្យាធានារ៉ាប់រងនេះដើម្បីជាសំអាងនៃការទទួលបានធានារ៉ាប់រង ។

កិច្ចសន្យាធានារ៉ាប់រងនេះនឹង ត្រូវបានធ្វើឡើងជាពីរច្បាប់ (១ច្បាប់សំរាប់បុគ្គលដែលត្រូវធានា និង ១ច្បាប់សំរាប់ក្រុមហ៊ុនធានារ៉ាប់រង) ។

ក្រុមហ៊ុនប្រេវ៉ូរ (កម្ពុជា) ម៉ាយក្រូ ឡាយវីវ៉ូ មីក្រូស្នូរេន ភីអិលស៊ី
PREVOIR (KAMPUCHEA) MICRO LIFE INSURANCE PLC.

បណ្ណសន្យាធានារ៉ាប់រង

អោយដ្ឋានតាមកាលកំណត់

ផលិតផលធានារ៉ាប់រង អាយុជីវិតតាមកាលកំណត់

គោលបំណង

គោលបំណងនៃផលិតផលធានារ៉ាប់រងអាយុជីវិតតាមកាលកំណត់ គឺ ផ្តល់ជូនប្រជាជនក្រីក្រកម្ពុជានូវធានារ៉ាប់រងជាមូលដ្ឋានដែលមានតម្លៃទាប ។ ធានារ៉ាប់រងរបស់យើង គឺ ធានានូវអត្ថប្រយោជន៍ជូនអ្នកទទួលបាន (ជាទូទៅក្រុមគ្រួសារ) នៃអ្នកដែលត្រូវបានធានាក្នុងហេតុការណ៍ដែលបណ្តាលអោយមានការបាត់បង់ជីវិត ។ ជាលទ្ធផលនៅពេលដែលទទួលបានសំណងទូទាត់ អនាគតនៃក្រុមគ្រួសារនឹងជៀសផុតពីភាពគ្រោះថ្នាក់ និងភាពក្រីក្រអាចត្រូវបានកាត់បន្ថយ ។

ជាមួយផលិតផលធានារ៉ាប់រងអាយុជីវិតតាមកាលកំណត់ អត្ថប្រយោជន៍ជាប្រាក់តាមកំណត់ត្រូវបានផ្តល់ជូនក្រុមគ្រួសារ ដែលអត្ថប្រយោជន៍នេះ អាចអនុញ្ញាតអោយក្រុមគ្រួសារចាត់ចែងក្នុងចំណាយផ្សេងៗដែលទាក់ទងនឹងការបាត់បង់អាយុជីវិត ឬ ប្រើប្រាស់សំរាប់ទ្រទ្រង់ការសិក្សារបស់កូន ។

ផលប្រយោជន៍សំរាប់អ្នក

ធានារ៉ាប់រងអាយុជីវិតតាមកាលកំណត់ បានផ្តល់នូវផលប្រយោជន៍ជាច្រើនដូចខាងក្រោម៖

- ផ្តល់នូវទំនុកចិត្ត និង ស្ថេរភាព៖ ប្រសិនបើមានផលអកុសល(បាត់បង់ជីវិត) កើតឡើងចំពោះអ្នកនោះទាយាទ ឬ អ្នកទទួលបានរបស់អ្នក មិនចាំបាច់រក់ទ្រព្យសម្បត្តិផ្សេងៗដើម្បីចំណាយលើបុណ្យសព អនាគតនៃក្រុមគ្រួសារអ្នក នឹងជៀសផុតពីគ្រោះថ្នាក់ ហើយសមត្ថភាពនៃការរកចំណូលត្រូវបានធានា ។ ដូច្នេះ ជាលទ្ធផលកូនៗរបស់អ្នក នៅតែអាចបន្តការសិក្សាបាន ។
- ធានាលើអ្នករកចំណូលប្រចាំគ្រួសារ៖ ការធានាត្រូវបានរៀបចំឡើងសំរាប់សមាជិកដែលជាអ្នករកចំណូលប្រចាំគ្រួសារ ។ ធានារ៉ាប់រងអាយុជីវិតតាមកាលកំណត់ ធានារាល់ការបាត់បង់អាយុជីវិតទាំងអស់ (ដោយធម្មជាតិ និង គ្រោះថ្នាក់ដោយចៃដន្យ) ។
- ផលិតផលធានារ៉ាប់រងអាយុជីវិតតាមកាលកំណត់របស់ ភី ខេ អឹម អាយ មានភាពងាយយល់ និងងាយស្រួលក្នុងការទិញ ។
- តំលៃដែលត្រូវចំណាយគឺ តិចតួចបំផុតបើប្រៀបធៀបនឹង ទំនុកចិត្តដែលផ្តល់ដោយផលិតផលនេះ ។

ការកំណត់ និង លក្ខខណ្ឌទូទៅ

និយមន័យ

- ធានារ៉ាប់រងអាយុជីវិតតាមកាលកំណត់:** ជាការធានាជាប្រាក់តាមកំរិតចំពោះអ្នកទទួលផល ក្នុងករណីដែលមានការបាត់បង់អាយុជីវិតជនដែលត្រូវបានធានាដោយកិច្ចសន្យាធានារ៉ាប់រង ។
- បុព្វលាភ:** ជាការចំណាយដែលត្រូវបង់ក្នុងការទិញធានារ៉ាប់រង ។
- ករណីលើកលែង:** មូលហេតុនៃការបាត់បង់អាយុជីវិតដែលពុំត្រូវបានធានាដោយក្រុមហ៊ុនធានារ៉ាប់រង និង ជាលទ្ធផលដែលអត្ថប្រយោជន៍ធានារ៉ាប់រងពុំត្រូវបានផ្តល់ជូន ។
- ម្ចាស់បណ្ណសន្យាធានារ៉ាប់រង:** ជាបុគ្គលដែលបានចុះហត្ថលេខាលើកិច្ចសន្យាធានារ៉ាប់រង ។
- បុគ្គលដែលត្រូវធានា:** ជាបុគ្គលដែលត្រូវបានធានាដោយកិច្ចសន្យាធានារ៉ាប់រង ។
- ក្រុមហ៊ុនធានារ៉ាប់រង:** ក្រុមហ៊ុនប្រើរ (កម្ពុជា) ម៉ាយក្រូ ឡាយហ្វី អ៊ិនសូរ៉េន ភីអិលស៊ី (ភី ខេ អឹម អាយ) ។
- ការផ្តល់សំណង:** ការផ្តល់សំណង នៅពេលបុគ្គលដែលត្រូវធានា បាត់បង់ជីវិត ។
- អ្នកទទួលផល:** បុគ្គលដែលទទួលបានអត្ថប្រយោជន៍ពីការផ្តល់សំណង ។

១. អត្ថប្រយោជន៍

អត្ថប្រយោជន៍ជាប្រាក់តាមកំរិតកំណត់ខ្ពស់បំផុតគឺស្មើនឹងកំរិតអតិបរមាដែលកំណត់ដោយផ្លូវច្បាប់ ដែលពេល បច្ចុប្បន្នមានកំរិតស្មើនឹង ៥០០០ (ប្រាំពាន់) ដុល្លារអាមេរិក ឬ ២០ (ម្ភៃ) លានរៀល ។

២. ការធានា

ធានារ៉ាប់រងអាយុជីវិតតាមកាលកំណត់ អាចត្រូវបានទិញដោយបុគ្គលទាំងឡាយណាដែលមានអាយុរវាង ១ និង ៦៥ ឆ្នាំ ដោយពុំតម្រូវឲ្យមានការពិនិត្យសុខភាពជាមុនឡើយ ។ សមាជិកផ្សេងទៀតនៃក្រុមគ្រួសារមួយ អាចត្រូវបានធានា ក្រោមកិច្ចសន្យាធានារ៉ាប់រងតែមួយ ជាមួយអត្ថប្រយោជន៍ជាប្រាក់តាមកំរិតកំណត់ស្មើគ្នា ។

៣. កាលបរិច្ឆេទនៃការចាប់ផ្តើមធានា

ការធានាចាប់មានសុពលភាព នៅពេលដែលកិច្ចសន្យាធានារ៉ាប់រងត្រូវបានចុះហត្ថលេខា និង បុព្វលាភត្រូវបានបង់ ។

៤.ករណីលើកលែង

ករណីលើកលែង (ដែលមិនត្រូវបានធានា) រួមមាន៖

- ការបាត់បង់អាយុជីវិតដោយអត្តឃាត ឬ អំពើដែលមានការប៉ុនប៉ងដោយបុគ្គលដែលត្រូវបានធានាផ្សេងទៀត ឬ ដោយអ្នកទទួលបានផល ។
- សង្គ្រាម សង្គ្រាមស៊ីវិល ភេរវកម្ម និងកុហកម្មផ្សេងៗ ។
- គ្រោះថ្នាក់ដោយចេតនា ការប៉ុនប៉ងធ្វើអត្តឃាត ។
- ការសំរាលកូន ការមានគតិ ការរំលូត
- ជំងឺអេដស៍
- លទ្ធផលនៃការប្រើគ្រឿងញៀន និង គ្រឿងស្រវឹង
- បទឧក្រិដ្ឋ ឬ ការចូលរួមក្នុង បទឧក្រិដ្ឋផ្សេងៗ ។

៥.អ្នកទទួលបានផល

ម្ចាស់បណ្ណសន្យាធានារ៉ាប់រង អាចជ្រើសរើសអ្នកទទួលបានតាមបំណងរបស់ខ្លួន ។ ប្រសិនបើពុំមានការបញ្ជាក់ជាមុន អ្នកទទួលបានផលគឺជាទាយាទនៃបុគ្គលដែលត្រូវបានធានា ។ ម្ចាស់បណ្ណសន្យាធានារ៉ាប់រងអាចផ្លាស់ប្តូរអ្នកទទួលបានរបស់ខ្លួនបានគ្រប់ពេល ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ក្រុមហ៊ុនធានារ៉ាប់រង ។

៦.អាយុកាលនៃកិច្ចសន្យា

អាយុកាលនៃកិច្ចសន្យាធានារ៉ាប់រង យូរបំផុតមានរយៈពេល មួយឆ្នាំ ។

៧.បុព្វលាភធានារ៉ាប់រង

បុព្វលាភនៃធានារ៉ាប់រងត្រូវបង់តែមួយលើក សំរាប់កិច្ចសន្យាមួយ ។ តំលៃនៃបុព្វលាភត្រូវបានកំណត់ដោយចរិតលក្ខណៈនៃក្រុមបុគ្គលដែលត្រូវបានធានា (ដូចជា អាយុ ភេទ មុខរបរ ឬ ព័ត៌មានផ្សេងៗទៀត) ក្នុងចន្លោះរវាង ០.១ ទៅ ៤ ភាគរយនៃ អត្ថប្រយោជន៍ជាប្រាក់តាមការកំណត់ ។ តារាងខាងក្រោម បង្ហាញពីលំដាប់តំលៃនៃបុព្វលាភ ទៅតាមក្រុមអាយុ និងភេទ សំរាប់ប្រាក់ធានាសរុប ៥០០ (ប្រាំរយ) ដុល្លារអាមេរិក ។

៨. ការផ្តល់សំណង

នៅពេលមានការបាត់បង់អាយុជីវិតបុគ្គលដែលត្រូវបានធានា ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់សំណងដល់អ្នកទទួលបានទៅតាមអត្ថប្រយោជន៍ដែលបានកំណត់នៅក្នុងបញ្ជីសន្យា ប្រសិនបើមានការឆ្លើយតបទៅនឹងលក្ខខណ្ឌទាំងឡាយខាងក្រោម៖

- មានភស្តុតាងបង្ហាញពីការបាត់បង់ជីវិត៖ មានឯកសារជាផ្លូវការបង្ហាញពីអត្តសញ្ញាណ និង កាលបរិច្ឆេទនៃហេតុការណ៍ ។
- ការបាត់បង់ជីវិតមិនកើតឡើងក្នុងចន្លោះពេលនៃការរង់ចាំ (មួយខែ) ដែលជាពេលសំណងពុំត្រូវបានទូទាត់ ។ ក្នុងការណ៍នេះ ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់ ជូនវិញ្ញូន ឬបុព្វលាភដែលបានបង់ ។

ដើម្បីធ្វើការទូទាត់សំណង អ្នកទទួលបានត្រូវផ្តល់ឯកសារមួយចំនួនដូចខាងក្រោម៖

- ទំរង់នៃការផ្តល់សំណង
- លិខិតបញ្ជាក់ពីមរណភាពច្បាប់ដើម
- ឯកសារថតចម្លងដែលបញ្ជាក់ពីអត្តសញ្ញាណ

ប្រសិនបើឯកសារទាំងឡាយខាងលើមានសុពលភាពគ្រប់គ្រាន់ ការសំណងទូទាត់នឹងត្រូវបានធ្វើឡើងក្នុងរយៈពេលប្រាំពីរថ្ងៃ នៃថ្ងៃធ្វើការ ។

៩. ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង

ម្ចាស់បញ្ជីសន្យាធានារ៉ាប់រង អាចបញ្ចប់កិច្ចសន្យាធានារ៉ាប់រងបានគ្រប់ពេល ដោយជូនដំនឹងជាលាយលក្ខណ៍អក្សរអោយបាន ដប់ថ្ងៃជាមុន ។ ក្នុងការណ៍នេះ ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់ជូនត្រលប់វិញ ៩០ (កៅសិប) ភាគរយនៃបុព្វលាភ តាមសមាមាត្រនៃរយៈពេលកិច្ចសន្យាដែលនៅមានសុពលភាព ។

១០. ព័ត៌មានបន្ថែម និង ការធានាអះអាង

នៅពេលទិញធានារ៉ាប់រងអាយុជីវិតតាមកាលកំណត់ ម្ចាស់បណ្ណសន្យាធានារ៉ាប់រងនឹងត្រូវបានប្រគល់ជូននូវ
បណ្ណធានារ៉ាប់រង ដោយបញ្ជាក់ពីអត្ថប្រយោជន៍នៃកិច្ចសន្យា ព័ត៌មានអំពីបុគ្គលដែលត្រូវធានា និង
តំលៃបុព្វលាភ ។ ម្ចាស់បណ្ណសន្យាធានារ៉ាប់រង ត្រូវរក្សាបណ្ណធានារ៉ាប់រង
ដើម្បីជាសំអាងនៃការទទួលបានធានារ៉ាប់រង ។ បណ្ណនេះនឹងត្រូវបានធ្វើឡើងជាពីរច្បាប់
(មួយច្បាប់សំរាប់បុគ្គលដែលត្រូវធានា និង មួយច្បាប់ទៀតសំរាប់ក្រុមហ៊ុនធានារ៉ាប់រង) ។

ក្រុមហ៊ុនប្រេវ៉ូរ (កម្ពុជា) ម៉ាយក្រូ ឡាយវ៉ង់ អ៊ីនស្វ័រ៉ង់ ភីអិលស៊ី
PREVOIR (KAMPUCHEA) MICRO LIFE INSURANCE PLC.

គោលការណ៍ធានារ៉ាប់រង

អាយុជីវិតលើប្រាក់កម្ចី

ផលិតផលធានារ៉ាប់រងអាយុជីវិតលើប្រាក់កម្ចី

គោលបំណង

គោលបំណងនៃផលិតផលធានារ៉ាប់រងអាយុជីវិតលើប្រាក់កម្ចី គឺ ផ្តល់ជូនប្រជាជនក្រីក្រកម្ពុជាធានារ៉ាប់រងជាមូលដ្ឋានដែលមានតម្លៃទាបនៅក្នុងហេតុការណ៍ដែលបណ្តាលអោយមានការបាត់បង់ជីវិត ។ ជាមួយផលិតផលធានារ៉ាប់រងអាយុជីវិតលើប្រាក់កម្ចី ទាំងអ្នកទទួលមរតក (ទាយាទ) នៃជនទទួលមរណភាព និង អ្នកផ្តល់ប្រាក់កម្ចីត្រូវបានធានា ។ ភី ខេ អឹម អាយ នឹងសងប្រាក់កម្ចីដែលនៅសល់ទៅអ្នកផ្តល់ប្រាក់កម្ចី ហើយអ្នកទទួលមរតក (ទាយាទ) នៃជនទទួលមរណភាពនឹងរួចផុតពីការជំពាក់បំណុល ។ ជាលទ្ធផលនៅពេលដែលទទួលបានសំណងទូទាត់អនាគតនៃក្រុមគ្រួសារនឹងជៀសផុតពីភាពគ្រោះថ្នាក់ និង ភាពក្រីក្រអាចត្រូវបានកាត់បន្ថយ ។

ផលប្រយោជន៍សំរាប់អ្នក

ធានារ៉ាប់រងអាយុជីវិតលើប្រាក់កម្ចីបានផ្តល់នូវផលប្រយោជន៍ជាច្រើនដូចខាងក្រោម៖

- សន្តិភាពផ្លូវចិត្ត និង ស្ថេរភាព៖ ប្រសិនបើមានផលអកុសលកើតឡើងចំពោះអ្នកខ្ចីប្រាក់ (បាត់បង់ជីវិត) ទាយាទរបស់អ្នកមិនចាំបាច់លក់ទ្រព្យសម្បត្តិផ្សេងៗដើម្បីសងទៅអ្នកផ្តល់ប្រាក់កម្ចី ។ អនាគតនៃក្រុមគ្រួសារនឹងជៀសផុតពីគ្រោះថ្នាក់ ហើយសមត្ថភាពនៃការរកចំណូលត្រូវបានធានា ។
- ធានាលើអ្នករកចំណូលប្រចាំគ្រួសារ៖ ការធានាត្រូវបានរៀបចំឡើងសំរាប់សមាជិកដែលជាអ្នករកចំណូលប្រចាំគ្រួសារ ។ ធានារ៉ាប់រងអាយុជីវិតលើប្រាក់កម្ចី ធានារាល់ការបាត់បង់អាយុជីវិតទាំងអស់ (ដោយធម្មជាតិ និង ដោយគ្រោះថ្នាក់ចៃដន្យ) ។
- ផលិតផលធានារ៉ាប់រងអាយុជីវិតលើប្រាក់កម្ចីមានភាពងាយយល់ និង ងាយស្រួលក្នុងការទិញ ។

ការកំណត់ និង លក្ខខណ្ឌទូទៅ

និយមន័យ

- ធានារ៉ាប់រងអាយុជីវិតលើប្រាក់កម្ចី**៖ ជាការធានាដោយទូទាត់សំណង១០០%ចំពោះប្រាក់កម្ចីក្នុងករណីដែលមានការបាត់បង់អាយុជីវិតជនដែលត្រូវបានធានាដោយកិច្ចសន្យាធានារ៉ាប់រង ។
- បុព្វលាភ**៖ ជាការចំណាយដែលត្រូវបង់ក្នុងការទិញធានារ៉ាប់រង ។
- ករណីលើកលែង**៖ មូលហេតុនៃការបាត់បង់អាយុជីវិតដែលពុំត្រូវបានធានាដោយក្រុមហ៊ុនធានារ៉ាប់រង និង ជាលទ្ធផលដែលអត្ថប្រយោជន៍ធានារ៉ាប់រងពុំត្រូវបានផ្តល់ជូន ។
- ម្ចាស់បណ្ណសន្យាធានារ៉ាប់រង**៖ ជាបុគ្គលដែលបានចុះហត្ថលេខាលើកិច្ចសន្យាធានារ៉ាប់រង ។

-បុគ្គលដែលត្រូវធានា: ជាបុគ្គលដែលត្រូវបានធានាដោយកិច្ចសន្យាធានារ៉ាប់រង ។

-ក្រុមហ៊ុនធានារ៉ាប់រង: ក្រុមហ៊ុនប្រើប្រាស់ (កម្ពុជា) ម៉ាយ ត្រឡាយ ហ្វី អ៊ិនសូរ៉េន ភីអិលស៊ី: ភី ខេ អ៊ីម អាយ ។

-ការផ្តល់សំណង: ជាការបាត់បង់នូវអាយុជីវិតនៃបុគ្គលទាំងឡាយណាដែលត្រូវបានធានា ។

-អ្នកទទួលបាន: នីតិបុគ្គល ឬ រូបវន្តបុគ្គលដែលទទួលបានអត្ថប្រយោជន៍ពីការការផ្តល់សំណង ។

១. អត្ថប្រយោជន៍

អត្ថប្រយោជន៍នៃការបាត់បង់អាយុជីវិតដោយមូលហេតុធម្មជាតិ និង គ្រោះថ្នាក់ចៃដន្យ: បណ្តសន្យាធានារ៉ាប់រងផ្តល់ជូននូវអត្ថប្រយោជន៍ជាការទូទាត់សំណង១០០% នៃប្រាក់កម្ចីដែលនៅសល់ក្នុងករណីមានការបាត់បង់អាយុជីវិតបុគ្គលដែលត្រូវបានធានាដោយកិច្ចសន្យានៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។

អត្ថប្រយោជន៍ជាប្រាក់តាមកំណត់ខ្ពស់បំផុតគឺស្មើនឹងកំរិតអតិបរមាដែលកំណត់ដោយផ្លូវច្បាប់ ។ ដែលពេលបច្ចុប្បន្នមានកំរិតស្មើនឹង ៥០០០ (ប្រាំពាន់) ដុល្លារអាមេរិក ឬ ២០ (ម្ភៃ) លានរៀល ។

២. ការធានា

ធានារ៉ាប់រងអាយុជីវិតលើប្រាក់កម្ចីអាចលក់អោយបុគ្គលដែលមានអាយុរវាង ១៨ និង ៦៥ឆ្នាំ ដោយពុំតម្រូវអោយមានការពិនិត្យសុខភាពជាមុនឡើយ ។ សមាជិកជាច្រើននៃក្រុមគ្រួសារមួយអាចត្រូវបានធានាក្រោមកិច្ចសន្យាធានារ៉ាប់រងតែមួយជាមួយអត្ថប្រយោជន៍ជាប្រាក់តាមកំរិតដែលមិនអាចលើសពីចំនួនប្រាក់កម្ចី ។

៣. កាលបរិច្ឆេទនៃការចាប់ផ្តើមធានារ៉ាប់រង

ការធានាចាប់មានសុពលភាពនៅពេលដែលកិច្ចសន្យាធានារ៉ាប់រងត្រូវបានចុះហត្ថលេខានិងបុព្វលាភត្រូវបានបង់ ។

៤. ករណីលើកលែង

ករណីលើកលែង (ដែលមិនត្រូវបានធានា) រួមមាន:

- ការបាត់បង់អាយុជីវិតដោយអត្តឃាត ឬ អំពើដែលមានការប៉ុនប៉ងដោយបុគ្គលផ្សេងទៀត ។
- សង្គ្រាម សង្គ្រាមស៊ីវិល ភេរវកម្ម និងកុហកម្មផ្សេងៗ ។
- គ្រោះថ្នាក់ដោយចេតនា ការប៉ុនប៉ងធ្វើអត្តឃាត ។
- ការប្រសូតបុត្រ ការមានគតិ ការរំលូត ជំងឺអេដស៍
- លទ្ធផលនៃការប្រើគ្រឿងញៀន និង គ្រឿងស្រវឹង
- បទឧក្រិដ្ឋ ឬ ការចូលរួមក្នុង បទឧក្រិដ្ឋផ្សេងៗ ។

៥. អ្នកទទួលបាន

អ្នកទទួលបានផលគឺជារូបវន្តបុគ្គលដែលបានផ្តល់ប្រាក់កម្ចី ។ ទាយាទ ឬក្រុមគ្រួសារនៃបុគ្គលដែលត្រូវបានធានានឹងរួចផុតពីបំណុលនៅពេលដែលអ្នកត្រូវបានធានាបាត់បង់អាយុជីវិត ដោយក្រុមហ៊ុនធានារ៉ាប់រងផ្តល់សំណងទូទាត់១០០%លើប្រាក់កម្ចីដែលនៅជំពាក់ ។

៦. អាយុកាលនៃកិច្ចសន្យា

អាយុកាលនៃកិច្ចសន្យាធានារ៉ាប់រងស្មើនឹងអាយុកាលនៃប្រាក់កម្ចីដោយយូរបំផុតមានរយៈពេល១ឆ្នាំ ។ នៅពេលកិច្ចសន្យាឈានដល់ទីបញ្ចប់ ហើយប្រាក់កម្ចីនៅមានសុពលភាព នោះកិច្ចសន្យានឹងត្រូវបានបន្តដោយស្វ័យប្រវត្តិ ។

៧. បុព្វលាភ (តំលៃសេវាធានារ៉ាប់រង)

ចំនួននៃបុព្វលាភត្រូវបានកំណត់ដោយចរិតលក្ខណៈនៃក្រុមបុគ្គលដែលត្រូវបានធានា (ដូចជា អាយុ ភេទ បុរស ឬ ព្រះនារី មានផ្សេងៗទៀត) ក្នុងចន្លោះរវាង ០.១% ទៅ ៤% នៃចំនួនកម្ចី ។ តារាងខាងក្រោមបង្ហាញពីលំដាប់ចំនួនបុព្វលាភតាមក្រុមអាយុនិងភេទចំពោះប្រាក់ធានាសរុប៥០០០ដុល្លា សហរដ្ឋអាមេរិក(ប្រសិនបើកម្ចីត្រូវបានសងនៅចុងវគ្គ) ។

៨. ការផ្តល់សំណង

នៅពេលមានការបាត់បង់អាយុជីវិតបុគ្គលដែលត្រូវបានធានា ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់សំណងដល់អ្នកផ្តល់ប្រាក់កម្ចីចំពោះបំណុលជាប្រាក់ដើមដែលនៅជំពាក់ប្រសិនបើមានការឆ្លើយតបទៅនឹងលក្ខខណ្ឌទាំងឡាយខាងក្រោម៖

- ភស្តុតាងបង្ហាញពីការបាត់បង់ជីវិត៖ ឯកសារជាផ្លូវការបង្ហាញពីអត្តសញ្ញាណនិង កាលបរិច្ឆេទនៃហេតុការណ៍ ។
- ការបាត់បង់ជីវិតមិនកើតឡើងក្នុងចន្លោះពេលនៃការរង់ចាំ (មួយខែ) ដែលជាពេលសំណងពុំបានផ្តល់ជូន ។ ក្នុង

ការណ៍នេះ ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់បុព្វលាភដែលបានបង់ត្រលប់ជូនវិញ ។

ដើម្បីធ្វើការទូទាត់សំណង ទាយាទនៃអ្នកដែលត្រូវបានធានាត្រូវផ្តល់ឯកសារមួយចំនួនដូចខាងក្រោម៖

- ទំរង់នៃការទាមទារសំណង
- លិខិតបញ្ជាក់ពីមរណភាពច្បាប់ដើម
- ឯកសារថតចម្លងបញ្ជាក់ពីអត្តសញ្ញាណ
- តារាងសងប្រាក់កម្ចី (កម្ចីនៅសល់ដែលបញ្ជាក់ដោយអ្នកផ្តល់ប្រាក់កម្ចី)

ប្រសិនបើឯកសារទាំងឡាយខាងលើមានសុពលភាពគ្រប់គ្រាន់ការផ្តល់សំណងទូទាត់នឹងត្រូវបានធ្វើឡើងក្នុងរយៈពេល៧ថ្ងៃ នៃថ្ងៃធ្វើការ ។ ការផ្តល់សំណង គឺ ជាឧសានវាទ (ទីបញ្ចប់) នៃកិច្ចសន្យា ។

៩. ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង

ម្ចាស់បណ្ណសន្យាធានារ៉ាប់រង អាចបញ្ចប់កិច្ចសន្យាធានារ៉ាប់រងបានគ្រប់ពេល ដោយជូនដំនឹងជាលាយលក្ខណ៍អក្សរ អោយបាន១០ថ្ងៃជាមុន។ ក្នុងការណ៍នេះ ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់ជូនត្រលប់វិញ ៩០ (កៅសិប) ភាគរយនៃ បុព្វលាភតាមសមាមាត្ររយៈពេលកិច្ចសន្យាដែលនៅមានសុពលភាព។

១០.ព័ត៌មានបន្ថែម

នៅពេលទិញធានារ៉ាប់រងអាយុជីវិតលើប្រាក់កម្ចី ម្ចាស់បណ្ណសន្យាធានារ៉ាប់រងនឹងត្រូវបានប្រគល់ជូនបណ្ណធានា រ៉ាប់រងដោយបញ្ជាក់ពីអត្ថប្រយោជន៍នៃកិច្ចសន្យា ព័ត៌មានអំពីបុគ្គលដែលត្រូវធានា និង អត្រាបុព្វលាភ។ ម្ចាស់បណ្ណ សន្យាធានារ៉ាប់រងត្រូវរក្សាបណ្ណធានារ៉ាប់រងដើម្បីជាសំអាងនៃការទទួលបានធានារ៉ាប់រង។ បណ្ណនេះនឹងត្រូវបានធ្វើ ឡើងជាបីច្បាប់ (១ច្បាប់សំរាប់បុគ្គលដែលត្រូវធានា ១ច្បាប់សំរាប់អ្នកផ្តល់កម្ចី និង ១ច្បាប់សំរាប់ក្រុមហ៊ុន ធានារ៉ាប់រង)។